

Amk អេស អិម ខេ

របាយការណ៍ប្រចាំឆ្នាំ ២០២២



សេវាហិរញ្ញវត្ថុ
នៅជិតលោកអ្នកបំផុត



មាតិកា

ទស្សនវិស័យ និងបេសកកម្ម	០១
ពានរង្វាន់ និងការទទួលស្គាល់	០២
គោលការណ៍ណែនាំ និងក្រុមអនុវត្តរបស់ អេ អឹម ខេ ក្នុងកិច្ចការពារអតិថិជន វិវឌ្ឍន៍សំខាន់ៗ	០៣
អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែល ឈានមុខគេលើចំនួនអតិថិជន	០៤
សមិទ្ធផលសំខាន់ៗរយៈពេល ៥ ឆ្នាំ	០៥
ប្រវត្តិ អេ អឹម ខេ	០៦
របាយការណ៍ប្រធានក្រុមប្រឹក្សាភិបាល	១១
របាយការណ៍ប្រធាននាយកប្រតិបត្តិ	១៣
អភិបាលកិច្ចគ្រឹះស្ថាន	១៧
រចនាសម្ព័ន្ធ អេ អឹម ខេ	១៨
ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការ	១៩
គណៈកម្មាធិការក្រុមប្រឹក្សាភិបាល	២៣
គណៈកម្មាធិការប្រតិបត្តិ	២៧
គណៈគ្រប់គ្រង	៣១
គណៈកម្មាធិការកម្រិតគណៈគ្រប់គ្រង	៣៧
អតិថិជន អេ អឹម ខេ	៣៩
កម្ចីសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម របស់ អេ អឹម ខេ	៤១
ដំណើរការគ្រប់គ្រងការងារសង្គម	៤៣
បេកគំហើញសំខាន់ៗ ក្នុងការអនុវត្តការងារសង្គម	៤៦
ផលិតផល និងសេវាកម្ម	៤៩
ទិដ្ឋភាពទូទៅនៃការប្រកួតប្រជែងនៅកម្ពុជា	៥៩
ការគ្រប់គ្រងហានិភ័យ	៦១
របាយការណ៍ហិរញ្ញវត្ថុ	៦៤
របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	៦៥
របាយការណ៍របស់សវនការងារករ	៦៧
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	៦៩
របាយការណ៍ចំណូលលម្អិត	៧០
របាយការណ៍បម្រែបម្រួលមូលធន	៧១
របាយការណ៍លំហូរសាច់ប្រាក់	៧២
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ	៧៤

▲ សេចក្តីសង្ខេបសំខាន់ៗ

០១ ទស្សនវិស័យ
និងបេសកកម្ម

០៣ ក្រុមអនុវត្តន៍របស់ អេ អឹម ខេ
នៅក្នុងកិច្ចការពារអតិថិជន

០៤ វិធានសំខាន់ៗ

០៥ វិសាលភាព
ប្រតិបត្តិការ

០៧ សមិទ្ធផលសំខាន់ៗ
រយៈពេល ៥ឆ្នាំ



ទស្សនវិស័យ

ទស្សនវិស័យរយៈពេលវែងរបស់ អេ អឹម ខេ គឺដើម្បីសង្គមកម្ពុជា ដែលប្រជាពលរដ្ឋទាំងឡាយមានឱកាសគ្រប់គ្រាន់ និងស្មើភាពគ្នាក្នុងសកម្មភាពសេដ្ឋកិច្ច និងសង្គមដើម្បីធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ពួកគេ ហើយអាចជួយជាវិភាគទានដ៏មានប្រយោជន៍ចំពោះការអភិវឌ្ឍប្រទេសជាតិ។



បេសកកម្ម

ផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុស ត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប ជាពិសេស ស្ត្រីនិងគ្រួសារ ដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។

ការងារ និងការទទួលស្គាល់

២០២២



គ្រប់សេវាហិរញ្ញវត្ថុផ្តល់ជូននៅកន្លែងតែមួយ
 អេ អឹម ខេ បានទទួលការងារងារឆ្នើម “គ្រប់សេវាហិរញ្ញវត្ថុផ្តល់ជូននៅកន្លែងតែមួយ” ពីស្ថាប័ន World Business Outlook ដែលជាទស្សនាវដ្តីសេដ្ឋកិច្ចពិភពលោក។



ការងារងារឆ្នើមមុខផ្នែកនវានុវត្តន៍ទិន្នន័យ
 អេ អឹម ខេ បានទទួលការងារងារឆ្នើមមុខផ្នែកនវានុវត្តន៍ទិន្នន័យ ពីក្រុមហ៊ុនក្រេឌីត ហ្សូ (ខេមបូឌា) ខូ អិលធីឌី ដោយសារ អេ អឹម ខេ ឈានមុខគេផ្នែកនវានុវត្តន៍ទិន្នន័យ នៅក្នុងវិស័យហិរញ្ញវត្ថុជាពិសេសប្រសិទ្ធភាពក្នុងការចែករំលែកព័ត៌មានឥណទាននៅកម្ពុជា។



ការងារងារប្រសិទ្ធភាពថាមពលកម្ពុជា ២០២២
 អេ អឹម ខេ សាខាខេត្តស្ទឹងត្រែងបានទទួលជ័យលាភីក្នុងកម្មវិធីប្រកួតប្រជែងប្រសិទ្ធភាពថាមពលកម្ពុជា រដូវកាលទីមួយ ដែលបានសហការរៀបចំដោយក្រសួងបរិស្ថាន Sevea និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។



ការងារងារនិយោជកឆ្នើមឆ្នាំ២០២២ នៅកម្ពុជា
 អេ អឹម ខេ បានទទួលការងារងារ “និយោជកឆ្នើមនៅកម្ពុជា” ពីឆ្នាំ២០២១ និង ២០២២ ស្ថាប័នអន្តរជាតិ World HRD Congress។ ការងារងារនេះបានទទួលស្គាល់ អេ អឹម ខេ ថាជាគ្រឹះស្ថានដែលមានបរិយាកាសការងារល្អ សម្រាប់បុគ្គលិកដើម្បីអភិវឌ្ឍអាជីពការងារនៅថ្ងៃមុខ។



២០២១



គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ទទួលបានការងារងារជាគ្រឹះស្ថាន ដែលអនុវត្តគោលការណ៍ការពារអតិថិជនបានយ៉ាងល្អពី SMART CAMPAIGN ដែលជាស្ថាប័នឯករាជ្យអន្តរជាតិឯកទេសលើការវាយតម្លៃការ ការពារអតិថិជនក្នុងវិស័យហិរញ្ញវត្ថុ លំដាប់ពិភពលោក។ អេ អឹម ខេ នឹងបន្តការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការផ្តល់សេវាកម្មល្អជូនអតិថិជនប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ខ្ពស់។

ការងារងារគ្រឹះស្ថានដែលសម្រេចបានសមិទ្ធផលខ្ពស់ ២០២២

អេ អឹម ខេ បានទទួលការងារងារ “គ្រឹះស្ថានដែលសម្រេចបានសមិទ្ធផលខ្ពស់ ២០២២” ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង សាជីវកម្មធានាឥណទានកម្ពុជា។



២០១៩



គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ត្រូវបានទទួលស្គាល់ជា “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឆ្នើមនៅកម្ពុជា” ពីកម្មវិធី Global Business Awards 2019។ អេ អឹម ខេ នៅតែបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីសម្រេចនូវគោលដៅក្នុងការផ្តល់ជូន “គ្រប់តម្រូវការសេវាហិរញ្ញវត្ថុផ្តល់ជូននៅកន្លែងតែមួយ” ដល់អតិថិជនដែលមានចំណូលទាប ជាពិសេសអ្នកដែលរស់នៅក្នុងតំបន់ជនបទជាច្រើន។



គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានទទួលវិញ្ញាបនបត្រជាស្ថាប័នដ៏សំខាន់ “The Leader Milestone” ដែលធ្វើឱ្យដំណើរការប្រជាពលរដ្ឋក្រីក្រមានភាពប្រសើរឡើង និងជាស្ថាប័នដំបូងគេនៅក្នុងប្រទេសកម្ពុជាដែល សម្រេចបាននូវភាពជោគជ័យនេះ ដែលផ្តល់ដោយ Truelift។ អេ អឹម ខេ បានចូលរួមជាមួយគ្រឹះស្ថានហិរញ្ញវត្ថុអន្តរជាតិចំនួន៦ទៀតជា Truelift Leaders ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។ វិញ្ញាបនបត្រដែលទទួលបានពី Truelift គឺបានបង្ហាញពី ការប្តេជ្ញាចិត្តរបស់ អេ អឹម ខេ ដើម្បីធ្វើឱ្យប្រសើរឡើងដល់ដំណើរការសំរាប់របស់ប្រជាពលរដ្ឋក្រីក្រទូទាំងប្រទេស។

២០១៧



អេ អឹម ខេ ទទួលបានការងារងារ បង្កើតឡើងដោយអង្គការ UNCDF ក្នុងកម្មវិធីផ្លាស់ប្តូរហិរញ្ញប្បទានរួមក្នុងទម្រង់ជាស្ថាប័នមីក្រូហិរញ្ញវត្ថុ ដែលបង្ហាញពីគំរូអាជីវកម្មថ្មី និងប្រកបដោយភាពច្នៃប្រឌិតក្នុងការលើកកម្ពស់ការប្រើប្រាស់សេវាប្រាក់កម្ចី ឈានមុខនៅប្រទេសកម្ពុជា មីយ៉ាន់ម៉ា សាធារណៈប្រជាមានិតឡាវ និងឈូរ៉ាតឈាមតាមរយៈគម្រោង UNCDF ក្រោមជំនួយគាំទ្រពីរបស់ប្រទេសអូស្ត្រាលី។

២០១៦



គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលអនុវត្តន៍យ៉ាងពេញលេញ ទៅតាមគោលការណ៍ការពារអតិថិជនទាំង៧ចំណុច។ គោលការណ៍នេះអាចជួយអតិថិជនឱ្យជៀសផុតពីបំណុលវិបាក ពី SMART CAMPAIGN។



គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលបានប្រើប្រាស់ប្រាក់រៀបចំជាដាច់ខាត គេពីធនាគារជាតិនៃកម្ពុជា (NBC) និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC)។



អេ អឹម ខេ បានជាប់ចំណាត់ថ្នាក់វត្តសម្រាំងចុងក្រោយ ក្នុងកម្មវិធីប្រកួតប្រជែងផ្នែកហិរញ្ញវត្ថុ ក្រោមប្រធានបទ “ពង្រីកវិសាលភាពធានារ៉ាប់រងសុខភាពដល់អតិថិជនដែលបានប្រើប្រាស់សេវាប្រាក់កម្ចី អេ អឹម ខេ ពី “The Wall Street Journal” - សារព័ត៌មានលំដាប់អន្តរជាតិរបស់សហរដ្ឋអាមេរិក។

គោលការណ៍ណែនាំ និងក្រុមអនុវត្តន៍របស់ អេ អឹម ខេ ក្នុងកិច្ចការពារអតិថិជន

គោលការណ៍ណែនាំ

- អេ អឹម ខេ នឹងផ្តល់សេវាមីក្រូហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋក្រីក្រនៅក្នុងប្រទេសកម្ពុជា ដែលមានវិន័យហិរញ្ញវត្ថុរឹងមាំនៅគ្រប់កម្រិត
- អេ អឹម ខេ ប្តេជ្ញាបើកទូលាយ និងធ្វើឱ្យមានតម្លាភាពគ្រប់ផ្នែកទាំងអស់នៃការគ្រប់គ្រង និងប្រតិបត្តិការ
- អេ អឹម ខេ ប្តេជ្ញាអភិវឌ្ឍជំនឿការសេវាកម្ម ប្រកាន់ខ្ជាប់នូវអត្ថប្រយោជន៍ និងស្តង់ដារដើម្បីធានាឲ្យបានការបម្រើសង្គម និងបរិស្ថានដ៏ល្អប្រសើរ រួមទាំងការការពារអតិថិជន និងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។
- អេ អឹម ខេ គឺជាគ្រឹះស្ថានរៀនសូត្រដែលមានការផ្លាស់ប្តូរ និងការចែករំលែកព័ត៌មានដ៏សមស្រប ដើម្បីរួមចំណែកដល់ការអភិវឌ្ឍបុគ្គលិក ការបណ្តុះបណ្តាល ព្រមទាំងចូលរួមចំណែកក្នុងការកែលម្អគោលការណ៍ និងប្រព័ន្ធ

ក្រុមអនុវត្តន៍របស់ អេ អឹម ខេ នៅក្នុងកិច្ចការពារអតិថិជន

ការរួមបញ្ចូល

យើងនឹងផ្តល់ផលិតផល និងសេវាកម្ម របស់ អេ អឹម ខេ ដល់ប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋ ដែលគេមិនសូវយកចិត្តទុកដាក់ឲ្យបានច្រើនបំផុត។

ការជៀសវាងពីបំណុលវណ្ណក

យើងនឹងផ្តល់កម្ចីដល់អតិថិជនទៅតាមលទ្ធភាព នៃការបង់សងត្រឡប់របស់ អតិថិជន និងស្វែងរកមធ្យោបាយ ដើម្បីជៀសវាងបំណុលវណ្ណកតាមដែលអាចធ្វើទៅបាន។

ការកំណត់តម្លៃដែលមានតម្លាភាព

យើងនឹងផ្តល់ព័ត៌មានទៅឲ្យអតិថិជនពីគោលការណ៍ តម្លៃ និងកាតព្វកិច្ច ព្រមទាំងធានាឲ្យមានតម្លាភាពក្នុងការកំណត់តម្លៃផលិតផល និងប្រតិបត្តិការ។

ក្រុមសីលធម៌បុគ្គលិក

យើងនឹងធានាឲ្យមាននូវឥរិយាបថប្រកបដោយក្រុមសីលធម៌ខ្ពស់ និងការគោរពចំពោះ អតិថិជនពីសំណាក់បុគ្គលិកគ្រប់ជាន់ថ្នាក់។

សេរីភាពនៃការជ្រើសរើស

(ផលិតផល និងសេវាកម្ម) យើងនឹងសម្របសម្រួលព្រមទាំងលើកកម្ពស់សេរីភាព ក្នុងការជ្រើសរើសចំពោះអតិថិជនទាំងអស់។

ការអនុវត្តន៍សមស្របក្នុងការទារបំណុល

អនុវត្តន៍ក្នុងការទារបំណុល នឹងប្រព្រឹត្តទៅដោយសមស្រប និងការសហការដោយពុំមានការរំលោភបំពានព្រមទាំងការគំរាមកំហែង។

យន្តការឆ្លើយតបចំពោះមតិយោបល់

យើងនឹងផ្តល់នូវយន្តការសមស្រប និងងាយស្រួលដល់អតិថិជនដើម្បីផ្តល់មតិយោបល់ និងដំណោះស្រាយ។

ព័ត៌មានឯកជនរបស់អតិថិជន


ព័ត៌មានឯកជនរបស់អតិថិជន នឹងតែងតែត្រូវបានគោរពជានិច្ចកាលលើកលែងតែមានតម្រូវការផ្នែកច្បាប់។

ក្រុមអនុវត្តន៍ទាំងនេះត្រូវបានបញ្ចូលនៅក្នុងគោលនយោបាយ និងនីតិវិធីប្រតិបត្តិការរបស់ អេ អឹម ខេ និងត្រូវបានត្រួតពិនិត្យតាមរយៈសវនកម្មផ្ទៃក្នុង និងមុខងារគ្រប់គ្រងកិច្ចការងារសង្គម។

វិវឌ្ឍន៍សំខាន់ៗ


បរិយាយ	2005	2010	2015	2020	2022
ចំនួនការិយាល័យ	5	22	146	149	150
ចំនួនភូមិ	912	8,032	12,394	13,009	13,237
ចំនួនភូមិប្រតិបត្តិការសរុបទូទាំងប្រទេស	7%	57%	88%	91%	92%
ចំនួនបុគ្គលិកសរុប	108	844	2,126	3,176	3,531
ចំនួនអតិថិជនសកម្មសរុប	73,946	251,636	481,890	962,335	865,576
ចំនួនគណនីប្រាក់កម្ចីសកម្មសរុប	73,073	250,930	335,837	386,640	391,327
សមតុល្យប្រាក់កម្ចីសរុប (ដុល្លារអាមេរិក)	\$ 10,174,859	\$ 31,715,578	\$ 128,318,669	\$ 357,086,536	\$ 552,252,791
ចំនួនគណនីប្រាក់សន្សំសកម្មសរុប	-	4,578	163,856	1,451,813	1,428,746
សមតុល្យប្រាក់សន្សំសរុប (ដុល្លារអាមេរិក)	-	\$ 1,929,691	\$ 64,660,634	\$ 209,680,482	\$ 254,978,842
ចំនួនម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs)	-	-	54	57	82
ចំនួនធានារ៉ាប់រងខ្នាតតូចសកម្ម	-	-	127,057	277,363	296,201
ប្រាក់ចំណេញសុទ្ធ (ក្រោយបង់ពន្ធ ដុល្លារអាមេរិក)	\$ 13,980	\$ 935,239	\$ 5,016,174	\$ 7,732,229	\$ 11,657,489
អនុបាតភាពគ្រប់គ្រាន់ផ្ទាល់លើប្រតិបត្តិការ (OSS)	103.40%	113.14%	119.58%	114.11%	115.40%
ប្រាក់ចំណេញសុទ្ធ ធៀបមធ្យមភាពទ្រព្យសកម្ម (RoA)	0.53%	2.32%	3.71%	1.86%	1.86%
ប្រាក់ចំណេញសុទ្ធ ធៀបមធ្យមភាពមូលធន (RoE)	0.60%	7.62%	19.22%	10.55%	10.68%
ទិន្នផលលើប្រាក់កម្ចី	36.00%	35.26%	33.85%	20.84%	19.30%
អនុបាតថ្លៃដើមប្រតិបត្តិការ	36.90%	21.45%	19.52%	10.66%	8.56%
អនុបាតថ្លៃដើមប្រាក់បំណុលជាមធ្យម	12.62%	10.56%	9.36%	6.07%	5.80%
អនុបាតបំណុលធៀបមូលធន	0.30	2.10	4.25	4.57	4.31
ប្រាក់កម្ចីមិនដំណើរការ	0.05%	1.57%	0.41%	1.24%	3.17%
អនុបាតប្រាក់កម្ចីលុបចេញពីបញ្ជី	0.95%	1.14%	0.42%	0.39%	0.85%
ភាគរយនៃកម្ចីក្រោម 1000ដុល្លារអាមេរិក	100.00%	98.50%	92.73%	75.03%	63.77%
មធ្យមប្រាក់កម្ចី ក្នុងមួយគណនីកម្ចី (ដុល្លារអាមេរិក)	\$ 139	\$ 126	\$ 382	\$ 924	\$ 1,411
មធ្យមប្រាក់សន្សំ ក្នុងមួយគណនីសន្សំ (ដុល្លារអាមេរិក)	n/a	\$ 422	\$ 395	\$ 144	\$ 178
ភាគរយនៃអតិថិជនកម្ចីជាស្ត្រី	86.00%	85.96%	82.13%	80.55%	79.71%
ភាគរយនៃអតិថិជនកម្ចីដែលនៅជនបទ	90.00%	92.00%	92.51%	95.41%	96.48%
អត្រាចាកចេញរបស់អតិថិជនកម្ចី	15.11%	22.80%	23.92%	19.20%	15.85%

▲ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែល ឈានមុខគេលើចំនួនអតិថិជន




កំពុងធ្វើប្រតិបត្តិការ **13,237** ភូមិ
វិសាលភាពប្រតិបត្តិការស្មើ **92%**
នៃចំនួនភូមិសរុបនៅទូទាំងប្រទេសកម្ពុជា


▲ 100% នៃចំនួនស្រុក សរុបទូទាំងប្រទេស




សមិទ្ធិផលសំខាន់ៗរបៈពេល ៥ឆ្នាំ




— ផលបំត្រប្រាក់កម្ចី (លានដុល្លារអាមេរិក)



— ចំនួនគណនីប្រាក់កម្ចីសកម្មសរុប



ប្រាក់ចំណេញសុទ្ធផ្សេងបំផុតប្រកបដោយភាគរយសកម្ម (ROA)



កម្ចីតាមទំហំតិចជាដុល្លារ ខែធ្នូ 2022

▲ សមិទ្ធផលសំខាន់ៗ រយៈពេល 5 ឆ្នាំ

បរិយាយ	2018	2019	2020	2021	2022
I - សមិទ្ធផលសំខាន់ៗ ផ្នែកប្រតិបត្តិការ					
ចំនួនសាខា	34	34	34	35	35
ចំនួនអនុសាខា	115	115	115	115	115
ចំនួនភូមិ	12,614	12,675	13,009	13,280	13,237
• ចំនួនភូមិប្រតិបត្តិការសរុបទូទាំងប្រទេស	89%	90%	91%	92%	92%
ចំនួនបុគ្គលិកសរុប	2,811	3,091	3,176	3,526	3,531
• មន្ត្រីគណនេយ្យនិងបុគ្គលិកសរុប	35%	41%	39%	42%	42%
ចំនួនអតិថិជនសកម្មសរុប	765,058	912,113	962,335	911,546	865,576
ចំនួនគណនីប្រាក់កម្ចីសកម្មសរុប	359,681	398,465	386,640	396,239	391,327
• គណនីកម្ចីជាក្រុម	78%	74%	73%	70%	62%
• គណនីកម្ចីឯកតុជន	22%	26%	27%	30%	38%
សមតុល្យប្រាក់កម្ចីសរុប (ដុល្លារអាមេរិក)	\$ 246,332,213	\$ 316,882,273	\$ 357,086,536	\$ 467,472,529	\$552,252,791
• កម្ចីជាក្រុម	52%	51%	47%	37%	26%
• កម្ចីឯកតុជន	48%	49%	53%	63%	74%
ចំនួនគណនីកម្ចីសកម្ម ធៀបមធ្យមភាគមន្ត្រីគណនេយ្យ	359	323	310	267	265
សមតុល្យប្រាក់កម្ចី ធៀបមធ្យមភាគមន្ត្រីគណនេយ្យ (ដុល្លារអាមេរិក)	\$ 248,204	\$ 265,290	\$ 252,732	\$ 288,149	\$ 370,391
ចំនួនគណនីសន្សំ និងជាអតិថិជនកម្ចី	388,149	380,872	309,946	309,972	292,738
ចំនួនគណនីប្រាក់សន្សំសកម្មសរុប	793,526	1,359,755	1,451,813	1,450,506	1,428,746
សមតុល្យប្រាក់សន្សំសរុប (ដុល្លារអាមេរិក)	\$ 162,381,565	\$ 182,840,456	\$ 209,680,482	\$ 251,663,265	\$254,978,842
ចំនួនម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ(ATMs/CDMs)	61	56	57	69	82
ចំនួនធានារ៉ាប់រងខ្នាតតូចសកម្ម	285,646	328,968	277,363	306,091	296,201
II- សមិទ្ធផលសំខាន់ៗ ផ្នែកហិរញ្ញវត្ថុ					
ប្រាក់ចំណេញសុទ្ធ (ក្រោយបង់ពន្ធ ដុល្លារអាមេរិក)	\$ 7,347,355	\$ 7,300,903	\$ 7,732,229	\$ 9,933,534	\$ 11,657,489
អនុបាតភាពគ្រប់គ្រាន់ផ្ទាល់លើប្រតិបត្តិការ (OSS)	118.01%	116.47%	114.11%	116.26%	115.40%
ប្រាក់ចំណេញសុទ្ធ ធៀបមធ្យមភាគទ្រព្យសកម្ម (RoA)	2.46%	2.01%	1.86%	1.94%	1.86%
ប្រាក់ចំណេញសុទ្ធ ធៀបមធ្យមភាគមូលធន (RoE)	16.73%	12.51%	10.55%	11.72%	10.68%
ទិន្នផលលើប្រាក់កម្ចី	22.83%	20.61%	20.84%	19.86%	19.30%
អនុបាតថ្លៃដើមប្រតិបត្តិការ	13.88%	11.25%	10.66%	9.69%	8.56%
អនុបាតថ្លៃដើមប្រាក់បំណុលជាមធ្យម	6.89%	6.50%	6.07%	5.67%	5.80%
អនុបាតបំណុលធៀបមូលធន	5.16	4.48	4.57	4.76	4.31
ប្រាក់កម្ចីមិនដំណើរការ	1.09%	0.86%	1.24%	1.05%	3.17%
អនុបាតប្រាក់កម្ចីលុបចេញពីបញ្ជី	1.14%	0.56%	0.39%	0.47%	0.85%

បរិយាយ	2018	2019	2020	2021	2022
--------	------	------	------	------	------

III- សមិទ្ធផលសំខាន់ៗ ផ្នែកសង្គម

សមិទ្ធផលសំខាន់ៗផ្នែកប្រាក់កម្ចី

ទំហំប្រាក់កម្ចីជាមធ្យម ធៀបនឹងប្រាក់ចំណូលថ្នាក់ជាតិ (កម្ចីបានបញ្ចេញ)	91.69%	84.08%	87.73%	112.81%	111.99%
ភាគរយនៃកម្ចីក្រោម 1000ដុល្លារអាមេរិក	82.98%	82.09%	75.03%	70.97%	63.77%
ប្រាក់កម្ចីជាមធ្យម ក្នុងមួយគណនីកម្ចី (ដុល្លារអាមេរិក)	\$ 703	\$ 820	\$ 924	\$ 1,180	\$ 1,411
• អតិថិជនកម្ចីជាក្រុម	\$ 518	\$ 571	\$ 625	\$ 647	\$ 652
• អតិថិជនកម្ចីជាឯកត្តជន	\$ 1,288	\$ 1,308	\$ 1,912	\$ 1,710	\$ 1,950
• អតិថិជនកម្ចីអាជីវកម្ម	\$ 11,549	\$ 16,958	\$ 15,956	\$ 16,104	\$ 16,214
ប្រាក់កម្ចីជាមធ្យមដែលបានបញ្ចេញ (ដុល្លារអាមេរិក)	\$ 926	\$ 1,206	\$ 1,258	\$ 1,911	\$ 1,846
• អតិថិជនកម្ចីជាក្រុម	\$ 662	\$ 798	\$ 809	\$ 839	\$ 822
• អតិថិជនកម្ចីឯកត្តជន	\$ 1,810	\$ 1,772	\$ 2,111	\$ 2,402	\$ 2,288
• អតិថិជនកម្ចីអាជីវកម្ម	\$ 13,402	\$ 23,448	\$ 19,053	\$ 21,854	\$ 23,316

សមិទ្ធផលសំខាន់ៗផ្នែកប្រាក់សន្សំ

សមតុល្យប្រាក់សន្សំជាមធ្យម ធៀបនឹងប្រាក់ចំណូលថ្នាក់ជាតិ	19.81%	9.17%	9.78%	9.97%	10.51%
ភាគរយនៃចំនួនអតិថិជនសន្សំ មានសមតុល្យរហូតដល់ ៣០០ដុល្លារអាមេរិក	97.45%	98.44%	98.41%	98.16%	97.80%
ប្រាក់សន្សំជាមធ្យម ក្នុងមួយគណនីសន្សំ (ដុល្លារអាមេរិក)	\$ 200	\$ 132	\$ 144	\$ 174	\$ 178

សមិទ្ធផលសំខាន់ៗផ្នែកផ្ទេរប្រាក់

ចំនួនភ្នាក់ងារផ្ទេរប្រាក់	4,090	5,547	5,550	6,658	6,009
ចំនួនប្រតិបត្តិការផ្ទេរប្រាក់រហូតដល់ ៣០០ដុល្លារអាមេរិក	525,254	391,903	586,603	993,559	1,318,947
សមតុល្យផ្ទេរប្រាក់ជាមធ្យម ធៀបនឹងប្រាក់ចំណូលថ្នាក់ជាតិ	30.48%	20.69%	15.02%	12.19%	19.01%

សមិទ្ធផលសំខាន់ៗផ្នែកសង្គមផ្សេងៗទៀត

ភាគរយនៃអតិថិជនកម្ចីជាស្រ្តី	81.33%	81.04%	80.55%	79.91%	79.71%
ភាគរយនៃអតិថិជនកម្ចីដែលនៅជនបទ	93.14%	95.04%	95.41%	95.71%	96.48%
អត្រាចាកចេញរបស់អតិថិជនកម្ចី	21.65%	16.72%	19.20%	16.99%	15.85%



របាយការណ៍ប្រទាន ក្រុមប្រឹក្សាភិបាល



២០២២ ជាឆ្នាំប្រកបដោយភាពរាំងស្ងួត និងមិនច្បាស់លាស់ជាសកល ប៉ុន្តែក៏បានរំលេចផងដែរ នូវស្ថិរភាពដ៏រឹងមាំក្នុងសេដ្ឋកិច្ចកម្ពុជានិងក្នុងប្រតិបត្តិការរបស់ អេ អឹម ខេ។ ដំណាក់កាលក្រោយនៃជំងឺរាតត្បាតសកលកូវីដ-១៩ សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន ឧបសគ្គខ្សែច្រវាក់ផ្គត់ផ្គង់សកល និងសម្ពាធអតិផរណា សុទ្ធតែបានបង្កជាបញ្ហាប្រឈមជាច្រើនដល់សេដ្ឋកិច្ចទូទាំងសកលលោក។ ទោះយ៉ាងណា សេដ្ឋកិច្ចកម្ពុជាបង្ហាញនូវស្ថិរភាពរឹងមាំគួរឲ្យកត់សម្គាល់។ ផលិតផលក្នុងស្រុកសរុប (GDP) ត្រូវបានព្យាករណ៍កើនឡើង៤,៨% ក្នុងឆ្នាំ២០២២ហើយធនាគារពិភពលោកព្យាករណ៍ថាប្រទេសកម្ពុជានឹងមានកំណើនសេដ្ឋកិច្ច ៥,២% នៅឆ្នាំ២០២៣។ ប្រឈមនឹងសម្ពាធអតិផរណាសកល (ជាមួយនឹងអត្រាលោតខ្ពស់ភ្លាមៗតែរយៈពេលខ្លី) សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (Consumer Price Index) នៅកម្ពុជាបានកើនឡើងត្រឹម ២,៨៦ % ដែលនេះសបញ្ជាក់ឲ្យឃើញពីស្ថិរភាពដ៏រឹងមាំនៃសេដ្ឋកិច្ចកម្ពុជា។

ទោះប្រឈមនឹងភាពមិនច្បាស់លាស់ក្នុងឆ្នាំ២០២២ អេ អឹម ខេបន្តបង្ហាញស្ថិរភាពដ៏រឹងមាំរបស់ខ្លួន។ សមតុល្យឥណទានរបស់យើងបានកើនឡើង ២០,៨% ខណៈសមតុល្យប្រាក់បញ្ញើមានកំណើនក្នុងអត្រា ១,៣% ហើយប្រាក់ចំណេញរបស់ អេ អឹម ខេបន្តកើនឡើងក្នុងអត្រាសមល្មម ២០,៣%។ អេ អឹម ខេ បន្តធ្វើនវានុវត្តន៍ខ្លីៗដោយបានធ្វើទំនើបកម្ម និងពង្រីកមុខងារ ក្នុងកម្មវិធីសេវាធនាគារចល័ត ដែល

អ្នកប្រើប្រាស់សរុបបានកើនឡើងរហូតដល់ជាង ១៨០,០០០ នាក់ ហើយ អេ អឹម ខេ កំពុងផ្តល់សេវាទូទាត់តាម KHQR ដល់អ្នកប្រើប្រាស់ជាង ៤០,០០០។

អេ អឹម ខេ ក៏បានបម្លាស់ខ្លួន ស្របតាមដំណាក់កាលបន្ទាប់នៃជំងឺរាតត្បាតសកលកូវីដ-១៩។ ចាប់តាំងពីការផ្ទុះរាលដាលជំងឺកូវីដ-១៩ នាដើមឆ្នាំ២០២០ អេ អឹម ខេ បានរៀបចំឥណទានឡើងវិញសរុបជាង ៩៧លានដុល្លារអាមេរិក ដើម្បីផ្តល់ជំនួយនិងដំណោះស្រាយដល់អតិថិជនរបស់យើងក្នុងគ្រាដែលពោរពេញដោយភាពមិនច្បាស់លាស់ និងគ្រោះលំបាកជាបណ្តោះអាសន្ននោះ។ នៅឆ្នាំ២០២២ ក្រោមសញ្ញានៃស្ថិរភាពសេដ្ឋកិច្ចកម្ពុជាដំណោះស្រាយរៀបចំឥណទានឡើងវិញសម្រាប់កូវីដ-១៩ លែងត្រូវបានអនុវត្ត ហើយយើងមានសេចក្តីសោមនស្ស ដែលបានគាំទ្រអតិថិជនរបស់យើង និងបានបញ្ចប់ឆ្នាំ២០២២ជាមួយនឹងប្រតិបត្តិការ និងតុល្យការចំណូលចំណាយ ប្រកបដោយភាពរឹងមាំនិងវែងឆ្ងាយ។

ការប្តេជ្ញារបស់ ធនាគារ The Shanghai Commercial & Savings Bank, Ltd. (តទៅហៅកាត់ថា «SCSB») ចំពោះ អេ អឹម ខេ ព្រមទាំងបេសកកម្ម និងគុណតម្លៃរបស់ អេ អឹម ខេ ក៏មិនផ្លាស់ប្តូរដែរ។ ក្នុងឆ្នាំ២០២២ SCSB បានបញ្ចូលដើមទុន

បន្ថែមចំនួន ២២,៣ លានដុល្លារអាមេរិក ដើម្បីគាំទ្រការរីកចម្រើន និងពង្រឹងទុនបម្រុងរបស់ អេ អឹម ខេ ។ អេ អឹម ខេ បន្តអនុវត្ត ទស្សនវិស័យរបស់ខ្លួន ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ ដល់អតិថិជនក្នុងផ្នែកសេដ្ឋកិច្ចផ្សេងៗ ជាពិសេស គ្រួសារដែលមានចំណូលទាប និងស្ត្រី ដើម្បីជួយឱ្យសម្រេចបាននូវបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងផ្ទះសំបែងរបស់គេ ខណៈអតិថិជន កម្ចីរបស់ អេ អឹម ខេ មានជាង ៩៥% នៃកម្ចីជនបទ និង ៧៩% ជាអតិថិជនស្ត្រី។ អេ អឹម ខេបានផ្តល់ផលិតផលបើកកាស្យាន (Bancassurance) ដល់អតិថិជនជាង ៣៩៥,០០០នាក់ និងកម្មវិធីទូរស័ព្ទដៃ «ទន្លេសាប» របស់យើង ដែលជាទីផ្សារអនឡាញ និង មណ្ឌលព័ត៌មានសម្រាប់អ្នកផលិតចម្បងៗទូទាំងកម្ពុជា មានអ្នកប្រើប្រាស់ថ្មីជាង ៤០,០០០នាក់។

ជោគជ័យ និងស្ថិរភាពរបស់ អេ អឹម ខេ មិនអាចកើតមានឡើយ បើគ្មានកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ ពីសំណាក់ បុគ្គលិក គណៈគ្រប់គ្រង និងក្រុមប្រឹក្សាភិបាល។ ខ្ញុំសូមថ្លែងអំណរគុណដល់បុគ្គលិក និងភាគីពាក់ព័ន្ធទាំងអស់ ចំពោះការគាំទ្រ និង បន្តយកចិត្តទុកដាក់បំពេញទស្សនវិស័យរបស់យើង ឆ្ពោះទៅរកសង្គមកម្ពុជាមួយ ដែលប្រជាជនមានឱកាសសេដ្ឋកិច្ច និងសង្គម គ្រប់គ្រាន់ ប្រកបដោយសមភាព ក្នុងការលើកកម្ពស់កម្រិតជីវភាពរបស់ខ្លួនឱ្យបានប្រសើរ ហើយរួមចំណែកប្រកបដោយផ្លែផ្កា ក្នុង ការអភិវឌ្ឍន៍ប្រទេសជាតិ។ អនាគតរបស់កម្ពុជា និង អេ អឹម ខេ មានភាពភ្លឺថ្លា ហើយខ្ញុំមានក្តីសង្ឃឹមយ៉ាងមុតមាំ ចំពោះសក្តានុពល របស់ អេ អឹម ខេ ខណៈ អេ អឹម ខេ បន្តរីកចម្រើនទៅមុខ។

លោក John Con-Sing Yung
ប្រធានក្រុមប្រឹក្សាភិបាល

របាយការណ៍ ប្រធាននាយកប្រតិបត្តិ



សេដ្ឋកិច្ចកម្ពុជាបានងើបឡើងបណ្តើរៗក្នុង ឆ្នាំ២០២២ បន្ទាប់ពីរាជរដ្ឋាភិបាលបានបើកប្រទេសទាំងស្រុងឡើងវិញ។ ផលិតផលក្នុងស្រុកសរុប (GDP) ត្រូវបានរំពឹងកើនឡើង ក្នុងអត្រា ៤,៨% ក្នុងឆ្នាំ២០២២។ ប៉ុន្តែដូចប្រទេសដទៃដែរ កម្ពុជា ប្រឈមនឹងអត្រាអតិផរណាឡើងខ្ពស់ ដែលត្រូវបាន ព្យាករណ៍ក្នុងអត្រាប្រមាណ ៥%។

ឧស្សាហកម្មហិរញ្ញវត្ថុ បាននិងកំពុងប្រឈមហានិភ័យនិង បញ្ហាប្រឈមថ្មីៗ ក្នុងឆ្នាំ២០២២ ដែលរងឥទ្ធិពលពីកំណើន អត្រាការប្រាក់ កំណើនយឺតនៃសេដ្ឋកិច្ចទូទៅនិងកំណើនខ្ពស់ នៃឥណទានមិនដំណើរការ បន្ថែមពីលើជំងឺរាតត្បាតសកល កូវីដ-១៩។ វិស័យឥណទាននៅកម្ពុជាត្រូវបានប៉ាន់ស្មានធ្លាក់ ពី ២៣,៦% នៅឆ្នាំ២០២១ មកត្រឹមប្រមាណ២០,២% ក្នុង ឆ្នាំ២០២២ ខណៈប្រាក់បញ្ញើកើនឡើងប្រមាណ ១១,៣% ធៀបនឹង ១៧,៦% ក្នុងឆ្នាំ២០២១។ ឥណទានមិនដំណើរការ (PAR 30+ DPD) បានកើនឡើងជិតទ្វេដង ដល់ទៅ ៣,០៣% ក្នុងឆ្នាំ២០២២ ធៀបនឹងអត្រា១,៦៦% កាលពី ឆ្នាំមុន។ អត្រាការប្រាក់ឡើងខ្ពស់ បានជះឥទ្ធិពលយ៉ាង ខ្លាំង ដល់ចំណាយការប្រាក់របស់គ្រឹះស្ថានហិរញ្ញវត្ថុ ចំពោះ មូលនិធិបញ្ញើក្នុងស្រុក និងមូលនិធិវិនិយោគពីក្រៅស្រុក។

អតិថិជនសំខាន់ៗរបស់ អេស៊ីម ខេ ពោលគឺប្រជាជនចំណូល ទាប និងរស់នៅតំបន់ជនបទ ជួបប្រទះការលំបាកកាន់តែខ្លាំងនៅ ឆ្នាំ២០២២ ដោយសារឱនភាពនៃឧស្សាហកម្មកាត់ដេរនៅឆមាស ទី២ នៃឆ្នាំ២០២២។ កំណើននៃតម្លៃធាតុចូលកសិកម្មដូចជា ដី និងប្រេងសាំងឡើងថ្លៃបានជះឥទ្ធិពលដល់ចំណាយផលិតកម្ម ផងដែរ។ លើសពីនេះ ឧស្សាហកម្មសំខាន់ៗ ផ្សេងទៀតដូចជា សំណង់ អចលនទ្រព្យ និងទេសចរណ៍ ក៏ជួបបញ្ហាប្រឈម ស្រដៀងគ្នា។ ជាលើកទីមួយក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក អេស៊ីម ខេ បានរងកំណើនខ្ពស់នៃឥណទានមិនដំណើរការ ។ ឥណទានមិនដំណើរការ កើនឡើងដល់ ៣,១៧% ក្នុងឆ្នាំ២០២២ ប៉ុន្តែ អេស៊ីម ខេ បានត្រៀមសំវិធានធនសម្រាប់ឥណទានបាត់បង់ (loan loss reserve) រឹងមាំរួចជាស្រេច ក្នុងអត្រា ៤,១២% ដើម្បី ទប់ទល់ហានិភ័យឥណទាននេះ។ អេស៊ីម ខេ បានចាត់វិធានការ មួយចំនួន ដើម្បីបន្ថយផលប៉ះពាល់ពីហានិភ័យ តាមរយៈ ការកាត់បន្ថយកម្រិតហានិភ័យ ក្នុងវិស័យសំខាន់ៗដែលមាន ហានិភ័យខ្ពស់ បង្កើនប្រសិទ្ធភាពត្រួតពិនិត្យផ្ទៃក្នុងនិងផ្ដោត អាទិភាពលើខ្សែច្រវាក់តម្លៃកសិកម្ម ពីអ្នកផលិតទៅអ្នកកែច្នៃ ពាណិជ្ជករ និងអ្នកនាំចេញ។ ជាលទ្ធផល អេស៊ីម ខេ សម្រេច កំណើនទំហំឥណទានបាន ២០,៧៩% ក្នុងឆ្នាំ២០២២។ ដូចគ្រឹះស្ថានដទៃដែរ អេស៊ីម ខេ រងផលប៉ះពាល់ពីកំណើនអត្រា

ការប្រាក់សកល ដែលនាំឲ្យចំណាយការប្រាក់កើនឡើងយ៉ាងខ្ពស់។ លើសពីនេះមានការប្រកួតប្រជែងកាន់តែខ្លាំង ក្នុងទីផ្សារប្រាក់បញ្ញើ ក្នុងឆ្នាំ២០២២ ដែលនាំឲ្យអត្រាការប្រាក់បញ្ញើឡើងខ្ពស់ផងដែរ។ អេអិមខេ បានសម្រេចថយមួយជំហាន ហើយរក្សាសមតុល្យភាពទំហំប្រាក់បញ្ញើដដែល ប៉ុន្តែមកផ្តោតលើការបង្កើនគណនីសន្សំ (CASA) វិញ។ ជាលទ្ធផលតុល្យភាពទំហំប្រាក់បញ្ញើស្ទើរតែមិនប្រែប្រួលខណៈទំហំគណនីCASAរបស់អតិថិជនបញ្ញើចំណូលទាប បានកើនឡើងជិត ៨% ក្នុងឆ្នាំ២០២២។

ទោះបីឆ្នាំ ២០២២ ប្រកបដោយបញ្ហាប្រឈម អេអិមខេ បន្តការប្តេជ្ញាខ្ពស់របស់ខ្លួន ក្នុងការគាំទ្រ និងជួយកសាងភាពធន់របស់អតិថិជន និងការពារពួកគេពីឧប្បត្តិហេតុមិនអាចដឹងមុន។ នៅឆ្នាំ២០២២ អេអិមខេ បានផ្តល់ឥណទានធានារ៉ាប់រងអាយុជីវិតដោយឥតគិតថ្លៃ ដល់អតិថិជនប្រាក់ចំណូលទាបចំនួន ២២៧.០០០នាក់ ដែលគ្របដណ្តប់បំណុលសរុបជាង ១,៨ លានដុល្លារអាមេរិក។ លើសពីនេះ ប្រមាណ ៨២% នៃអតិថិជនឥណទានរបស់អេអិមខេ មានធានារ៉ាប់រងអាយុជីវិត និងសុខភាពខ្នាតតូច ដែលជួយបង្កើតសំណាញ់សុវត្ថិភាពកាន់តែប្រសើរ ការពារ

ឧប្បត្តិហេតុមិនអាចដឹងមុន បណ្តាលមកពីសុខភាព និងបញ្ហាដទៃទៀត។

អេអិមខេ បន្តកសាងប្រព័ន្ធអេកូឡូស៊ីរបស់ខ្លួន ដើម្បីផ្តល់សេវាហិរញ្ញវត្ថុ គ្រប់គ្រងការសេវាហិរញ្ញវត្ថុផ្តល់ជូននៅកន្លែងតែមួយ ដល់អតិថិជន តាមរយៈបណ្តាញប្រើប្រាស់ច្រើនបែប ពីផលិតផល និងសេវាកម្មរបស់ខ្លួន។ អេអិមខេ ផ្តល់ជូនកម្មវិធីសេវាធានាគារចល័ត ដែលមានលក្ខណៈសាមញ្ញ ហើយងាយស្រួលប្រើ មានមុខងារសម្របសម្រួលបែប ដូចជាការផ្ទេរប្រាក់ បញ្ចូលលុយទូរស័ព្ទ ការទូទាត់វិកយបត្រ ការផ្ទេរប្រាក់ក្រៅប្រទេស និងសេវាកម្មផ្សេងៗជាច្រើនទៀត។ អតិថិជនអាចគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួននិងធ្វើប្រតិបត្តិការចាំបាច់បានគ្រប់ពេលវេលានិងទីកន្លែងដែលគេចង់ធ្វើ។ ចំនួនអ្នកប្រើប្រាស់បានកើនឡើងជិត ២ដងចាប់តាំងពីឆ្នាំ ២០២១ ដែលមានចំនួន ១៨២.០០០នាក់និងបានធ្វើប្រតិបត្តិការជាង ៣ លានដង ជាទឹកប្រាក់ជាង៨០លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ ពោលគឺកើន២,៤៧ ដង ធៀបនឹងការប្រើប្រាស់ក្នុង ឆ្នាំ២០២១។ ទន្ទឹមនឹងនេះ គម្រោងដៃគូអាជីវកម្ម (merchant) របស់អេអិមខេ បានចាប់ផ្តើមក្នុងឆ្នាំ២០២១

និងទទួលបានការស្នូលពីទីផ្សារ។ ដៃគូអាជីវកម្មដែល អាចទទួលបានការទូទាត់តាម KHQR ពី អេអិមខេ និងធនាគារប្រ គ្រឹះស្ថានហិរញ្ញវត្ថុដែលជាសមាជិករបស់បាតង បានឈាន ដល់កម្រិតថ្មីមួយដែលមានជាង ៤០.០០០ ទីតាំង។ ទំហំ ប្រតិបត្តិការកើនឡើងជាង ៦,៧ ដង ធៀបនឹងឆ្នាំមុន។ ភ្នាក់ងារ សេវាធនាគាររបស់ អេអិមខេ បានរីកចម្រើនគួរឲ្យកត់សម្គាល់ ក្នុងឆ្នាំ២០២២ អមជាមួយនឹងកាលានុវត្តភាពថ្មីៗគុណភាព ភ្នាក់ងារកាន់តែប្រសើរ និងប្រព័ន្ធអេកូឡូស៊ីកាន់តែរឹងមាំផ្តល់ ដោយ អេអិមខេ។ ប្រតិបត្តិការសរុបក្នុងឆ្នាំ២០២២ បានកើន ជិត ១១ លានដង ស្មើនឹងកំណើន ២៨% ធៀបនឹងឆ្នាំមុន។

ក្នុងគោលដៅគាំទ្រវិស័យកសិកម្ម អេអិមខេ បានដាក់ចេញ កម្មវិធីទូរស័ព្ទដៃមានឈ្មោះថា Tonlesap កាលពី បី ឆ្នាំមុន ក្នុងគោលបំណងផ្តល់ចំណេះដឹងវិធីសាស្ត្រ ទំនាក់ទំនងជាមួយអ្នកជំនាញ ព័ត៌មានពាក់ព័ន្ធ និងការស្វែងរក ទីផ្សារជាដើម។ អេអិមខេ បានទទួលអ្នកប្រើប្រាស់ជាង ៤២.០០០នាក់ អ្នកលក់ជាង ៦០០ នាក់ និងអ្នកជំនាញ ជាង ៥០នាក់មកទល់ពេលនេះ។ ទំព័រហ្វេសប៊ុករបស់កម្មវិធី Tonlesap មានអ្នកតាមដាន (follower) ជិត ៣០០.០០០ នាក់ ហើយមានជិត ១.០០០មាតិកាបច្ចេកទេស បានបង្ហាញ លើកម្មវិធី Tonlesap។ ក្រុមការងារកម្មវិធីTonlesap កំពុង រៀបចំដាក់ចេញគម្រោងដំណោះស្រាយអាជីវកម្ម (B2B) ថ្មី ក្រោមគម្រោងដែលមានឈ្មោះថា Smallholder Safety Net Up-Scaling Program ហៅកាត់ថា “SSNUP” និង GIZ-CRASS សម្រាប់ដំណាំ ស្វាយចន្ទី និងដំឡូងមី។

លទ្ធផលហិរញ្ញវត្ថុរបស់យើង បន្តមានលំនឹងក្នុងឆ្នាំ២០២២ បើទោះជាមានបញ្ហាប្រឈមដែលមិនធ្លាប់មានជាច្រើន ដូចជាការដំឡើងអត្រាការប្រាក់អតិផរណាខ្ពស់ និងកំណើន ខ្ពស់នៃឥណទានមិនដំណើរការ។ ប្រាក់ចំណេញធៀបនឹង មូលធន (Return on Equity) មានអត្រា ១០,៦៨% ហើយ ប្រាក់ចំណេញធៀបនឹងទ្រព្យសកម្ម (Return on Asset) មាន អត្រា ១,៨១%។ ក្នុងឆ្នាំប្រកបដោយការលំបាកនេះ អេអិមខេ បានពង្រឹងការគ្រប់គ្រង និងប្រតិបត្តិការចំណាយ ដែលបានធ្វើឲ្យអនុបាតចំណាយប្រតិបត្តិការ ធ្លាក់ចុះពី ៩,៧% ក្នុងឆ្នាំ២០២១ មកត្រឹម ៨,៥៦% ក្នុងឆ្នាំ២០២២។

សេដ្ឋកិច្ចជាមួយត្រូវបានប៉ាន់ស្មានថានឹងប្រសើរឡើងបន្តិច ក្នុងឆ្នាំ២០២៣។ យោងតាមរបាយការណ៍នាពេលថ្មីៗរបស់ ធនាគារពិភពលោក ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា ត្រូវបានព្យាករណ៍ថានឹងមានកំណើន ៥,២%។ របាយការណ៍ បានលើកឡើងផងដែរថា ឱនភាពពាណិជ្ជកម្មសកលនៅ ឆមាសទី២ នៃឆ្នាំ២០២២ ដែលនឹងបន្តដល់ឆ្នាំ២០២៣ នឹង បង្កជាហានិភ័យដល់ប្រទេសដូចជាកម្ពុជា។ អេអិមខេ នឹង បន្តផ្ដោតការរីកចម្រើនរបស់ខ្លួន តាមរយៈប្រព័ន្ធអេកូឡូស៊ី របស់យើង វិស័យកសិកម្ម ព្រមទាំងគម្រោងផ្តួចផ្តើមថ្មីភាព បរិស្ថាន។ លើសពីនេះ យើងនឹងបន្តពង្រឹងការត្រួតពិនិត្យផ្ទៃក្នុង ការគ្រប់គ្រងហានិភ័យ និងបច្ចេកវិទ្យារឹងមាំ ដែលអាចឲ្យយើង ភ្ជាប់ទំនាក់ទំនងទៅអតិថិជន កាន់តែមានប្រសិទ្ធភាព។


តាងនាមឱ្យគណៈគ្រប់គ្រង និងបុគ្គលិករបស់ អេអិមខេខ្ញុំសូម ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះភាគទុនិករបស់យើង គឺ ធនាគារ The Shanghai Commercial & Savings Bank, Ltd. លោកប្រធានក្រុមប្រឹក្សាភិបាលក្រុមប្រឹក្សាភិបាលនិង សមាជិកគណៈកម្មការក្រុមប្រឹក្សាភិបាលដែលបានដឹកនាំ គាំទ្រ និងផ្តល់ការណែនាំក្នុងឆ្នាំកន្លងមក។ ខ្ញុំសូមអរគុណ ផងដែរដល់សហការីទាំងអស់ទាំងថ្នាក់គ្រប់គ្រង និងបុគ្គលិក ជាពិសេសបុគ្គលិកតាមមូលដ្ឋាន ដែលបានខិតខំប្រឹងប្រែង បំពេញការងារយកចិត្តទុកដាក់ និងការប្តេជ្ញា ក្នុងការផ្តល់ សេវាកម្មប្រសើរ ដល់អតិថិជនរបស់យើង។ ជាចុងបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះភាគីពាក់ព័ន្ធ ទាំងអស់ ជាពិសេស ធនាគារជាតិនៃកម្ពុជា ដែលតែងតែគាំទ្រ អេអិមខេ រហូតមក និងឆ្ពោះទៅការកសាងវិស័យហិរញ្ញវត្ថុ ប្រកបដោយបរិយាប័ន្ន។

លោក តា បូរណ
ប្រធាននាយកប្រតិបត្តិ

1. <https://www.worldbank.org/en/country/cambodia/publication/cambodia-economic-update-december-2022-navigating-global-economic-headwinds>
 2. CBC Monitoring dashboard
 3. <https://www.worldbank.org/en/news/press-release/2022/12/07/cambodia-s-economy-is-recovering-but-could-face-headwinds-world-bank-report-says>

▲ អត្ថបាលកិច្ចគ្រឹះស្ថាន

The Shanghai Commercial & Savings Bank, Ltd. ហៅកាត់ថា (SCSB) បានក្លាយជាម្ចាស់ភាគហ៊ុនដ៏ធំបំផុតចាប់តាំងពីឆ្នាំ២០២០ មកម្ល៉េះ។



ម្ចាស់ភាគហ៊ុន អេ អឹម ខេ បានតែងតាំងក្រុមប្រឹក្សាភិបាល ដែលមានភារកិច្ចទទួលខុសត្រូវលើអភិបាលកិច្ចទាំងស្រុង និងការណែនាំជាយុទ្ធសាស្ត្រសម្រាប់គ្រឹះស្ថាន។ សមាជិកក្រុមប្រឹក្សាភិបាលមានចំនួន ប្រាំបួនរូប (រួមទាំងប្រធាននាយកប្រតិបត្តិ) មានជំនាញទូលំទូលាយនៅលើវិស័យហិរញ្ញវត្ថុ ការគ្រប់គ្រងហិរញ្ញវត្ថុ ហានិភ័យ រចនាភិបាល សវនកម្ម ច្បាប់ និងការអភិវឌ្ឍ ព្រមទាំងមានបទពិសោធន៍ជាច្រើនទៀតលើវិស័យមីក្រូហិរញ្ញវត្ថុ ធនាគារពាណិជ្ជ និងការវិនិយោគលើវិស័យធនាគារ។

ក្រុមប្រឹក្សាភិបាលចាត់តាំងប្រធាននាយកប្រតិបត្តិមួយរូប (CEO) ដែលធ្វើការជាមួយគណៈកម្មាធិការប្រតិបត្តិ។ គណៈកម្មាធិការនេះមានតួនាទីត្រួតពិនិត្យមើលគណៈគ្រប់គ្រងបន្ទាប់ ដោយគណៈគ្រប់គ្រងបន្ទាប់មាននាយក/ នាយិកាប្រតិបត្តិប្រចាំថ្ងៃជាច្រើន និងប្រធាននាយកប្រតិបត្តិផ្សេងទៀតហៅថា(C-Suit)

ក្រុមប្រឹក្សាភិបាលមានគណៈកម្មាធិការអចិន្ត្រៃយ៍ រួមមាន៖



គណៈកម្មការបួនអនុវត្តមុខងារអភិបាលកិច្ចសាជីវកម្មជាទូទៅ។ គណៈកម្មាធិការការងារសង្គម ផ្តល់ប្រឹក្សាដល់ក្រុមប្រឹក្សាភិបាល ពីការប្រព្រឹត្តទៅរបស់ អេ អឹម ខេ ក្នុងលក្ខខណ្ឌឲ្យបានទៅដល់អ្នកក្រីក្រ ផលិតផលសមស្របតាមតម្រូវការ ការការពារអតិថិជន និងការទទួលខុសត្រូវសង្គមទាំងមូល។

▲ ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី (“អេ អឹម ខេ”)



លោក JOHN CON-SING YUNG ▲

ប្រធានក្រុមប្រឹក្សាភិបាល សមាជិក គណៈកម្មាធិការសវនកម្ម និងហិរញ្ញវត្ថុ (“AFC”) សមាជិកគណៈកម្មាធិការ ការងារសង្គម (“SPC”) និងសមាជិក គណៈកម្មាធិការវាយតម្លៃ តែងតាំង និង អភិបាលកិច្ច (“RNCG”)

បច្ចុប្បន្ន លោក John Con-Sing Yung ជាអភិបាល គ្រប់គ្រងនៃ The Shanghai Commercial and Savings Bank, Ltd.។ លោកធ្លាប់ជាសមាជិក ក្រុមប្រឹក្សាភិបាល អគ្គនាយករងប្រតិបត្តិជាន់ខ្ពស់ និងជាប្រធាននាយកប្រតិបត្តិព័ត៌មានវិទ្យានៃ The Shanghai Commercial and Savings Bank, Ltd. ដែលទទួលបានបន្ទុកផ្នែកបច្ចេកវិទ្យាព័ត៌មាន ហានិភ័យ អនុលោមភាព ប្រតិបត្តិការ ច្បាប់ការពារព្រឹក ប្រតិបត្តិការក្រៅប្រទេស ពាណិជ្ជកម្មនៅចិនដីគោក និងមានកិច្ចសហប្រតិបត្តិការជាមួយធនាគារ សាធារណៈសៀងហៃចំនួនបី រហូតដល់ពាក់កណ្តាល ឆ្នាំ ២០២១។ លោកក៏កាន់មុខតំណែងជាច្រើននៅក្នុង បុត្រសម្ព័ន្ធ និងក្រុមហ៊ុនដែលពាក់ព័ន្ធផ្សេងៗទៀត របស់ The Shanghai Commercial and Savings Bank, Ltd.។ លោក John បានចាប់ផ្តើមអាជីព ការងាររបស់ខ្លួននៅក្នុងធនាគារ Chase Manhattan នៅទីក្រុងហុងកុងក្នុងមុខតំណែងជាសិក្ខាកាមថ្នាក់ គ្រប់គ្រង ហើយបានបញ្ចប់វិញក្នុងមុខតំណែងជា អ្នកគ្រប់គ្រងក្នុងនាយកដ្ឋានគ្រប់គ្រងហានិភ័យ ឥណទាន។ បន្ទាប់មក លោកក៏បានចំណាយពេល វេលារបស់ខ្លួនដើម្បីបង្កើតក្រុមហ៊ុន Shenzhen Concord ដែលជាក្រុមហ៊ុនវិនិយោគរវាងក្រុមហ៊ុន Canadian Eastern Finance និងរដ្ឋាភិបាលក្រុង Shenzhen។

ជាច្រើនឆ្នាំក្រោយមក លោក John បានផ្តោតលើការ កសាងអាជីវកម្មបច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកមុនពេលចូលប្រើ ការងារជាមួយ The Shanghai Commercial and Savings Bank, Ltd.។ លោក បានបញ្ចប់ថ្នាក់ បរិញ្ញាបត្រ និងថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងអាជីវកម្ម នៅសាកលវិទ្យាល័យ Chicago ពីសហរដ្ឋអាមេរិក។



លោក CHETAN TANMAY ▲

អភិបាល សមាជិកគណៈកម្មាធិការវាយតម្លៃ តែងតាំង និងអភិបាលកិច្ច (“RNCG”) និង សមាជិកគណៈកម្មាធិការការងារសង្គម (“SPC”)

លោក Chetan Tanmay ជាសហស្ថាបនិក និង ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន Agora Group ជាកន្លែងដែលលោកគ្រប់គ្រងការវិនិយោគទុន ភាគហ៊ុនរបស់ក្រុមហ៊ុននៅទូទាំងថ្នាក់អាស៊ី និង អាហ្វ្រិក។ លោក មានបទពិសោធន៍ជាច្រើនរួមមាន ការផ្តល់ចំណាត់ថ្នាក់ឥណទានមីក្រូហិរញ្ញវត្ថុ ការ ប្រឹក្សាយោបល់ និងប្រតិបត្តិការ រួមទាំងនៅគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដែលលោកជាប្រធាន នាយកប្រតិបត្តិ ចាប់ពីឆ្នាំ ២០០៣ ដល់ ២០០៧។

លោក បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែក គ្រប់គ្រងពាណិជ្ជកម្មពី IIFM ប្រទេសឥណ្ឌា និង អនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈពីសាកល វិទ្យាល័យ Harvard Kennedy។



លោក តា បូណ៌ ▲

អភិបាល និងប្រធាននាយកប្រតិបត្តិ

លោក បូណ៌ ត្រូវបានតែងតាំងជាប្រធាននាយក ប្រតិបត្តិនៃ អេ អឹម ខេ ក្នុងឆ្នាំ ២០១២ ។ លោកបាន ចូលបម្រើការនៅ អេ អឹម ខេ អស់រយៈពេលជាង ១៥ឆ្នាំ មកហើយ។ ចាប់តាំងពីឆ្នាំ ២០០៤ មក លោកបាន កាន់តំណែងថ្នាក់ដឹកនាំជាច្រើន ដើម្បីចូលរួមអភិវឌ្ឍ គ្រឹះស្ថានដូចជា ប្រធានផ្នែកហិរញ្ញវត្ថុ នាយកប្រតិបត្តិ ហិរញ្ញវត្ថុ (CFO) អនុប្រធាននាយកប្រតិបត្តិ។ មុនពេល ដែលលោកចូលបម្រើការងារជាមួយ អេ អឹម ខេ លោក បានបម្រើការឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយផ្សេងទៀត ក្នុងតួនាទីជានាយកគ្រប់គ្រងហិរញ្ញវត្ថុអស់រយៈពេល ជាង ៤ ឆ្នាំ។ លោក បូណ៌ ក៏កាន់តំណែងជាអភិបាល ក្នុងស្ថាប័នផ្សេងទៀតដូចជា សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងការិយាល័យឥណទាន កម្ពុជា (CBC)។

លោក បូណ៌ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ហិរញ្ញវត្ថុ និងគណនេយ្យ។ លោកទទួលបានសញ្ញាបត្រ ជាគណនេយ្យអាជីព ACCA (Association of Chartered Certified Accountants) ជាផ្លូវការ និង បានចូលជាសមាជិកគណនេយ្យអាជីព ACCA ក្នុង ឆ្នាំ ២០០៨។



លោក ទិត ច័ន្ទវិបុល ◀

អភិបាលឯករាជ្យ និងប្រធានគណៈកម្មាធិការ វាយតម្លៃ តែងតាំង និងអភិបាលកិច្ច (“RNCG”)

លោកបណ្ឌិត ទិត ច័ន្ទវិបុល ជាស្ថាបនិក និងជាដៃគូ គ្រប់គ្រងជានិច្ចរបស់ក្រុមហ៊ុន Tip & Partner បាន នាំមកនូវបទពិសោធន៍ផ្នែកច្បាប់រយៈពេលជាង ២០ឆ្នាំ ដល់ក្រុមប្រឹក្សាភិបាល អេ អឹម ខេ ។ លោក គឺជា មេធាវីដែលមានអាជ្ញាប័ណ្ណ ហើយជាសមាជិក គណៈមេធាវីកម្ពុជា។ លោក បានដឹកនាំទាំងប្រតិបត្តិ ការខ្នាតតូច និងខ្នាតធំប្រកបដោយប្រសិទ្ធភាព ដែល ពាក់ព័ន្ធនឹងអតិថិជនជាបុគ្គល និងនីតិបុគ្គល ខណៈពេលដែលលោកគ្រប់គ្រង និងត្រួតពិនិត្យលើ ការអនុវត្តច្បាប់ និងបញ្ហាច្បាប់ពាក់ព័ន្ធនានា។

ពីមុនលោកបណ្ឌិត ទិត ច័ន្ទវិបុល បានធ្វើការទាំង ផ្នែកសាធារណៈ និងឯកជនក្នុងនាមជាអ្នកពិគ្រោះ យោបល់និងជាទីប្រឹក្សាផ្នែកច្បាប់សម្រាប់សហគ្រាស ឯកជនស្ថាប័នរដ្ឋាភិបាល ភ្នាក់ងារអន្តរជាតិនានារួម ទាំងគណៈកម្មាធិការអន្តរជាតិសម្រាប់កាកបាទក្រហម ធនាគារពិភពលោក និងអង្គការសហប្រជាជាតិ។

លោកទទួលបានសញ្ញាបត្របណ្ឌិតពីសាកល វិទ្យាល័យ California Coast University សញ្ញាបត្រ អនុបណ្ឌិតពីសាកលវិទ្យាល័យ Massachusetts ទីក្រុង Lowell បរិញ្ញាបត្រពីសាកលវិទ្យាល័យ Maine ទីក្រុង Presque Isle និងទទួលបាន វិញ្ញាបនបត្របណ្តុះបណ្តាលច្បាប់ជាច្រើនរួមមាន The Hague Academy of International Law និងកិច្ច សហប្រតិបត្តិការផ្នែកច្បាប់ និងគុណការរបស់ JICA និងអង្គការសហប្រជាជាតិ។



លោកស្រី ហេង សិតា ◀

អភិបាលឯករាជ្យ ប្រធានគណៈកម្មាធិការ សវនកម្ម និងហិរញ្ញវត្ថុ (“AFC”) និង សមាជិកគណៈកម្មាធិការគ្រប់គ្រងហានិភ័យ ក្រុមប្រឹក្សាភិបាល (“BRC”)

លោកស្រី សិតា ជាគណនេយ្យករសាធារណៈអាជីព ហើយក៏ជាសមាជិកសកម្មនៃវិទ្យាស្ថានគណនេយ្យករ សាធារណៈ និងសវនកម្មជា (KICPAA) និងជា សមាជិកនៃសមាគមគណនេយ្យករអាជីព (ACCA) នៃចក្រភពអង់គ្លេស ហើយបានទទួលស្គាល់ជាសវនករ ផ្ទៃក្នុងអាជីពពីសហរដ្ឋអាមេរិក។ លោកស្រីបានបញ្ចប់ ការសិក្សាបរិញ្ញាបត្រផ្នែកគណនេយ្យ។ លោកស្រី មានបទពិសោធន៍ជាង ១៩ ឆ្នាំ ក្នុងការគ្រប់គ្រង សវនកម្ម និងហិរញ្ញវត្ថុ។ លោកស្រីគឺជាដៃគូគ្រប់គ្រង នៃ FII & Associates ដែលទទួលខុសត្រូវចំពោះ ប្រតិបត្តិការទាំងមូលរបស់ក្រុមហ៊ុន ដើរតួជាដៃគូ ចុះហត្ថលេខា និងធានានូវគុណភាពខ្ពស់នៃសេវាកម្ម ដែលផ្តល់ដោយវិជ្ជាជីវៈ។ លោកស្រី ត្រូវបាន បោះឆ្នោតជ្រើសរើស ធ្វើជាអនុប្រធាន និងជាប្រធាន នៃ KICPAA ពីឆ្នាំ ២០១២-២០១៥ និង ២០១៥ - ២០២០ បន្តបន្ទាប់គ្នា។

ពីមុន លោកស្រី សិតា ធ្លាប់ជាអ្នកឯកទេសគ្រប់គ្រង ហិរញ្ញវត្ថុនៅធនាគារពិភពលោកអស់រយៈពេល ៥ ឆ្នាំ និងជាអ្នកគ្រប់គ្រងសវនកម្មនៅក្នុងក្រុមហ៊ុនសវនកម្ម ធំមួយក្នុងចំណោមក្រុមហ៊ុនសវនកម្មធំៗទាំងបួន អស់ រយៈពេល ៦ ឆ្នាំ លើការងារសវនកម្ម និងប្រឹក្សា យោបល់ក្នុងប្រទេសកម្ពុជា និងម៉ាឡេស៊ី។




លោក RU-HUNG WEI ◀

អភិបាល ប្រធានគណៈកម្មាធិការ ទ្រព្យសកម្ម និងបំណុល កម្រិតក្រុមប្រឹក្សា ភិបាល (“B.ALCO”) និងជាសមាជិក គណៈកម្មាធិការហានិភ័យក្រុមប្រឹក្សា ភិបាល (“BRC”)

បច្ចុប្បន្នលោក RU-HUNG WEI កំពុងបម្រើការ ក្នុងមុខតំណែងជាអនុប្រធានប្រតិបត្តិជាន់ខ្ពស់ អ្នកគ្រប់គ្រងប្រចាំតំបន់នៅ The Shanghai Commercial and Savings Bank, Ltd. ដែល ទទួលបន្ទុកកាន់សាខាក្រៅប្រទេសជាច្រើនរួមមាន សិង្ហបុរី វៀតណាម និងហុងកុង។ លោក បាន បម្រើការងារជាមួយ The Shanghai Commercial and Savings Bank, Ltd. អស់ជាង ២៩ ឆ្នាំ មកហើយ ជាមួយមុខតំណែងជាច្រើនទាក់ទងនឹង ការនាំចូល ការនាំចេញ ការប្តូររូបិយប័ណ្ណបរទេស និង ការវិភាគឥណទាន។

លោក បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រង ពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ Soochow និង ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មនៅសាកល វិទ្យាល័យ New Haven។



លោក WEI-KUO YEN

អភិបាល ប្រធានគណៈកម្មាធិការហានិភ័យ ក្រុមប្រឹក្សាភិបាល (“BRC”) សមាជិក គណៈកម្មាធិការសវនកម្ម និងហិរញ្ញវត្ថុ (“AFC”) និងសមាជិក និងគណៈកម្មាធិការ ទ្រព្យសកម្ម និងបំណុល កម្រិតក្រុមប្រឹក្សា ភិបាល (“B.ALCO”)

លោក WEI-KUO YEN បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យកាត់តូលិក Fu Jen នៅឆ្នាំ១៩៨៤ បន្ទាប់មកលោកបានបន្តថ្នាក់អនុបណ្ឌិត ផ្នែកវិទ្យាសាស្ត្រពាណិជ្ជកម្មនៅសាកលវិទ្យាល័យ Wisconsin-Madison នៅសហរដ្ឋអាមេរិក បន្ទាប់ពី លោកបានចូលរួមក្នុងវិស័យធនាគារបានរយៈពេលពីរបី ឆ្នាំដំបូង។

លោក WEI-KUO YEN បានចាប់ផ្តើមអាជីពរបស់ លោកជាអនុប្រធានប្រតិបត្តិ និងប្រធាននាយកដ្ឋានធនា ភិបាល ដែលគ្រប់គ្រងទៅលើផ្នែកមូលធនការផ្សេងៗ ការ វិនិយោគផ្នែកមូលបត្រ និងរាល់អាជីវកម្មដទៃទៀតដែល ទាក់ទងនឹងផ្នែកធនាគារភិបាលនៃធនាគារ The Shanghai Commercial and Savings Bank, Ltd.។ ក្រោយមក លោកត្រូវបានផ្ទេរទៅដឹកនាំ នាយកដ្ឋានបរិច្ចាគភិបាល និងមើលការខុសត្រូវលើ រាល់អាជីវកម្មបរិច្ចាគភិបាលកិច្ចនៅក្នុងធនាគារ The Shanghai Commercial and Savings Bank, Ltd. ក្នុងនាមជាអនុប្រធានប្រតិបត្តិនិងជាប្រធាននាយកដ្ឋាន បរិច្ចាគភិបាលកិច្ច ដែលទទួលបន្ទុកត្រួតពិនិត្យរាល់ អាជីវកម្មបរិច្ចាគភិបាលកិច្ចរបស់ធនាគារ The Shanghai Commercial and Savings Bank, Ltd.។ បន្ទាប់មក ទៀតលោកត្រូវបានផ្ទេរទៅនាយកដ្ឋានផែនការយុទ្ធ សាស្ត្ររបស់ ការិយាល័យកណ្តាលដោយយកចិត្ត ទុកដាក់លើបញ្ហាផែនការយុទ្ធសាស្ត្រក៏ដូចជាមើល ការខុសត្រូវក្រុមហ៊ុនបុត្រសម្ព័ន្ធនៅក្រៅប្រទេស។

បច្ចុប្បន្ននេះលោកកំពុងបម្រើការជាអនុប្រធានប្រតិបត្តិនៃ ធនាគារ The Shanghai Commercial and Savings Bank, Ltd. ដែលមានការិយាល័យកណ្តាលនៅទីក្រុង តៃប៉ិ តៃវ៉ាន់ ដែលទទួលបន្ទុកគ្រប់គ្រងហានិភ័យ និង ត្រួតពិនិត្យប្រតិបត្តិការទាំងអស់នៅទូទាំងប្រទេស។ លោកមានបទពិសោធន៍ក្នុងវិស័យធនាគាររយៈពេល ជាង ៣០ ឆ្នាំមកហើយ។



លោកស្រី BLANDINE CLAUDIA MARIE PONS

អភិបាលឯករាជ្យ និងប្រធានគណៈកម្មាធិការ ការងារសង្គម (“SPC”)

លោកស្រី Dina ជានាយកប្រចាំតំបន់អាស៊ីបូព៌ា និងជាអ្នកគ្រប់គ្រងផ្នែកការងារសង្គមរបស់គ្រឹះស្ថាន Incofin ដែលមានទីតាំងនៅរាជធានីភ្នំពេញ ប្រទេស កម្ពុជា។ លោកស្រីក៏បានឈរឈ្មោះនៅក្នុងក្រុមប្រឹក្សា ភិបាលនៃក្រុមការងារអនុវត្តការងារសង្គម(SPTF) និងជាសហប្រធានក្រុមការងារអន្តរវិនិយោគសង្គម។ លោកស្រី Dina បានគ្រប់គ្រងផលបត្រទំហំ ៨០លានដុល្លារអាមេរិក ដែលបានផ្តល់សេវាហិរញ្ញវត្ថុ ជាច្រើននៅទូទាំងតំបន់អាស៊ីបូព៌ា។ មុនពេលចូល បម្រើការងារជាមួយគ្រឹះស្ថាន Incofin លោកស្រីDina បានរស់នៅប្រទេសហ្វីលីពីន ជាកន្លែងដែលលោកស្រី ធ្វើការជាអ្នកវិភាគជាន់ខ្ពស់សម្រាប់ភ្នាក់ងារផ្តល់ ចំណាត់ថ្នាក់មីក្រូហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Planet Rating។

លោកស្រី Dina ធ្លាប់រស់នៅក្នុងប្រទេសចិន ដែលនៅ ទីនោះលោកស្រីគឺជាសមាជិកនៃក្រុមការងាររៀបចំ បង្កើត MicroCred Nanchong នៅខេត្តស៊ីឈ្វេន។ លោកស្រីក៏បានដឹកនាំគម្រោងកសាងសមត្ថភាពផង ដែរ។



លោកស្រី FANG-HUI HSIEH

អភិបាល សមាជិកគណៈកម្មាធិការសវនកម្ម និងហិរញ្ញវត្ថុ (“AFC”) និងជាសមាជិក គណៈកម្មាធិការ ទ្រព្យសកម្ម និងបំណុល កម្រិតក្រុមប្រឹក្សាភិបាល (“B.ALCO”)

លោកស្រី Fang-Hui Hsieh ត្រូវបានទទួលបន្ទុក សំខាន់ក្នុងការគ្រប់គ្រងបំណុល កិច្ចការច្បាប់ និង អនុលោមភាព និងទទួលខុសត្រូវផងដែរចំពោះ ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានកេរ្តិ៍រាង ទាំងពីឆ្នាំ ២០១៥។ លោកស្រីក៏ត្រូវបានធនាគារ the Shanghai Commercial & Savings Bank, Ltd. តែងតាំងជាអភិបាលនៃក្រុមហ៊ុនពាក់ព័ន្ធផងដែរ។

អស់រយៈពេលមួយ ទសវត្សកន្លងមកនេះ លោកស្រី បានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចការរបស់ សមាគមThe Bankers Association of The Republic of China (BAROC) និងសមាគម The Trust Association of the Republic of China (TAROC) ។ បច្ចុប្បន្នលោកស្រីជាប្រធាន គណៈកម្មាធិការបទបញ្ជា និងវិន័យនៃ សមាគម TAROC និងជាសមាជិកនៃបទបញ្ជា និងវិន័យ ហិរញ្ញវត្ថុនៃសមាគម BAROC។



លោកស្រី FRANCES SINHA ◀

**សមាជិកគណៈកម្មាធិការការងារសង្គម
("SPC")**

លោកស្រី Frances Sinha មានជំនាញខាងផ្នែក
ពិគ្រោះយោបល់ លើការងារអភិវឌ្ឍអស់រយៈពេល
ជាង៣០ឆ្នាំ ក្នុងនោះមានការងារពិគ្រោះយោបល់លើ
វិស័យហិរញ្ញវត្ថុផងដែរ។ លោកស្រីបានបញ្ចប់ការសិក្សា
ពីសាកលវិទ្យាល័យ Oxford និងសាលា London
School of Economics នៅចក្រភពអង់គ្លេស។
ការិយាល័យរបស់លោកស្រី គឺនៅប្រទេសឥណ្ឌា ជាទី
កន្លែងដែលលោកស្រីជាសហស្ថាបនិក M-CRIL ដែល
ជាភ្នាក់ងារជំនាញលើការវាយតម្លៃ។

លោកស្រី ធ្វើជាអ្នកក្រុមប្រឹក្សាយោបល់សម្រាប់
ក្រុមការងារកិច្ចការសង្គម និងយុទ្ធនាការប្រជុំកំពូល
ផ្សព្វផ្សាយ MicroCredit ដោយរួមចំណែកលើ
របាយការណ៍ការងារសង្គមស្តង់ដារ ការគ្រប់គ្រងកិច្ចការ
សង្គម ការគ្រប់គ្រងលទ្ធផល លើកម្ពស់សេវាហិរញ្ញវត្ថុ
ដែលគាំទ្រដល់ជនក្រីក្រ និងកិច្ចការពារអតិថិជន។

ប្រវត្តិការងាររបស់លោកស្រីរួមមាន ការវាយតម្លៃកម្មវិធី
និងការវាយតម្លៃផលប៉ះពាល់ផ្សេងៗក្នុងប្រទេសឥណ្ឌា
និងនៅទូទាំងអាស៊ី។

គណៈកម្មាធិការ ក្រុមប្រឹក្សាភិបាល

RC

គណៈកម្មាធិការហានិភ័យ

ក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានជឿជាក់យ៉ាងមុតមាំទៅលើការគ្រប់គ្រងហានិភ័យ ថាពិតជាមានសារៈសំខាន់ណាស់ សម្រាប់ជោគជ័យលើអាជីវកម្ម ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ។ ទស្សនៈរបស់យើងគឺធានាឱ្យបានថាហានិភ័យទាំងឡាយដែលយើងទទួលបានកំពុងជួយឱ្យគ្រឹះស្ថានសម្រេចបានផែនការយុទ្ធសាស្ត្រអាជីវកម្ម និងគោលដៅរយៈពេលវែង ខណៈពេលកម្រិតហានិភ័យស្ថិតក្រោមការគ្រប់គ្រង និងសមស្រប។ ទំនួលខុសត្រូវខ្ពស់បំផុតសម្រាប់ការកំណត់ហានិភ័យ និងការគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាព គឺអាស្រ័យទាំងស្រុងលើក្រុមប្រឹក្សាភិបាល។

ក្នុងតួនាទីដែលផ្តល់ជូនដោយប្រធានក្រុមប្រឹក្សាភិបាល គណៈកម្មាធិការគ្រប់គ្រងហានិភ័យត្រូវទទួលខុសត្រូវរាល់ការត្រួតពិនិត្យឡើងវិញពីហានិភ័យសហគ្រាសទាំងមូល ដែលរួមមាន ប្រតិបត្តិការអាជីវកម្ម និងយុទ្ធសាស្ត្រ ការផ្តោតសំខាន់លើគុណភាពផលប៉ុន្តែផលទាន ការធ្វើផែនការលើដើមទុន សន្ទសីភាព និងការផ្តល់មូលនិធិ ការគ្រប់គ្រងហានិភ័យបច្ចេកវិទ្យា ការគ្រប់គ្រងហានិភ័យប្រតិបត្តិការ ការគ្រប់គ្រងហានិភ័យលើកេរ្តិ៍ឈ្មោះស្ថាប័ន និងអនុលោមភាពតាមច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភារកិច្ច (AML/CFT) ។ គណៈកម្មាធិការគ្រប់គ្រងហានិភ័យ ត្រូវត្រួតពិនិត្យហានិភ័យ របស់អេ អឹម ខេ ទាំងមូល និងផ្តល់ជាអនុសាសន៍ទាំងនេះទៅកាន់ក្រុមប្រឹក្សាភិបាល។ ទំនួលខុសត្រូវនេះរួមបញ្ចូលទាំងការត្រួតពិនិត្យភាពត្រឹមត្រូវ និងមានប្រសិទ្ធភាពបំផុតនៃប្រព័ន្ធគ្រប់គ្រងហានិភ័យរបស់ អេ អឹម ខេ ទាំងមូលដោយពិចារណាលើផលប៉ះពាល់នៃការផ្លាស់ប្តូរទម្រង់ និងកំណើនអាជីវកម្ម អេ អឹម ខេ ក្នុងទីផ្សារដែលកំពុងមានភាពប្រកួតប្រជែងនេះ។

នៅក្នុងឆ្នាំ ២០២២ នេះ គណៈកម្មាធិការគ្រប់គ្រងហានិភ័យបានជួបប្រជុំចំនួន៤លើក ដើម្បីចាត់វិធានការសំខាន់ៗក្នុងការបង្កើនលើការគ្រប់គ្រងហានិភ័យឱ្យកាន់តែប្រសើរឡើងនៅក្នុងគ្រឹះស្ថាន។ សមិទ្ធិផលសំខាន់ៗដែលគណៈកម្មាធិការគ្រប់គ្រងហានិភ័យ សម្រេចបានក្នុងឆ្នាំ ២០២២ មានដូចជា៖

- ត្រួតពិនិត្យលើផលិតផល/សកម្មភាព ធ្វើរបាយការណ៍ និងគោលនយោបាយនីតិវិធី សម្រេចបានខាងក្រោម៖
 - ការធ្វើការកែប្រែលើគោលនយោបាយហានិភ័យឥណទាន
 - ការធ្វើការកែប្រែលើសូចនាករហានិភ័យនៃផលប៉ុន្តែផលទាន (KRIs)
 - ការធ្វើកំណែកម្មបុគ្គលិក
 - ការធ្វើការកែប្រែលើគោលនយោបាយសេវាផ្ទេរប្រាក់
 - សំណើលើផលិតផលកតិកសន្យាហិរញ្ញវត្ថុថយន្ត
 - សំណើលើគោលនយោបាយផលិតផលកតិកសន្យាហិរញ្ញវត្ថុថយន្ត
 - ការធ្វើការកែប្រែលើគោលនយោបាយវិស្សលប្តូរវិង
 - សំណើលើស្តង់ដារនីតិវិធីប្រតិបត្តិការវិស្សលប្តូរវិង
 - ការធ្វើការកែប្រែលើស្តង់ដារនីតិវិធីប្រតិបត្តិការ ស្តីពីការត្រួតពិនិត្យលើការប្រតិបត្តិតាម
 - សំណើលើភាពជាដៃគូរវាង អេ អឹម ខេ និង Liquid Group Pte.Ltd
 - សំណើលើការប្រើប្រាស់ប័ណ្ណឥណទាន និងការអនុញ្ញាតឱ្យប្រើប្រាស់ UPI កាត តាមរយៈមធ្យោបាយផ្សេងៗ
 - សំណើលើភាពជាដៃគូជាមួយក្រុមហ៊ុនអន្តរជាតិចំនួនបី
 - ការធ្វើការកែប្រែលើគោលនយោបាយស្តីពីការបណ្តុះបណ្តាល និងអភិវឌ្ឍន៍
 - ការធ្វើការកែប្រែលើស្តង់ដារ និងគោលនយោបាយបច្ចេកវិទ្យាព័ត៌មាន
 - ការធ្វើការកែប្រែលើគោលនយោបាយ AML/CFT
 - ការធ្វើការកែប្រែលើគោលនយោបាយ ATM-CDM

- សំណើលើលក្ខខណ្ឌបង់ផ្តាច់មុនសម្រាប់ផលិតផលកតិកសន្យាហិរញ្ញវត្ថុ
- ការធ្វើការកែប្រែលើគោលនយោបាយគ្រប់គ្រងទំនាក់ទំនងសេវាកម្មអតិថិជន
- ការធ្វើការកែប្រែលើស្តង់ដារនីតិវិធីប្រតិបត្តិការនៃ AML/CFT
- ការធ្វើការកែប្រែលើគោលនយោបាយ Dormant Account
- ការធ្វើការកែប្រែលើគោលនយោបាយគ្រប់គ្រងចំនាយផ្នែករដ្ឋបាល
- ការធ្វើការកែប្រែលើគ្របខ័ណ្ឌគ្រប់គ្រងហានិភ័យ
- ការធ្វើការកែប្រែលើគោលនយោបាយគ្រប់គ្រងប្រតិបត្តិការហានិភ័យ
- សំណើលើគោលនយោបាយសេវាប្តូរប្រាក់
- ការធ្វើការកែប្រែលើគោលនយោបាយស្តីពីការគ្រប់គ្រងកាត
- សំណើលើផែនការថវិកាសម្រាប់នាយកដ្ឋានគ្រប់គ្រងហានិភ័យក្នុងឆ្នាំ២០២៣ និង
- សំណើលើផែនការថវិកាសម្រាប់នាយកដ្ឋានប្រតិបត្តិច្បាប់ និងប្រតិបត្តិតាមក្នុងឆ្នាំ២០២៣។

ALCO គណៈកម្មាធិការ ទ្រព្យសកម្ម និង បំណុល (ALCO)

គណៈកម្មាធិការទ្រព្យសកម្ម និងបំណុលផ្តល់ការប្រឹក្សាពីយុទ្ធសាស្ត្រទាក់ទងនឹងការគ្រប់គ្រងតារាងតុល្យការរបស់ក្រុមហ៊ុនទាំងមូល និងអនុម័តទៅលើគោលនយោបាយស្តីពីការប្រឆាំងការសម្អាតប្រាក់ ។ គណៈកម្មាធិការនេះទទួលខុសត្រូវលើ យុទ្ធសាស្ត្រនៃការគ្រប់គ្រងអត្រាការប្រាក់ និងសន្ទនីយភាពហានិភ័យរបស់គ្រឹះស្ថាន ក្នុងគោលបំណងដើម្បីរក្សាបាននូវកំណើន និងប្រាក់ចំណេញប្រកបដោយនិរន្តរភាព និងសម្រេចបាននូវតម្លៃម្ចាស់ភាគហ៊ុនកាន់តែប្រសើរបំផុត។

គណៈកម្មាធិការនេះអនុវត្តភារកិច្ចជាប្រចាំដូចខាងក្រោម៖

- ពិនិត្យសន្ទនីយភាព និងការគ្រប់គ្រងមូលនិធិរបស់គ្រឹះស្ថាន
- ពិនិត្យឡើងវិញ និងផ្តល់អនុសាសន៍លើយុទ្ធសាស្ត្រមូលនិធិ និងផែនការមូលនិធិបម្រុង
- វាយតម្លៃលើអត្រាការប្រាក់ សន្ទនីយភាព និងហានិភ័យអត្រាប្តូរប្រាក់បរទេសរបស់គ្រឹះស្ថាន
- ពិនិត្យឡើងវិញតាមការកំណត់នៃស្តង់ដារតម្លៃទៅលើទីផ្សារសំខាន់ៗ និងផលប៉ះពាល់លើយុទ្ធសាស្ត្រប្រឆាំងការសម្អាតប្រាក់
- ផ្តល់អនុសាសន៍ក្នុងការអនុម័តលើនីតិវិធីទាំងអស់នៃការគាំពារការប្រឆាំងការសម្អាតប្រាក់
- ពិនិត្យឡើងវិញការផ្តល់ផលិតផលថ្មី និងការផ្លាស់ប្តូរជាមួយនឹងផលប៉ះពាល់លើប្រាក់ចំណេញ សន្ទនីយភាព និង FX position
- ពិនិត្យឡើងវិញលើគម្រោងថវិកាប្រចាំឆ្នាំ និងផែនការយុទ្ធសាស្ត្រដែលទាក់ទងទៅនឹងការគ្រប់គ្រងតារាងតុល្យការ។

សម្រាប់ឆ្នាំ២០២២នេះ គណៈកម្មាធិការទ្រព្យសកម្ម និងបំណុល បានជួបប្រជុំចំនួន៤លើក ដើម្បីពិភាក្សាលើបញ្ហាយុទ្ធសាស្ត្រសំខាន់ៗដែលទាក់ទងនឹងហានិភ័យនៃការគ្រប់គ្រងតារាងតុល្យភាពដូចខាងក្រោម៖

- ពិនិត្យឡើងវិញនូវការអនុវត្តគម្រោងថវិកា និងការប្រមើលមើលឡើងវិញកំណត់ហានិភ័យហិរញ្ញវត្ថុ និងផ្តល់អនុសាសន៍ ដល់ក្រុមប្រឹក្សាភិបាលនូវយុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យ
- ពិនិត្យឡើងវិញនូវការគ្រប់គ្រងទ្រព្យសកម្ម និងបំណុល និងវាយតម្លៃហានិភ័យសាច់ប្រាក់ងាយស្រួល និងពិនិត្យឡើងវិញព្រមទាំងតាមដានគំរូ Stress Test ។
- ពិនិត្យឡើងវិញនូវគម្រោងថវិកាឆ្នាំ២០២៣ ដោយផ្តោតលើការគ្រប់គ្រងតារាងតុល្យភាព និងដាក់ស្នើទៅកាន់ក្រុមប្រឹក្សាភិបាល។

- ពិនិត្យឡើងវិញនូវយុទ្ធសាស្ត្រផ្តល់មូលនិធិ និងការកំណត់តម្លៃ ក៏ដូចជាផែនការដើមទុនផ្សេងៗផងដែរ
- ពិនិត្យឡើងវិញពីផលប៉ះពាល់ បទបញ្ញត្តិថ្មីៗ ត្រួតពិនិត្យលើបទបញ្ញត្តិដែលមានស្រាប់ស្តីពីការគ្រប់គ្រងហានិភ័យលើតារាងតុល្យការ និងបានផ្តល់អនុសាសន៍ដល់ក្រុមប្រឹក្សាភិបាលនូវយុទ្ធសាស្ត្រ អំពីការកាត់បន្ថយផលប៉ះពាល់លើតារាងតុល្យការ
- ពិនិត្យ និងតាមដានលើហិរញ្ញវត្ថុ និងសុចនាករសន្ទនីយភាព
- ពិនិត្យ និងផ្តល់អនុសាសន៍លើការធ្វើសំណើវិនិយោគលើមូលបត្របំណុលនិង
- ពិនិត្យ ក៏ដូចជាផ្តល់អនុសាសន៍ នូវផលិតផលតារាងតុល្យការថ្មីដែលបានចេញក្នុងឆ្នាំ២០២២ ដោយវាយតម្លៃលក្ខណៈផលិតផលសំខាន់ៗ ដែលជះឥទ្ធិពលដល់ភាពមិនស្មើគ្នានៃការកំណត់ រូបិយប័ណ្ណមិនស្មើគ្នា និងការប្រាក់។

- ពិនិត្យការងាររបស់សវនករខាងក្រៅ និងពិភាក្សាការវិនិច្ឆ័យលើគុណភាពភាពសមស្រប និងភាពអាចទទួលយកបាននៃគោលការណ៍គណនេយ្យរបស់ក្រុមហ៊ុន និងការអនុវត្តលើហិរញ្ញវត្ថុ ភាពពេញលេញ និងភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន
- ធានាថាមុខងារសវនកម្មផ្ទៃក្នុងមានធនធានចាំបាច់ និងលទ្ធភាពទទួលបានព័ត៌មានដើម្បីអាចបំពេញបានតាមអាណត្តិរបស់ខ្លួន
- ពិនិត្យ និងវាយតម្លៃតួនាទី និងប្រសិទ្ធភាពនៃមុខងារសវនកម្មផ្ទៃក្នុងនៅក្នុងបរិបទទូទៅនៃប្រព័ន្ធគ្រប់គ្រងហានិភ័យរបស់ក្រុមហ៊ុននៅលើមូលដ្ឋានប្រចាំត្រីមាស ឬយ៉ាងហោចណាស់ពាក់កណ្តាលឆ្នាំ

ក្នុងឆ្នាំ២០២២ គណៈកម្មាធិការសវនកម្ម និងហិរញ្ញវត្ថុ បានជួបប្រជុំចំនួន៤លើកដើម្បីធ្វើការពិភាក្សាលើបញ្ហាយុទ្ធសាស្ត្រខាងក្រោម៖



គណៈកម្មាធិការសវនកម្ម និងហិរញ្ញវត្ថុ

គណៈកម្មាធិការនេះមានទំនួលខុសត្រូវលើចំនុចដូចខាងក្រោម៖

- សុចរិតភាពនៃព័ត៌មានលើរបាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថានត្រូវបានរាយការណ៍ និងផ្សព្វផ្សាយ ផ្តល់ព័ត៌មានជូនសាធារណជន និងធនាគារជាតិនៃកម្ពុជា ដោយមានភាពត្រឹមត្រូវច្បាស់លាស់ និងជឿជាក់។
- ភាពពាក់ព័ន្ធនៃវិធីសាស្ត្រគណនេយ្យដែលត្រូវបានប្រើប្រាស់ដើម្បីរៀបចំគណនីបុគ្គល និងគណនីរួមបញ្ចូលគ្នា ប្រសិនបើមាន
- គុណភាពនៃប្រព័ន្ធគ្រប់គ្រងសវនកម្មផ្ទៃក្នុងគ្រឹះស្ថាន (នាយកដ្ឋានសវនកម្មផ្ទៃក្នុង) និង
- ឯករាជ្យភាព និងប្រតិបត្តិការនៃសវនករខាងក្រៅរបស់គ្រឹះស្ថាន។

គណៈកម្មាធិការក៏បានអនុវត្តការងារមួយចំនួនទៀតជាប្រចាំដូចខាងក្រោម៖

- ពិនិត្យ និងពិភាក្សាជាមួយថ្នាក់គ្រប់គ្រងពីបញ្ហារបាយការណ៍ហិរញ្ញវត្ថុសំខាន់ៗ និងការវិនិច្ឆ័យដែលបានធ្វើឡើងទាក់ទងនឹងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមុនពេលដាក់ជូនក្រុមប្រឹក្សាភិបាលស្ថាប័នរដ្ឋាភិបាល ឬសាធារណៈជន។
- ពិនិត្យ ឬផ្តល់អនុសាសន៍លើគោលនយោបាយគណនេយ្យ និងហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងគោលនយោបាយសវនកម្មផ្ទៃក្នុងសម្រាប់ការអនុម័តរបស់ក្រុមប្រឹក្សាភិបាល
- ពិនិត្យ និងគ្រប់គ្រងភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងផ្តល់អនុសាសន៍លើរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មដើម្បីឲ្យក្រុមប្រឹក្សាភិបាលធ្វើការអនុម័ត
- ផ្តល់អនុសាសន៍ និងស្នើសុំការប្រចាំឆ្នាំដែលបានសុំជាពិសេសលើការចំណាយមូលធន និងចំណាយប្រតិបត្តិការដល់ក្រុមប្រឹក្សាភិបាលសម្រាប់ធ្វើការអនុម័ត។
- ទទួល និងវាយតម្លៃរបាយការណ៍ពីការគ្រប់គ្រងលើប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុនដែលពួកគេបានបង្កើតឡើង
- ពិនិត្យឡើងវិញជាទៀងទាត់នូវការសន្និដ្ឋាននៃប្រព័ន្ធសាកលរុងដែលអនុវត្តដោយសវនកម្មផ្ទៃក្នុង ឬខាងក្រៅ និងភាពគ្រប់គ្រាន់នៃសកម្មភាពដែលអាចគ្រប់គ្រងបានដោយផ្អែកលើការសន្និដ្ឋានទាំងនោះ
- ពិចារណា និងផ្តល់អនុសាសន៍ដល់ក្រុមប្រឹក្សាភិបាលដើម្បីដាក់ទៅម្ចាស់ភាគហ៊ុនសម្រាប់ការអនុម័តនៅ AGMទាក់ទងនឹងការតែងតាំងសំណងរបស់សវនករខាងក្រៅ

- ពិនិត្យឡើងវិញ និងផ្តល់អនុសាសន៍លើរបាយការណ៍សវនកម្មហិរញ្ញវត្ថុ ២០២១ ប្រាប់ការអនុម័តពីក្រុមប្រឹក្សាភិបាល
- ពិភាក្សាផែនការសវនកម្មខាងក្រៅឆ្នាំ២០២២ និង២០២៣ ជាមួយសវនករខាងក្រៅ
- បានពិភាក្សាអំពីការអនុវត្តខ្សែអាជីវកម្មក្នុងរដ្ឋា ការចំណាយថ្លៃដើមផលចំណេញបន្ទាត់អាជីវកម្ម និងប្រសិទ្ធភាព
- ពិនិត្យខ្លួនភាពប្រឆាំងនឹងផែនការសវនកម្មផ្ទៃក្នុងឆ្នាំ ២០២២ និងពិនិត្យនិងអនុម័តលើផែនការសវនកម្មផ្ទៃក្នុងឆ្នាំ ២០២៣ និងផែនការថវិកាសវនកម្មផ្ទៃក្នុង
- ពិភាក្សាពីការកើនឡើងខ្ពស់នៃសំខាន់ៗ និងផ្តល់ជាមតិយោបល់ក្នុងការកែតម្រូវ និងកែលម្អ
- ត្រួតពិនិត្យ និងអនុម័តសេចក្តីណែនាំស្តីពីការអភិវឌ្ឍន៍បុគ្គលិក និង ការត្រួតពិនិត្យសំរាប់បុគ្គលិកសវនកម្មផ្ទៃក្នុង
- ម៉ាទ្រីចផ្តល់ពិន្ទុហានិភ័យរបស់សវនកម្មផ្ទៃក្នុង ការកំណត់កំរិតហានិភ័យដោយនាយកដ្ឋានសវនកម្មផ្ទៃក្នុង
- ត្រួតពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំឆ្នាំទាក់ទងនឹង ការរៀបចំនិងប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងសំរាប់ឆ្នាំ២០២១
- ត្រួតពិនិត្យ និងពិភាក្សាពីផលប៉ះពាល់លើរបាយការណ៍ហិរញ្ញវត្ថុដែលបានអនុម័ត និងការអនុវត្តតាមស្តង់ដារ របាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាថ្មី (CIFRS)
- ពិភាក្សា និងផ្តល់អនុសាសន៍ស្តីពីគម្រោងថវិកាឆ្នាំ២០២៣ ដើម្បីអនុម័តពីក្រុមប្រឹក្សាភិបាល



គណៈកម្មាធិការផ្តល់តម្លៃការ ការតែងតាំង និងអភិបាលកិច្ច

គណៈកម្មាធិការនេះមានភារកិច្ច ត្រួតពិនិត្យលើការវាយតម្លៃបុគ្គលិករបស់
គ្រឹះស្ថាននិងធានាថាបុគ្គលិកទាំងអស់ ទទួលបានការលើកទឹកចិត្តស្មើគ្នា ចំពោះ
ការរួមចំណែករបស់ពួកគេក្នុងការបំពេញការងារឱ្យគ្រឹះស្ថាន។ គណៈកម្មាធិការ
នេះក៏ទទួលខុសត្រូវក្នុងការជ្រើសរើសតែងតាំងនាយកថ្មី សមាជិក
គណៈកម្មាធិការក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងជាន់ខ្ពស់ផងដែរ។

គណៈកម្មាធិការនេះបានកំណត់គោលនយោបាយសម្រាប់នាយក
គណៈកម្មាធិការ សមាជិកគណៈកម្មាធិការ និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់
គ្រឹះស្ថាន។ គណៈកម្មាធិការនេះមានភារកិច្ចណែនាំសមាជិកថ្មីៗ រៀបចំសេចក្តី
សង្ខេប ដើម្បីឱ្យក្រុមប្រឹក្សាភិបាលទទួលបានព័ត៌មានទាន់ពេលវេលា លើការ
អភិវឌ្ឍផ្នែកអភិបាលកិច្ចគ្រឹះស្ថាន ធ្វើបច្ចុប្បន្នភាពតួនាទី និងការទទួលខុសត្រូវ
របស់សមាជិកក្រុមប្រឹក្សាភិបាល ទាក់ទងភារកិច្ចផ្លូវច្បាប់ជាដើម។ ទាក់ទង
នឹងអភិបាលកិច្ចគ្រឹះស្ថាន គណៈកម្មាធិការនេះ ធានាឱ្យបានថាក្រុមប្រឹក្សា
ភិបាលបានបំពេញការងារបានយ៉ាងល្អប្រកបដោយប្រសិទ្ធភាព ដើម្បីអនុវត្ត
ប្រសិទ្ធភាពការងារវាយតម្លៃខ្លួនឯង និងការវាយតម្លៃសមាជិកក្នុងក្រុមប្រឹក្សា
ភិបាល។

នៅក្នុងឆ្នាំ២០២២នេះ គណៈកម្មាធិការផ្តល់តម្លៃការ ការតែងតាំង និង
អភិបាលកិច្ច បានជួបគ្នា និងធ្វើកិច្ចប្រជុំចំនួនពីរលើកដើម្បីផ្តល់ជាអនុសាសន៍
ទៅកាន់ក្រុមប្រឹក្សាភិបាលលើលទ្ធផលមួយចំនួនដូចខាងក្រោម៖

- ពិនិត្យ និងអនុម័តលើ Vested Incentive ក្នុងឆ្នាំ ២០២២
- ពិនិត្យ និងផ្តល់អនុសាសន៍លើការកែប្រែគោលនយោបាយប្រាក់រង្វាន់
លើកទឹកចិត្តប្រចាំឆ្នាំ
- ពិនិត្យ និងផ្តល់អនុសាសន៍លើធម្មនុញ្ញរបស់គណៈកម្មាធិការផ្តល់តម្លៃការ
ការតែងតាំង និងអភិបាលកិច្ច
- ពិនិត្យ និងផ្តល់អនុសាសន៍លើការកែប្រែគោលនយោបាយប្រាក់រង្វាន់
លើកទឹកចិត្តប្រចាំខែ
- ធ្វើការតែងតាំងអភិបាលថ្មី
- ពិនិត្យ និងអនុម័តលើការកែប្រែ កម្រិតការងារ និងកម្រិតប្រាក់បៀវត្សសម្រាប់
បុគ្គលិក និងថ្នាក់គ្រប់គ្រង អេ អឹម ខេ
- ពិនិត្យ និងអនុម័តលើការកែប្រែប្រាក់បៀវត្សសម្រាប់ឆ្នាំ២០២៣ និង
ការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តសម្រាប់ឆ្នាំ២០២២
- ពិនិត្យ និងផ្តល់អនុសាសន៍ពីការកែប្រែគោលនយោបាយធនធានមនុស្ស និង
- ពិនិត្យ និងផ្តល់អនុសាសន៍សម្រាប់ការកែប្រែនូវចន្លោះសម្ព័ន្ធថ្មី អេ អឹម ខេ
សម្រាប់ឆ្នាំ២០២៣។



គណៈកម្មាធិការការងារសង្គម

នៅកម្រិតក្រុមប្រឹក្សាភិបាល គណៈកម្មាធិការការងារសង្គមជួយក្រុមប្រឹក្សា
ភិបាលដើម្បីធានាឱ្យមានការធ្វើយុទ្ធសាស្ត្រ អេ អឹម ខេ ឱ្យស្របជាមួយនឹង
បេសកកម្មសង្គមរបស់ខ្លួន។ គណៈកម្មាធិការក៏ផ្តល់យោបល់លើភាពអាច
ជឿជាក់បាននៃក្របខ័ណ្ឌវិភាគ និងរាយការណ៍ដែលត្រូវបានប្រើដើម្បីវាស់ស្ទង់
ការអនុវត្តការងារសង្គម។ គណៈកម្មាធិការវាយតម្លៃពីផលប៉ះពាល់នៃយុទ្ធសាស្ត្រ
អាជីវកម្មរបស់អេ អឹម ខេ ដើម្បីសម្រេចបាននូវបេសកកម្មសង្គមរបស់ខ្លួន។
កិច្ចការសំខាន់របស់នាយកដ្ឋានស្រាវជ្រាវគឺដើម្បីជួយ គណៈកម្មាធិការការងារ
សង្គម ប្រមូល និងវិភាគទិន្នន័យ ដល់អតិថិជនគ្រប់កម្រិត (រាប់បញ្ចូលទាំង
ភាពក្រីក្រ ភាពពេញចិត្ត ហេតុផលចាកចេញ ការប្រើប្រាស់ផលិតផល អាកប្ប
កិរិយានៃអ្នកប្រើសេវាហិរញ្ញវត្ថុសម្រាប់អ្នករស់នៅតាមជនបទ ការយល់
ដឹងអំពីផលិតផល មតិយោបល់លើឥរិយាបថរបស់បុគ្គលិក។ ល។) ដើម្បីជា
ជំនួយយុទ្ធសាស្ត្រអាជីវកម្មរបស់អេ អឹម ខេ។ នាយកដ្ឋានស្រាវជ្រាវ បានធ្វើការ
ជាមួយនាយកដ្ឋានផ្សេងៗទៀតនៅ អេ អឹម ខេ ដើម្បីធានាឱ្យបានស្តង់ដារ និង
ការគ្រប់គ្រងការងារសង្គមដែលមានប្រសិទ្ធភាពខ្ពស់។ ទិន្នន័យដែលទទួលបាន
ពីនាយកដ្ឋានស្រាវជ្រាវត្រូវបានវាយតម្លៃជារៀងរាល់ឆ្នាំតាមរយៈ របាយការណ៍
ក្របខ័ណ្ឌការងារសង្គម ដែលមានប្រសិទ្ធភាពគឺការផ្សព្វផ្សាយផលិតផល លក្ខ
ខណៈពិសេសផលិតផលតម្លាភាព និងការការពារអតិថិជន ព្រមទាំងទំនួល
ខុសត្រូវរបស់បុគ្គលិករបាយការណ៍នេះត្រូវបានបង្ហាញជារៀងរាល់ឆ្នាំដោយ
គណៈកម្មាធិការការងារសង្គមដល់ក្រុមប្រឹក្សាភិបាលដើម្បីផ្តល់នូវទស្សនៈមួយ
ប្រកបដោយតុល្យភាពនៃការអនុវត្តការងារ អេ អឹម ខេ ដើម្បីអភិបាលកិច្ចធ្វើការ
សម្រេចចិត្តបានត្រឹមត្រូវទាំងផ្នែកសង្គម និងហិរញ្ញវត្ថុ។ គណៈកម្មាធិការការងារ
សង្គម (SPC) មានការប្រជុំយ៉ាងហោចណាស់ពីរដងក្នុងមួយឆ្នាំដើម្បីពិនិត្យមើល
របាយការណ៍ក្របខ័ណ្ឌការងារសង្គម។



គណៈកម្មាធិការប្រតិបត្តិ



លោក គា បូរាណ

អភិបាល និងប្រធាននាយកប្រតិបត្តិ

លោក បូរាណ ត្រូវបានតែងតាំងជាប្រធាននាយកប្រតិបត្តិ នៃ អេស អិម ខេ ក្នុងឆ្នាំ ២០១២ ។ លោកបានចូលបម្រើការនៅ អេស អិម ខេ អស់រយៈពេលជាង ១៥ ឆ្នាំមកហើយ។ ចាប់តាំងពីឆ្នាំ ២០០៤ មកលោកបានកាន់តំណែងថ្នាក់ដឹកនាំជាច្រើន ដើម្បីចូលរួមអភិវឌ្ឍគ្រឹះស្ថានដូចជា ប្រធានផ្នែកហិរញ្ញវត្ថុនាយកប្រតិបត្តិ ហិរញ្ញវត្ថុ (CFO) អនុប្រធាននាយកប្រតិបត្តិ។ មុនពេលដែលលោកចូលបម្រើការងារជាមួយ អេស អិម ខេ លោកបានបម្រើការងារគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយផ្សេងទៀតក្នុងតួនាទីនាយកគ្រប់គ្រងហិរញ្ញវត្ថុអស់រយៈពេលជាង ៤ ឆ្នាំ។

លោក បូរាណ ក៏កាន់តំណែងជាអភិបាលក្នុងស្ថាប័នផ្សេងទៀតដូចជាសមាគមធនាគារនៅកម្ពុជាសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងការិយាល័យឥណទានកម្ពុជា (CBC)។ លោក បូរាណ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រហិរញ្ញវត្ថុ និងគណនេយ្យ។

លោកទទួលបានសញ្ញាបត្រ គណនេយ្យអន្តរជាតិ ACCA (Association of Chartered Certified Accountants) ជាផ្លូវការ និងបានចូលជាសមាជិកគណនេយ្យអន្តរជាតិ ACCA ក្នុងឆ្នាំ ២០០៨។



លោក សួន ពិសី

ប្រធាននាយកប្រតិបត្តិអាជីវកម្ម

លោក ពិសី បានចូលបម្រើការងារនៅ អេស អិម ខេ ក្នុងឆ្នាំ ២០០៩ ក្នុងតួនាទីជាប្រធានភូមិភាគ និងត្រូវបានតែងតាំងជានាយកប្រតិបត្តិឥណទាននៅឆ្នាំ ២០១២។ នៅឆ្នាំ ២០១៧ លោកត្រូវបានជំរើងតំណែងជា ប្រធាននាយកប្រតិបត្តិអាជីវកម្ម ដែលលោកទទួលបន្ទុកគ្រប់គ្រងបណ្តាញប្រតិបត្តិការសាខា និងអាជីវកម្មលក់រាយ រួមបញ្ចូលទាំងការគ្រប់គ្រងសាខា ប្រតិបត្តិការឥណទាន ភតិសន្យាហិរញ្ញវត្ថុ ប្រាក់សន្សំ និងអាជីវកម្មបើកការ។

លោក ពិសី មានបទពិសោធន៍ ២០ឆ្នាំ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ជាមួយនឹងជំនាញច្បាស់លាស់ផ្នែកប្រតិបត្តិការអាជីវកម្ម សវនកម្ម អភិវឌ្ឍន៍ផលិតផល និងគ្រប់គ្រងសាខា។ លោកបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីមីក្រូហិរញ្ញវត្ថុជាច្រើនទាំងក្នុងប្រទេស និងក្រៅប្រទេស។

លោក ពិសី ទទួលបានបរិញ្ញាប័ត្រ និងអនុបណ្ឌិតផ្នែកគ្រប់គ្រងអាជីវកម្ម ពីសាកលវិទ្យាល័យមួយនៅក្នុងទីក្រុងភ្នំពេញ។



លោក សុខ កុសល

ប្រធាននាយកប្រតិបត្តិព័ត៌មានវិទ្យា

លោក កុសល បានចូលបម្រើការងារនៅ អេស អិម ខេ នៅខែមេសា ឆ្នាំ ២០១៥ ជាប្រធាននាយកប្រតិបត្តិព័ត៌មានវិទ្យា។ គាត់មានបទពិសោធន៍ជាង ២០ឆ្នាំ លើ វិស័យព័ត៌មានវិទ្យា ដោយកាន់តំណែងពីមន្ត្រីគាំទ្រផ្នែកបច្ចេកវិទ្យាព័ត៌មានរហូតក្លាយជាអ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកបច្ចេកវិទ្យាព័ត៌មាននៅក្រុមហ៊ុនពហុជាតិជាច្រើន។ ក្នុងដំណើរដ៏វែងឆ្ងាយដែលពេញទៅដោយការប្រកួតប្រជែង និងការផ្លាស់ប្តូរ លោកបានសម្របខ្លួនទៅនឹងស្ថានភាពទាំងនោះប្រកបដោយភាពជោគជ័យ។

លោក កុសល បានទទួលសញ្ញាប័ត្រវិទ្យាសាស្ត្រកុំព្យូទ័រពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងអនុបណ្ឌិតផ្នែកគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មានពី INNOTECH-CBAM។



លោក LUCAS R MORO

ប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ

Lucas បានចូលបម្រើការងារនៅ អេ អឹម ខេ ជាប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុក្នុងឆ្នាំ ២០២០។ លោកមានបទពិសោធន៍ជាង ១៧ឆ្នាំ ផ្នែក គណនេយ្យ នៅក្រុមហ៊ុនលក់រាយ រោងចក្រផលិតកម្មក្រុមហ៊ុនផ្តល់សេវាកម្មផ្សេងៗអង្គការក្រៅរដ្ឋាភិបាល និងមិនមែនរដ្ឋាភិបាល។ Lucas បានកាន់តួនាទីហិរញ្ញវត្ថុជាន់ខ្ពស់ទាំងនៅក្នុងប្រទេសអូស្ត្រាលី និងប្រទេសកម្ពុជារួមទាំងជាប្រធានផ្នែករាយការណ៍ក្រុមនៅក្រុមហ៊ុនចុះបញ្ជី ASX នៅអូស្ត្រាលីនិង ជាប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ នៅក្រុមហ៊ុនផលិតអន្តរជាតិមួយនៅកម្ពុជា។

Lucas បានក្លាយជាសមាជិកនៃគណនេយ្យករជំនាញអូស្ត្រាលី និងនូវវិសេសឡង់ (CA) ចាប់តាំងពីឆ្នាំ ២០១១ និងបានបញ្ចប់បរិញ្ញាបត្រផ្នែកពាណិជ្ជកម្មពីសាកលវិទ្យាល័យបច្ចេកវិទ្យានៃរដ្ឋឃ្វីនឡែន។



អ្នកស្រី ពាំង ពិសាខ

ប្រធាននាយកប្រតិបត្តិគ្រប់គ្រងធនធានមនុស្ស និង អភិវឌ្ឍន៍

អ្នកស្រី ពិសាខ ត្រូវបានតែងតាំងជាប្រធាននាយកប្រតិបត្តិគ្រប់គ្រងធនធានមនុស្ស និងអភិវឌ្ឍន៍ នៅឆ្នាំ ២០២៣។ អ្នកស្រីបានចូលបម្រើការងារនៅ អេ អឹម ខេ ជាប្រធានផ្នែកបណ្តុះបណ្តាលនៅ ឆ្នាំ២០១១ និងត្រូវបានតែងតាំងជានាយកប្រតិបត្តិបណ្តុះបណ្តាលក្នុងឆ្នាំ២០១២ និងជានាយកប្រតិបត្តិធនធានមនុស្សក្នុងឆ្នាំ ២០១៣។ អ្នកស្រី ពិសាខ មានបទពិសោធន៍ជាង២០ឆ្នាំ នៅក្នុងវិស័យផ្សេងៗគ្នាជាច្រើនរួមមាន ក្រុមហ៊ុនឯកជន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អង្គការជាតិ និងអន្តរជាតិ ក្នុងតួនាទីជាអ្នកបណ្តុះបណ្តាល និងគ្រប់គ្រងធនធានមនុស្ស។

បច្ចុប្បន្ននេះ អ្នកស្រី ពិសាខត្រូវបានជ្រើសរើសជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមបុគ្គលិក អេ អឹម ខេ (AMK-SA) និងជាប្រធានក្លឹបធនធានមនុស្សរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាផងដែរ។

អ្នកស្រី ពិសាខ ទទួលបានបរិញ្ញាបត្រផ្នែកម៉ាណេស្ទធីង និងអនុបណ្ឌិតផ្នែកគ្រប់គ្រង ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង។



លោក អ៊ុក កុសល

ប្រធាននាយកប្រតិបត្តិច្បាប់ និងប្រតិបត្តិកម្ម

លោក កុសល ត្រូវបានតែងតាំងជាប្រធាននាយកប្រតិបត្តិច្បាប់ និងប្រតិបត្តិកម្ម នៅខែមករាឆ្នាំ២០២៣។ លោកកុសល បានចាប់ផ្តើមការងារជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ជានាយកប្រតិបត្តិច្បាប់ និងប្រតិបត្តិកម្ម កាលពីខែមេសាឆ្នាំ២០១៥។ លោកកុសល មានបទពិសោធន៍ច្រើនជាង ១០ ឆ្នាំនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។ តាមរយៈការបំពេញការងារកន្លងមក និងការងារក្នុងពេលបច្ចុប្បន្នលោក កុសល ទទួលបានបទពិសោធន៍វិជ្ជាជីវៈទាក់ទងនឹងការចាត់ចែងកិច្ចការផ្ទេរច្បាប់របស់ក្រុមហ៊ុន កិច្ចការលេខាធិការក្រុមហ៊ុន និងកិច្ចការពាក់ព័ន្ធនឹងផ្នែកអនុលោមភាព។

លោក កុសល បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតច្បាប់ពី Transnational Laws and Business University ប្រទេសកូរ៉េខាងត្បូង បរិញ្ញាបត្រនីតិសាស្ត្រពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងបរិញ្ញាបត្រអក្សរសាស្ត្រអង់គ្លេសពីសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ។ លោក កុសល គឺជាអ្នកជំនាញប្រឆាំងការសម្អាតប្រាក់ ទទួលស្គាល់ដោយ ACAMS និង ICA ។



អ្នកស្រី ពុម្ព សុតី

នាយិកាប្រតិបត្តិអភិវឌ្ឍន៍ផលិតផល

អ្នកស្រី សុតី មានបទពិសោធន៍ជាង ១០ឆ្នាំ នៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ដោយផ្តោតសំខាន់លើការងារស្រាវជ្រាវ ទីផ្សារ និងអភិវឌ្ឍន៍ផលិតផល។

បច្ចុប្បន្នអ្នកស្រីមានតួនាទីនាយិកាប្រតិបត្តិអភិវឌ្ឍន៍ផលិតផល អ្នកស្រីក៏បានគ្រប់គ្រងលើការអភិវឌ្ឍន៍ផលិតផល និងធានាឲ្យបានថា អេ អឹម ខេ ទទួលបានមុខមាត់ថ្មីលេចធ្លោនៅក្នុងទីផ្សារមីក្រូហិរញ្ញវត្ថុនៅប្រទេសកម្ពុជា ដើម្បីបំពេញតម្រូវការរបស់អតិថិជន។

អ្នកស្រី សុតី បានបញ្ចប់បរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអភិវឌ្ឍន៍ផលិតផលបទពិសោធន៍វិទ្យាល័យ KHON KAEN ប្រទេសថៃ។



លោក ហៀក ចាវុធ

នាយកប្រតិបត្តិសវនកម្មផ្ទៃក្នុង

លោក ចាវុធ បានចូលបម្រើការងារនៅ អេ អឹម ខេ ជាមន្ត្រីសវនកម្មផ្ទៃក្នុង នៅឆ្នាំ ២០០៦ និងត្រូវបានតែងតាំងជាប្រធានក្រុមសវនកម្មផ្ទៃក្នុង នៅឆ្នាំ ២០០៨។ បន្ទាប់មកលោកត្រូវបានតែងតាំងជានាយកប្រតិបត្តិសវនកម្មផ្ទៃក្នុង នៅឆ្នាំ២០១២។

លោក ចាវុធ ទទួលបានបរិញ្ញាប័ត្រផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង និងអនុបណ្ឌិតផ្នែកគណនេយ្យពីវិទ្យាស្ថានភ្នំន់ជាគណនេយ្យ។ លោកចាវុធក៏បានបញ្ចប់វគ្គសិក្សាសវនកម្មផ្ទៃក្នុងជំនាញពីស្ថាប័នសវនកម្មផ្ទៃក្នុង ក្នុងឆ្នាំ២០២០ និងត្រៀមប្រលងយកសញ្ញាប័ត្រសវនកម្មផ្ទៃក្នុងជំនាញ (CIA)។



លោក ជា រតនា

នាយកប្រតិបត្តិគ្រប់គ្រងភ្នាក់ងារ

មុនពេលទទួលបានតួនាទីនាយកប្រតិបត្តិគ្រប់គ្រងភ្នាក់ងារ លោក រតនា បានបម្រើការងារនៅ អេ អឹម ខេ ជាប្រធានផ្នែកគ្រប់គ្រងធនាគារចល័ត នៅឆ្នាំ២០១០ ក្នុងមុខងារជាច្រើនទៀត។ លោកមានបទពិសោធន៍ជាមួយក្រុមហ៊ុនជាច្រើននៅក្នុងឧស្សាហកម្ម MNO និង FMCG។

លោក រតនា បានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកពាណិជ្ជកម្មអន្តរជាតិនៅសាលាពាណិជ្ជកម្ម IAE-Lyon នៃសាកលវិទ្យាល័យ Jean Moulin Lyon III នៃប្រទេសបារាំង។



កញ្ញា តាំង មុយឡេង

នាយិកាប្រតិបត្តិគ្រប់គ្រងហានិភ័យ

មុយឡេង មានបទពិសោធន៍ជាង១០ឆ្នាំលើអាជីព ការងារជាច្រើនដូចជា ការគ្រប់គ្រងទ្រព្យសកម្ម និង បំណុល ការវិភាគលើការវិនិយោគ ការគ្រប់គ្រង ហានិភ័យហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យផលប៉ុន្តែ ឥណទានការបង្កើតគំរូហានិភ័យឥណទាន និង ការគ្រប់គ្រងហានិភ័យប្រតិបត្តិការ។ ក្រៅពី បទពិសោធន៍ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ មុយឡេង ធ្លាប់មានបទពិសោធន៍ធ្វើការជាអ្នកវិភាគលើការ វិនិយោគក្នុងទីក្រុងឡុងដ៍ផងដែរ។

មុយឡេង បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកវិនិយោគ និងគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យ Kingston University London (ដែលទទួលបានការ ឧបត្ថម្ភដោយកម្មវិធីអភិបាលកិច្ចChevening របស់ចក្រភពអង់គ្លេស)។ គាត់ក៏ទទួលបាន សញ្ញាបត្រជំនាញអំពីការគ្រប់គ្រងហានិភ័យ (CERM) ពីសាលា Frankfurt School of Finance & Management ។



កញ្ញា រស់ កែវមុនីចិន្តា

នាយិកាប្រតិបត្តិគណនាភិបាល

ចិន្តាត្រូវបានតែងតាំងជា នាយិកាប្រតិបត្តិគណនា ភិបាលនៅឆ្នាំ 2022។ បន្ទាប់ពីបានធ្វើការដែល មានបទពិសោធន៍អស់រយៈពេល 10 ឆ្នាំនៅក្នុង ផ្នែកគ្រប់គ្រងរចនាគារក្នុងវិស័យមីក្រូហិរញ្ញវត្ថុចិន្តា មានបទពិសោធន៍ប្រកបដោយវិជ្ជាជីវៈក្នុងការគ្រប់គ្រង សាច់ប្រាក់ និងគ្រប់គ្រងមូលនិធិការគ្រប់គ្រង ទ្រព្យសកម្ម និងបំណុល ការគ្រប់គ្រងហានិភ័យ ហិរញ្ញវត្ថុ ការវិភាគការអនុវត្តការងារអាជីវកម្ម និង ការគ្រប់គ្រងថវិកា។

ចិន្តាបានបញ្ចប់ថ្នាក់បរិញ្ញាបត្រគណនេយ្យនៅវិទ្យា ស្ថានវ៉ាន់ដាគណនេយ្យ និងបរិញ្ញាបត្រភាសាអង់គ្លេស ផ្នែកអាជីវកម្មនៅសាកលវិទ្យាល័យមេគង្គកម្ពុជា (ឧបត្ថម្ភដោយ CMU)។ ចិន្តាបានចូលរួមក្នុង សិក្ខាសាលា និងវគ្គបណ្តុះបណ្តាលជាច្រើននៅក្នុង ផ្នែកគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ ភាពជាអ្នកដឹកនាំការ អនុលោមភាព និងកម្មវិធីបណ្តុះបណ្តាលទាក់ទងនឹង មីក្រូហិរញ្ញវត្ថុផ្សេងទៀត។

គណៈគ្រប់គ្រង



អ្នកស្រី អៀង វីរីនី

នាយិកាប្រតិបត្តិហិរញ្ញវត្ថុ

អ្នកស្រី វីរីនី បានចូលបម្រើការងារនៅ អេ អឹម ខេ ជាមន្ត្រី រដ្ឋបាល និងគណនេយ្យ នៅឆ្នាំ ២០០៣ ជាពេលដែល អេ អឹម ខេ បានបង្កើតឡើង។ អ្នកស្រីត្រូវបានតែងតាំង ជាប្រធានផ្នែកគណនេយ្យនៅឆ្នាំ ២០០៨ និងបន្ទាប់មក បានក្លាយជានាយិកាប្រតិបត្តិហិរញ្ញវត្ថុនៅ ឆ្នាំ២០១០។ ពីមុនអ្នកស្រីជាគណនេយ្យក្រុមហ៊ុនឯកជន មួយ។ ជាមួយបទពិសោធន៍ និងសមត្ថភាព អ្នកស្រី បានជួយ អេ អឹម ខេ ក្នុងការគ្រប់គ្រងនាយកដ្ឋាន ហិរញ្ញវត្ថុយ៉ាងមានប្រសិទ្ធភាព ដោយធានាព័ត៌មាន គណនេយ្យប្រកបដោយគុណភាព ស្របតាម តម្រូវការរបស់ អេ អឹម ខេ។

អ្នកស្រី វីរីនីបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រផ្នែកធនាគារ និងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងសញ្ញាប័ត្របច្ចេកទេស គណនេយ្យករ ហៅកាត់ថា ACCA ពីចក្រភពអង់គ្លេស ក្នុងឆ្នាំ២០១៥ និងជាសមាជិករបស់ KICPAA ផងដែរ នៅក្នុងឆ្នាំ២០១៧។



លោក ប្រេម ចន្រ្ទាបុត្ត

នាយកប្រតិបត្តិគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា

លោក ចន្រ្ទាបុត្ត បានចូលបម្រើការងារនៅ អេ អឹម ខេ ក្នុងឆ្នាំ ២០០៤ ជាមន្ត្រីបច្ចេកវិទ្យាព័ត៌មាន ដែល ធ្វើការស្រាវជ្រាវអភិវឌ្ឍកម្មវិធីកុំព្យូទ័រ។ លោកត្រូវបាន តែងតាំងជាវិស្វករបច្ចេកវិទ្យាជាន់ខ្ពស់ឆ្នាំ ២០០៧ និងក្លាយជាប្រធានផ្នែកអភិវឌ្ឍន៍ប្រព័ន្ធព័ត៌មាន នៅឆ្នាំ២០០៨។ ក្នុងឆ្នាំ២០១១ លោកត្រូវបាន តែងតាំងជានាយកប្រតិបត្តិប្រព័ន្ធគ្រប់គ្រងព័ត៌មាន វិទ្យា។

លោក ចន្រ្ទាបុត្ត ទទួលបានបរិញ្ញាប័ត្រផ្នែកប្រព័ន្ធ គ្រប់គ្រងព័ត៌មានវិទ្យា បរិញ្ញាប័ត្រភាសាអង់គ្លេស និងអនុបណ្ឌិតផ្នែកបច្ចេកវិទ្យាព័ត៌មាន ពីសាកល វិទ្យាល័យ Sikkim Manipal ប្រទេសឥណ្ឌា។



អ្នកស្រី ម៉ុត ចរិយា

នាយិកាប្រតិបត្តិទំនាក់ទំនងសេវាកម្ម អតិថិជន

អ្នកស្រី ចរិយា បានចូលបម្រើការងារនៅ អេ អឹម ខេ ក្នុងឆ្នាំ២០១១ ជាអ្នកសម្របសម្រួលប្រតិបត្តិការ ធនាគារចល័ត។ អ្នកស្រីត្រូវបានតែងតាំងជាប្រធាន ទំនាក់ទំនងសេវាកម្មអតិថិជនក្នុងឆ្នាំ២០១៣ និង នាយិកាប្រតិបត្តិទំនាក់ទំនងសេវាកម្មអតិថិជន ក្នុង ឆ្នាំ២០១៥។ មុនពេលចូលបម្រើការងារនៅ អេ អឹម ខេ អ្នកស្រីធ្លាប់បំពេញតួនាទី ជាប្រធានផ្នែកជំនួយការ បច្ចេកវិទ្យាព័ត៌មាន នៅរោងចក្រកាត់ដេរមួយជាង ៧ឆ្នាំ។

អ្នកស្រី ចរិយា បានទទួលសញ្ញាប័ត្រមធ្យម ផ្នែក គណនេយ្យ ពីវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ បរិញ្ញាប័ត្រវិទ្យាសាស្ត្រកុំព្យូទ័រ ពីសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ និងអនុបណ្ឌិតផ្នែកបច្ចេកវិទ្យាព័ត៌មាន ពីសាកលវិទ្យាល័យន័រតុនកម្ពុជា។



លោក អង លាភហេង

នាយកប្រតិបត្តិគាំទ្រប្រព័ន្ធធនាគារស្នូល

លោក លាភហេង បានចូលបម្រើការងារនៅ អេ អឹម ខេ នៅឆ្នាំ២០១១ ជាអ្នកវិភាគប្រព័ន្ធអាជីវកម្ម ជាន់ខ្ពស់។ លោកមានបទពិសោធន៍ជាង១៥ឆ្នាំ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។ លោកបានចូលរួមវគ្គ បណ្តុះបណ្តាលជាច្រើន ដែលទាក់ទងមីក្រូហិរញ្ញវត្ថុ។ លោកត្រូវបានតែងតាំងជានាយកប្រតិបត្តិគាំទ្រប្រព័ន្ធ ធនាគារស្នូល ក្នុងឆ្នាំ២០១៥។

លោក លាភហេង ទទួលបានសញ្ញាបត្រចំនួនពីរ គឺ បរិញ្ញាបត្រ និងអនុបណ្ឌិតផ្នែកហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យវៀលប្រាយ។



លោក ជាង វណ្ណ

នាយកប្រតិបត្តិបណ្តុះបណ្តាល

លោក វណ្ណ បានចូលបម្រើការងារនៅ អេ អឹម ខេ នៅឆ្នាំ២០១៣ ជាប្រធានផ្នែកបណ្តុះបណ្តាល។ លោកមានបទពិសោធន៍ជាង ១៨ឆ្នាំ ក្នុងវិស័យ មីក្រូហិរញ្ញវត្ថុ។ មុនពេលចូលបម្រើការងារ នៅ អេ អឹម ខេ លោកបានកាន់កាប់តួនាទីផ្សេងៗគ្នា ជាច្រើននៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្សេងទៀតដូចជា មន្ត្រីគណនេយ្យ មន្ត្រីធានារ៉ាប់រងគុណភាព ប្រធាន សាខាខេត្ត គ្រូបណ្តុះបណ្តាល និងប្រធានផ្នែក អភិវឌ្ឍន៍ និងបណ្តុះបណ្តាល។ លោកបានចូលរួម វគ្គបណ្តុះបណ្តាលជាច្រើនទាក់ទងនឹងវិស័យ មីក្រូហិរញ្ញវត្ថុទាំងក្នុង និងក្រៅប្រទេស។ លោកត្រូវ បានតែងតាំងជានាយកប្រតិបត្តិបណ្តុះបណ្តាលក្នុង ឆ្នាំ២០១៥។

លោក វណ្ណ បានទទួលបរិញ្ញាបត្រ ផ្នែកអភិវឌ្ឍ សេដ្ឋកិច្ច និងអនុបណ្ឌិតផ្នែកគ្រប់គ្រងទូទៅ ពីសាកលវិទ្យាល័យភូមិន្ទ នីតិសាស្ត្រ និងវិទ្យាសាស្ត្រ សេដ្ឋកិច្ច។



លោក រាម កេរ្តិ៍ឆ្មារ

នាយកប្រតិបត្តិហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យា

លោក វិទ្យា បានចូលបម្រើការងារនៅ អេ អឹម ខេ ក្នុង តួនាទីជានាយកប្រតិបត្តិហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យា ក្នុងឆ្នាំ២០១៧។ មុនចូលបម្រើការងារនៅ អេ អឹម ខេ លោកវិទ្យា បានបម្រើការងារក្នុងមុខតំណែងជាច្រើននៅក្នុង វិស័យ ធនាគារ ទូរគមនាគមន៍ ប្រព័ន្ធសមាហរណកម្ម និងប្រព័ន្ធផ្សព្វផ្សាយ ដូចជា វិស្វករពាណិជ្ជកម្មឆ្លាតវៃ និងប្រព័ន្ធផ្សព្វផ្សាយ ដូចជា វិស្វករពាណិជ្ជកម្មឆ្លាតវៃ វិស្វករគាំទ្រកម្មវិធីពាណិជ្ជកម្ម វិស្វករជាន់ខ្ពស់គ្រប់គ្រង ម៉ាស៊ីនមេ វិស្វករជាន់ខ្ពស់គ្រប់គ្រងបណ្តាញអនុប្រធាន ផ្នែកបច្ចេកវិទ្យាព័ត៌មាន អ្នកគ្រប់គ្រងបណ្តាញ និង ម៉ាស៊ីនមេ អ្នកគ្រប់គ្រងគម្រោងបច្ចេកវិទ្យាព័ត៌មាន។ វិទ្យាមានបទពិសោធន៍ជាង១០ឆ្នាំជាមួយក្រុមហ៊ុនជាតិ និងអន្តរជាតិ។ គាត់បានចូលរួមវគ្គបណ្តុះបណ្តាល ជាច្រើនទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ព័ត៌មានទាំងក្នុង និងក្រៅប្រទេស។

លោក វិទ្យា ទទួលបានបរិញ្ញាបត្រគ្រប់គ្រងប្រព័ន្ធ ព័ត៌មានវិទ្យាពីវិទ្យាស្ថាន SETEC ។



លោក ឡុង ចំណាន

នាយកប្រតិបត្តិអាជីវកម្មឥណទាន

លោក ចំណាន បានចូលរួមជាមួយ អេ អឹម ខេ ក្នុងឆ្នាំ ២០០៦ ជាមន្ត្រីឥណទាន ហើយមួយឆ្នាំក្រោយមកគាត់ត្រូវបានតែងតាំងជាប្រធានតំបន់។ ដោយសារភាពជោគជ័យលើអាជីពការងារ និងការអភិវឌ្ឍខ្លួនជាបន្តបន្ទាប់ ចំណានត្រូវបានតែងតាំងជាប្រធានសាខា ក្នុងឆ្នាំ២០០៩ និងប្រធានភូមិភាគក្នុងឆ្នាំ២០១៤។ តាមរយៈភាពជោគជ័យរបស់លោក គាត់ត្រូវបានតែងតាំងជានាយកប្រតិបត្តិឥណទាន ក្នុងឆ្នាំ២០១៦ និងតែងតាំងជានាយកប្រតិបត្តិ អាជីវកម្មឥណទានក្នុងឆ្នាំ២០១៨។

លោក ចំណាន ទទួលបានបរិញ្ញាប័ត្រផ្នែក អភិវឌ្ឍន៍ជនបទ ពីសាលាជាតិកសិកម្មព្រៃករលៀប និងអនុបណ្ឌិតផ្នែក ធនាគារ និងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង។



លោក ទុំ ច័ន្ទដេត

នាយកប្រតិបត្តិឥណទានសាជីវកម្ម

លោក ច័ន្ទដេត បានចូលរួមជាមួយ អេ អឹម ខេ ក្នុងឆ្នាំ២០១៦ ជានាយកប្រតិបត្តិឥណទានទទួលបន្ទុក កម្ចី សហគ្រាសខ្នាតតូច និងមធ្យម។ លោក ច័ន្ទដេត មានបទពិសោធន៍លើវិស័យហិរញ្ញវត្ថុជិត២០ ឆ្នាំ ជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដោយឆ្លងកាត់តួនាទីជាច្រើន ដូចជា មន្ត្រីឥណទាន ប្រធានសាខា ប្រធានសាខា និងប្រធានត្រួតពិនិត្យឥណទាន និងដោយសារភាព ជោគជ័យលើអាជីពការងារជាបន្តបន្ទាប់ នៅដើម ឆ្នាំ២០១៨ លោកត្រូវបានតែងតាំងជា នាយកប្រតិបត្តិ ឥណទានសាជីវកម្ម។

លោក ច័ន្ទដេត បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ ផ្នែកធនាគារ និងអនុបណ្ឌិតផ្នែកធនាគារ និងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យបៀលប្រាយ នៅទីក្រុងភ្នំពេញ។



លោក ប្រាវ សុខមី

នាយកប្រតិបត្តិអាជីវកម្មភតិសន្យាហិរញ្ញវត្ថុ

លោក សុខមី បានចូលបម្រើការនៅ អេ អឹម ខេ នៅក្នុងខែមិថុនា ឆ្នាំ ២០១៨ ជានាយកប្រតិបត្តិ អាជីវកម្មភតិសន្យាហិរញ្ញវត្ថុ។ មុនពេលចូលរួម ជាមួយ អេ អឹម ខេ សុខមីមានតួនាទីជាច្រើននៅក្នុង វិស័យមីក្រូហិរញ្ញវត្ថុ ដូចជា៖ នាយកប្រតិបត្តិអាជីវកម្ម ដោយទទួលខុសត្រូវផ្នែកអភិវឌ្ឍន៍ផលិតផល ទីផ្សារ និងផ្នែកលក់។ លោក សុខមី ជាអតីតបុគ្គលិក អេ អឹម ខេ ក្នុងតំណែងជាមន្ត្រីស្រាវជ្រាវ និងអភិវឌ្ឍ ផលិតផលកំឡុងឆ្នាំ២០១២ ដល់ ២០១៥។ លើស ពីនេះទៅទៀត គាត់ក៏មានបទពិសោធន៍ជាមន្ត្រី ស្រាវជ្រាវផ្នែកទីផ្សារ និងប្រធានផ្នែកស្រាវជ្រាវទីផ្សារ ផងដែរ។

លោក សុខមី បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រផ្នែកធនាគារ និងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យមេគង្គកម្ពុជា និង បរិញ្ញាប័ត្រផ្នែកអប់រំអក្សរសាស្ត្រអង់គ្លេសពីវិទ្យាស្ថាន ភាសាបរទេសនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ។



លោក ស្វាយ សុផា

នាយកប្រតិបត្តិបរិវេណកសិធន

លោក សុផា បានចូលបម្រើការងារនៅ អេ អឹម ខេ ក្នុងតួនាទីជា នាយកប្រតិបត្តិធានារ៉ាប់រងខ្នាតតូច នៅ ខែមេសា ឆ្នាំ២០២០។ មុនពេលចូលបម្រើការងារនៅ អេ អឹម ខេ លោក សុផា មានបទពិសោធន៍១៩ឆ្នាំ ក្នុងពហុវិស័យ ដូចជា អង្គការមិនមែនរដ្ឋាភិបាល ប្រតិបត្តិករឥណទានជនបទ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធានារ៉ាប់រងអាយុជីវិត ដែលលោកទទួលបានមុខ តំណែងផ្សេងៗគ្នារួមមាន អ្នកដឹកនាំគម្រោង ប្រធាន ក្រុមការងារប្រតិបត្តិគម្រោង នាយកប្រតិបត្តិបណ្តុះ បណ្តាលផ្នែកចែកចាយ និងនាយកប្រតិបត្តិ ។

លោក សុផា ទទួលបានបរិញ្ញាប័ត្រផ្នែកអក្សរសាស្ត្រ ខ្មែរពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងបរិញ្ញាប័ត្រ ជាន់ខ្ពស់ផ្នែកគ្រប់គ្រងគម្រោង និងអភិវឌ្ឍជនបទ ។



លោក ប៊ុន ច័ន្ទកិរិយ័ន

នាយកប្រតិបត្តិខ្សែសង្វាក់អាជីវកម្ម

លោក ច័ន្ទកិរិយ័ន បានចូលរួមបម្រើការងារ នៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ នៅខែ មេសា ឆ្នាំ២០២០ ជានាយកប្រតិបត្តិអាជីវកម្ម ទទួលបន្ទុក នាយកដ្ឋានខ្សែសង្វាក់អាជីវកម្ម។ មុនពេលបម្រើ ការងារនៅ អេ អឹម ខេ លោកមានបទពិសោធន៍ ជាង១៥ឆ្នាំក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ លោកមាន ជំនាញខាងប្រតិបត្តិការឥណទាន ធនាគារសាជីវកម្ម និងស្ថាប័នហិរញ្ញវត្ថុ ការវិភាគឥណទានការរៀបចំ រចនាសម្ព័ន្ធឥណទាន ទំនាក់ទំនងអតិថិជនឥណទាន Syndicated ប្រតិបត្តិការធនាគារ ហិរញ្ញប្បទាន ពាណិជ្ជកម្ម និងខ្សែសង្វាក់អាជីវកម្ម នៅធនាគារ អន្តរជាតិ និងតំបន់ ។

លោក បានបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ផ្នែកសហគ្រិនភាព និង ការគ្រប់គ្រងដោយច្នៃប្រឌិត ពីសាកលវិទ្យាល័យ Lumière Lyon 2 និង Lille 1 ប្រទេសបារាំង និងបរិញ្ញាប័ត្រផ្នែកនីតិសាស្ត្រជា ភាសាអង់គ្លេសពីសាកលវិទ្យាល័យបញ្ញាសាស្ត្រ កម្ពុជា។



លោក សូរ ឡាទីន

នាយកប្រតិបត្តិប្រតិបត្តិការ

ឡាទីន បានចូលបម្រើការងារនៅ អេ អឹម ខេ ក្នុង ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងមុខតំណែងជា នាយក ប្រតិបត្តិប្រតិបត្តិការ។ មុនពេលចូលបម្រើការងារនៅ អេ អឹម ខេ ឡាទីន មានបទពិសោធន៍ជាង១៥ឆ្នាំ ក្នុង វិស័យមីក្រូហិរញ្ញវត្ថុ និង ធនាគារ និងបទពិសោធន៍ រយៈពេលខ្លីក្នុងវិស័យឧស្សាហកម្មផលិតស្រាបៀក្នុង ប្រទេសកម្ពុជា។ ជាមួយនឹងជំនាញក្នុងការគ្រប់គ្រង ប្រតិបត្តិការ ការកែលម្អដំណើរការឲ្យមានភាព ប្រសើរឡើង បទពិសោធន៍អតិថិជន ផលិតភាព និង ការគ្រប់គ្រងការចំណាយ ការគ្រប់គ្រងគម្រោង និង ការបង្កើតយុទ្ធសាស្ត្រជាដើម។

ឡាទីនបញ្ចប់ថ្នាក់បរិញ្ញាប័ត្រផ្នែកគណនេយ្យ និង ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រង។



លោក ហេង រមណី

នាយកប្រតិបត្តិប្រាក់សន្សំ និងសេវាកម្ម

លោក រមណី បានចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ នៅឆ្នាំ២០២០ ជានាយកប្រតិបត្តិប្រាក់សន្សំ និងសេវាកម្ម។ រមណី មានបទពិសោធន៍ជាង២០ជាមួយក្រុមហ៊ុនឯកជននិងគ្រឹះស្ថានហិរញ្ញវត្ថុ។ លោកបានចំណាយពេលជាង ១៧ឆ្នាំ នៅក្នុងវិស័យហិរញ្ញវត្ថុ និងឧស្សាហកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលមានមុខតំណែងជាច្រើនដូចជា៖ ផ្នែកសេវាកម្ម ផ្នែកលក់ និងផ្នែកឥណទាន។ មុនចូលបម្រើការងារនៅ អេ អឹម ខេ លោក រមណី ជានាយកប្រតិបត្តិពាណិជ្ជកម្មនៅស្ថាប័នឧស្សាហកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុ។

លោក រមណី បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត និងបរិញ្ញាបត្រផ្នែកគណនេយ្យ និងសាកលវិទ្យាល័យជាតិគ្រប់គ្រង។



អ្នកស្រី ចាន់ បូរមី

នាយិកាប្រតិបត្តិទីផ្សារ និងទំនាក់ទំនង

អ្នកស្រីបូរមីបានចូលបម្រើការងារនៅ អេ អឹម ខេជានាយិកាប្រតិបត្តិទីផ្សារ និងទំនាក់ទំនងក្នុងឆ្នាំ ២០២១។ អ្នកស្រីមានបទពិសោធន៍ជាង១០ឆ្នាំលើអាជីពការងារជាច្រើនក្នុងផ្នែកទំនាក់ទំនង និង វិស័យផ្សេងៗទៀត ក្នុងនោះរួមមាន វិស័យធនាគារ ប្រេង និងឧស្ម័ន ការផ្សព្វផ្សាយ និងគ្រប់គ្រងកម្មវិធីព្រឹត្តិការណ៍ផ្សេងៗ ក៏ដូចជាអង្គការ និងស្ថាប័នសារព័ត៌មាន។

លោកស្រីទទួលបានសញ្ញាបត្រមកពីប្រទេសផ្សេងៗគ្នាជាច្រើនដូចជា បរិញ្ញាបត្រផ្នែកគ្រប់គ្រងសារព័ត៌មានពី RUPP នៅកម្ពុជា សញ្ញាបត្រផ្នែកទំនាក់ទំនងសាធារណៈពី LBUS ប្រទេសរូម៉ានី សញ្ញាបត្រអនុបណ្ឌិតផ្នែកទំនាក់ទំនងពាណិជ្ជកម្មពីសាកលវិទ្យាល័យ Massey ប្រទេសនូវវែលសេឡង់ និងកម្មវិធីបណ្តុះបណ្តាលជាច្រើនទៀតលើផ្នែកលក់ និងគ្រប់គ្រងនៅប្រទេសសិង្ហបុរី និងវៀតណាម។



អ្នកស្រី ដេត សុជាតិ

នាយិកាប្រតិបត្តិធនធានមនុស្ស

អ្នកស្រីសុជាតិ បានចូលបម្រើការងារនៅ អេ អឹមខេ ក្នុងឆ្នាំ២០១៩ ក្នុងតួនាទីជាប្រធានផ្នែកអភិវឌ្ឍន៍ទេពកោសល្យ និងប្រតិបត្តិយុទ្ធសាស្ត្រ និងត្រូវបានតែតាំងជានាយិកាប្រតិបត្តិធនធានមនុស្ស នៅឆ្នាំ២០២០។ នៅឆ្នាំ ២០២៣ លោកស្រីត្រូវបានដំឡើងតំណែងជានាយិកាប្រតិបត្តិធនធានមនុស្ស ដែលលោកស្រីទទួលបានបន្ទុក ការងារគ្រប់គ្រងធនធានមនុស្សទាំងអស់រួមមាន ការជ្រើសរើសបុគ្គលិក ប្រាក់សំណងអភិវឌ្ឍន៍ទេពកោសល្យ ការគ្រប់គ្រងការអនុវត្តការងារ និងផ្នែកទំនាក់ទំនងបុគ្គលិក។ លោកស្រីមានបទពិសោធន៍ជាង ២១ឆ្នាំ ជាមួយអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ និងវិស័យមីក្រូហិរញ្ញវត្ថុជាមួយនឹងជំនាញដ៏ច្បាស់លាស់ផ្នែករដ្ឋបាល ការគ្រប់គ្រងគម្រោងការអនុវត្តយុទ្ធសាស្ត្រ ការបណ្តុះបណ្តាល និងការគ្រប់គ្រងធនធានមនុស្ស។



លោក ធាន សុផា

នាយកប្រតិបត្តិស្រាវជ្រាវ

សព្វថ្ងៃ លោក ធាន សុផា គឺជានាយកប្រតិបត្តិផ្នែកស្រាវជ្រាវនៅ។ គាត់បានចូលបម្រើការនៅ អេ អឹម ខេ ជាមួយនឹងបទពិសោធន៍ជាច្រើន។ គាត់មានជំនាញស្រាវជ្រាវក្នុងវិស័យជាច្រើនដូចជា ធនាគារធានារ៉ាប់រង ភតិសន្យា ធនាគារឌីជីថល FMCG ទូរគមនាគមន៍ និងវិស័យផ្សេងទៀត។ គាត់មានជំនាញលើការលក់ ការស្រាវជ្រាវទីផ្សារ/សង្គម ការវិភាគទិន្នន័យ ការប្រើប្រាស់បច្ចេកទេសស្ថិតិ ក្នុងវិភាគទិន្នន័យ និងព្យាករណ៍ ការបង្កើត Credit Scorecard, ការសិក្សាលើ អាកប្បកិរិយា និងផ្សេងៗទៀត។

សុផា បានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែក អភិវឌ្ឍន៍ អន្តរជាតិប្រកបដោយនិរន្តរភាព ដែលគាត់ផ្តោតលើជំនាញ ស្រាវជ្រាវ និងការវិភាគទិន្នន័យ ពីសាកលវិទ្យាល័យ Brandeis នៃ សហរដ្ឋអាមេរិក។ លោកក៏បានបញ្ចប់វគ្គសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងគម្រោងអាជីវកម្ម ពីសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សហការជាមួយសាកលវិទ្យាល័យ Lyong II ប្រទេសបារាំងផងដែរ។

គណៈកម្មាធិការកម្រិតគណៈគ្រប់គ្រង

អេ អឹម ខេ បានបង្កើតគណៈកម្មាធិការជាច្រើននៅកម្រិតថ្នាក់គ្រប់គ្រង ដើម្បីត្រួតពិនិត្យ និងគ្រប់គ្រងលើបញ្ហាផ្សេងៗ ដែលកើតមាននៅក្នុងប្រតិបត្តិការក្រុមហ៊ុន ដោយស្របទៅតាមលក្ខណៈនៃអាជីវកម្ម និងហានិភ័យមួយចំនួនផងដែរ។ គណៈកម្មាធិការទាំងអស់នោះរួមមាន៖



គណៈកម្មាធិការប្រតិបត្តិ (EXCO)

គណៈកម្មាធិការប្រតិបត្តិ ទទួលខុសត្រូវក្នុងការធានាថា អេ អឹម ខេ ដំណើរការប្រកបដោយប្រសិទ្ធភាព។ គណៈកម្មាធិការនេះត្រួតពិនិត្យលើប្រធានបទជាច្រើន រួមទាំងយុទ្ធសាស្ត្រ និងការងារប្រតិបត្តិ ការគ្រប់គ្រងការអនុវត្ត ការអភិវឌ្ឍន៍គោលនយោបាយ និងប្រភេទហានិភ័យផ្សេងៗដែលកើតឡើងក្នុងអំឡុងពេលអនុវត្តយុទ្ធសាស្ត្រ អេ អឹម ខេ រួមទាំងហានិភ័យស្ថាប័នផងដែរ។ គណៈកម្មាធិការនេះត្រូវបានដឹកនាំដោយប្រធាននាយកប្រតិបត្តិ និងជួបប្រជុំជាប្រចាំខែ។



គណៈកម្មាធិការគ្រប់គ្រងហានិភ័យ (MRC)

តួនាទីរបស់គណៈកម្មាធិការគ្រប់គ្រងហានិភ័យ គឺត្រួតពិនិត្យការអនុវត្តនៃការគ្រប់គ្រងហានិភ័យរួមនៃផែនការអាជីវកម្មរបស់ក្រុមហ៊ុន។ ហានិភ័យនេះរួមមាន ហានិភ័យប្រតិបត្តិការ ការគ្រប់គ្រងការអនុលោមតាមបទបញ្ញត្តិ និងនីតិវិធីស្តីពីការប្រឆាំង និងការសម្របសម្រួលកិច្ចជាប្រចាំប្រចាំខែ។



គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងបណ្តុល (MANAGEMENT ALCO)

ការទទួលខុសត្រូវចម្បងរបស់គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងបណ្តុល គឺគ្រប់គ្រងទាំងស្រុងទៅលើការងារតុល្យការ និងត្រួតពិនិត្យលើផ្នែកហិរញ្ញវត្ថុរបស់ អេ អឹម ខេ។ គណៈកម្មាធិការនេះ ធានាលើអត្រាការប្រាក់ ការកំណត់រូបិយវត្ថុសាច់ប្រាក់ និងហានិភ័យហិរញ្ញវត្ថុដទៃទៀតដែលអាចកើតឡើងចំពោះភាពមិនស៊ីសង្វាក់គ្នារវាងទ្រព្យសកម្ម និងបណ្តុលរបស់ អេ អឹម ខេ ហើយត្រូវបានរាយការណ៍ វិភាគ ព្រមទាំងគ្រប់គ្រងយ៉ាងត្រឹមត្រូវ។ ទាំងនេះហើយ ដែលបានធ្វើឱ្យ អេ អឹម ខេ នៅតែបន្តរកចម្រើនប្រកបដោយនិរន្តរភាព ទន្ទឹមគ្នានឹងការគ្រប់គ្រងហានិភ័យទាំងឡាយដោយប្រសិទ្ធភាព។



គណៈកម្មាធិការគ្រប់គ្រងហានិភ័យឥណទាន (CRC)

គណៈកម្មាធិការគ្រប់គ្រងហានិភ័យឥណទានមានតួនាទីត្រួតពិនិត្យ និងអនុវត្តការគ្រប់គ្រងហានិភ័យឥណទានដែលកើតមានពេលផ្តល់ប្រាក់កម្ចីរួមមានការអនុលោមតាមគោលនយោបាយឥណទាន ការផ្តល់ប្រាក់កម្ចី និងការត្រួតពិនិត្យគុណភាពផលប៉ុត្រប្រាក់កម្ចី។ គណៈកម្មាធិការនេះកំណត់កម្រិតទំហំផលប៉ុត្រប្រាក់កម្ចី (តាមរយៈផលប៉ុត្រប្រាក់កម្ចីអតិថិជនតាមវិស័យ ឬ ផលិតផល) ដោយធ្វើការវិភាគលើនិន្នាការ និងមូលហេតុនៃការមិនបំពេញកាតព្វកិច្ចរបស់អតិថិជនកម្ចី ព្រមទាំងចាត់វិធានការបង្ការនៅពេលចាំបាច់។



គណៈកម្មាធិការបច្ចេកវិទ្យាព័ត៌មាន (ITC)

គណៈកម្មាធិការបច្ចេកវិទ្យាព័ត៌មានមានតួនាទី ផ្តល់ការណែនាំយុទ្ធសាស្ត្រ សម្រាប់ការគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានទាំងអស់នៅ អេ អឹម ខេ។ ជាធម្មតាគណៈកម្មាធិការនេះមានតួនាទីត្រួតពិនិត្យជាប្រចាំនូវប្រតិបត្តិការព័ត៌មានវិទ្យា ច្បាប់ការអនុលោមនៃការអនុវត្តគម្រោង និងយុទ្ធសាស្ត្រប្រតិបត្តិការប្រព័ន្ធព័ត៌មាន។ អាទិភាពនៃការអភិវឌ្ឍ និងការវិនិយោគប្រព័ន្ធនេះត្រូវតែបំពេញតាមអាទិភាពនៃអាជីវកម្មរបស់ អេ អឹម ខេ និងតម្រូវការរបស់អ្នកប្រើប្រាស់។



គណៈកម្មាធិការយុទ្ធសាស្ត្របច្ចេកវិទ្យាព័ត៌មានវិទ្យា (ITSC)

គោលបំណងនៃគណៈកម្មាធិការយុទ្ធសាស្ត្របច្ចេកវិទ្យាព័ត៌មាន គឺធានាថាផែនការ និងយុទ្ធសាស្ត្រនៃប្រព័ន្ធបច្ចេកវិទ្យា គឺត្រូវតែផ្តល់សេវាកម្ម និងដំណោះស្រាយប្រកបដោយស្តង់ដារបច្ចេកវិទ្យា និងគោលការណ៍ត្រឹមត្រូវ។



គណៈកម្មាធិការអភិវឌ្ឍផលិតផល (PDC)

គណៈកម្មាធិការអភិវឌ្ឍផលិតផលធានាថាផលិតផល និងសេវាកម្មហិរញ្ញវត្ថុ អេ អឹម ខេ ត្រូវបានបង្កើតឡើងដោយឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន មានការប្រកួតប្រជែងនៅលើទីផ្សារ កាត់បន្ថយហានិភ័យដែលអាចកើតមាន ការចំណាយលើប្រតិបត្តិការមានប្រសិទ្ធភាពខ្ពស់ ហើយឆ្លើយតបទៅនឹងតម្រូវការ និងសេវាកម្មរបស់ អេ អឹម ខេ។ គណៈកម្មាធិការនេះក៏មានតួនាទីពិនិត្យ និងសម្រេចទៅលើការបង្កើតផលិតផលទាំងរយៈពេលខ្លី និងរយៈពេលវែង លើកសំណើផ្សេងៗទាក់ទងនឹងផលិតផលថ្មីៗ បង្កើតគោលនយោបាយ នីតិវិធី និងយុទ្ធសាស្ត្រសម្រាប់ផលិតផល និងសេវាកម្មមុនពេលដាក់បញ្ចូលទៅ គណៈកម្មាធិការប្រតិបត្តិ Exco និងក្រុមប្រឹក្សាភិបាល BoD ត្រួតពិនិត្យ និងសម្រេច។ លើសពីនេះទៀតគណៈកម្មាធិការត្រូវតែមានវឌ្ឍនភាពនៃការអនុវត្ត និងពង្រឹងគម្រោង ធ្វើបច្ចុប្បន្នភាពជាប្រចាំអំពីគម្រោង ក៏ដូចជាដាក់បញ្ជីដែលមិនទាន់សម្រេច វាយតម្លៃភាពជោគជ័យឬបាត់បង់ នៃការដាក់ឱ្យប្រើប្រាស់សាកល្បង និងផ្តល់នូវអនុសាសន៍សម្រាប់ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។



គណៈកម្មាធិការគ្រប់គ្រងសាខា (BMC)

គណៈកម្មាធិការគ្រប់គ្រងសាខាត្រូវបានបង្កើតឡើងដើម្បីគ្រប់គ្រងដំណើរការសាខាទាំងអស់ អេ អឹម ខេ ហើយធានាបាននូវគុណភាព និងប្រសិទ្ធភាពតាមរយៈការលើកកម្ពស់សេវាកម្មអតិថិជនប្រកបដោយស្តង់ដារ និងសម្រេចបានលទ្ធផលនៃការអនុវត្តការងារខ្ពស់។ គណៈកម្មាធិការនេះក៏មានទំនួលខុសត្រូវក្នុងការជ្រើសរើសតំបន់ស្ថានភាពដើម្បីបើកសាខាថ្មី និងផ្តល់សេវាធានាគារហិរញ្ញវត្ថុស្របទៅតាមទិសដៅយុទ្ធសាស្ត្រអាជីវកម្ម អេ អឹម ខេ ផងដែរ។




គណៈកម្មាធិការបណ្តុះបណ្តាល និងអភិវឌ្ឍន៍សមត្ថភាព (LCD)

គណៈកម្មាធិការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ ជួយដល់ អេ អឹម ខេ ក្នុងការកសាងវប្បធម៌នៃការរៀនសូត្រជាប្រចាំ ដើម្បីធ្វើឱ្យបុគ្គលិកមានសមត្ថភាពកាន់តែប្រសើរឡើង ក៏ដូចជាពង្រីកសមត្ថភាពរបស់ស្ថាប័នផងដែរ ជាងនេះទៀតជាអ្នកផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយវិជ្ជាជីវៈដែលមានគ្របដណ្តប់ខ្ពស់។ គណៈកម្មាធិការនេះធានាធ្វើយ៉ាងណាឱ្យកម្មវិធីបណ្តុះបណ្តាល និងការអភិវឌ្ឍន៍ ស្របតាមយុទ្ធសាស្ត្រ គោលការណ៍ និងស្តង់ដារ អេ អឹម ខេ។ គណៈកម្មាធិការនេះផងដែរមានសិទ្ធិធ្វើការសម្រេចចិត្តលើគ្រប់វិស័យដែលទាក់ទងនឹងកម្មវិធីបណ្តុះបណ្តាល និងអភិវឌ្ឍន៍សមត្ថភាពនៅក្នុង អេ អឹម ខេ និងផ្តល់អនុសាសន៍ដល់គណៈកម្មាធិការប្រតិបត្តិដែលត្រូវធ្វើ ឬមានការកែលម្អផ្សេងៗ។



▲ អតិថិជន អេ អឹម ខេ

គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២ អេ អឹម ខេ មានគណនីកម្ចីសរុបចំនួន ៣៩១,៣២៧។ អេ អឹម ខេ ប្រកាន់ជំហរយ៉ាងរឹងមាំក្នុងការចូលរួមលើកម្ពស់ស្ត្រី តួយ៉ាង ៨០% នៃអតិថិជនកម្ចីរបស់ អេ អឹម ខេ គឺជាស្ត្រី។ ទំហំកម្ចីឯកត្តជនជាមធ្យមប្រហែល ២,២៥០ ដុល្លារ និងទំហំកម្ចីក្រុមជាមធ្យមប្រមាណ ជា ៨២០ ដុល្លារក្នុងម្នាក់។ ជាទូទៅអតិថិជនរបស់ អេ អឹម ខេ ប្រើប្រាស់កម្ចីជាមួយ អេ អឹម ខេ យើងយ៉ាងតិចបំផុតក៏ ៣ វគ្គដែរ (ប្រហែលជា ៧៣% នៃអតិថិជនសរុបរបស់ អេ អឹម ខេ គឺប្រើប្រាស់ អេ អឹម ខេ ចន្លោះពី ២ ទៅ ១០ វគ្គ)។ ពួកគេមកពីក្រុមអាយុផ្សេងៗគ្នា (អាយុពី ១៨ឆ្នាំ ទៅ ជាង៦០ឆ្នាំ)។ ពីមួយឆ្នាំទៅមួយឆ្នាំ អេ អឹម ខេ បានបន្តពង្រីកសេវាកម្មរបស់ខ្លួនទៅដល់ក្រុមយុវជនដែលមានអាយុតិចជាង ៤០ឆ្នាំ និងបន្តរក្សានូវក្រុមអតិថិជនវ័យកណ្តាល និងមនុស្សចាស់។ ធ្វើបែបនេះដោយសារ អេ អឹម ខេ យល់ច្បាស់អំពីតម្រូវការរបស់អ្នកជំនាន់ក្រោយរបស់អតិថិជនខ្លួន ដែលជាក្រុមមានអាយុទាប និងវ័យកណ្តាល។ អ្វីទាំងអស់នេះធ្វើឡើងដើម្បីធានាបានថាអតិថិជនគ្រប់វ័យអាចប្រើប្រាស់សេវាកម្មបរិញ្ញវត្ថុរបស់ អេ អឹម ខេ ដើម្បីធ្វើអោយជីវភាព និងមុខជំនួញរបស់ពួកគាត់ប្រសើរឡើង។



ប្រភព: ទិន្នន័យកម្ចី ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២ សម្រាប់របាយការណ៍ SPC

ជនបទ	ទីប្រជុំជន
ចំនួនអតិថិជនគិតជាភាគរយ: ៩៦%	ចំនួនអតិថិជនគិតជាភាគរយ: ៤%
កម្ចីឯកត្តជន: ៤០% និង កម្ចីក្រុម: ៦០%	កម្ចីឯកត្តជន: ៥៧% និង កម្ចីក្រុម: ៤៣%
ចំនួនវគ្គកម្ចីជាមធ្យម: ៣	ចំនួនវគ្គកម្ចីជាមធ្យម: ៣
អាយុជាមធ្យម: ៤៣ ឆ្នាំ	អាយុជាមធ្យម: ៤១ ឆ្នាំ

ប្រភព: ទិន្នន័យកម្ចី ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២ សម្រាប់របាយការណ៍ SPC

បេសកកម្មក្នុងការជួយអភិវឌ្ឍន៍សង្គមគឺជាផ្នែកមួយរបស់ អេ អឹម ខេ ក្នុងនាមជាក្រុមហ៊ុនដែលមានការទទួលខុសត្រូវខ្ពស់មួយ ដូច្នោះហើយ អេ អឹម ខេ នៅតែ បន្តជួយដល់គ្រួសារដែលមានចំណូលទាប និងក្រីក្រ ដើម្បីឱ្យពួកគាត់អាចទទួលបាននូវសេវាហិរញ្ញវត្ថុសម្រាប់លើកកម្ពស់ជីវភាពរបស់ពួកគាត់។ នៅក្នុងឆ្នាំ ២០១៩ អតិថិជន អេ អឹម ខេ ៣៩% គឺជាអ្នកដែលមានជីវភាពក្រីក្របើផ្អែកតាមការប៉ាន់ស្មានភាពក្រីក្រ (ប្រហាក់ប្រហែល) ប្រជាជនកម្ពុជាថ្នាក់ជាតិមាន ប្រមាណ ១៣%។ នេះបញ្ជាក់ឱ្យឃើញថា អេ អឹម ខេ នៅតែប្រកាន់ខ្ជាប់នូវកិច្ចការងារសង្គមរបស់ខ្លួនក្នុងការជួយជន ក្រីក្រ (ឯកសារស្រាវជ្រាវ ឆ្នាំ២០១៩)។

ដោយសារឧបករណ៍វាស់វែងភាពក្រីក្រ (ប្រហាក់ប្រហែល៖ PPI) កំពុងស្ថិតក្នុងការធ្វើបច្ចុប្បន្នភាព នៅក្នុងឆ្នាំ ២០២២ អេ អឹម ខេ បានសម្រេចចិត្តប្រើប្រាស់ ទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រ (ប័ណ្ណក្រីក្រ) ដើម្បីជាមធ្យោបាយមួយក្នុងការវាស់វែងស្ថានភាពនៃវិសាលភាពប្រតិបត្តិការសេវាកម្មសម្រាប់គ្រួសារ ក្រីក្រ។ យោងតាមលទ្ធផលនៃការស្រាវជ្រាវថ្នាក់ជាតិរបស់ អេ អឹម ខេ អំពីកម្រិតនៃការស្គាល់យីហោ និងផលិតផលរបស់ខ្លួនក្នុងឆ្នាំ ២០២២ អេ អឹម ខេ បាន រកឃើញថាប្រមាណ៨១៦% នៃអតិថិជនរបស់ អេ អឹម ខេ គឺមកពីគ្រួសារក្រីក្រដែលមានប័ណ្ណក្រីក្រ។ ស្របគ្នានេះដែរ ផ្នែកលើទិន្នន័យរបស់ក្រសួងផែនការ នៅក្នុងរបាយការណ៍អង្កេតសេដ្ឋកិច្ចសង្គមកម្ពុជាឆ្នាំ ២០១៩/២០២០ ប្រមាណជា ១០% នៃគ្រួសារសរុបនៅក្នុងប្រទេសកម្ពុជា គឺជាគ្រួសារក្រីក្រដែលមាន កាន់ប័ណ្ណក្រីក្រ។ នេះបញ្ជាក់ឱ្យឃើញថា អេ អឹម ខេ បានគ្របដណ្តប់មួយចំនួនធំនៃគ្រួសារក្រីក្រនៅកម្ពុជាក្នុងឆ្នាំ ២០២២។

▲ កម្ចីសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម របស់ អេ អឹម ខេ



"សម្រាប់លោក សុខ អេ អឹម ខេ មិនមែនត្រឹមតែជាស្ថាប័នឲ្យខ្ចីប្រាក់ដែលគាត់ប្រើនោះទេ ប៉ុន្តែគឺជាដៃគូអាជីវកម្មយ៉ាងល្អសម្រាប់គាត់។"

លោក សុខ អាយុ ៣៨ឆ្នាំ រស់នៅក្នុងខេត្តកំពង់ស្ពឺ

-អតិថិជនកម្ចី សម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម

ការផ្តល់ជូននូវដំណោះស្រាយសមស្របជូនអតិថិជនសម្រាប់ដោះស្រាយរាល់បញ្ហាហិរញ្ញវត្ថុដែលគាត់ជួបប្រទះគឺជាគោលបំណងសំខាន់មួយរបស់ អេ អឹម ខេ ក្នុងទិសដៅធ្វើឲ្យជីវភាព និងមុខជំនួញរបស់អតិថិជនមានភាពប្រសើរឡើង។ អេ អឹម ខេ ជឿជាក់ថាអតិថិជនត្រូវការដំណោះស្រាយផ្សេងៗគ្នាក្នុងការលះទេសៈផ្សេងៗគ្នា ដូច្នេះហើយ អេ អឹម ខេ បានបង្កើតឡើង និងផ្តល់ជូននូវសេវាហិរញ្ញវត្ថុដ៏សម្បូរបែបដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន។ អតិថិជនរបស់ អេ អឹម ខេ អាចប្រើប្រាស់ផលិតផលជាច្រើនដូចជា៖ (១) កម្ចី (២) កម្ចីតាមប្រព័ន្ធឌីជីថល(៣) សន្សំ (៤) ម៉ាស៊ីនដក-ដាក់ប្រាក់ (៥) ធនាគារចល័ត (៦) ធានារ៉ាប់រង (៧) ភតិសន្យា (សេវាបង់រំលស់) (៨) សេវាភ្នាក់ងារវេលុយ និងសេវាផ្សេងទៀត។ អតិថិជនអាចជ្រើសរើសផលិតផល ឬ សេវាហិរញ្ញវត្ថុណាមួយក៏បានដែលសមស្របទៅតាមតម្រូវការ និងស្ថានភាពរបស់គាត់។ តួយ៉ាង ក្នុងចំណោមសេវាកម្មទាំងអស់ខាងលើ លោក សុខ អាយុ ៣៨ ឆ្នាំ ដែលជាម្ចាស់សិប្បកម្មដែក និងកញ្ចក់នៅខេត្តកំពង់ស្ពឺ បានជ្រើសរើសប្រើប្រាស់កម្ចីសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យមរបស់ អេ អឹម ខេ ចាប់តាំងពីឆ្នាំ ២០១៩ មកម្ល៉េះ។

ផ្តើមចេញពីអាជីវកម្មកៅស៊ូសិប្បកម្មដែក និងកញ្ចក់មួយក្នុងខេត្តកំពង់ស្ពឺ បច្ចុប្បន្ន លោក សុខ បានក្លាយទៅជាម្ចាស់សិប្បកម្មដែក និងកញ្ចក់ ដោយលោកទទួលបានកម្ចីពី អេ អឹម ខេ ដើម្បីទៅធ្វើជាដើមទុនក្នុងការចាប់ផ្តើមរកស៊ី។ គ្រប់យ៉ាងគឺចាប់ផ្តើមនៅក្នុងឆ្នាំ ២០១៣ ពេលនោះលោកគឺជាកម្មករនៅសិប្បកម្មដែក និងកញ្ចក់វិងប្រពន្ធរបស់លោកគឺជាកម្មការិនីកាត់ដេរនៅរោងចក្រ។ ពេលនោះរូបលោក និងភរិយាត្រូវការម៉ូតូមួយគ្រឿងដើម្បីធ្វើជាមធ្យោបាយធ្វើដំណើរទៅធ្វើការ ដូច្នេះហើយលោកបានសម្រេចចិត្តទាក់ទងមក អេ អឹម ខេ ដើម្បីស្នើកម្ចីចំនួន ១,៨០០ដុល្លារយកទៅទិញម៉ូតូមួយគ្រឿង។ រយៈពេលប្រហែលជាមួយឆ្នាំក្រោយមក លោកក៏បានសាកល្បងចូលហ៊ុនជាមួយសាច់ញាតិដើម្បីរកស៊ី ទិញ-លក់ ម៉ូតូ។ ពេលនោះគាត់

បានខ្ចី អេ អឹម ខេ ចំនួន ២,៥០០ដុល្លារ បន្ទាប់ពីបានសងផ្តាច់កម្ចីលើកទីមួយរបស់គាត់រួចរាល់។ ដោយសារការរកស៊ីមានការរីកចម្រើន គាត់ក៏បន្តខ្ចី អេ អឹម ខេ ជាបន្តបន្ទាប់។ នៅឆ្នាំ២០១៩ លោកក៏បានសម្រេចចិត្តឈប់ធ្វើការឲ្យគេ ហើយចេញមកបើកសិប្បកម្មដែក និងកញ្ចក់ផ្ទាល់ខ្លួន។

“ដើមទុន និងទុនបង្វិលគឺជាចំណុចចម្បងដែលខ្ញុំត្រូវការនៅពេលដែលខ្ញុំចេញរកស៊ី ប៉ុន្តែពេលនោះខ្ញុំមិនមានដើមទុនគ្រប់គ្រាន់នោះទេ ដូច្នេះហើយខ្ញុំក៏បានទាក់ទងទៅអេ អឹម ខេ ដើម្បីប្រឹក្សាអំពីលទ្ធភាពក្នុងការយកកម្ចីមកធ្វើដើមទុនចេញរកស៊ី។ ដោយសារខ្ញុំជាអតិថិជនចាស់ និងមានការបង់សង្គតិ អេ អឹម ខេ បានផ្តល់កម្ចីសម្រាប់អាជីវកម្មខ្នាតតូចនិងមធ្យមឲ្យខ្ញុំចំនួន ៥,០០០ ដុល្លារ។ នេះហើយជាដើមទុនដំបូងរបស់ខ្ញុំ ដែលជួយខ្ញុំឲ្យបានរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ។” លោក សុខ

បើគិតមកដល់សព្វថ្ងៃនេះលោក សុខ បានប្រើប្រាស់កម្ចីជាមួយ អេ អឹម ខេ ចំនួន៥ វគ្គមកហើយ ដែលវគ្គក្រោយនេះគាត់បានខ្ចីចំនួន ១២,០០០ដុល្លារដើម្បីទិញមធ្យោបាយដឹកជញ្ជូន (ឡាន និងរ៉ឺម៉កម៉ូតូ) សម្រាប់ដឹកសម្ភារៈដែក និងកញ្ចក់ទៅដំឡើងឲ្យភ្ញៀវ និងទិញសម្ភារៈដាក់ក្នុងសិប្បកម្មរបស់គាត់បន្ថែមទៀត។ អេ អឹម ខេ គឺជាស្ថាប័នតែមួយគត់ដែលលោក សុខប្រើប្រាស់ គាត់មិនប្រើប្រាស់ស្ថាប័នផ្សេងនោះទេ ព្រោះថាការយកកម្ចីពី អេ អឹម ខេ គឺមានភាពងាយស្រួល ហើយអាចយកកម្ចី ទៅតាមទំហំដែលគាត់ត្រូវការ។

“ដោយសារខ្ញុំមានបទពិសោធន៍ល្អជាមួយ អេ អឹម ខេ ដូច្នេះហើយខ្ញុំមិនចង់ដូរទៅប្រើស្ថាប័នផ្សេងនោះឡើយនៅ អេ អឹម ខេ បុគ្គលិកជួយណែនាំខ្ញុំឲ្យចេះរៀបចំឯកសារឲ្យបានរហ័ស និងត្រឹមត្រូវមិនសូវនាំច្រើន ធ្វើពាក្យល្បឿន ទម្លាក់ទុនលឿន និងមានភាពងាយស្រួលក្នុងការបង់សងតាមភ្នាក់ងារ មិនតែប៉ុណ្ណោះអត្រាការប្រាក់ក៏អាចទទួលយកបាន។” លោក សុខ ។

សម្រាប់លោក សុខ អេ អឹម ខេ មិនមែនត្រឹមតែជាស្ថាប័នឲ្យខ្ចីប្រាក់ដែលគាត់ប្រើនោះទេ ប៉ុន្តែគឺជាដៃគូអាជីវកម្មយ៉ាងល្អសម្រាប់គាត់។



លោក សុវណ្ណារិទ្ធ អាយុ ២២ឆ្នាំ រស់នៅក្នុងទីក្រុងភ្នំពេញ

-អតិថិជនកម្ចីខ្ចីដីថល

ការផ្តល់នូវដំណោះស្រាយសមស្របជូនអតិថិជនសម្រាប់ដោះស្រាយរាល់បញ្ហាហិរញ្ញវត្ថុដែលគាត់ជួបប្រទះ គឺជាគោលបំណងសំខាន់មួយរបស់ អេ អឹម ខេ ក្នុងទិសដៅធ្វើឲ្យជីវភាព និងមុខជំនួញរបស់អតិថិជនមានភាពប្រសើរឡើង។ អេ អឹម ខេ ជឿជាក់ថាអតិថិជនត្រូវការដំណោះស្រាយផ្សេងៗគ្នាក្នុងការលះទេសៈផ្សេងៗគ្នា ដូច្នេះហើយ អេ អឹម ខេ បានបង្កើតឡើង និងផ្តល់ជូននូវសេវាហិរញ្ញវត្ថុដ៏សម្បូរបែបដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន។ អតិថិជនរបស់ អេ អឹម ខេ អាចប្រើប្រាស់ផលិតផលជាច្រើនដូចជា៖ (១) កម្ចី (២) កម្ចីតាមប្រព័ន្ធខ្ចីដីថល (៣) សន្សំ (៤) ម៉ាស៊ីនដក-ដាក់ប្រាក់ (៥) ធនាគារចល័ត (៦) ធនាគារប្រាក់ (៧) ភតិសន្យា (សេវាបង់រំលស់) (៨) សេវាកាត់ងាររលួយ និងសេវាផ្សេងទៀត។ អតិថិជនអាចជ្រើសរើសផលិតផលសេវាហិរញ្ញវត្ថុណាមួយក៏បានដែលសមស្របទៅតាមតម្រូវការ និងស្ថានភាពរបស់គាត់។ តួយ៉ាង ក្នុងចំណោមសេវាកម្មទាំងអស់ខាងលើ លោក សុវណ្ណារិទ្ធ អាយុ ២២ ឆ្នាំ ដែលជានិស្សិតឆ្នាំទី ៣ មួយរូប និងជាអ្នកគ្រប់គ្រងទូទៅនៃហាងកាហ្វេមួយកន្លែងនៅក្នុងទីក្រុងភ្នំពេញ បានជ្រើសរើសប្រើប្រាស់កម្ចីខ្ចីដីថល (AMK Digital Loan) និងកម្មវិធីធនាគារចល័តរបស់ អេ អឹម ខេ ចាប់តាំងពីឆ្នាំ២០២០ មកម្ល៉េះ ហើយបច្ចុប្បន្ននេះគាត់នៅតែជាអតិថិជនរបស់ អេ អឹម ខេ។

លោក សុវណ្ណារិទ្ធ ជានិស្សិតដែលកំពុងសិក្សាថ្នាក់មហាវិទ្យាល័យឆ្នាំទី ៣ នៅក្នុងទីក្រុងភ្នំពេញ ហើយគាត់ពុំទាន់មានតម្រូវការក្នុងការប្រើប្រាស់កម្ចីខ្ចីដីថល គាត់ក៏ពុំទាន់មានទ្រព្យបញ្ចាំដើម្បីស្នើកម្ចីខ្ចីដីថលពីស្ថាប័នហិរញ្ញវត្ថុណាមួយដែរ។ នៅឆ្នាំ២០២០ ដោយមានតម្រូវការបង់ថ្លៃសាលា ម្យ៉ាងទៀតដោយសារទូរស័ព្ទរបស់គាត់ខូច សុវណ្ណារិទ្ធ ត្រូវការប្រាក់មួយចំនួនដើម្បីបង់សាលា ហើយក៏មានបំណងចង់ផ្លាស់ប្តូរទូរស័ព្ទថ្មីមួយដែលគាត់មានប្រាក់សន្សំខ្លះដែរ ប៉ុន្តែគាត់មិនចង់ប្រើប្រាស់ប្រាក់សន្សំរបស់គាត់ទាំងអស់នោះឡើយ គាត់ចង់ទុកជាប់ខ្លួនខ្លះសម្រាប់គ្រួសារសន្តូរផ្សេងៗដែលកើតឡើងដោយចៃដន្យ។ ថ្ងៃមួយគាត់បានឃើញគេផ្សព្វផ្សាយអំពីកម្ចីខ្ចីដីថលរបស់ អេ អឹម ខេ នៅលើបណ្តាញសង្គម Facebook ដែលមានឈ្មោះថា AMK Digital ដែលមិនត្រូវការទ្រព្យធានា ឬ អ្នកធានាឡើយ សម្រាប់កម្ចីទំហំ ១,០០០ដុល្លារចុះក្រោម។ គាត់ចាប់អារម្មណ៍ស្នើកម្ចីនោះ ប៉ុន្តែក្នុងចិត្តគាត់គិតថាប្រហែលជាមិនមែនជាការពិតឡើយព្រោះលក្ខខណ្ឌងាយស្រួលពេក។ ទោះយ៉ាងណាគាត់គិតថាបើគាត់សាកល្បងខ្ចីក៏មិនខាតបង់អ្វីដែរ ព្រោះថាគាត់មិនអស់លុយកាក់អ្វី មិនខាតពេលមកជួបជាមួយបុគ្គលិកដើម្បីធ្វើពាក្យ ហើយក៏មិនត្រូវការយកទ្រព្យធានាអ្វីទៅដាក់នោះឡើយ ដោយគាត់គ្រាន់តែចូលទៅបំពេញពាក្យស្នើកម្ចី

តាមរយៈការ Chat ទៅកាន់ AMK Digital Page ជាការស្រេច។ ដូច្នេះហើយនៅម៉ោងសម្រាកពីការងារ គាត់ក៏ចាប់ផ្តើមបំពេញពាក្យស្នើកម្ចីខ្ចីដីថលជាលើកដំបូងសាកមើល ពេលនោះគាត់ស្នើ ១,០០០ ដុល្លារ។

“បន្ទាប់ពី អេ អឹម ខេ ធ្វើការពិនិត្យតាមនីតិវិធីរួច ប្រហែលជាពីរទៅបីថ្ងៃក្រោយពីពេលខ្ញុំដាក់ពាក្យស្នើ អេ អឹម ខេ ក៏ទាក់ទងមកខ្ញុំហើយប្រាប់ថាកម្ចីរបស់ខ្ញុំគឺត្រូវបាន អេ អឹម ខេ អនុម័តរួចរាល់ហើយ បន្ទាប់មក អេ អឹម ខេ ផ្ញើរកិច្ចសន្យាកម្ចីមកឲ្យខ្ញុំដល់ផ្ទះដើម្បីបញ្ជាក់ពីការយល់ព្រមយកកម្ចី។ បន្ទាប់មក អេ អឹម ខេ ក៏ដាក់លុយបញ្ចូលក្នុងគណនីរបស់ខ្ញុំ។ ដំបូងខ្ញុំរាងភ្ញាក់ផ្អើលដែរ ដោយមិននឹកស្មានថាវាជាការពិត។ ខ្ញុំគិតទៅល្អម្យ៉ាងដែរ មានជម្រើសមួយនេះ ខ្ញុំមិនចាំបាច់ខានមិត្តភក្តិរបស់ខ្ញុំនាំឲ្យមានការអន់ចិត្តគ្នាទៅថ្ងៃក្រោយ។” លោក សុវណ្ណារិទ្ធ ។

លោក សុវណ្ណារិទ្ធ ការសន្សំលុយទុកដាក់សម្រាប់ដោះទាល់គឺជារឿងសំខាន់ ហើយក៏មិនងាយស្រួលក្នុងការសន្សំដែរ ដូច្នេះហើយគាត់ក៏មិនចង់ប្រើប្រាស់ប្រាក់សន្សំទាំងនោះឲ្យអស់ពីខ្លួនដែរ។

ដោយសារមានបទពិសោធន៍ល្អលើការស្នើកម្ចីខ្ចីដីថល ហើយដោយគាត់ជាអតិថិជនល្អ និងមានភាពទទួលខុសត្រូវក្នុងការសងត្រឡប់ផងនោះ រហូតមកទល់ពេលនេះ លោក សុវណ្ណារិទ្ធ បានប្រើកម្ចីខ្ចីដីថលរបស់ អេ អឹម ខេ ចំនួន ៤វគ្គហើយ ដោយកម្ចីលើកទី ២ ទី ៣ និង ទី ៤ លោកយកមកបង់ថ្លៃសាលា ទិញម៉ូតូ និងផ្តល់ឲ្យម្តាយគាត់យកទៅពង្រីកមុខរបរតូចតាចមួយនៅស្រុកកំណើត ។

“រាល់កម្ចីរបស់ខ្ញុំដែលទទួលបានមក គឺគ្រប់គ្រាន់តាមតម្រូវការរបស់ខ្ញុំ ហើយសម្រាប់កម្ចីខ្ចីដីថលនេះផងដែរវាបានផ្តល់នូវជម្រើសផ្នែកហិរញ្ញវត្ថុបន្ថែមដល់ខ្ញុំដែលអាចជួយខ្ញុំនៅពេលដែលខ្ញុំត្រូវការបំផុត។ វាមានភាពងាយស្រួលដោយខ្ញុំមិនចាំបាច់ខាតពេលទៅសាខា ឬ ណាត់ជួបជាមួយបុគ្គលិកផ្តល់កម្ចីឡើយដូច្នេះវាមិនប៉ះពាល់ម៉ោងការងាររបស់ខ្ញុំ ហើយចំណាយពេលតែ ២ ឬ ៣ ថ្ងៃប៉ុណ្ណោះគឺអាចទទួលបាន កម្ចីហើយ។” លោក សុវណ្ណារិទ្ធ

លោក សុវណ្ណារិទ្ធ ធ្លាប់បានគិតថាការស្នើសុំកម្ចីសម្រាប់អ្នកដែលគ្មានទ្រព្យធានា និងការស្នើតាមអនុញ្ញាតនេះ គឺវាមិនងាយស្រួលក្នុងការទទួលបានកម្ចីនោះទេ។ ប៉ុន្តែបន្ទាប់ពីគាត់បានសាកល្បងស្នើកម្ចីនេះជាមួយ អេ អឹម ខេ បានជោគជ័យ ទើបគាត់ដឹងថាវាមិនមែនជាការលំបាកទេប្រសិនបើយើងធ្វើតាមអ្វីដែលខាង អេ អឹម ខេ ណែនាំ។ គាត់បានបញ្ជាក់ថា អ្វីដែលល្អនោះគឺ គាត់មិនខាតពេលទៅជួបបុគ្គលិកផ្នែកកម្ចី មិនចាំបាច់ដាក់ទ្រព្យធានាសម្រាប់កម្ចី ១,០០០ដុល្លារ ចុះក្រោមមិនចាំបាច់មានអ្នកធានា ហើយទទួលបានហ័ស និងមិនអស់ការប្រាក់ច្រើនដូចការក្រាបប្រព័ន្ធឡើយ មិនតែប៉ុណ្ណោះការបង់សងរំលស់ដើម-ការ ក៏ជួយបន្ធូរបន្ថយរបស់គាត់ដែរ។

ដោយមានភាពជឿជាក់ និងទុកចិត្តខ្លាំងទៅលើ អេ អឹម ខេ លោក សុវណ្ណារិទ្ធ មានគម្រោងនឹងខ្ចីកម្ចីនេះជាមួយ អេ អឹម ខេ បន្តទៀតជាមួយនឹងទំហំកម្ចីច្រើនជាងមុនដើម្បីជាដើមទុនក្នុងការធ្វើអាជីវកម្មរបស់គាត់ជាមួយនឹងមិត្តភក្តិគ្នាពេលខាងមុខ។ លោកក៏បានណែនាំមិត្តភក្តិឲ្យប្រើប្រាស់ អេ អឹម ខេ ផងដែរ ដោយសារកម្ចីខ្ចីដីថលនេះមានទាំងកម្ចីទំហំតូច និងធំ។

▲ ដំណើរការគ្រប់គ្រងការងារសង្គម

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានប្តេជ្ញាចិត្តធ្វើឱ្យមានភាពស្មើគ្នារវាងការងារហិរញ្ញវត្ថុ និងការងារសង្គមតាមរយៈការអនុវត្តជាក់ស្តែងនូវបេសកកម្មផ្នែកកិច្ចការសង្គមរបស់ខ្លួន ដើម្បីធានាឱ្យបាននូវគុណតម្លៃសង្គម និងការទទួលស្គាល់ជាទូទៅ។ ការគ្រប់គ្រងការងារសង្គមគឺជាដំណើរការមួយនៃការដាក់បេសកកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទៅជាការអនុវត្តជាក់ស្តែង។ នេះគឺមានន័យថា អេ អឹម ខេ បានបង្ហាញពីការខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការបង្កើតគោលដៅសង្គម បង្កើតយន្តការត្រួតពិនិត្យទៅលើគោលដៅទាំងនោះ និងការប្រើប្រាស់ព័ត៌មានដែលទទួលបានដើម្បីពង្រឹងការអនុវត្តបេសកកម្មរបស់គ្រឹះស្ថានឱ្យបានល្អ។ គោលដៅនៃការងារសង្គមរបស់ អេ អឹម ខេ ត្រូវបានបង្កើតឡើងតាមរយៈការបញ្ចូលបេសកកម្ម និងគោលការណ៍ណែនាំរបស់ អេ អឹម ខេ ដែលមានចំណុចខ្លាំងចំនួន ៥ ដូចជា វិសាលភាពប្រតិបត្តិការ ភាពសមស្របនៃផលិតផល តម្លាភាព និងគោលការណ៍ការពារអតិថិជន ការទទួលខុសត្រូវចំពោះបុគ្គលិក និងការផ្លាស់ប្តូរប្រកបដោយប្រសិទ្ធិភាព។

▲ ក្របខ័ណ្ឌគ្រប់គ្រងការងារសង្គម

ដើម្បីសម្រេចបាននូវតុល្យភាពរវាងការងារហិរញ្ញវត្ថុ និងការងារសង្គម អេ អឹម ខេ បានបង្កើតទិសដៅសង្គម ក៏ដូចជាបង្កើតយន្តការជាក់លាក់ និងរឹងមាំ ដើម្បីតាមដាន និងវាយតម្លៃលទ្ធផលសង្គមរបស់ អេ អឹម ខេ ដោយគណៈកម្មាធិការការងារសង្គម តាមរយៈឧបករណ៍គ្រប់គ្រងការងារសង្គម ដែលហៅថាក្របខ័ណ្ឌនៃការគ្រប់គ្រងការងារសង្គម។ ក្របខ័ណ្ឌនៃការគ្រប់គ្រងការងារសង្គមនេះត្រូវបានបែងចែកជាពីរផ្នែកគឺមួយសម្រាប់ថ្នាក់គ្រប់គ្រង និងមួយទៀតសម្រាប់កម្រិតក្រុមប្រឹក្សាភិបាល ហើយវានឹងត្រូវបានបំពេញដោយគណៈកម្មាធិការការងារសង្គម ដើម្បីផ្ញើទៅក្រុមប្រឹក្សានាយកដែលភ្ជាប់ជាមួយរបាយការណ៍សង្ខេបនៃកិច្ចប្រជុំរបស់គណៈកម្មាធិការនេះផងដែរ។

- ១. កម្រិតគណៈគ្រប់គ្រង៖ នាយកដ្ឋានស្រាវជ្រាវរបស់ អេ អឹម ខេ គឺជាអ្នកដឹកនាំ និងគ្រប់គ្រងការអនុវត្តការងារសង្គម ក្នុងអេ អឹម ខេ ទាំងមូល។ នាយកដ្ឋាននេះបានធ្វើការសិក្សាស្រាវជ្រាវជាប្រចាំទាំងផ្នែកសង្គម និងផ្នែកទីផ្សារ ដើម្បីស្វែងយល់អំពីបញ្ហាប្រឈមផ្សេងៗរបស់អតិថិជន និងបុគ្គលិក។ លើសពីនេះទៅទៀត ក្រុមស្រាវជ្រាវបានធ្វើការសហការជាមួយនាយកដ្ឋាន ផ្សេងៗនៅក្នុង អេ អឹម ខេ ដើម្បីធ្វើឱ្យប្រាកដថាត្រូវតាមស្តង់ដារ និងការអនុវត្តការងារសង្គមជាក់ស្តែងត្រូវបានអនុវត្ត និងអនុវត្តដោយជោគជ័យ។
- ២. កម្រិតក្រុមប្រឹក្សាភិបាល៖ លទ្ធផលនៃការសិក្សាស្រាវជ្រាវត្រូវបានរាយការណ៍ដល់គណៈគ្រប់គ្រង និងគណៈកម្មាធិការអនុវត្តការងារសង្គម។ គណៈកម្មាធិការនេះជាអ្នកផ្តល់អនុសាសន៍ដល់ក្រុមប្រឹក្សាភិបាល និងពិភាក្សាលើរបបគំហើញថ្មីៗសម្រាប់គោលការណ៍ក្នុងការបង្កើតយុទ្ធសាស្ត្រអាជីវកម្ម។ ការផ្តល់អនុសាសន៍ និងការពិភាក្សានេះមានគោលបំណងបង្ហាញ និងរឹតតែខ្សឹមខ្សួនឱ្យបានគ្រប់ជ្រុងជ្រោយពីស្នាដៃ និងសមិទ្ធផលទាំងឡាយដែលស្ថាប័នសម្រេចបានដើម្បីបង្ហាញទៅដល់ក្រុមប្រឹក្សាភិបាល ក្នុងគោលបំណងរក្សាឱ្យបាននូវតុល្យភាពនៃការអនុវត្តទូទៅក្នុងគ្រឹះស្ថាន និងដើម្បីឱ្យការសម្រេចចិត្តក្នុងការគ្រប់គ្រងមានភាពស៊ីសង្វាក់គ្នាទៅនឹងគោលបំណងទាំងពីររបស់ស្ថានប័នគឺទាំងផ្នែកសង្គម និងផ្នែកហិរញ្ញវត្ថុ។

ក្របខ័ណ្ឌនៃការគ្រប់គ្រងការងារសង្គម ឆ្លុះបញ្ចាំងពីរចនាសម្ព័ន្ធនៃរបាយការណ៍ពីគណៈកម្មាធិការសវនកម្មដោយការអនុវត្តប្រព័ន្ធវាយតម្លៃតាមពណ៌ភ្លើងចរាចរណ៍ "ក្រហម លឿង និងបៃតង" ពណ៌ក្រហមមានន័យថាមានបញ្ហា ហើយបៃតងមានន័យថាអ្វីៗគ្រប់យ៉ាងមានភាពប្រសើរជាងខណៈដែលពណ៌លឿងមានន័យថា ចេញធ្វើសកម្មភាពជាបន្ទាន់។ ដំបូងគណៈកម្មាធិការការងារសង្គម ធ្វើការវាយតម្លៃថាតើព័ត៌មានចាំបាច់ទាំងអស់ដែលត្រូវបានផ្តល់ដោយនាយកដ្ឋានស្រាវជ្រាវ ឬអត់? តើវាត្រឹមត្រូវទេ? តើលទ្ធផលទាំងនោះស្របតាមបេសកកម្មរបស់ អេ អឹម ខេ ដែរឬទេ? បន្ទាប់មកការពិពណ៌នាអំពីបញ្ហាណាមួយដែលត្រូវបានគូសបញ្ជាក់ដោយពណ៌លឿង ឬក្រហមត្រូវបានរៀបចំដោយគណៈកម្មាធិការការងារសង្គម នៅក្នុងជួរដេក "បញ្ហាសម្រាប់រាយការណ៍"។ ក្រុមប្រឹក្សាភិបាលអាចប្រើប្រាស់ក្របខ័ណ្ឌនេះសម្រាប់ការអភិវឌ្ឍយុទ្ធសាស្ត្ររបស់ អេ អឹម ខេ។

ក្របខ័ណ្ឌនៃការគ្រប់គ្រងការងារសង្គមត្រូវបានរាយការណ៍ទៅក្រុមប្រឹក្សាភិបាលដោយប្រធានគណៈកម្មាធិការពិសេសរបស់ខ្លួន និងធ្វើការកត់ត្រាក្នុងអំឡុងពេលកិច្ចប្រជុំគណៈកម្មាធិការនេះ ត្រូវបានយកមកអនុវត្តផងដែរ។

អេ អឹម ខេ - របាយការណ៍ ក្របខ័ណ្ឌការងារគណៈកម្មាធិការការងារសង្គម

រយៈពេលនៃការវាយ តម្លៃ៖ ថ្ងៃទី០១ ខែមករា ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	ការត្រួតពិនិត្យជាប្រចាំ				
ព័ត៌មានបង្ហាញជូនគិត ត្រឹម៖ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២	វិសាលភាព នៃប្រតិបត្តិការ	ភាពសមស្រប នៃផលិតផល	តម្លាភាព និង កិច្ចការពារ អតិថិជន	ការទទួលខុសត្រូវ ចំពោះបុគ្គលិក	ការ ផ្លាស់ប្តូរ
ប្រភពនៃ ព័ត៌មាន	<ul style="list-style-type: none"> អតិថិជនក្រីក្រយកកម្ចីជាគ្រូម និងកម្ចីឯកត្តជន គោលការណ៍វាស់វែងភាពក្រីក្រគឺផ្អែកលើប័ណ្ណក្រីក្រឆ្នាំ ២០២១ នេះ ដោយហេតុថាការវាស់វែងភាពក្រដោ ប្រើប្រាស់ PPI គឺមិនទាន់បានធ្វើបច្ចុប្បន្នភាព រួចរាល់ 	<ul style="list-style-type: none"> កម្រិតនៃការរក្សាអតិថិជន អត្រាអតិថិជនសន្សំអស់កម្ម អត្រាអតិថិជនយកកម្ចីច្រើនស្ថាប័ន អត្រាអតិថិជនចាកចេញ ឬត្រូវបានបដិសេធកម្ចី ការវាស់វែងលើគុណភាពសេវាកម្ម ២០២១ ការយល់ដឹងពីកេរ្តិ៍ឈ្មោះរបស់គ្រឹះស្ថាន ២០២១ 	<ul style="list-style-type: none"> អត្រាអតិថិជនយកកម្ចីច្រើនស្ថាប័ន ការប្រើប្រាស់កម្ចី ការយល់ដឹងរបស់អតិថិជនអំពីផលិតផលកម្ចី ការយល់ដឹងរបស់អតិថិជនអំពីផលិតផលធានារ៉ាប់រងខ្នាតតូច ការយល់ដឹងរបស់អតិថិជនអំពីផលិតផលសន្សំ ការតិះទានកែលម្អពីសំណាក់អតិថិជន 	<ul style="list-style-type: none"> របាយការណ៍ស្តីពីការលាយបំបែករបស់បុគ្គលិក ២០២១ របាយការណ៍ស្តីពីភាពពេញចិត្តរបស់បុគ្គលិក ២០២១ 	
ប្រភពនៃព័ត៌មាន	<ul style="list-style-type: none"> ប័ណ្ណក្រីក្រ សន្ទស្សន៍ប្រូបាបនៃភាពក្រីក្រ PPI 		<ul style="list-style-type: none"> ផលធៀបនៃអតិថិជនយកកម្ចីច្រើនស្ថាប័ន ការប្រើប្រាស់កម្ចីរបស់អតិថិជនទៅលើគោលបំណងផ្សេងៗ កម្រិតនៃការយល់ដឹងរបស់អតិថិជនលើផលិតផល និងសេវាកម្ម ចំនួននៃការតិះទានកែលម្អពីសំណាក់អតិថិជន 	<ul style="list-style-type: none"> ចំនួនបុគ្គលិកដែលបានលាយបំបែក និងមូលហេតុនៃការលាយបំបែករបស់បុគ្គលិកទាំងការពន្យល់នានា ការឱ្យពិន្ទុទៅលើភាពពេញចិត្តតាមភេទមុខតំណែង និងសាខា មូលហេតុដែលបុគ្គលិកចង់ចាកចេញពី អេ អឹម ខេ 	

ឆ្នាំនៃការវាយតម្លៃ: YYY ការវាយតម្លៃការងារសង្គម - របាយការណ៍សង្ខេប	វិសាលភាព នៃប្រតិបត្តិការ	ភាពសមស្រប នៃផលិតផល	តម្លាភាព និងកិច្ចការពារ អតិថិជន	ការទទួលខុសត្រូវ ចំពោះបុគ្គលិក	ការផ្លាស់ប្តូរ	
វិធីសាស្ត្រ ដំណើរការ របាយការណ៍ ឬប្រភពព័ត៌មាន	តើលោកអ្នកពេញចិត្តជាមួយ និងភាពត្រឹមត្រូវនៃវិធីសាស្ត្រ និងដំណើរការដែលបានអនុវត្ត ដែរឬទេ?					
	តើលទ្ធផលដែលបានបង្ហាញ ជូននេះសមស្របជាមួយនិង បសកកម្មដែរឬអត់?					
	យោងទៅលើលទ្ធផលនេះ តើលោកអ្នកមានបានមើល ឃើញទុកជាមនុស្សបញ្ហា ដែលអាចកើតមានឡើង នៅថ្ងៃអនាគតដែរឬទេ?					
	តើទិន្នន័យ ឬព័ត៌មាននេះ មានភាពខ្លះចន្លោះ ដែរឬទេ?					
បញ្ហាលើ របាយការណ៍	បញ្ហាលើរបាយការណ៍					
ផ្សេងៗទៀត	ផ្សេងៗ:.....					

របាយការណ៍ក្របខ័ណ្ឌការងារគណៈកម្មាធិការការងារសង្គមនេះ គឺជាចំណែកសំខាន់បំផុតសម្រាប់កិច្ចប្រជុំគណៈកម្មាធិការការងារសង្គម។

▲ របកគំហើញសំខាន់ៗ ក្នុងការអនុវត្តការងារសង្គម

ដើម្បីឱ្យប្រាកដថាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដើរស្របទៅនឹងរបស់កម្មវិធីសង្គមរបស់ខ្លួន អេ អឹម ខេ បានធ្វើការស្ទង់មតិ និងប្រើប្រាស់ទិន្នន័យដែលខ្លួនមានស្រាប់នៅក្នុងប្រព័ន្ធគ្រប់គ្រងព័ត៌មានរបស់ខ្លួនដើម្បីធ្វើការវិភាគពេញមួយឆ្នាំ ក្នុងគោលដៅតាមដាន សុចនាករសំខាន់ៗនៃការងារសង្គមរបស់ខ្លួន។ លទ្ធផលដែលបានមកពីការសិក្សាស្រាវជ្រាវ និងការវិភាគទិន្នន័យត្រូវបានចែងក្នុងដាក់ ចូលក្នុងរបាយការណ៍ការងារសង្គម ដែលពិនិត្យ និងពិភាក្សាដោយគណៈកម្មាធិការការងារសង្គម។ របាយការណ៍ទាំងនេះត្រូវបានពិភាក្សា ដោយគណៈកម្មាធិការការងារសង្គម (SPC) និង ធ្វើការបង្ហាញទៅកាន់ក្រុមប្រឹក្សាភិបាលវិភាគដោយឈរលើមូលដ្ឋាន ចំណុចសំខាន់ ទាំងបួន រួមមាន វិសាលភាពប្រតិបត្តិការ ភាពសមស្របនៃផលិតផល តម្លាភាព និងកិច្ចការពារអតិថិជន និងការទទួលខុសត្រូវចំពោះ បុគ្គលិក។ លទ្ធផលនៃចំណុចគោលនីមួយៗ ត្រូវបានវាយតម្លៃដោយប្រើប្រាស់ពណ៌នៃភ្លើងច្បាច្បាញដែលមាន ក្រហម លឿង និង បៃតង ដែលពណ៌ក្រហមតម្រូវឱ្យធ្វើសកម្មភាពកែប្រែជាបន្ទាន់ ពណ៌លឿង តម្រូវឱ្យមានការចាត់វិធានការបន្ថែមដោយប្រុងប្រយ័ត្ន និងពណ៌បៃតង មិនតម្រូវឱ្យមានការធ្វើសកម្មភាពបន្ទាន់បន្ថែមនោះទេ។

វិសាលភាពប្រតិបត្តិការ

ការវិភាគនេះគឺធ្វើឡើងដោយនាយកដ្ឋានស្រាវជ្រាវដើម្បីធ្វើការវាស់វែងពីកម្រិតភាពក្រីក្ររបស់អតិថិជន និងជួយឱ្យ អេ អឹម ខេ បានយល់ កាន់តែច្បាស់អំពីអតិថិជនរបស់ខ្លួន។ វាក៏បានផ្តល់ជាអំណះអំណាងដើម្បីបញ្ជាក់ថា អេ អឹម ខេ ពិតជាបានអនុវត្តរបស់កម្មសង្គម របស់ខ្លួនបានល្អដែរ ឬ ទេ។ អេ អឹម ខេ បានប្រើប្រាស់វិធីសាស្ត្របឋមពីដើម្បីវាស់កម្រិតភាពក្រីក្ររបស់អតិថិជន ហើយ វិធីសាស្ត្រ ទាំងពីរនោះមានដូចខាងក្រោម៖

១. ប័ណ្ណក្រីក្រ (កម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ) ជាកម្មវិធីមួយដែលបង្កើតដោយក្រសួងផែនការ។ អេ អឹម ខេ បានប្រើប្រាស់ ប័ណ្ណក្រីក្រនេះដើម្បីកំណត់សំគាល់លើអតិថិជនក្រីក្ររបស់ខ្លួននៅស្ទើរគ្រប់តំបន់ទូទាំងប្រទេសកម្ពុជា។


២. សន្ទស្សន៍ប្រូបាបនៃភាពក្រីក្រ (PPI) ជាវិធីសាស្ត្រមួយដែលត្រូវបានប្រើប្រាស់សម្រាប់ចាប់យកនូវប្រូបាបនៃភាពក្រីក្ររបស់ អតិថិជន។ វាជួយឱ្យយើងដឹងថាអតិថិជនបែបណាដែលប្រហាក់ប្រហែលជាក្រីក្រ។

មុនឆ្នាំ ២០២០ អេ អឹម ខេ បានប្រើប្រាស់វិធីសាស្ត្រស្ទង់មតិដើម្បីប្រមូលទិន្នន័យយកមកធ្វើការវាស់វែងពីកម្រិតភាពក្រីក្រនៃអតិថិជន កម្មវិធីរបស់ខ្លួន។ ដោយឡែកនៅក្នុងឆ្នាំ ២០២២ មិនបានធ្វើការប្រមូលទិន្នន័យនោះទេ ដោយសារតែ PPI គឺស្ថិតនៅក្នុងដំណើរការនៃការ ធ្វើបច្ចុប្បន្នភាពនៅឡើយ។ ទោះជាយ៉ាងណាក្តីក្នុងរយៈពេល ៨ ឆ្នាំ (២០១២-២០១៩) កន្លងមកនេះ អេ អឹម ខេ បានបន្តអនុវត្តយ៉ាង ខ្ជាប់ខ្ជួននូវរបស់កម្មសង្គមរបស់ខ្លួន ពោលគឺ ២២% ទៅ ៣៦% នៃអតិថិជនរបស់ខ្លួនគឺមកពីគ្រួសារក្រីក្រ នេះបើយោងតាមលទ្ធផល នៃការស្ទង់មតិ ហើយបើផ្អែកលើ PPI Govt@150 វិញនោះ អតិថិជនរបស់ អេ អឹម ខេ ប្រមាណជា ៣៦% ទៅ ៤៦% គឺប្រហែលជា គ្រួសារក្រីក្រ។

១ កម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ បានបង្កើតឡើងក្នុងឆ្នាំ ២០០៦ ដោយមានក្រសួងផែនការ ដែលនេះជាផ្នែកមួយនៃការបន្តខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីកាត់បន្ថយភាពក្រីក្រ និងជួយដល់ការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមទូទាំងប្រទេស។ កម្មវិធីនេះផ្តល់ជូនជាបច្ចេកទេសក្នុងការកំណត់ភាពក្រីក្រ និងក្រៅភាពក្រីក្រជាច្រើនកម្រិតដែលមានលើគ្រួសារក្រីក្រ ដើម្បីជួយពួកគេផ្តល់សេវាកម្មចំពោះគ្រួសារក្រីក្រ និងគ្រួសារ ដែលងាយរងគ្រោះបំផុត។ គោលបំណងសំខាន់នៃកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ គឺកាត់បន្ថយភាពស្ទុះនៃការប្រឹងប្រែង និងធនធានដោយស្ថាប័នផ្សេងៗ និងអង្គការនានាក្នុងការកំណត់ក្រុមគោលដៅ សម្រាប់ការ ធ្វើអន្តរាគមន៍លើការកាត់បន្ថយភាពក្រីក្រ និងធានាឱ្យបានថាជំនួយនេះនឹងផ្តល់ជូនដល់គ្រួសារដែលត្រូវការបំផុត។ <http://www.idpoor.gov.kh>

២ សន្ទស្សន៍ប្រូបាបនៃភាពក្រីក្រ (PPI) គឺជា វិធីសាស្ត្រក្នុងការវាស់វែងភាពក្រីក្រសម្រាប់អង្គការ និងអាជីវកម្មជាមួយរបស់កម្មប្រើដល់ប្រជាពលរដ្ឋក្រីក្រ។ សន្ទស្សន៍ប្រូបាបនៃភាពក្រីក្រ គឺជាស្ថិតិមានភាពងាយស្រួល ក្នុងការប្រើប្រាស់ ដោយផ្តល់ចម្លើយទៅនឹងសំណួរទាំង១០ អំពីការយាមទៅក្នុងគ្រួសារ ហើយទព្វសម្បត្តិរបស់ម្ចាស់កម្មសិទ្ធិគឺត្រូវបានដាក់ពិន្ទុ ដើម្បីគណនាលទ្ធភាពដែលអាចនឹងក្រីក្រ ដែលគ្រួសារនោះរស់នៅក្រោម ឬលើបន្តិចបន្តួចនៃបន្ទាន់នៃភាពក្រីក្រ។ <https://www.povertyindex.org/about-us>


បម្រែបម្រួលនៃការគ្របដណ្តប់អតិថិជនក្រុមថ្មីក្រីក្រ (២០១២ - ២០១៩)



- លទ្ធផលពីការស្ទង់មតិ៖ ចំនួនអតិថិជនថ្មី ដែលមានប័ណ្ណក្រីក្រ (ប័ណ្ណក្រីក្រ១ និងប័ណ្ណក្រីក្រ២)
- លទ្ធផលពីការស្ទង់មតិ៖ ចំនួនអតិថិជនថ្មីដែលប្រហែលជាមកពីគ្រួសារក្រីក្រ - PPI Government definition @ 150%
- លទ្ធផលពីការស្ទង់មតិ៖ ចំនួនអតិថិជនថ្មីដែលប្រហែលជាមកពីគ្រួសារក្រីក្រ - PPI World Bank definition @ 150%

បញ្ជាក់: ទិន្នន័យសម្រាប់ឆ្នាំ ២០២២ មិនទាន់ដំណើរការនៅក្នុងការគណនារបស់ PPI ទេ ជាការពិគណនាដោយសារតែបច្ចុប្បន្ននេះ PPI កំពុងតែស្ថិតនៅក្នុងដំណាក់កាលធ្វើបច្ចុប្បន្នភាព។ ការធ្វើបច្ចុប្បន្នភាពត្រូវបានបញ្ចប់នៅខែ មករា ឆ្នាំ ២០២៣។

ចំនួនគ្រួសារក្រីក្រដែលអតិថិជនរបស់ អេ អឹម ខេ នៅជនបទ និង ទីប្រជុំជន (២០១៨-២០១៩)



បញ្ជាក់: ទិន្នន័យសម្រាប់ឆ្នាំ ២០២២ មិនទាន់ដំណើរការនៅក្នុងការគណនារបស់ PPI ទេ ជាការពិគណនាដោយសារតែបច្ចុប្បន្ននេះ PPI កំពុងតែស្ថិតនៅក្នុងដំណាក់កាលធ្វើបច្ចុប្បន្នភាព។ ការធ្វើបច្ចុប្បន្នភាពត្រូវបានបញ្ចប់នៅខែ មករា ឆ្នាំ ២០២៣។

ដោយសារឧបករណ៍វាស់វែងភាពក្រីក្រ (ប្រហាក់ប្រហែល៖ PPI) កំពុងស្ថិតក្នុងការធ្វើបច្ចុប្បន្នភាព នៅក្នុងឆ្នាំ ២០២២ អេ អឹម ខេ បានសម្រេចចិត្តប្រើប្រាស់ទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រ (ប័ណ្ណក្រីក្រ) ដើម្បីជាមធ្យោបាយមួយក្នុងការវាស់វែងស្ថានភាពប្រតិបត្តិការសេវាកម្មសម្រាប់គ្រួសារក្រីក្រ។ យោងតាមលទ្ធផលនៃការស្រាវជ្រាវថ្នាក់ជាតិរបស់ អេ អឹម ខេ អំពីកម្រិតនៃការស្គាល់យីហោ និងផលិតផលរបស់ខ្លួនក្នុងឆ្នាំ ២០២២ អេ អឹម ខេ បានរកឃើញថាប្រមាណជា ១១% នៃអតិថិជនរបស់ អេ អឹម ខេ គឺមកពីគ្រួសារក្រីក្រដែលមានប័ណ្ណក្រីក្រ។ ស្របគ្នានេះដែរ ផ្នែកលើទិន្នន័យរបស់ក្រុមស្ទង់ជំនាញ នៅក្នុងរបាយការណ៍អង្កេតសេដ្ឋកិច្ចសង្គមកម្ពុជាឆ្នាំ ២០១៩/២០២០ ប្រមាណជា ១០% នៃគ្រួសារសរុបនៅក្នុងប្រទេសកម្ពុជា គឺជាគ្រួសារក្រីក្រដែលមានកាន់ប័ណ្ណក្រីក្រ។ នេះបញ្ជាក់ឲ្យឃើញថា អេ អឹម ខេ បានគ្របដណ្តប់មួយចំនួនធំនៃគ្រួសារក្រីក្រនៅកម្ពុជាក្នុងឆ្នាំ ២០២២។

ភាពសមស្របនៃផលិតផល

ដោយសារតម្រូវការរបស់អតិថិជនក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៅក្នុងទីផ្សារ អេ អឹម ខេ បានខិតខំយ៉ាងខ្លាំងដើម្បីបង្កើតផលិតផល/សេវាកម្មថ្មីៗដែលអាចឆ្លើយតបទៅនឹងតម្រូវការ និងចំណូលចិត្តរបស់អតិថិជន។ នាយកដ្ឋានស្រាវជ្រាវ និងនាយកដ្ឋានទំនាក់ទំនង អតិថិជន អេ អឹម ខេ បានធ្វើការសិក្សាជាប្រចាំអំពីភាពពេញចិត្តអតិថិជនមកលើផលិតផល និងសេវាកម្ម អេ អឹម ខេ ក៏ដូចជាធ្វើការសិក្សាតាមដានអំពីមូលហេតុដែលនាំឱ្យអតិថិជនឈប់ប្រើ អេ អឹម ខេ។ បន្ថែមលើនេះទៀត អេ អឹម ខេ ក៏បានសិក្សាស្វែងយល់អំពីការចាកចេញរបស់អតិថិជន គុណភាពសេវាកម្ម និងកម្រិតនៃការស្គាល់យីហោ និងផលិតផល អេ អឹម ខេ ជាប្រចាំផងដែរ។

ការសិក្សាទាំងនេះគឺដើម្បីជួយដល់ថ្នាក់គ្រប់គ្រងក្នុងការរិះរកយុទ្ធសាស្ត្រធ្វើយ៉ាងណាឱ្យ អេ អឹម ខេ នៅតែជាជម្រើសដ៏ល្អសម្រាប់អតិថិជនគោលដៅ និងនៅតែអាចប្រកួតប្រជែងនៅលើទីផ្សារបានគ្រប់ពេលវេលា។ ទោះបីជាពិដានការប្រាក់អាចជាតួអង្គមួយដែលរារាំងស្ថាប័នផ្សេងមួយចំនួនមិនអាចផ្តល់កម្ចីទំហំតូចទៅដល់គ្រួសារក្រីក្រ

នៅជនបទបានក៏ដោយ អេ អិម ខេ នៅតែបន្តចង្អុល និងបេសកកម្មរបស់ខ្លួនក្នុងការផ្តល់នូវផលិតផលសមស្របទៅដល់អតិថិជនគ្រប់ស្រទាប់នៅក្នុងប្រទេសកម្ពុជា។ អេ អិម ខេ ធ្វើដូច្នោះដើម្បីឱ្យប្រាកដថាគ្រប់គ្នាជាពិសេសគ្រួសារក្រីក្រមានលទ្ធភាពទទួលបាននូវហិរញ្ញវត្ថុសម្រាប់បំពេញតម្រូវការរបស់ពួកគេ។

តម្លាភាព និងកិច្ចការពារអតិថិជន

ចុងឆ្នាំ ២០១៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ បានទទួលប័ណ្ណសរសើរពីកិច្ចការពារអតិថិជន ពីស្ថាប័នខេមផេញ (Smart Campaign) ដែលប័ណ្ណសរសើរនេះបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិកគ្រប់ជាន់ថ្នាក់។ ក្នុងឆ្នាំ ២០១៨ អេ អិម ខេ ក៏ទទួលបានការទទួលស្គាល់ពីការអនុវត្តលើគោលការណ៍ការពារអតិថិជនយ៉ាងពេញលេញពីសវនករឯករាជ្យផងដែរ។ លើសពីនេះទៅទៀតនៅក្នុងឆ្នាំ ២០២២ អេ អិម ខេ នៅតែបន្តដំណើរការយកបានប័ណ្ណសរសើរនេះម្តងទៀតផងដែរ។ អេ អិមខេ អនុវត្តគោលការណ៍នេះក្នុងគោលបំណងការពារអតិថិជនក៏ដូចជាបម្រើពួកគាត់ប្រកបដោយតម្លាភាព និងភាពទទួលខុសត្រូវ។ នាយកដ្ឋានស្រាវជ្រាវបានធ្វើការតាមដាន និងសិក្សាស្រាវជ្រាវលើគម្រោងផ្សេងៗ ដើម្បីធានាឱ្យបានថាអតិថិជន អេ អិម ខេ គ្រប់រូបទទួលបានការបម្រើសេវាកម្មដូចៗគ្នា និងស្មើភាពគ្នា។

អេ អិម ខេ បានធ្វើការសិក្សាលើអតិថិជនដែលមានកម្រិតច្រើនស្ថាប័ន ដោយប្រើវិធីសាស្ត្រនៃការប្រមូលព័ត៌មានបែបបរិមាណ និងបែបគុណភាព ដើម្បីស្វែងយល់ពីអាកប្បកិរិយារបស់អតិថិជនក្នុងការប្រើប្រាស់កម្មវិធីរបស់ពួកគេដែលអនុញ្ញាតឱ្យថ្នាក់គ្រប់គ្រងអាចដាក់ចេញជាយុទ្ធសាស្ត្រក្នុងការបញ្ជ្រាបអតិថិជនពីការធ្លាក់ចូលក្នុងស្ថានភាពកម្រិតណាមួយ។ ក្រោយពីនេះ ការវាស់ស្ទង់មតិលើអតិថិជនដែលត្រូវបានបដិសេធកម្រិតបានឆ្លុះបញ្ចាំងផងដែរថា អេ អិម ខេ មានការប្តេជ្ញាចិត្ត និងប្រឹងប្រែងយ៉ាងខ្លាំងក្នុងការវិភាគលើលទ្ធភាពបង់សងគ្រលប់របស់អតិថិជន ដើម្បីធ្វើឱ្យប្រាកដថាពួកគេនឹងមិនធ្លាក់ចូលក្នុងស្ថានភាពបំណុលរំលោភឡើយ។ លើសពីនេះទៀត ការសិក្សាពីការយល់ដឹងរបស់ អតិថិជនសន្សំអតិថិជនកម្រិត និងអតិថិជនដែលបានប្រើប្រាស់សេវាធានារ៉ាប់រងខ្នាតតូច ត្រូវបានប្រើប្រាស់ដើម្បីធ្វើច្នៃប្រឌិតអំពីកម្រិតយល់ដឹងរបស់ពួកគេទៅលើសេវាកម្មដែលគេកំពុងប្រើប្រាស់ ហើយលទ្ធផលនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងបានយល់ដឹងនូវអ្វីដែល អេ អិម ខេ គួរតែធ្វើបន្ថែមដើម្បីធ្វើយ៉ាងណាឱ្យអតិថិជនយល់ច្បាស់អំពីផលិតផលដែលពួកគាត់កំពុងប្រើប្រាស់។ អេ អិម ខេ ក៏បានបង្កើតឱ្យមានផងដែរនូវយន្តការទទួលព័ត៌មានត្រឡប់តាមរយៈប្រអប់សំបុត្រផ្តល់មតិយោបល់ និងប្រព័ន្ធទូរស័ព្ទមិនគិតថ្លៃសេវាសម្រាប់អតិថិជនធ្វើការទូរស័ព្ទមកកាន់ អេ អិម ខេ។

ទំនួលខុសត្រូវចំពោះបុគ្គលិក

ការជ្រើសរើស និងថែរក្សាឱ្យបាននូវបុគ្គលិកល្អដើម្បីបម្រើការងារក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ពិតជាមានសារៈសំខាន់ណាស់ ហើយនេះជាការងារអាទិភាព ព្រោះបុគ្គលិកគឺជាទ្រព្យដ៏សំខាន់បំផុតសម្រាប់ អេ អិម ខេ។ នៅដើមឆ្នាំ ២០២១ អេ អិម ខេ ទទួលបានពានរង្វាន់ និយោជកឆ្លើមប្រចាំប្រទេសកម្ពុជាដែលទទួលស្គាល់អំពីការវិនិយោគ និងការយកចិត្តទុកដាក់ចំពោះបុគ្គលិក។ យើងទទួលបានជាថ្មីម្តងទៀតក្នុងឆ្នាំ ២០២២។ អេ អិម ខេ ចាត់ទុកការពេញចិត្តរបស់បុគ្គលិកលើបរិយាកាសការងារ គោលនយោបាយធនធានមនុស្ស ការផ្តល់អត្ថប្រយោជន៍ផ្សេងៗ ការអភិវឌ្ឍអាជីពរបស់បុគ្គលិក និងមូលហេតុដែលអាចនាំឱ្យបុគ្គលិកលាឈប់ពី អេ អិម ខេ ថាជាជំងឺសំខាន់បំផុតដែលត្រូវតាមដាន និងកែលម្អជាប្រចាំ។ នាយកដ្ឋានធនធានមនុស្សជាមួយនាយកដ្ឋានស្រាវជ្រាវបានសហការគ្នាយ៉ាងជិតស្និទ្ធបើការសិក្សាអំពីវិធីសាស្ត្រធ្វើយ៉ាងណាឱ្យបុគ្គលិកមានការពេញចិត្តខ្ពស់ចំពោះ អេ អិម ខេ។ ដូច្នោះហើយបានជារបាយការណ៍នៃការចាកចេញរបស់បុគ្គលិក និងរបាយការណ៍ស្តីពីការការពេញចិត្តរបស់បុគ្គលិកត្រូវបានធ្វើឡើងជាប្រចាំជាមួយឆ្នាំ។ តួយ៉ាង នៅឆ្នាំ ២០២២ បានបង្ហាញឱ្យឃើញថាពិន្ទុជាមធ្យមនៃការពេញចិត្តរបស់បុគ្គលិកមកលើ អេ អិម ខេ គឺ ៤ លើពិន្ទុសរុប ៥ ហើយតួលេខនេះដើរជាប្រាក់ប្រហែលទៅនឹងកម្រិតពិន្ទុកាលពីឆ្នាំមុនៗ។ នេះបញ្ជាក់ថាបុគ្គលិកជាទូទៅគឺមានភាពពេញចិត្តខ្ពស់ចំពោះ អេ អិម ខេ។

ដំហានការពារបរិស្ថាន

នៅឆ្នាំ២០២២ អេ អិម ខេ បានទទួលពានរង្វាន់ពីកម្មវិធីប្រកួតប្រជែងប្រសិទ្ធភាពថាមពលកម្ពុជា អេ អិម ខេ សាខាខេត្តស្ទឹងត្រែងបានឈ្នះក្នុងការប្រកួតប្រជែងក្នុងកម្មវិធី ដោយទទួលបានជ័យលាភីលេខ១សម្រាប់ប្រទេសកម្ពុជាលើយប្រើថាមពលទាបជាងគេ។ ក្នុងនោះដែរអ្នកស្រី មុជ ភក្តី តួនាទីជាមន្ត្រីគាំទ្រគណនេយ្យជាន់ខ្ពស់ ក៏បានឈ្នះពានរង្វាន់ក្នុងកម្មវិធីសប្តាហ៍ថាមពលស្អាតឆ្នាំ២០២២។ អេ អិម ខេ បានធ្វើការចែករំលែកបទពិសោធន៍ក្នុងការកាត់បន្ថយការប្រើប្រាស់ថាមពលដែលលើសតម្រូវការ នៅក្នុងកម្មវិធី United Nations Climate Change Conference in Sharm el-Sheikh, Egypt (COP27)។

សូចនាករលើការអនុវត្តផ្នែកបរិស្ថាន				
	2022	2021	2020	2019
ថាមពល				
ចរន្តអគ្គិសនី ប្រើគិតជាគីឡូវ៉ាត់ម៉ោង / FTE	648.57	647.67	684.04	776.60
ប្រេងម៉ាស៊ូតឡាន ប្រើគិតជាលីត្រ L / FTE	23.64	19.58	22.58	29.69
ប្រេងម៉ាស៊ូតម៉ាស៊ីនឆ្នើង ប្រើគិតជាលីត្រ L / FTE	1.83	1.81	3.36	7.53
ទឹក				
ទឹក ប្រើគិតជាម៉ែត្រគូប / FTE	10.74	12.74	13.53	15.42
ការធ្វើដំណើរ				
ដោយរថយន្ត គិតជាគីឡូម៉ែត្រ	838,388	644,488	603,978	731,740
ដោយយន្តហោះ គិតជាគីឡូម៉ែត្រ	11,348	-	-	378,974
ការបញ្ចេញចោលនូវខ្ទស្មីនកាបូនិក (សមមូល គិតជាពាន់គីឡូក្រាម)				
ចរន្តអគ្គិសនី	1,365	1,290	1,284	1,370
ប្រេងម៉ាស៊ូតឡាន	229	196	195	241
ប្រេងម៉ាស៊ូតម៉ាស៊ីនឆ្នើង	18	17	29	61
ទឹក	6	6	6	7
ធ្វើដំណើរដោយយន្តហោះ	1	-	-	23

▲ ផលិតផល និងសេវាកម្ម

បច្ចុប្បន្ននេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ផ្តល់ជូនផលិតផល និងសេវាហិរញ្ញវត្ថុជាច្រើនរួមមាន កម្ចីជាក្រុម និងកម្ចីឯកត្តជន សេវាប្រាក់សន្សំ សេវាផ្ទេរប្រាក់ សេវាធានារ៉ាប់រងខ្នាតតូច សេវាទូទាត់ និងសេវាធានាការចល័ត ព្រមទាំងសេវា ហិរញ្ញវត្ថុផ្សេងៗទៀត។

១. ផលិតផលឥណទាន

ក). សេវាកម្ចីបុគ្គល

កម្ចីជាក្រុម

ជាប្រភេទផលិតផលដែលប្រើប្រាស់វិធីសាស្ត្រក្នុងការចងក្រងជាក្រុមធានាកម្ចី។ វិធីសាស្ត្រនេះ គឺផ្តល់អាទិភាពឲ្យអតិថិជនក្នុងការជ្រើសរើសក្រុមដោយខ្លួនឯង ដោយមានសមាជិកចាប់ពី ២ ទៅ ៦ នាក់ ហើយបង្កើតបានជាធានាកម្ចី ដែលមានចំនួន ២០ ក្រុម ឬមានសមាជិកក្រុមរហូតដល់ ១០០ នាក់។

លក្ខណៈផលិតផល	បរិយាយ
រូបិយប័ណ្ណ	ប្រាក់រៀល និង ប្រាក់បាតថៃ
ទំហំកម្ចី	រហូតដល់ ៤,០០០,០០០ រៀល ឬសមមូលនឹងរូបិយប័ណ្ណផ្សេង
រយៈពេលកម្ចី	រហូតដល់ ២៤ ខែ
អត្រាការប្រាក់	១.៥%
របៀបបង់សង	មានភាពបត់បែន
ប្រភេទទ្រព្យធានា	មិនតម្រូវឲ្យមានដាក់ទ្រព្យធានា

កម្ចីឯកត្តជនទូទៅ

អតិថិជនអាចយកកម្ចីឯកត្តជនទូទៅនេះយកទៅប្រកបអាជីវកម្ម ឬយកទៅប្រើប្រាស់ក្នុងគោលបំណងផ្ទាល់ខ្លួន អាស្រ័យលើតម្រូវការ និងលំហូរសាច់ប្រាក់របស់លោកអ្នក។

លក្ខណៈផលិតផល	បរិយាយ
រូបិយប័ណ្ណ	ប្រាក់រៀល ឬ ប្រាក់ដុល្លារអាមេរិក ឬ ប្រាក់បាតថៃ
ទំហំកម្ចី	រហូតដល់ ៥,០០០ ដុល្លារអាមេរិក ឬសមមូលនឹងរូបិយប័ណ្ណផ្សេង
រយៈពេលកម្ចី	រហូតដល់ ៧២ ខែ
អត្រាការប្រាក់	១.៤%-១.៥%
របៀបបង់សង	មានភាពបត់បែន
ប្រភេទទ្រព្យធានា	<ul style="list-style-type: none"> មិនតម្រូវចំពោះកម្ចីដែលមានទំហំតូចជាង ឬស្មើ ១,៥០០ ដុល្លារ កម្ចីដែលមានទំហំធំជាង ១,៥០០ ដុល្លារ៖ ប្លង់ផ្ទះ ឬ ប្លង់ដី ឬ គណនីសន្សំ ជាមួយ អេ អឹម ខេ

កម្ចីប្រើប្រាស់ផ្ទាល់ខ្លួន

សម្រាប់អតិថិជនដែលមានចំណូលជាប្រភេទប្រាក់បៀវត្សជាប្រចាំខែ និងបើកប្រាក់បៀវត្សតាមរយៈគណនីសន្សំធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុ ហើយមានគោលបំណងយកទៅប្រើប្រាស់ផ្ទាល់ខ្លួន ឬតម្រូវការក្នុងគ្រួសារ។

លក្ខណៈផលិតផល	បរិយាយ
រូបិយប័ណ្ណ	ប្រាក់ដុល្លារអាមេរិក
ទំហំកម្ចី	រហូតដល់ ២០,០០០ ដុល្លារអាមេរិក
រយៈពេលកម្ចី	រហូតដល់ ៣៦ខែ
អត្រាការប្រាក់	១.១% ដល់ ១.៥%
របៀបបង់សង	សងរំលស់ថេរប្រចាំខែ
ប្រភេទទ្រព្យធានា	មិនតម្រូវឲ្យមានដាក់ទ្រព្យធានា

កម្ចីគេហដ្ឋាន

កម្ចីគេហដ្ឋាន អេអិម ខេ ផ្តល់ជូនលក្ខខណ្ឌដែលមានភាពបត់បែនបាន ដើម្បីបំពេញសេចក្តីត្រូវការអតិថិជនដូចជា ការទិញ/សង់ផ្ទះ ឬជួសជុល/កែលម្អផ្ទះ។

លក្ខណៈផលិតផល	បរិយាយ
រូបិយប័ណ្ណ	ប្រាក់រៀល និងប្រាក់ដុល្លារអាមេរិក
ទំហំកម្ចី	រហូតដល់ ៥០,០០០ ដុល្លារអាមេរិក ឬសមមូលនឹងរូបិយប័ណ្ណផ្សេង
រយៈពេលកម្ចី	រហូតដល់ ១២០ខែ
អត្រាការប្រាក់ចាំខែ	១.១% - ១.៥%
របៀបបង់សង	<ul style="list-style-type: none"> បង់រំលស់ថេរប្រចាំខែ (សងនូវចំនួនថេរប្រចាំខែស្មើគ្នា) ឬ សងដើមរំលស់ថេរ (ការប្រាក់ថយទៅតាមសមតុល្យនៃប្រាក់ដើម)
ប្រភេទទ្រព្យធានា	ប្លង់ផ្ទះ ឬ ប្លង់ដី ឬ គណនីសន្សំ ជាមួយ អេអិម ខេ

កម្ចីប្រាក់បៀវត្ស

ជាប្រភេទកម្ចីដែលបានរចនាឡើងសម្រាប់និយោជិតរបស់ស្ថាប័នផ្សេងៗ ដែលកំពុងប្រើប្រាស់សេវាកម្មបើកប្រាក់បៀវត្សជាមួយ អេ អឹម ខេ យកទៅប្រើប្រាស់ក្នុងគោលបំណងផ្ទាល់ខ្លួន។

លក្ខណៈផលិតផល	បរិយាយ
រូបិយប័ណ្ណ	ប្រាក់រៀល ឬ ប្រាក់ដុល្លារអាមេរិក ឬ ប្រាក់បាតថៃ
ទំហំកម្ចី	រហូតដល់ ៥,០០០ ដុល្លារអាមេរិក ឬសមមូលនឹងរូបិយប័ណ្ណផ្សេង
រយៈពេលនៃកិច្ចសន្យាកម្ចី	រហូតដល់ ៣៦ខែ
អត្រាការប្រាក់ប្រចាំខែ	១.៥%
ការបង់សងត្រលប់	ទូទាត់ការប្រាក់ប្រចាំខែលើការប្រើប្រាស់ជាក់ស្តែង និងប្រាក់ដើមបង់នៅកាលកំណត់ឥណទាន
ប្រភេទទ្រព្យធានា	មិនតម្រូវ

កម្ចីឌីជីថល

កម្ចីឌីជីថល គឺជាកម្ចីតាមរយៈបណ្តាញសង្គម ឬ AMK Mobile ដែលរហ័ស ងាយស្រួល ប្រកបដោយស្តង់ដារ និងសុវត្ថិភាពរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ។ អតិថិជន អេ អឹម ខេ ទាំងអស់អាចដាក់សំណើកម្ចីសម្រាប់ប្រើប្រាស់ក្នុងការផ្គត់ផ្គង់តម្រូវការក្នុងគ្រួសារ ផ្ទាល់ខ្លួន ឬអាជីវកម្មផ្សេងៗបានភ្លាមៗ រហូតដល់ ៥,០០០ដុល្លារ ដោយគ្រាន់តែឆាតកកាន់ផេក អេ អឹម ខេ ឌីជីថល (<http://m.me/amkdigital>) រួចបំពេញព័ត៌មានតាមសំណួរនីមួយៗ ជាការស្រេច!

ទំហំកម្ចី ≤ ១,០០០ ដុល្លារ

លក្ខណៈផលិតផល	បរិយាយ
រូបិយប័ណ្ណ	ប្រាក់រៀល និងប្រាក់ដុល្លារអាមេរិក
ទំហំកម្ចី	រហូតដល់ ១,០០០ ដុល្លារអាមេរិក ឬសមមូលនឹងរូបិយប័ណ្ណផ្សេង
រយៈពេលកម្ចី	រហូតដល់ ១២ ខែ
អត្រាការប្រាក់ប្រចាំខែ	១.៥%
របៀបបង់សង	បង់រំលស់ថេរប្រចាំខែ (សងនូវចំនួនថេរប្រចាំខែស្មើៗគ្នា)
ប្រភេទទ្រព្យធានា	មិនត្រូវការ
រយៈពេលអនុម័តកម្ចី	១ ថ្ងៃ (បន្ទាប់ពីអតិថិជនបំពេញឯកសារបានត្រឹមត្រូវ)

ទំហំកម្ចី ≤ ៥,០០០ ដុល្លារ

លក្ខណៈផលិតផល	បរិយាយ
គោលបំណងកម្ចី	សម្រាប់ប្រើប្រាស់ក្នុងការផ្គត់ផ្គង់តម្រូវការផ្ទាល់ខ្លួន ឬសកម្មភាពអាជីវកម្មផ្សេងៗ
រូបិយប័ណ្ណ	ប្រាក់រៀល និងប្រាក់ដុល្លារអាមេរិក
ទំហំឥណទាន	រហូតដល់ ៥,០០០ ដុល្លារអាមេរិក ឬសមមូលនឹងរូបិយប័ណ្ណផ្សេង
រយៈពេលកម្ចី	៤៨ ខែ
អត្រាការប្រាក់ប្រចាំខែ	១.៥%
របៀបបង់សង	បង់រំលស់ថេរប្រចាំខែ (សងនូវចំនួនថេរប្រចាំខែស្មើគ្នា)
ប្រភេទទ្រព្យធានា	តម្រូវមានដាក់ទ្រព្យធានា
រយៈពេលអនុម័តកម្ចី	៤ថ្ងៃ (បន្ទាប់ពីអតិថិជនបំពេញឯកសារបានត្រឹមត្រូវ)

កម្ចីសង្គ្រោះបន្ទាន់

កម្ចីសង្គ្រោះបន្ទាន់ ជួយអតិថិជន អេ អឹម ខេ កំពុងជំពាក់ដែលប្រឈមនឹងបញ្ហាកើតឡើងភ្លាមៗ ពាក់ព័ន្ធនឹងសុខភាព គ្រោះថ្នាក់ ឬមរណភាពនៅក្នុងគ្រួសារ។ អតិថិជនអាចទទួលបានប្រាក់ក្នុងរយៈពេល 4 ម៉ោងបន្ទាប់ពីមន្ត្រីឥណទានទទួលបានព័ត៌មាន។

លក្ខណៈផលិតផល	បរិយាយ
រូបិយប័ណ្ណ	ប្រាក់រៀល
ទំហំកម្ចី	រហូតដល់ ៤០០,០០០រៀល
រយៈពេលកម្ចី	រហូតដល់ ១០ ខែ
អត្រាការប្រាក់	១.៥%
កម្រៃសេវារដ្ឋបាល	មិនមាន
របៀបបង់សង	សងដើមនៅចុងវគ្គ
ប្រភេទទ្រព្យធានា	មិនតម្រូវ
អ្នកធានា	តម្រូវឲ្យមានអ្នកធានាម្នាក់

ខ) សេវាកម្មសម្រាប់អាជីវកម្ម

កម្មវិធីអាជីវកម្មខ្នាតតូចបំផុត-ខ្នាតតូច និងមធ្យម

ជាប្រភេទឥណទានអាជីវកម្មសម្រាប់ផ្តល់ជូនអតិថិជនជាលក្ខណៈឯកត្តជន ឬសហគ្រាសខ្នាតតូចបំផុត-ខ្នាតតូច និងមធ្យម (MSME) ដែលមានតម្រូវការប្រើប្រាស់ទុនរយៈពេលខ្លី ឬពង្រីកអាជីវកម្មដែលមានស្រាប់ ឬបង្កើតអាជីវកម្មថ្មីជាដើម។

លក្ខណៈផលិតផល	បរិយាយ
រូបិយប័ណ្ណ	ប្រាក់រៀល និង ប្រាក់ដុល្លារអាមេរិក
ទំហំកម្ចី	ពី ៥,០០១ ដល់ ២០,០០០ ដុល្លារអាមេរិក ឬសមមូលនឹងរូបិយប័ណ្ណផ្សេង
រយៈពេលកម្ចី	រហូតដល់ ៨៤ ខែ
អត្រាការប្រាក់ប្រចាំខែ	១%-១.៥%
រយៈពេលអនុគ្រោះបង់ប្រាក់ដើម	រហូតដល់ ៦ខែ ចំពោះតែការបង់ប្រាក់ដើមប៉ុណ្ណោះ ហើយការប្រាក់នឹងត្រូវបង់ប្រចាំខែធម្មតា។
របៀបបង់សង	មានភាពបត់បែន
ប្រភេទទ្រព្យធានា	ដី/ ផ្ទះ/ អគារ/គណនីសន្សំ

កម្មវិធីអាជីវកម្មខ្នាតតូច និងមធ្យម

ជាប្រភេទឥណទានអាជីវកម្មសម្រាប់ផ្តល់ជូនអតិថិជនជាលក្ខណៈឯកត្តជន ឬសហគ្រាសខ្នាតតូច និងមធ្យម (SME) ដែលមានតម្រូវការប្រើប្រាស់ទុនរយៈពេលខ្លី ឬពង្រីកអាជីវកម្មដែលមានស្រាប់ ឬ បង្កើតអាជីវកម្មថ្មី។

លក្ខណៈផលិតផល	បរិយាយ
រូបិយប័ណ្ណ	ប្រាក់រៀល និងប្រាក់ដុល្លារអាមេរិក
ទំហំកម្ចី	រហូតដល់ ៣០០.០០០ ដុល្លារអាមេរិក ឬសមមូលនឹងរូបិយប័ណ្ណផ្សេង
រយៈពេល	រហូតដល់ ១០៨ ខែ
អត្រាការប្រាក់ប្រចាំខែ	១%-១.៣%
រយៈពេលអនុគ្រោះបង់ប្រាក់ដើម	រហូតដល់ ៦ខែ ចំពោះតែការបង់ប្រាក់ដើមប៉ុណ្ណោះ ហើយការប្រាក់នឹងត្រូវបង់ប្រចាំខែធម្មតា។
របៀបបង់សង	មានភាពបត់បែន
ប្រភេទទ្រព្យធានា	ដី/ ផ្ទះ/ អគារ/គណនីសន្សំ

ហិរញ្ញប្បទានខ្សែចង្វាក់អាជីវកម្ម

ហិរញ្ញប្បទានខ្សែចង្វាក់អាជីវកម្មត្រូវបានចេញផ្សាយដើម្បីផ្តល់នូវកញ្ចប់ហិរញ្ញប្បទានដល់អតិថិជននៅក្នុងវដ្តនៃការមូលធនអាជីវកម្ម។ អតិថិជនគោលដៅអាទិភាពគឺ ខ្សែចង្វាក់អាជីវកម្មសហគ្រាសធុនតូច និងមធ្យម (SME) ដែលមានសក្តានុពលត្រូវការសេវាហិរញ្ញវត្ថុ ជាពិសេសប្រាក់កម្ចី និងសេវាកម្មបន្ថែមផ្សេងទៀត ដើម្បីគាំទ្រដល់ប្រតិបត្តិការអាជីវកម្មរបស់ពួកគេ។

លក្ខណៈផលិតផល	បរិយាយ
រូបិយប័ណ្ណ	ប្រាក់រៀល និង ប្រាក់ដុល្លារអាមេរិក
ទំហំកម្ចី	រហូតដល់ ៣០០.០០០ ដុល្លារអាមេរិក ឬសមមូលនឹងរូបិយប័ណ្ណផ្សេង
រយៈពេលកម្ចី	រហូតដល់ ៩៦ ខែ
អត្រាការប្រាក់ប្រចាំខែ	ពី ០.៧% ទៅ ១.២%
របៀបបង់សង	មានភាពបត់បែន
ប្រភេទទ្រព្យធានា	មានភាពបត់បែនអាស្រ័យតាមស្ថានភាពជាក់ស្តែង

ឥណទានវិបារូប័រ

ឥណទានវិបារូប័រ ជាប្រភេទឥណទានដែលអនុញ្ញាតឱ្យអតិថិជនដកប្រាក់ពីគណនីសន្សំនៅ អេ អឹម ខេ យកទៅប្រើប្រាស់រយៈពេលខ្លី ក្នុងគោលបំណងជួយសម្រួលដល់ប្រតិបត្តិការប្រចាំថ្ងៃ និងតម្រូវការដើមទុននៅក្នុងអាជីវកម្មរបស់លោកអ្នក។

លក្ខណៈផលិតផល	បរិយាយ
រូបិយប័ណ្ណ	ប្រាក់រៀល ឬ ប្រាក់ដុល្លារអាមេរិក ឬ ប្រាក់បាតថៃ
ទំហំកម្ចី	រហូតដល់ ៣០០,០០០ ដុល្លារអាមេរិក ឬសមមូលនឹងរូបិយប័ណ្ណផ្សេង
រយៈពេលនៃកិច្ចសន្យាកម្ចី	រហូតដល់ ១២ ខែ
អត្រាការប្រាក់ប្រចាំខែ	១%-១.៥%
កម្រៃសេវាលើទុនដែលមិនបានប្រើប្រាស់ប្រចាំឆ្នាំ	២% លើសមតុល្យដែលមិនបានប្រើប្រាស់
របៀបបង់សង	ទូទាត់ការប្រាក់ប្រចាំខែលើការប្រើប្រាស់ជាក់ស្តែង
ប្រភេទទ្រព្យធានា	ដី ផ្ទះ អគារ និងគណនីសន្សំ

គ). ភតិសន្យាហិរញ្ញវត្ថុ (រំលស់)

សេវារំលស់ម៉ូតូ/ម៉ូតូកង់បី

សម្រាប់ផ្តល់ជូនដល់អតិថិជនដែលមានបំណងចង់បានម៉ូតូ/ម៉ូតូកង់បី យកទៅប្រើប្រាស់ផ្ទាល់ខ្លួន ឬសកម្មភាពបង្កើតប្រាក់ចំណូលប្រចាំថ្ងៃ។

លក្ខណៈផលិតផល	រំលស់ម៉ូតូ	រំលស់ម៉ូតូកង់បី
រូបិយប័ណ្ណ	ដុល្លារ	
ទំហំភតិសន្យា	រហូតដល់ ១០០% នៃតម្លៃម៉ូតូ ប៉ុន្តែមិនឱ្យលើសពី ៣,០០០ ដុល្លារអាមេរិក	រហូតដល់ ១០០% នៃតម្លៃកង់បី ប៉ុន្តែមិនឱ្យលើសពី ៥,០០០ ដុល្លារអាមេរិក
រយៈពេលភតិសន្យា	រហូតដល់ ៣៦ ខែ	
អត្រាការប្រាក់	១.៥% ចំណាំ៖ សេវាផ្សេងៗត្រូវបានអនុវត្ត	
របៀបបង់សង	បង់រំលស់ថេរប្រចាំខែ (សងនូវចំនួនថេរប្រចាំខែស្មើៗគ្នា)	

សេវារំលស់គ្រឿងចក្រកសិកម្ម/សម្ភារអាជីវកម្ម

សម្រាប់ផ្តល់ជូនដល់អតិថិជនដែលមានបំណងចង់ទិញគ្រឿងចក្រកសិកម្ម/សម្ភារអាជីវកម្ម យកទៅប្រើប្រាស់ផ្ទាល់ខ្លួន ឬសកម្មភាពបង្កើតប្រាក់ចំណូលប្រចាំថ្ងៃ។

លក្ខណៈផលិតផល	រំលស់គ្រឿងចក្រកសិកម្ម	រំលស់សម្ភារអាជីវកម្ម
រូបិយប័ណ្ណ	ដុល្លារ	
ទំហំភតិសន្យា	រហូតដល់ ៧០%នៃតម្លៃគ្រឿងចក្រ ប៉ុន្តែមិនឱ្យលើសពី ៣០,០០០ ដុល្លារអាមេរិក	រហូតដល់ ៧០%នៃសម្ភារអាជីវកម្ម ប៉ុន្តែមិនឱ្យលើសពី ១០០,០០០ ដុល្លារអាមេរិក
រយៈពេលភតិសន្យា	រហូតដល់ ៤៨ ខែ	រហូតដល់ ៨៤ខែ
អត្រាការប្រាក់	១.១%-១.៥% ចំណាំ៖ សេវាផ្សេងៗត្រូវបានអនុវត្ត	
របៀបបង់សង	<ul style="list-style-type: none"> បង់រំលស់ថេរប្រចាំខែ (សងនូវចំនួនថេរប្រចាំខែស្មើៗគ្នា) ឬ សងដើមតាមដំណាក់កាល (បង់ប្រាក់ដើមរៀងរាល់ ៣ ឬ ៤ ឬ ៦ ឬ ១២ ខែម្តង) 	មានភាពបត់បែន

សេវារំលស់ថយន្ត

សម្រាប់ផ្តល់ជូនដល់អតិថិជនដែលមានបំណងចង់បាននូវថយន្តក្នុងក្តីស្រមៃ ដែលសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួនជាលក្ខណៈគ្រួសារ។

លក្ខណៈផលិតផល	បរិយាយ
រូបិយប័ណ្ណ	ដុល្លារ
ទំហំភតិសន្យា	រហូតដល់ ៨៥% នៃតម្លៃថយន្ត ប៉ុន្តែមិនឱ្យលើសពី ៥០,០០០ ដុល្លារ
រយៈពេលភតិសន្យា	រហូតដល់ ៧២ ខែ
អត្រាការប្រាក់ប្រចាំខែ	១% - ១.៥% ចំណាំ៖ សេវាផ្សេងៗត្រូវបានអនុវត្ត
របៀបបង់សង	<ul style="list-style-type: none"> បង់រំលស់ថយប្រចាំខែ (សងនូវចំនួនថយប្រចាំខែស្មើៗគ្នា) ឬ សងដើមរំលស់ថយ (ការប្រាក់ថយទៅតាមសមតុល្យនៃប្រាក់ដើម)

២. ផលិតផលសន្សំ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានបង្កើតក្រុមគ្រួសារផលិតផលសន្សំសម្បូរបែបដែលមានភាពបត់បែនដើម្បីបំពេញតម្រូវការអតិថិជនក្នុងការដាក់ប្រាក់សន្សំ។ បច្ចុប្បន្ននេះ អេ អឹម ខេ បានផ្តល់ជូននូវផលិតផលប្រាក់សន្សំ មានដូចជា៖ គណនីសន្សំងាយស្រួល គណនីសំណាង គណនីកូនឆ្លាត គណនីសន្សំមានកាលកំណត់ គណនីអនាគត និងគណនីសោធនវិវត្តន៍ដែលផលិតផលមួយចំនួនអនុញ្ញាតឱ្យអតិថិជនធ្វើប្រតិបត្តិការប្រចាំថ្ងៃតាមរយៈបណ្តាញប្រតិបត្តិការជាច្រើនដូចជា៖ កម្មវិធីធានារ៉ាប់រង អេ អឹម ខេ ម៉ាស៊ីនដក-ដាក់ប្រាក់ (ATM/CDM) ការិយាល័យ និងបណ្តាញភ្នាក់ងារ អេ អឹម ខេ។

ការបរិយាយ	គណនីសន្សំងាយស្រួល	គណនីសំណាង	គណនីមានកាលកំណត់	គណនីអនាគត	គណនីកូនឆ្លាត	គណនីសោធនវិវត្តន៍
អតិថិជនគោលដៅ	សម្រាប់អតិថិជនដែលត្រូវការផលិតផលសន្សំដែលមានភាពបត់បែនបានក្នុងការដាក់ និងដកប្រាក់សម្រាប់ប្រតិបត្តិការប្រចាំថ្ងៃ	សម្រាប់អតិថិជនដែលត្រូវការផលិតផលសន្សំដែលទទួលបានការប្រាក់ខ្ពស់ និងមានភាពបត់បែនក្នុងការដាក់ និងដកប្រាក់សម្រាប់ប្រតិបត្តិការប្រចាំថ្ងៃ	សម្រាប់អតិថិជនដែលមានបំណងដាក់ប្រាក់សន្សំក្នុងរយៈពេលដាក់លាក់ណាមួយដើម្បីទទួលបានអត្រាការប្រាក់ខ្ពស់	សម្រាប់អតិថិជនដែលមានបំណងសន្សំប្រាក់ជាទៀងទាត់ក្នុងរយៈពេលកំណត់ណាមួយដើម្បីទទួលបានអត្រាការប្រាក់ខ្ពស់	សម្រាប់អតិថិជនសន្សំប្រាក់ជាទៀងទាត់ក្នុងរយៈពេលកំណត់ណាមួយសម្រាប់អនាគតកូន	សម្រាប់អតិថិជនសន្សំជាទៀងទាត់ដើម្បីរៀបចំផែនការគ្រប់គ្រងសាច់ប្រាក់ផ្ទាល់ខ្លួន មុនពេលចូលនិវត្តន៍
ប្រភេទរូបិយប័ណ្ណ	រៀល /ដុល្លារ /បាត (តាមតំបន់ប្រតិបត្តិការដែលអនុញ្ញាត)				រៀល ដុល្លារ	រៀល ដុល្លារ
សមតុល្យអប្បបរមា	មិនកំណត់	២,០០០,០០០ រៀល	១០០,០០០ រៀល	២០,០០០ រៀល	៤០,០០០ រៀល	១០,០០០ រៀល
រយៈពេល	មិនកំណត់	មិនកំណត់	១-៣៦ខែ	៣-៣៦ខែ	៥-១៧ឆ្នាំ	៦០ខែ
អត្រាការប្រាក់ (ប្រចាំឆ្នាំ)	រហូតដល់ ៣.៥%	រហូតដល់ ៤.២៥%	រហូតដល់៨.៥០%	រហូតដល់ ៧%	៣%	២%
អត្ថប្រយោជន៍បន្ថែម	មិនគិតការប្រែសោរ ប្រើប្រាស់អេធីអឹមកាត	មិនគិតការប្រែសោរ ប្រើប្រាស់អេធីអឹមកាត			<ul style="list-style-type: none"> មិនគិតការប្រែសោរ ប្រើប្រាស់អេធីអឹមកាត ទទួលបានកញ្ចប់ធានារ៉ាប់រងអាយុជីវិតលើគ្រោះថ្នាក់ 	<ul style="list-style-type: none"> ទទួលបានកញ្ចប់ធានារ៉ាប់រងអាយុជីវិតលើគ្រោះថ្នាក់ ទទួលបានទឹកប្រាក់បន្ថែម៥%នៃចំនួនទឹកប្រាក់សន្សំ

៣. សេវាផ្ទេរប្រាក់

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានផ្តល់ជូនសេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស ជូនដល់អតិថិជនរបស់ខ្លួន។ ជាមួយនឹងឯកសារងាយៗ អតិថិជនមានភាពងាយស្រួលក្នុងការផ្ទេរប្រាក់ទៅកាន់សមាជិកក្រុមគ្រួសារ សាច់ប្រាក់ ដៃគូអាជីវកម្ម និងអ្នកទទួលបានផលផ្សេងទៀត តាមរយៈការិយាល័យ កម្មវិធីធនាគារចល័ត អេ អឹម ខេ ម៉ាស៊ីនអេធីអឹម និងភ្នាក់ងារគ្រប់ទីកន្លែងទូទាំងប្រទេស។ អតិថិជនអាចផ្ទេរ និងទទួលបានប្រាក់ ពី/ទៅ គណនី ឬជាសាច់ប្រាក់ពីគ្រប់បណ្តាញប្រតិបត្តិការរបស់ អេ អឹម ខេ។

អេ អឹម ខេ បានចូលជាសមាជិក (Fast Payment) ដែលបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា ដោយអនុញ្ញាតឱ្យអតិថិជនអាចផ្ទេរ ឬទទួលបានសាច់ប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬធនាគារពាណិជ្ជផ្សេងៗទៀតតាមរយៈគណនីសន្សំ ដែលមានភាពរហ័ស សុវត្ថិភាព ប្រសិទ្ធភាព និងទំនុកចិត្តខ្ពស់។

៤. បាតង

បាតងត្រូវបានបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជាដែលអាចឱ្យអតិថិជនប្រើប្រាស់សេវាហិរញ្ញវត្ថុអាចទូទាត់ និងផ្ទេរប្រាក់ឱ្យគ្នាទៅវិញទៅមកដោយមិនបាច់កាន់ក្រដាសប្រាក់។ បច្ចុប្បន្នអតិថិជនធ្វើការផ្ទេរប្រាក់តាមរយៈបាតងដោយមិនគិតកម្រៃសេវា។

៥. ប្រព័ន្ធ (CSS)

ប្រព័ន្ធ (CSS) នេះក៏បានបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា ដែលអាចឱ្យអតិថិជននៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារអាចដកប្រាក់ឆ្លងធនាគារឬគ្រឹះស្ថានបានតាមរយៈប្រព័ន្ធ (CSS) អតិថិជនក៏អាចដកប្រាក់ ផ្ទេរប្រាក់ ត្រួតពិនិត្យសមតុល្យ តាមរយៈទូរអេធីអឹម និងម៉ាស៊ីន POS។

៦. សេវាទូទាត់វិក្កយបត្រ

អេ អឹម ខេ ផ្តល់ជូនសេវាទូទាត់វិក្កយបត្រផ្សេង ទៅកាន់អតិថិជនរបស់ខ្លួនជាសាច់ប្រាក់ ឬរវាងគណនី និងគណនីជាមួយនឹងភាពបត់បែនទៅតាមអ្នកផ្គត់ផ្គង់ដែលអាចធ្វើការទូទាត់ នៅការិយាល័យ កម្មវិធីធនាគារចល័ត អេ អឹម ខេ និងភ្នាក់ងារ អេ អឹម ខេ ទូទាំងប្រទេស។

៧. សេវាបើកប្រាក់បៀវត្ស

អេ អឹម ខេ ផ្តល់ជូនសេវាបើកប្រាក់បៀវត្ស ដែលមានទំនុកចិត្ត និងភាពងាយស្រួលដល់អតិថិជនរបស់ខ្លួន។ សេវានេះអនុញ្ញាតឱ្យ ក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាលនានា ដើម្បីសម្របសម្រួលការបើកប្រាក់បៀវត្សដល់បុគ្គលិករបស់ពួកគេកាន់តែមានភាពងាយស្រួល។ លើសនេះទៀតនិយោជិតក៏ទទួលបានអត្ថប្រយោជន៍ជាច្រើនទៀតដូចជា អត្រាការប្រាក់ខ្ពស់ អាចធ្វើប្រតិបត្តិការសាច់ប្រាក់នៅតាម ការិយាល័យ កម្មវិធីធនាគារចល័ត អេ អឹម ខេ ម៉ាស៊ីនដកប្រាក់ និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ និងភ្នាក់ងារ អេ អឹម ខេ នៅទូទាំងប្រទេសដោយឥតគិតថ្លៃ។ កាន់តែពិសេសជាងនេះទៅទៀតពួកគេរីករាយជាមួយនឹងការបញ្ចុះតម្លៃពីដៃគូអាជីវកម្មនៅទូទាំងប្រទេសដោយគ្រាន់តែបង្ហាញកាតអេធីអឹមតែប៉ុណ្ណោះ។

៨. សេវាធនាគារចល័ត

អេ អឹម ខេ បានដាក់ឱ្យប្រើប្រាស់នូវបណ្តាញប្រតិបត្តិការរបស់ខ្លួននៅចុងឆ្នាំ២០១១ ក្នុងគោលបំណងបម្រើដល់អតិថិជន ដែលរស់នៅប្រជុំជន និងតំបន់ដាច់ស្រយាល ដើម្បីឱ្យពួកគាត់មានភាពងាយស្រួលក្នុងការធ្វើប្រតិបត្តិការ ដកប្រាក់ ដាក់ប្រាក់ ផ្ទេរប្រាក់ បង់ប្រាក់កម្ចី ឬប្រតិបត្តិការហិរញ្ញវត្ថុដទៃទៀតតាមរយៈភ្នាក់ងារ អេ អឹម ខេ ទូទាំងប្រទេស។ ជាមួយបណ្តាញថ្មីនេះ អេ អឹម ខេ បានផ្តល់សេវាដល់អតិថិជនកាន់តែទូលំទូលាយជាងមុន សម្រាប់អតិថិជនដែលមិនធ្លាប់ធ្វើប្រតិបត្តិការនៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្លូវការកន្លងមក។

ជាងនេះទៀតបណ្តាញភ្នាក់ងារ អេ អឹម ខេ ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ ត្រូវបានរៀបចំដាក់ឱ្យប្រើប្រាស់នៅទូទាំងប្រទេសកម្ពុជា។ សេវាទាំងនេះរួមមាន ដកប្រាក់ ផ្ទេរប្រាក់ ត្រួតពិនិត្យសមតុល្យ ត្រួតពិនិត្យរបាយការណ៍សង្ខេប ប្តូរលេខសម្ងាត់ ដកប្រាក់ខុសពីរូបិយប័ណ្ណដើម និងដាក់ប្រាក់។

នៅខែកុម្ភៈ ឆ្នាំ២០២០ សេវាធនាគារចល័ត អេ អឹម ខេ បានដាក់ឱ្យដំណើរការជាផ្លូវការដែលអាចឱ្យអតិថិជនធ្វើប្រតិបត្តិការតាមរយៈកម្មវិធីធនាគារចល័ត អេ អឹម ខេ ដែលដំណើរការលើកម្មវិធីទូរស័ព្ទដៃស្មាតហ្វូន។

៩- សេវាធានារ៉ាប់រងខ្នាតតូច

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ និងក្រុមហ៊ុនធានារ៉ាប់រងហ្វូតតេ បានចុះកិច្ចព្រមព្រៀងមួយដើម្បីផ្តល់ជូននូវផលិតផលធានារ៉ាប់រងខ្នាតតូច ដើម្បីធានា លើការការពារហានិភ័យសុខភាព និងគ្រោះថ្នាក់ ដែលជាហានិភ័យដ៏សំខាន់សម្រាប់អតិថិជនដែលមានចំណូលទាប។ នៅឆ្នាំ 2022 អេ អឹម ខេបានលក់ គោលនយោបាយប្រហែល 3000 គោលនយោបាយទៅឱ្យអតិថិជនកម្ចីរបស់ខ្លួន ដែលពួកគាត់អាចទិញបាននៅតាមការិយាល័យ ឬមន្ត្រីឥណទាន ដែលផ្តល់សេវាប្រាក់កម្ចីនៅតាមភូមិ។

បុព្វលាភត្រឹមតែ 30,000 រៀល (7.5 ដុល្លារអាមេរិក) និងទទួលបានការធានារយៈពេល 365 ថ្ងៃ ដែលអតិថិជនអាចទិញផលិតផលនេះ ដើម្បីជួយការ ពារហានិភ័យធ្ងន់ធ្ងរសម្រាប់ខ្លួនឯង និងប្តីប្រពន្ធ។

ការកើនឡើងនៃចំនួនអ្នកកាន់គោលនយោបាយបង្ហាញថា អតិថិជន អេ អឹម ខេ ជាពិសេសអ្នកជនបទ និងប្រជាជនដែលមានប្រាក់ចំណូលទាប យល់ដឹងកាន់តែច្បាស់អំពីអត្ថប្រយោជន៍នៃការធានារ៉ាប់រងដែលជាសំណាញ់សុវត្ថិភាព ដើម្បីការពារហិរញ្ញវត្ថុគ្រួសារ និងលើកកម្ពស់ជីវភាពផងដែរ។

១០- ធានារ៉ាប់រងលើអាយុជីវិត

ដើម្បីលើកកម្ពស់ការរួមបញ្ចូលផ្នែកហិរញ្ញវត្ថុ ក៏ដូចជាផ្តល់ភាពងាយស្រួលដល់អតិថិជននៅក្នុងសេវាកម្ម (One Stop Shop) គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បាននាំយកសេវាធានារ៉ាប់រងអាយុជីវិត តាមរយៈភាពជាដៃគូជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Dai-ichi (កម្ពុជា) ក្នុងការធ្វើការរៀបចំផែនការ ហិរញ្ញវត្ថុ ផ្តល់ការគាំពាររយៈពេលវែងដល់អតិថិជនរបស់ខ្លួន។

▲ ទិដ្ឋភាពទូទៅនៃការប្រកួតប្រជែងនៅកម្ពុជា

ចំនួនធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយគ្រប់គ្នាបានខិតខំប្រឹងប្រែងនាំមកនូវភាពច្នៃប្រឌិតថ្មីៗ ដើម្បីប្រកួតប្រជែងក្នុងទីផ្សារ។ យោងតាមតួលេខរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (ស៊ី អឹម អេ) ក្នុងឆ្នាំ២០២២ មានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៧៥ និងមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើចំនួន ៥ និងមានធនាគារ ៥ ដែលជាសមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។ ស្ថាប័នទាំងនេះគឺជាកូអរដោនេខ្លាំងក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា។

ផលប៉ុន្តែបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ នេះអាចដោយសារតែតម្រូវការរបស់អតិថិជនមានការកើនឡើងជាលំដាប់ក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុក្នុងមុខរបររកស៊ី ឬធ្វើឲ្យប្រសើរឡើងនូវលក្ខខណ្ឌជីវភាពរបស់ពួកគេ។ បន្ថែមពីលើនេះទៅទៀតគុណភាពឥណទានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើទាំង ៥ (របាយការណ៍របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២) គឺនៅតែស្ថិតនៅក្នុងកម្រិតដែលអាចគ្រប់គ្រងបាន។ របាយការណ៍របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ឆ្នាំ ២០២២ ក៏បានបង្ហាញពីស្ថានភាពសមាជិករបស់ខ្លួនគិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២ ដូចខាងក្រោមនេះដែរ (រាប់បញ្ចូលតែគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទ ដែលជាសមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុតែប៉ុណ្ណោះ)៖



ចំនួនអតិថិជនកម្ចីសរុប៖
២,១០០,២៦៨ នាក់



ចំនួនផលប៉ុន្តែឥណទានសរុប៖
៩,៣៦៨.៥០ លានដុល្លារអាមេរិក



ចំនួនអតិថិជនដាក់ប្រាក់សន្សំ៖
២,៧០២,០៤០ នាក់



សមតុល្យប្រាក់បញ្ញើសរុប៖
៤,៧១៤.០៤ លានដុល្លារអាមេរិក

ខាងក្រោមនេះ ជាប្រែប្រួលវិស័យមីក្រូហិរញ្ញវត្ថុក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនេះ៖

ឆ្នាំ	ចំនួនអតិថិជនកម្ចី	ចំនួនទឹកប្រាក់ដែលនៅជំពាក់ (គិតជាលានដុល្លារ)	ទំហំកម្ចីជាមធ្យម (គិតជាដុល្លារ)	ចំនួនប្រាក់បញ្ញើ	ទំហំទឹកប្រាក់សន្សំ (គិតជាលានដុល្លារ)	ទំហំទឹកប្រាក់សន្សំជាមធ្យម (គិតជាលានដុល្លារ)
២០០៩	៨៧៨,៥៥៩	២៩៩.៣០	៣៤០.៦៧	១២៦,០៩៩	៩.៧០	៧៦.៩៦
២០១០	៩៩២,៤៥២	៤២៥.៩២	៤២៩.១៦	១៩០,០២៣	៤០.៨៩	២១៥.២០
២០១១	១,១៥១,៣៤០	៦៤៤.៦៤	៥៥៩.៩១	២៨០,៥៣៨	១១៤.៦១	៤០៨.៥២
២០១២	១,៣១៦,១៨៥	៨៩២.៤៩	៦៧៨.០៩	៧៥៣,១១៣	២៧៩.៦៣	៣៧១.៣០
២០១៣	១,៥៦៥,៥២៦	១,៣២៥.២០	៨៤៦.៤៩	៨៩៩,៨២៩	៤៤៤.៩៨	៤៤២.០០
២០១៤	១,៧៧៩,១៧១	២,០២៨.៥៦	១,១៤០.១៧	១,១២២,៦៣០	៨៩៦.៩២	៧៩៨.៩៤
២០១៥	២,០២២,២៣៥	២,៩៥១.៧២	១,៤៥៩.៦៣	១,៤១៨,៧៣២	១,៣១៧.៨២	៩២៨.៨៧
២០១៦	២,០៣៨,៧៤៩	៣,៦៣៦.៤៤	១,៧៨៣.៦៦	១,៧៩០,៩៨៩	២,០៤៥.០១	១,១៤១.៨៣
២០១៧	១,៨៤៩,២៤៦	៤,២៥៦.៥១	២,៣០១.៧៥	១,៩៥៥,៥៧៥	១,៩៩៩.០១	១,០២២.២១
២០១៨	១,៩៥២,៥០៦	៥,៥១៩.៦៥	២,៨២៦.៩៦	២,១៧០,៦៦៦	២,៨១៩.៤៩	១,២៩៨.៩១
២០១៩	២,២៤៩,៦៥០	៧,៣៤១.៤១	៣,២៦៣.៣៥	២,៨០៩,២១៨	៣,៧៨១.០០	១,៣៤៥.៩២
២០២០	១,៩៣២,៧៤៥	៦,៨៦៨.២៩	៣,៥៥៤.៦៤	២,៦៩៤,៣៨៦	៣,៥៧៧.០១	១,៣២៨.៥៨
២០២១	១,៨៦១,០៨០	៧,៦៤៨.៣៩	៤,១០៩.៦៥	២,៥៨៩,៦០៧	៤,១៣៦.៣៤	១,៥៩៧.២៨
២០២២	២,១០០,២៦៨	៩,៣៦៨.៥០	៤,៤៦០.៧៩	២,៧០២,០៤០	៤,៧១៤.០៤	១,៧៤៤.៩០


ប្រភព: NIX- ទិន្នន័យពីសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (២០០៨-ត្រីមាសទី ៤ ២០២២)

¹ តួលេខនៅក្នុងតារាងនេះ គឺជាព័ត៌មានរបស់មីក្រូហិរញ្ញវត្ថុ (គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ), គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ, និង គ្រឹះស្ថានគណនាជនបទ ដែលបានចុះឈ្មោះជាមួយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាតែប៉ុណ្ណោះ (សម្រាប់កម្ចីដែលមានទំហំតូចជាង ឬស្មើ ៥០,០០០ដុល្លារ យោងតាមទិន្នន័យ ពីសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា)។ ទិន្នន័យក្នុងឆ្នាំ ២០១៦ និងមុននេះ គឺរាប់បញ្ចូលទាំង ធនាគារស្ថាបនា ប៉ុន្តែត្រូវបានដកចេញពីឆ្នាំ ២០១៧ បន្ទាប់ពីគ្រឹះស្ថាននេះបានក្លាយជាធនាគារស្ថាបនា។ ធនាគារហត្ថា ធនាគារ អេស ប៊ី អាយ លីហ្សូ និង ធនាគារហ្វីលីព (អតីត ក្រេឌីត) មិនត្រូវបានដកចេញក្នុងឆ្នាំ ២០២០ និង ធនាគារ រ៉ូឌី ត្រូវបានដកចេញក្នុងឆ្នាំ ២០២១។ នេះក៏ព្រោះតែស្ថាប័នទាំងនោះក្លាយជាធនាគារ។

ការគ្រប់គ្រងហានិភ័យ

យុទ្ធសាស្ត្រ និងប្រតិបត្តិការអាជីវកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺផ្សារភ្ជាប់ជាមួយនឹងការគ្រប់គ្រងហានិភ័យ ហេតុដូច្នេះហើយ អេ អឹម ខេ ទទួលស្គាល់ថា ការគ្រប់គ្រងហានិភ័យដ៏មានប្រសិទ្ធភាព ផ្តល់នូវសារៈសំខាន់យ៉ាងខ្លាំងចំពោះភាពជោគជ័យលើសកម្មភាពអាជីវកម្មរបស់ខ្លួន។

នៅក្នុងឆ្នាំ ២០២២ អេ អឹម ខេ បានបន្តពង្រឹងវប្បធម៌ និងការយល់ដឹងរបស់បុគ្គលិកទាំងអស់បន្ថែមទៀតស្តីពីក្របខ័ណ្ឌនៃការគ្រប់គ្រងហានិភ័យក្នុងស្ថាប័នទាំងមូល តាមរយៈការអនុវត្តយ៉ាងពេញលេញលើក្របខ័ណ្ឌនៃការគ្រប់គ្រងហានិភ័យ (ERMF) សម្រាប់គ្រប់មុខងារនៃនាយកដ្ឋានទាំងអស់។ ក្របខ័ណ្ឌនេះ តែងតែត្រូវបានធ្វើការវាយតម្លៃជាប្រចាំ ដើម្បីធានាថាវានៅតែបន្តឆ្លើយតបទៅនឹងតម្រូវការទីផ្សារ បទដ្ឋានគតិយុត្តិ បញ្ហាប្រឈមដែល អេ អឹម ខេ ជួបប្រទះ កម្រិតហានិភ័យផ្សេងៗ និងការអនុវត្តដ៏ប្រសើរនានាក្នុងវិស័យទាំងមូល។ ក្របខ័ណ្ឌនៃការគ្រប់គ្រងហានិភ័យក្នុង អេ អឹម ខេ ត្រូវបានប្រកាន់យកវិធីសាស្ត្រចាប់ពីថ្នាក់លើដល់ក្រោម ក្នុងគោលបំណងដើម្បីឱ្យយល់ច្បាស់ និងស៊ីសង្វាក់គ្នាចាប់ពីថ្នាក់គ្រប់គ្រងកំពូលរហូតដល់បុគ្គលិកថ្នាក់ក្រោមទូទាំងស្ថាប័នទាំងមូល។ ក្របខ័ណ្ឌនេះ ត្រូវបានយល់ច្បាស់ និងចាត់ទុកថាជាការទទួលខុសត្រូវរបស់បុគ្គលិកគ្រប់រូប ហើយវប្បធម៌នេះត្រូវបានបណ្តុះតាមរយៈរចនាសម្ព័ន្ធអភិបាលហានិភ័យដូចខាងក្រោម ៖



ខ្សែការពារទី ១
គ្រប់គ្រងយុទ្ធសាស្ត្រ ការអនុវត្តអាជីវកម្ម និងគ្រប់គ្រងហានិភ័យ
នាយកដ្ឋាន អង្គភាពសាខា
កំណត់ និងគ្រប់គ្រងហានិភ័យ ក្នុងផ្នែកអាជីវកម្ម

ខ្សែការពារទី ២
បង្កើតគោលនយោបាយ និងការត្រួតពិនិត្យ
ជាអ្នកគ្រប់គ្រងជាមួយលើមុខងារអាជីវកម្ម
កំណត់ក្របខ័ណ្ឌផែនការហានិភ័យ និងរបាយការណ៍ពាក់ព័ន្ធ

ខ្សែការពារទី ៣
អ្នកធានារ៉ាប់រង
សវនកម្មផ្ទៃក្នុង
អ្នកត្រួតពិនិត្យឯករាជ្យលើភាពត្រឹមត្រូវ និងប្រសិទ្ធភាពនៃនីតិវិធី និងការគ្រប់គ្រងផ្ទៃក្នុងផ្សេងៗ

RC: គណៈកម្មាធិការគ្រប់គ្រងហានិភ័យកម្រិតក្រុមប្រឹក្សាភិបាល
 ALCO: គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និង បំណុលកម្រិតក្រុមប្រឹក្សាភិបាល
 AFC: គណៈកម្មាធិការសវនកម្ម និងហិរញ្ញវត្ថុកម្រិតក្រុមប្រឹក្សាភិបាល

តាមរយៈការសហការដោយផ្ទាល់ជាមួយផ្នែកគាំទ្រផ្សេងៗក្នុងស្ថាប័ន ខ្សែការពារទី ១ គឺបុគ្គលិកជំនាញដែលពួកគាត់មានការទទួលខុសត្រូវក្នុងការកំណត់ហានិភ័យ ដើម្បីធ្វើការវាយតម្លៃហានិភ័យនេះទៅតាមអាជីវកម្មរៀងៗខ្លួន។

ក្នុងនាមជាខ្សែការពារទី២ មុខងារប្រតិបត្តិការ និងហានិភ័យមានតួនាទីបង្កើត ត្រួតពិនិត្យ និងផ្តល់របាយការណ៍ផ្សេងៗទាក់ទងនឹងក្របខ័ណ្ឌហានិភ័យ។ បន្ថែមលើនេះទៀត ក្រុមការងារនាយកដ្ឋានហានិភ័យមានទំនួលខុសត្រូវក្នុងការកំណត់ កម្រិតហានិភ័យលើផលប៉ះពាល់ឥណទាន ត្រួតពិនិត្យលើរបាយការណ៍ និងផលប៉ះពាល់ឥណទាន ស្ថាប័ន ព្រមទាំងធានាថាកម្រិតអនុម័ត ឬផលប៉ះពាល់ឥណទានទាំងនោះស្ថិតក្នុងដែនកំណត់មួយដែលសមស្របទៅនឹងបរិបទហានិភ័យ និងសក្តានុពលនៃការរីកចម្រើនរបស់អាជីវកម្ម អេ អឹម ខេ ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។

ជាចុងក្រោយ ក្រុមសវនកម្មផ្ទៃក្នុង គឺជាខ្សែការពារទី ៣ មានតួនាទីជាអ្នកត្រួតពិនិត្យដោយឯករាជ្យ ដើម្បីធានាថា នីតិវិធី និងគោលនយោបាយទាំងឡាយដែលបានអនុម័តរួច ត្រូវបានអនុវត្តន៍យ៉ាងមានប្រសិទ្ធភាព។

ក្នុងចំណោមហានិភ័យទាំងឡាយដែលបានកំណត់ទូទាំងស្ថាប័ន ហានិភ័យមួយចំនួន ត្រូវបានស្គាល់ច្បាស់ថាជាការកើតឡើងដោយសារការប្រែប្រួលនូវបទបញ្ញត្តិច្បាប់ បទដ្ឋានគតិយុត្ត ក្តីប្រកាសរបស់អ្នកពាក់ព័ន្ធផ្សេងៗ និងការវិវឌ្ឍ ឬការប្រព្រឹត្តទៅនៃលក្ខខណ្ឌប្រកួតប្រជែងដែលគ្រឹះស្ថានកំពុងជួបប្រទះ។ ហានិភ័យទាំងអស់នោះ ទោះជាហានិភ័យដែលមានស្រាប់ ឬ ហានិភ័យដែលកើតមានថ្មីៗក្តី សុទ្ធតែត្រូវបានចាត់ទុកថាជាហានិភ័យចម្បងៗ មានសារៈសំខាន់សម្រាប់ អេ អឹម ខេ ។

កម្រិតក្រុមប្រឹក្សាភិបាល	កម្រិតថ្នាក់គ្រប់គ្រង	
<p>គណៈកម្មការគ្រប់គ្រងហានិភ័យ</p> 	<p>គណៈកម្មការប្រតិបត្តិ</p>	<ul style="list-style-type: none"> • ហានិភ័យអាជីវកម្ម និងយុទ្ធសាស្ត្រ • ហានិភ័យលើកេរ្តិ៍ឈ្មោះ
<p>គណៈកម្មការគ្រប់គ្រងទ្រព្យសកម្ម និងបំណុល</p> 	<p>គណៈកម្មការគ្រប់គ្រងហានិភ័យ</p>	<ul style="list-style-type: none"> • ហានិភ័យប្រតិបត្តិការ • ច្បាប់ • ការប្រតិបត្តិការ
	<p>គណៈកម្មការគ្រប់គ្រងហានិភ័យឥណទាន</p>	<ul style="list-style-type: none"> • ហានិភ័យឥណទាន • ហានិភ័យលើផលប៉ះពាល់ • ហានិភ័យលើដៃគូអាជីវកម្មនានា
	<p>គណៈកម្មការគ្រប់គ្រងប្រព័ន្ធព័ត៌មានបច្ចេកវិទ្យា</p>	<ul style="list-style-type: none"> • ហានិភ័យបច្ចេកវិទ្យា • សុវត្ថិភាពព័ត៌មានវិទ្យា • គម្រោងការស្តារមហន្តរាយព័ត៌មានវិទ្យា
	<p>គណៈកម្មការគ្រប់គ្រងទ្រព្យសម្បត្តិ និងបំណុល</p>	<ul style="list-style-type: none"> • ហានិភ័យសាច់ប្រាក់ងាយស្រួល និងប្រភពទុន • ហានិភ័យអត្រាការប្រាក់ • ហានិភ័យអត្រាប្តូរប្រាក់ • ការគ្រប់គ្រងរចនាសម្ព័ន្ធតារាងតុល្យការ • ការគ្រប់គ្រងមូលធន
	<p>គណៈកម្មការអភិវឌ្ឍន៍ផលិតផល</p>	<ul style="list-style-type: none"> • ការអភិវឌ្ឍន៍ផលិតផលសេវាកម្ម គោលនយោបាយ និង ការដំណើរការថ្មី • ការធ្វើឲ្យប្រសើរឡើងនូវផលិតផល សេវាកម្ម និងការដំណើរការដែលមានស្រាប់នៅក្នុង អេ អឹម ខេ • ការអភិវឌ្ឍន៍ និងការធ្វើឲ្យប្រសើរឡើងនូវគោលនយោបាយ និងស្តង់ដារនីតិវិធី

ស្ថិតនៅក្នុងក្របខ័ណ្ឌដែលសុចរិត និងគោលនយោបាយត្រូវបានកំណត់ មុខងារសំខាន់របស់ការគ្រប់គ្រងហានិភ័យនៅតែបន្តការអនុវត្តវិធីសាស្ត្រនានា ក្នុងការទទួលបានព័ត៌មានឆ្លើយតបត្រឡប់ពីក្រុមការងារដែលពាក់ព័ន្ធ សម្រាប់បន្តការកែលម្អប្រព័ន្ធ និងនីតិវិធីដែលមានស្រាប់។ ប្រព័ន្ធនៃការទទួលបានព័ត៌មានត្រឡប់ទាំងនោះរួមមាន៖ ការពិនិត្យមើលឡើងវិញជាប្រចាំនៃបញ្ជីហានិភ័យរបស់នាយកដ្ឋាន ឬអាជីវកម្មនីមួយៗ ឧប្បត្តិហេតុហានិភ័យដែលបានកើតឡើងទាំងខាងក្នុង និងខាងក្រៅ អេ អឹម ខេ ព្រមទាំងរបាយការណ៍សវនកម្មផ្ទៃក្នុង។ ជាលទ្ធផល ការលើកម្ពស់លើគោលនយោបាយ និងនីតិវិធីជាច្រើនត្រូវបានធ្វើឡើងទូទាំង អេ អឹម ខេ ។

សម្រាប់ឆ្នាំ២០២៣ ខាងមុខការគ្រប់គ្រងហានិភ័យរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ នឹងផ្តោតទៅលើចំណុចសំខាន់ៗ ដូចខាងក្រោម៖

- **ហានិភ័យឥណទាន៖** ទីផ្សារឥណទានក្នុងប្រទេសកម្ពុជាកាន់តែមានភាពចាស់ទុំ និងប្រឈមទៅនឹងស្ថានភាព ប្រកួតប្រជែងខ្លាំងឡើងជាប់ជាប់។ បំណុលវិជ្ជាជីវៈ និងកំណើនឥណទានហួសកម្រិតនៅតែជាក្តីកង្វល់មួយនៅក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។ សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំនេះនៅមានភាព លំបាកដោយសារតែបញ្ហាជំងឺកូវីដ១៩ និងការគំរាមកំហែងនៃសង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែនដែលប៉ះពាល់ដល់វិបត្តិសេដ្ឋកិច្ចសាកល ធ្ងន់ធ្ងរ ជាពិសេសក្នុងវិស័យ ទេសចរណ៍ កាត់ដេរ សាងសង់ និងវិស័យអចលនទ្រព្យ។ ទោះបីយ៉ាងណាក៏ អេ អឹម ខេ នៅតែបន្តបេសកកម្ម របស់ខ្លួនបម្រើប្រជាពលរដ្ឋនៅតាមជនបទ និងសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម (MSME) ខណៈពេលដែលសហគ្រាសទាំងនេះ កំពុងតែមានការរីកចម្រើនខ្លាំងនៅក្នុងប្រទេសកម្ពុជា។ ជាងនេះទៅទៀត អេ អឹម ខេ ក៏បានផ្តល់ជូននូវឥណទានខ្សែបង្ហាត់អាជីវកម្មដើម្បីជួយដ ម្រួល និងគាំទ្រដល់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម (MSME) ដើម្បីជួយឲ្យគាត់អាចទទួលបានសេវាហិរញ្ញវត្ថុ។ ដូច្នេះការពង្រឹងលើ គោលនយោបាយផលិតផលឥណទាន ការត្រួតពិនិត្យលើគុណភាពឥណទាន ដំណើរការផ្តល់ប្រាក់កម្ចី និងការអនុវត្តការគណនា ការត្រួតពិនិត្យ ហានិភ័យឥណទានគឺជាផ្នែកសំខាន់បំផុតនៃការគ្រប់គ្រងហានិភ័យឥណទានរបស់ អេ អឹម ខេ។
- **ហានិភ័យប្រតិបត្តិការ៖** យុទ្ធសាស្ត្រសំខាន់ក្នុងការគ្រប់គ្រងហានិភ័យលើប្រតិបត្តិការ គឺលើកកម្ពស់ការគ្រប់គ្រង ហានិភ័យ។ ផែនការលើកកម្ពស់ នេះ ត្រូវបានធ្វើឡើង គ្រប់មុខងារទាំងឡាយរួមមាន ប្រតិបត្តិការឥណទាន ប្រតិបត្តិការប្រាក់បញ្ញើ ប្រតិបត្តិការគ្រប់គ្រងភ្នាក់ងារ និងមុខងារជំនួយ ប្រតិបត្តិការផ្សេងៗទៀត។ ទិសដៅនៃការលើកកម្ពស់នេះ គឺដើម្បីបង្កើនប្រសិទ្ធភាពខ្ពស់នៃការគ្រប់គ្រង ដែលមានស្រាប់ ដើម្បីធានាថាប្រតិបត្តិការ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដំណើរការបានល្អដោយរលូន។ ដូច្នេះហើយ ការពង្រឹងលើការគ្រប់គ្រងហានិភ័យប្រតិបត្តិការ ការគ្រប់គ្រង ខាងក្នុងគ្រឹះស្ថាន និងការគ្រប់គ្រងហានិភ័យនៃការក្លែងបន្លំនៅតែជាផ្នែកសំខាន់នៃការគ្រប់គ្រងហានិភ័យប្រតិបត្តិការរបស់ អេ អឹម ខេ។
- **ហានិភ័យបច្ចេកវិទ្យា និងសុវត្ថិភាពព័ត៌មាន៖** ដោយសារតែការរីកចម្រើន និងការពង្រីកបណ្តាញសេវាកម្មជាបន្តបន្ទាប់របស់ អេ អឹម ខេ ហានិភ័យ ក៏មានការកើនឡើងផងដែរ។ អេ អឹម ខេ បានពិនិត្យមើល លើហានិភ័យទាំងនោះដោយប្រុងប្រយ័ត្ន និងបានអនុវត្តវិធានការណ៍ត្រួតពិនិត្យ ជាច្រើន ដើម្បីការពារកុំឱ្យមានការគំរាមកំហែងចំពោះ អតិថិជន និងអាជីវកម្មរបស់ អេ អឹម ខេ ផ្ទាល់។ ហានិភ័យ និងឧប្បត្តិហេតុលេចធ្លោបំផុត នៅឆ្នាំ២០២២ ត្រូវបានយកមកពិភាក្សាគ្នា នៅក្នុងថ្នាក់គ្រប់គ្រងជាន់ខ្ពស់ ព្រមទាំងបានកំណត់នូវផែនការច្បាស់លាស់ក្នុងការពង្រឹងបច្ចេកវិទ្យា ប្រព័ន្ធព័ត៌មានវិទ្យា និងការគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា ប្រកបដោយសុវត្ថិភាព។
- **ការអភិវឌ្ឍនៃបទដ្ឋានគតិយុត្តិ៖** ការវិវឌ្ឍថ្មីៗនៃបទបញ្ញត្តិច្បាប់តម្រូវឱ្យ អេ អឹម ខេ បន្តការតាមដានដោយប្រុងប្រយ័ត្នលើបទដ្ឋានគតិយុត្តិផ្សេងៗ ទាំងក្នុងស្រុក និងច្បាប់អន្តរជាតិដែលមាន។ តម្រូវការគតិយុត្តិថ្មីៗ ត្រូវបានវិភាគ និងផ្សព្វផ្សាយដល់ភាគីទាំងឡាយដែលពាក់ព័ន្ធ និងដាក់បញ្ចូល ក្នុងដំណើរការ និងប្រព័ន្ធទាំងឡាយដែលមានស្រាប់។
- **ហានិភ័យហិរញ្ញវត្ថុ៖** ក្នុងគោលបំណងឱ្យស្របទៅតាមក្របខ័ណ្ឌនៃការគ្រប់គ្រងសន្ទនីយភាពរបស់ធនាគារជាតិនៃកម្ពុជា ការគ្រប់គ្រងហានិភ័យ សន្ទនីយភាពនៅតែជាចំណុចសំខាន់ក្នុងចំណោមហានិភ័យហិរញ្ញវត្ថុផ្សេងៗទៀត។ អេ អឹម ខេ នៅតែបន្តលើកកម្ពស់លើការឆ្លើយតបទៅនឹងវិបត្តិសេដ្ឋកិច្ច ជាសាកល ដែលរួមបញ្ចូលការឆ្លើយតបទៅលើហានិភ័យអត្រាការប្រាក់ផងដែរ។ យុទ្ធសាស្ត្ររបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺប្តេជ្ញា អនុវត្តយ៉ាងពេញលេញលំហូរការដាក់ចេញគោលនយោបាយផ្សេងៗរបស់ធនាគារជាតិនៃកម្ពុជា ទាំងរយៈពេលខ្លី និងរយៈពេលវែងរបស់ខ្លួនត្រូវបាន បំពេញសម្រេច ហើយ អេ អឹម ខេ បានត្រៀមខ្លួនរួចជាស្រេចសម្រាប់រាល់ការផ្លាស់ប្តូរដែលមានសក្តានុពលទាំងឡាយ។ ដើម្បីត្រៀមខ្លួនឲ្យបាន ល្អក្នុងការប្រឈមមុខ និងភាពមិនប្រាកដប្រជា អេ អឹម ខេ បានផ្តោតលើការធ្វើស្រួសតេស្តយ៉ាងហ្មត់ចត់ និងបានធ្វើការសាកល្បងលើសេណា វីយ៉ូផ្សេងៗទៀត ដែលធានាថាហានិភ័យសាច់ប្រាក់ងាយស្រួល ហានិភ័យអត្រាការប្រាក់ និងហានិភ័យហិរញ្ញវត្ថុត្រូវបានគ្រប់គ្រងយ៉ាងរឹងមាំ។

▲ របាយការណ៍ប្រចាំឆ្នាំសង្ខេប ហិរញ្ញវត្ថុពីឆ្នាំ២០១៧ ដល់ឆ្នាំ ២០២២

ឯកតាគិតជាដុល្លារអាមេរិក	2017	2018	2019	2020	2021	2022
ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	2,319,730	2,520,556	2,962,631	2,863,956	3,508,351	3,959,288
ពន្ធលើប្រាក់ខែ និងអត្ថប្រយោជន៍	460,969	808,848	699,146	697,412	930,207	1,077,755
ពន្ធកាត់ទុក (ការប្រាក់)	1,214,106	1,090,147	1,382,991	1,062,217	1,105,789	2,083,426
ពន្ធកាត់ទុក (ផ្សេងៗ)	639,876	3,041,908	1,554,152	1,712,942	848,667	782,719
ពន្ធផ្សេងៗ	69,719	64,460	65,750	109,225	140,923	189,669
ពន្ធសរុប	4,704,401	7,525,918	6,664,670	6,445,753	6,533,937	8,092,856

▲ ប្រយោជន៍ ហិរញ្ញវត្ថុ



របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល (អភិបាល) សូមធ្វើការបង្ហាញនូវរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល និង របាយការណ៍ហិរញ្ញវត្ថុ ដែលបានធ្វើសវនកម្ម របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី (ហៅកាត់ថា "ក្រុមហ៊ុន") សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។

សកម្មភាពសំខាន់ៗ

សកម្មភាពចម្បងរបស់ក្រុមហ៊ុនគឺការផ្តល់ឥណទាន ប្រាក់សន្សំនិងសេវាកម្មហិរញ្ញវត្ថុ ពាក់ព័ន្ធផ្សេងទៀតតាមរយៈការិយាល័យកណ្តាលរបស់ខ្លួននៅរាជធានីភ្នំពេញ និងការិយាល័យផ្សេងៗទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ក្នុងការិយបរិច្ឆេទដែលបានបញ្ចប់នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ត្រូវបានបង្ហាញនៅក្នុង របាយការណ៍លទ្ធផលលម្អិតនៅទំព័រទី ១១។

ទុនបម្រុង និងសំវិធានធន

ពុំមានបម្រុងបម្រុងជាសារវន្តលើទុនបម្រុង និងសំវិធានធននៅក្នុងការិយបរិច្ឆេទនេះទេ លើកលែងតែបម្រុងបម្រុង ដែលត្រូវបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ភាគលាភ

ពុំមានភាគលាភបានប្រកាសឬបានបង់នៅក្នុងអំឡុងការិយបរិច្ឆេទនេះទេ (ឆ្នាំ២០២១៖ គ្មាន)។

ដើមទុន

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

KHR'000	US\$
២៧៣,៦៦២,៤៥០	៦៦,៤៧១,៣២៦

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

KHR'000	US\$
១៤១,៩៧៤,៩៥០	៤៤,៦៦៧,៣៩១

ឥណទានអាក្រក់ និងជាប់សង្ស័យ

មុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាល បានចាត់វិធានការសមស្រប ដើម្បីធានាដល់ការអះអាងថា នីតិវិធីពាក់ព័ន្ធជាមួយនឹង ការលុបចេញពីបញ្ជីនូវឥណទានអាក្រក់ និងការធ្វើសំវិធានធនលើឥណទានអាក្រក់ និងជាប់សង្ស័យ ត្រូវបានយកមកអនុវត្ត ហើយជឿជាក់ថា រាល់ឥណទានអាក្រក់ត្រូវបានលុបចេញពីបញ្ជី និង សំវិធានធនមានភាពគ្រប់គ្រាន់ចំពោះឥណទានអាក្រក់ និង ជាប់សង្ស័យ។

ទ្រព្យសកម្ម

មុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុ របស់ក្រុមហ៊ុនត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការសមស្រប ដើម្បីធានាដល់ការអះអាងថា នីតិវិធីពាក់ព័ន្ធជាមួយទ្រព្យសកម្ម ដែលទំនងជាមិនអាចទទួលបានស្គាល់ក្នុងតម្លៃដើមក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ដូចដែលបានកត់ត្រាក្នុងបញ្ជីគណនេយ្យរបស់ក្រុមហ៊ុននោះ ត្រូវបានកាត់បន្ថយតម្លៃត្រឹមតម្លៃដែលគេរំពឹងទុកថាអាចលក់បាន។

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីព្រឹត្តិការណ៍ណាមួយដែលអាច បណ្តាលឲ្យការកំណត់តម្លៃនៃទ្រព្យសកម្មនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមានការយល់ច្រឡំ ឬមានភាពមិនសមស្របជាសារវន្តនោះទេ។

វិធីសាស្ត្រកំណត់តម្លៃ

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពី ហេតុការណ៍ណាមួយដែលបានកើតឡើងដែលធ្វើឲ្យប៉ះពាល់ដល់វិធីសាស្ត្រវាយតម្លៃទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ ក្រុមហ៊ុន ដែលនាំឲ្យមានការយល់ច្រឡំ ឬមានភាពមិនសមស្របជាសារវន្តនោះទេ។

បំណុលយថាហេតុ និងបំណុលផ្សេងៗ

នាការបរិច្ឆេទនៃរបាយការណ៍នេះ៖

- (ក) ពុំមានការដាក់បន្ទុកលើទ្រព្យសកម្មណាមួយរបស់ក្រុមហ៊ុន បានកើតមានឡើងចាប់តាំងពីចុងការិយបរិច្ឆេទនៃហិរញ្ញវត្ថុ សម្រាប់ការធានាបំណុលរបស់បុគ្គលណាមួយលើកលែងតែត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ និង
- (ខ) ពុំមានបំណុលយថាហេតុណាមួយកើតមានឡើងចំពោះក្រុមហ៊ុន តាំងពីថ្ងៃចុងការិយបរិច្ឆេទនៃហិរញ្ញវត្ថុ ក្រៅពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ក្រុមហ៊ុនទេ។

ផ្អែកតាមទស្សនៈរបស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាហេតុឬ បំណុលផ្សេងៗរបស់ក្រុមហ៊ុន ដែលអាច ឬទំនងក្លាយជាកាតព្វកិច្ចក្នុងអំឡុងការិយបរិច្ឆេទ ១២ខែខាងមុខ បន្ទាប់ពីចុងការិយបរិច្ឆេទហិរញ្ញវត្ថុ ដែលនឹងមាន ឬអាចមានឥទ្ធិពលជាសារវន្តដល់លទ្ធភាព របស់ក្រុមហ៊ុនក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននៅពេលបំណុលនោះដល់កាលកំណត់សង។

ការប្រែប្រួលនៃហេតុការណ៍

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ (លើកលែងតែហេតុការណ៍ ដែលបានលើកឡើងនៅក្នុងរបាយការណ៍នេះ ឬក៏របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន) ដែលបានកើតឡើង ហើយធ្វើឲ្យមានការយល់ច្រឡំជាសារវន្តលើរបាយការណ៍ហិរញ្ញវត្ថុនោះទេ។

ធាតុដែលមានលក្ខណៈមិនប្រក្រតី

ផ្អែកតាមទស្សនៈរបស់ក្រុមប្រឹក្សាភិបាល លទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទ មិនបានទទួលរងឥទ្ធិពលពីធាតុណាមួយ ប្រតិបត្តិការ ឬក៏ព្រឹត្តិការណ៍ ទាំងឡាយណាដែលមានលក្ខណៈមិនប្រក្រតី។

ផ្អែកតាមទស្សនៈរបស់ក្រុមប្រឹក្សាភិបាល ពុំមានធាតុណាមួយ ប្រតិបត្តិការ ឬក៏ព្រឹត្តិការណ៍ទាំងឡាយណា ដែលមានលក្ខណៈមិនប្រក្រតី បានកើតឡើងចន្លោះពីចុងការិយបរិច្ឆេទ និងកាលបរិច្ឆេទនៃរបាយការណ៍នេះដែលទំនង ជាមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើលទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុនសម្រាប់ឆ្នាំហិរញ្ញវត្ថុបច្ចុប្បន្នដែលរបាយការណ៍នេះត្រូវបានរៀបចំឡើង។

ព្រឹត្តិការណ៍ក្រោយចុងការិយបរិច្ឆេទ

មិនមានព្រឹត្តិការណ៍គួរឲ្យកត់សម្គាល់ណាមួយកើតឡើងទេ បន្ទាប់ពីកាលបរិច្ឆេទនៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ដែលតម្រូវឲ្យមានការបង្ហាញឬកែតម្រូវ ក្រៅពីអ្វីដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុប្រសិនបើមាន។

ក្រុមប្រឹក្សាភិបាល

សមាសភាពនៃក្រុមប្រឹក្សាភិបាលនៅក្នុងអំឡុងការិយបរិច្ឆេទ និងនាកាលបរិច្ឆេទនៃរបាយការណ៍នេះរួមមាន៖

លោក John Con-Sing Yung	ប្រធានក្រុមប្រឹក្សាភិបាល
លោក Chetan Tanmay	អភិបាល
លោក គា បូរណ	អភិបាល
លោក Shih-Pang Chang	អភិបាល (ត្រូវបានតែងតាំងនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣)
លោក Chien-Chin Cheng	អភិបាល (ត្រូវបានតែងតាំងនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣)
លោក Chien Ling Cheng	អភិបាល (ត្រូវបានតែងតាំងនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣)
លោក Ru-Hung Wei	អភិបាល (លាលែងពីដំណែងនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣)
លោក Wei-Kuo Yen	អភិបាល (លាលែងពីដំណែងនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣)
លោកស្រី Fang-Hui Hsieh	អភិបាល (លាលែងពីដំណែងនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣)
លោក ទិព្វ ច័ន្ទវិបុល	អភិបាល ឯករាជ្យ
លោកស្រី ហេង សីតា	អភិបាល ឯករាជ្យ
លោកស្រី Blandine Claudia Marie Pons	អភិបាល ឯករាជ្យ

ភាគហ៊ុនរបស់ក្រុមប្រឹក្សាភិបាល

ពុំមានសមាជិកនៃក្រុមប្រឹក្សាភិបាលណាម្នាក់ មានចំណែកភាគហ៊ុនដោយផ្ទាល់នៅក្នុងក្រុមហ៊ុននេះទេ។ ពុំមានការរៀបចំដែលកើតឡើងដោយក្រុមហ៊ុនជាភាគីមួយ ក្នុងគោលបំណងធ្វើឲ្យអភិបាលទទួលបានភាគហ៊ុននៅក្នុងក្រុមហ៊ុន ឬអង្គការសាធារណៈឡើយ។

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

នៅចុងការិយបរិច្ឆេទ ឬនៅក្នុងអំឡុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ ពុំមានការរៀបចំណាមួយដែលមានក្រុមហ៊ុនជាភាគីមួយ ក្នុងគោលបំណងជួយដល់សមាជិកក្រុមប្រឹក្សាភិបាល ដើម្បីទទួលបាននូវអត្ថប្រយោជន៍ដោយ មធ្យោបាយទិញយកភាគហ៊ុនទេ ។

ចាប់តាំងពីចុងការិយបរិច្ឆេទហិរញ្ញវត្ថុមុន ពុំមានសមាជិកក្រុមប្រឹក្សាភិបាលណាម្នាក់បានទទួល ឬមានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ណាមួយ (ក្រៅពីអត្ថប្រយោជន៍ដែលបានទទួល ដូចបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុតាមរយៈការចុះកិច្ចសន្យាធ្វើឡើងដោយក្រុមហ៊ុនឬដោយក្រុមហ៊ុនពាក់ព័ន្ធមួយ ជាមួយនឹងក្រុមហ៊ុន ដែលសមាជិកក្រុមប្រឹក្សាភិបាលនោះជាសមាជិក ឬក៏ជាមួយក្រុមហ៊ុនដែលសមាជិកក្រុមប្រឹក្សាភិបាលនោះ មានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុច្រើនជាមួយនោះទេ លើកលែងតែការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលចំពោះរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាល ជាអ្នកទទួលខុសត្រូវដើម្បីធ្វើអោយប្រាកដថារបាយការណ៍ហិរញ្ញវត្ថុផ្តល់នូវទិដ្ឋភាពពិត និងត្រឹមត្រូវអំពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងលទ្ធផលហិរញ្ញវត្ថុ ហើយនិង លំហូរសាច់ប្រាក់របស់ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់។ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ក្រុមប្រឹក្សាភិបាលត្រូវបានតម្រូវឲ្យ៖

- អនុវត្តគោលនយោបាយគណនេយ្យសមស្របដោយមានការវិនិច្ឆ័យ និងការប៉ាន់ស្មានដោយសមហេតុផល និងប្រុងប្រយ័ត្ន ហើយធ្វើការអនុវត្តប្រកបដោយសង្គតិភាព។

- អនុវត្តតាម តាមការតម្រូវនៃស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ហៅកាត់ថា "CIFRS") ឬប្រសិនបើមានគម្លាតនៃការអនុវត្តស្តង់ដារ ដើម្បីជាប្រយោជន៍ដល់ការបង្ហាញនូវភាពពិត និងត្រឹមត្រូវរបស់របាយការណ៍ហិរញ្ញវត្ថុនោះ គម្លាតទាំងនោះ ត្រូវបានបង្ហាញ ពន្យល់ និងកំណត់ចំនួនទឹកប្រាក់ក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឲ្យបានសមរម្យ។
- រក្សាទុកបញ្ជីគណនេយ្យឲ្យបានគ្រប់គ្រាន់ និងធានាថាប្រព័ន្ធនៃការគ្រប់គ្រងផ្ទៃក្នុងមានប្រសិទ្ធភាព។
- រៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយឈរលើ មូលដ្ឋាននិរន្តរភាព លើកលែងតែក្នុងករណីដែលក្រុមហ៊ុនមិនអាចបន្តសកម្មភាពអាជីវកម្មរបស់ខ្លួននាពេលអនាគត។
- បង្កើតគោលនយោបាយទូទៅសម្រាប់ក្រុមហ៊ុន អនុវត្តការលក់សម្រេចចិត្ត និងសកម្មភាពទាំងឡាយរបស់ក្រុមប្រឹក្សាភិបាលដែលមានឥទ្ធិពលលើប្រតិបត្តិការអាជីវកម្ម និងលទ្ធផលនៃប្រតិបត្តិការរបស់ ក្រុមហ៊ុន និងធានាថាគោលនយោបាយនិងការសម្រេចចិត្តទាំងនោះ ត្រូវបានឆ្លុះបញ្ចាំងយ៉ាងសមស្របក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលបញ្ជាក់ថា ក្រុមហ៊ុនបានអនុវត្តតាម លក្ខខណ្ឌតម្រូវចាំបាច់នានា ដូចដែលបានបញ្ជាក់ខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាល

របាយការណ៍ហិរញ្ញវត្ថុ បានបង្ហាញនូវភាពត្រឹមត្រូវ នៃស្ថានភាពហិរញ្ញវត្ថុរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ហើយគិតត្រឹមកាលបរិច្ឆេទចេញផ្សាយរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលជឿជាក់ថា ក្រុមហ៊ុនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទូទាត់បំណុលនៅពេលដល់កំណត់សង។

តំណាងក្រុមប្រឹក្សាភិបាល



លោក John Con-Sing Yung
ប្រធានក្រុមប្រឹក្សាភិបាល

ធ្វើនៅ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
កាលបរិច្ឆេទ៖ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះ ភាគទុនិកនៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី

មតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី(ហៅកាត់ថា “ក្រុមហ៊ុន”) ដែលមានរបាយការណ៍ស្ថានភាព ហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូឆ្នាំ២០២២ និងរបាយការណ៍លទ្ធផលលម្អិតរបាយការណ៍ បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់សម្រាប់កាលបរិច្ឆេទដែល បានបញ្ចប់ និងកំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ និង សេចក្តីសង្ខេបនៃ គោលនយោបាយគណនេយ្យសំខាន់ៗដែលបានបង្ហាញនៅទំព័រទី ១០ ដល់១០៨។

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុដែលភ្ជាប់ជាមួយ បង្ហាញ នូវភាពត្រឹមត្រូវជាសារវន្តនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និង លំហូរ សាច់ប្រាក់សម្រាប់កាលបរិច្ឆេទ ដែលបានបញ្ចប់ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុ អន្តរជាតិនៃកម្ពុជា (ហៅកាត់ថា “CIFRS”)។

មូលដ្ឋានសម្រាប់មតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (ហៅកាត់ថា “CISAs”)។ ការទទួលខុសត្រូវរបស់យើងខ្ញុំដោយអនុលោមទៅតាម ស្តង់ដារទាំងនេះ គឺត្រូវបានរៀបរាប់នៅក្នុងផ្នែក ការទទួលខុសត្រូវរបស់សវនករចំពោះ ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ នៃរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំ ឯករាជ្យពីក្រុមហ៊ុន ដោយអនុលោមទៅតាមការតម្រូវក្រុមសីលធម៌ ដែលពាក់ព័ន្ធ នឹងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុនៅប្រទេសកម្ពុជា ព្រមទាំងបានបំពេញ នូវការទទួលខុសត្រូវលើក្រុមសីលធម៌ផ្សេងៗទៀត ដោយអនុលោមទៅតាមការ តម្រូវទាំងនេះ។ យើងខ្ញុំជឿជាក់ថាការសុក្រាងសវនកម្មដែលយើងបានទទួល គឺមាន ភាពគ្រប់គ្រាន់ និងសមរម្យ ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការផ្តល់មតិយោបល់របស់ យើងខ្ញុំ។

ព័ត៌មានផ្សេងៗក្រៅពីរបាយការណ៍ហិរញ្ញវត្ថុនិង របាយការណ៍របស់សវនករ

គណៈគ្រប់គ្រង ទទួលខុសត្រូវទៅលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗរបស់ ក្រុមហ៊ុនរួមមាន របាយការណ៍របស់ក្រុមប្រឹក្សាភិបាលនៅទំព័រទី១ ដល់ទំព័រទី៥ ប៉ុន្តែពុំបានរួមបញ្ចូលរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍របស់សវនកររបស់ យើងខ្ញុំទេ។

មតិយោបល់របស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ មិនគ្របដណ្តប់លើព័ត៌មាន ផ្សេងៗនោះទេ ហើយយើងខ្ញុំពុំបានធ្វើសេចក្តីសន្និដ្ឋានធានាអះអាងលើព័ត៌មាន ផ្សេងៗនេះឡើយ។

ទាក់ទងនឹងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺមានព័ត៌មាន ផ្សេងៗ និងពិចារណាថាតើព័ត៌មានផ្សេងៗនេះមានភាពផ្ទុយគ្នាជា សារវន្តពីរបាយការណ៍ហិរញ្ញវត្ថុ ឬផ្ទុយពីការយល់ដឹងរបស់យើងខ្ញុំដែលទទួលបាន ពីការធ្វើសវនកម្ម ឬមានកំហុសឆ្គងជាសារវន្តដែលបានកើតឡើងឬទេ។ ដោយផ្អែក ទៅលើការងារដែលយើងខ្ញុំបានបំពេញ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានកំហុសឆ្គង ជា សារវន្តអំពីព័ត៌មានផ្សេងៗទាំងនេះ យើងខ្ញុំនឹងរាយការណ៍នូវការជាក់ស្តែងនោះ ។ យើងខ្ញុំពុំមានអ្វីត្រូវ រាយការណ៍ឡើយ។

ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រង និងក្រុមប្រឹក្សា ភិបាល លើរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រងទទួលខុសត្រូវលើការរៀបចំ និងការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុ ឲ្យបានត្រឹមត្រូវដោយអនុលោមទៅតាម CIFRSs និង ទទួលខុសត្រូវលើប្រព័ន្ធ ត្រួតពិនិត្យផ្ទៃក្នុងដែល គណៈគ្រប់គ្រងកំណត់ថាមានភាពចាំបាច់ក្នុង ការរៀបចំ របាយការណ៍ហិរញ្ញវត្ថុ ឲ្យជឿជាក់ពីកំហុសឆ្គងជាសារវន្តដែលបណ្តាល មកពីការក្លែងបន្លំ ឬការកាន់ច្រឡំ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការវាយតម្លៃ លើលទ្ធភាពរបស់ក្រុមហ៊ុនក្នុងការបន្តនិរន្តរភាពអាជីវកម្ម ការលាតត្រដាងបញ្ហាដែល ពាក់ព័ន្ធនឹងការបន្តនិរន្តរភាពប្រសិនបើមាន និងការប្រើប្រាស់មូលដ្ឋាននិរន្តរភាព គណនេយ្យ លើកលែងតែគណៈគ្រប់គ្រងមានបំណងរំលាយក្រុមហ៊ុន ឬបញ្ឈប់ អាជីវកម្ម ឬពុំមានជម្រើសជាក់ស្តែងណាមួយក្រៅពីអនុវត្តដូច្នោះ។

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវ លើការត្រួតពិនិត្យលើដំណើរការនៃការងាររបាយការណ៍ ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

ការទទួលខុសត្រូវរបស់សវនករចំពោះការធ្វើសវនកម្មលើ របាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺដើម្បីទទួលបានអំណះអំណាងដែលសមហេតុផលថា តើរបាយការណ៍ហិរញ្ញវត្ថុទាំងមូល គឺពុំមានកំហុសឆ្គងជាសារវន្ត ដែលអាចបណ្តាល មកពីការក្លែងបន្លំ ឬការកាន់ច្រឡំ និងដើម្បីចេញរបាយការណ៍សវនករដែលរួមបញ្ចូល មតិយោបល់របស់យើងខ្ញុំ។ អំណះអំណាងដែលសមហេតុផលគឺជាអំណះអំណាង កម្រិតខ្ពស់ ប៉ុន្តែពុំមែនជាការធានាថាការធ្វើសវនកម្មដែលអនុលោមតាម CISAs នឹងតែងតែរកឃើញជានិច្ចនូវកំហុសឆ្គងជាសារវន្តដែលបានកើតឡើងនោះទេ។ កំហុសឆ្គងអាចកើតឡើងពីការក្លែងបន្លំ ឬការកាន់ច្រឡំ ហើយត្រូវបានពិចារណាជា កំហុសឆ្គងជាសារវន្ត ប្រសិនបើកំហុសឆ្គងនីមួយៗ ឬរួមបញ្ចូលគ្នាត្រូវបានរំពឹងថា មានឥទ្ធិពលដល់ ការសម្រេចចិត្តសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ ទាំងនេះជាមូលដ្ឋាន។

ជាផ្នែកមួយនៃការធ្វើសវនកម្មដោយអនុលោមតាម CISAs យើងខ្ញុំបានធ្វើការ វិនិច្ឆ័យនិង រក្សាភាពងឿងឆ្ងល់ប្រកបដោយវិជ្ជាជីវៈ ក្នុងការបំពេញការងារសវនកម្ម របស់យើងខ្ញុំ។ ហើយយើងខ្ញុំបាន៖

- កំណត់ និងវាយតម្លៃលើហានិភ័យនៃកំហុសឆ្គងជាសារវន្តនៃរបាយការណ៍ ហិរញ្ញវត្ថុដែលអាច បណ្តាលមកពីការក្លែងបន្លំ ឬការកាន់ច្រឡំ ដោយរៀបចំ និងអនុវត្តនីតិវិធីសវនកម្មដែលឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងដើម្បី ទទួលបានភស្តុតាងសវនកម្មគ្រប់គ្រាន់និងសមរម្យ សម្រាប់ជាមូលដ្ឋាន ក្នុងការផ្តល់មតិយោបល់របស់យើងខ្ញុំ។ ហានិភ័យដែលពុំបានរកឃើញ កំហុសឆ្គងជា សារវន្តដែលបណ្តាលមកពីការក្លែងបន្លំ គឺជាហានិភ័យ ដែលបណ្តាលមកពីការកាន់ច្រឡំ ដោយសារតែការក្លែងបន្លំអាចបណ្តាល មកពីការឃ្នប់ឃ្និត ការក្លែងឯកសារ ការលុបចោលដោយចេតនា ការក្លែង ខុស ឬការបំពានលើប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។
- ទទួលបានការយល់ដឹងពីប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធនឹងការធ្វើ សវនកម្ម ដើម្បីរៀបចំនីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែពុំមែនដើម្បីបញ្ចេញមតិយោបល់ទៅលើប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យ ផ្ទៃក្នុងរបស់ក្រុមហ៊ុនឡើយ។

- វាយតម្លៃភាពសមស្របនៃគោលនយោបាយគណនេយ្យដែលបានប្រើប្រាស់ និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យ និងការលាតត្រដាងពាក់ព័ន្ធនានាដែលគណៈគ្រប់គ្រងបានធ្វើឡើង។
- សន្និដ្ឋានលើភាពសមស្របនៃការប្រើប្រាស់មូលដ្ឋានគណនេយ្យនិរន្តរភាពអាជីវកម្មរបស់គណៈគ្រប់គ្រង និងផ្អែកទៅលើភស្តុតាងសវនកម្មដែលបានទទួល ថា តើមានភាពមិនប្រាកដប្រជា ជាសារវន្តដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ឬលក្ខខណ្ឌ ដែលអាចមានការសង្ស័យជាសារវន្តទៅលើលទ្ធភាពរបស់ក្រុមហ៊ុន ដើម្បីបន្តនិរន្តរភាពអាជីវកម្ម។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថា មានភាពមិនប្រាកដប្រជាជាសារវន្ត នោះយើងខ្ញុំត្រូវធ្វើការទាញចំណាប់អារម្មណ៍នៅក្នុងរបាយការណ៍សវនកម្ម របស់យើងខ្ញុំ ទៅលើការលាតត្រដាងដែលពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការលាតត្រដាងមិនគ្រប់គ្រាន់ យើងខ្ញុំត្រូវធ្វើការកែប្រែនៅក្នុងមតិយោបល់របស់យើងខ្ញុំ។ សេចក្តីសន្និដ្ឋានរបស់យើងខ្ញុំ អាស្រ័យទៅលើភស្តុតាងសវនកម្មដែលទទួលបានរហូតដល់កាលបរិច្ឆេទនៃរបាយការណ៍សវនកម្មរបស់យើងខ្ញុំ។ ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ ឬលក្ខខណ្ឌនាពេលអនាគត អាចបណ្តាលអោយក្រុមហ៊ុនបញ្ឈប់ការបន្តនិរន្តរភាពអាជីវកម្ម។
- វាយតម្លៃការបង្ហាញជាទូទៅ រចនាសម្ព័ន្ធ និងខ្លឹមសារ ក្នុងរបាយការណ៍ហិរញ្ញវត្ថុ រួមទាំងការលាតត្រដាង និងថា តើរបាយការណ៍ហិរញ្ញវត្ថុ បង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ដែលពាក់ព័ន្ធ ដើម្បីសម្រេចបាននូវការបង្ហាញដែលត្រឹមត្រូវ។

យើងខ្ញុំទាក់ទងជាមួយអ្នកទទួលបន្ទុកខាងអភិបាលកិច្ច ពាក់ព័ន្ធនឹងបញ្ហាផ្សេងៗ ដូចជាវិសាលភាព និងពេលវេលានៃការធ្វើសវនកម្ម និងការកម្រើញពីសវនកម្មរួមទាំងកង្វះខាតសំខាន់ៗនៃការត្រួតពិនិត្យផ្ទៃក្នុងដែលបានកម្រើញនៅក្នុងអំឡុងពេលធ្វើសវនកម្មរបស់យើងខ្ញុំ។

តំណាងក្រុមហ៊ុន ឌីឡីយ៉ាត (ខេមបូឌា) ខូ អិលធីឌី



អ៊ឹង គីមសុភ័ក្ត្រា
Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
កាលបរិច្ឆេទ៖ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

	កំណត់សម្គាល់	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
		ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	៤	១២០.៩៦០.៩៨១	២៩.៣៨០.៨៥៥	១១៩.២៦២.៨៦៩	២៩.២៧៤.១៤៦
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៥	២៤២.៣២៧.៧៨១	៥៨.៨៦០.២៨២	២៤១.៩៨៣.៩៨៩	៥៩.៣៩៧.១៥០
សមតុល្យនៅធនាគារផ្សេងៗ	៦	១៨០.៩៨៦.៣៤៨	៤៣.៩៦០.៧៣៥	៥៩.៦៣៧.៧១៨	១៤.៦៣៨.៦១៥
ឥណទានផ្តល់ដល់អតិថិជន	៧	២.២៧៣.៦២៤.៧៤២	៥៥២.២៥២.៧៩១	១.៩០៤.៤៨៣.០៨៤	៤៦៧.៤៧២.៥២៩
ទ្រព្យសម្បត្តិ និងបរិក្ខារ	៨	១៤.៧៤៦.៧៤៩	៣.៥៨១.៩១៦	១៤.១៣២.០៦៥	៣.៤៦៨.៨៤៣
ទ្រព្យសកម្មអរូបី	៩	៧.៥៩៧.៧១៨	១.៨៤៥.៤៥០	៩.២៥៨.៤៤៧	២.២៧២.៥៦៩
សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម	១០	២៨.៩៨៥.០០២	៧.០៤០.៣២១	២៩.០២៤.៧០៥	៧.១២៤.៣៧៥
ទ្រព្យសកម្មពន្ធពន្យារ	១៤	២១.១៧៨.៣៤៧	៥.១៤៤.១២១	១៧.៨៣៩.៧៥៣	៤.៣៧៨.៩២៨
ទ្រព្យសកម្មផ្សេងៗ	១១	៣៣.៥៧៧.២៥៧	៨.១៥៥.៧៥៩	១៦.៦៨៧.០៣៧	៤.០៩៥.៩៨៤
ទ្រព្យសកម្មសរុប		២.៩២៣.៩៨៤.៩២៥	៧១០.២២២.២៣០	២.៤១២.៣០៩.៦៦៧	៥៩២.១២៣.១៣៩

បំណុល និងមូលធន

បំណុល

ប្រាក់បញ្ញើរបស់អតិថិជន	១២	១.០១២.៥៤២.០១២	២៤៥.៩៤១.៧០៨	៩៧៤.៧៦៧.៨៥០	២៣៩.២៦៥.៥៥០
ប្រាក់បញ្ញើរបស់ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	១៣	៣៧.២០៥.៨៨១	៩.០៣៧.១៣៤	៥០.៥០៨.២៩២	១២.៣៩៧.៧១៥
បំណុលពន្ធពន្យារ	១៤	១១.៧៦៨.៩៦១	២.៨៥៨.៦២៥	១០.៨៣០.៧៥០	២.៦៥៨.៥០៥
បំណុលភតិសន្យា	១៥	២៨.៧៧១.៧៨២	៦.៩៨៨.៥៣១	២៨.៥១៥.៥៨៧	៦.៩៩៩.៤០៨
ប្រាក់កម្ចី	១៦	១.២៣៥.៣១១.៧៤៦	៣០០.០៥១.៤៣២	៨៩២.៤៤៣.៧៤២	២១៩.០៥៨.៣៥៦
អនុបំណុល	១៧	២៦.៩៤៣.៦២៩	៦.៥៤៨.៤៨១	៣៦.៧១១.៩៩៧	៩.០១១.២៨១
សំវិធានធនសម្រាប់អត្ថប្រយោជន៍ និយោជិត	១៩	២៦.៦៧៩.៥៣១	៦.៤៨០.៣៣៣	២១.៤០៩.៥១៣	៥.២៥៥.១៥៨
បំណុលផ្សេងៗ	២០	២៨.៩២៤.៥៩២	៧.០២៥.៦៤៨	២០.៦១៦.៨៤៨	៥.០៦០.៥៩១
បំណុលសរុប		២.៤០៨.១៤៨.១៣៤	៥៨៤.៩២៧.៨៩២	២.០៣៥.៨០៤.៥៣៩	៤៩៩.៧០៦.៥៦៤

មូលធន

ដើមទុន	២១	២៧៣.៦៦២.៤៥០	៦៦.៤៧១.៣២៦	១៨១.៩៧៤.៩៥០	៤៤.៦៦៧.៣៩១
បុព្វលាភភាគហ៊ុន	២២	២២.៤២៥.៣៥៥	៥.៤៤៧.០១៤	២២.៤២៥.៣៥៥	៥.៥០៤.៥០៥
ទុនបម្រុង	២៣	៧២.០០០.០០០	១៧.៤៨៨.៤៦២	៩៦.០១១.៦០៣	២៣.៥៦៦.៩១៣
ប្រាក់ចំណេញរក្សាទុក		១៤៧.៧៤៨.៩៨៦	៣៥.៨៨៧.៥៣៦	៧៦.០៩៣.២២០	១៨.៦៧៧.៧៦៦
មូលធនសរុប		៥១៥.៨៣៦.៧៩១	១២៥.២៩៤.៣៣៨	៣៧៦.៥០៥.១២៨	៩២.៤១៦.៥៧៥
បំណុល និងមូលធនសរុប		២.៩២៣.៩៨៤.៩២៥	៧១០.២២២.២៣០	២.៤១២.៣០៩.៦៦៧	៥៩២.១២៣.១៣៩

កំណត់សំគាល់ដែលភ្ជាប់មកជាមួយព័ត៌មានទាំងនេះ ដល់១០៨ ជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

រាយការណ៍លទ្ធផលលម្អិតសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

	កំណត់សម្គាល់	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
		ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ចំណូលការប្រាក់	២៤	៤១៨.១៩៧.១៨០	១០២.៣២៣.៧៥៣	៣៤១.៩៨៧.៣១៥	៨៤.០៦៧.៦៧៨
ចំណាយការប្រាក់	២៥	(១២៨.៥៩៤.២១៣)	(៣១.៤៦៤.២០៧)	(១០១.៧៩៤.៩៦៨)	(២៥.០២៣.៣៤៥)
ចំណូលពីការប្រាក់សុទ្ធ		២៨៩.៦០២.៩៦៧	៧០.៨៥៩.៥៤៦	២៤០.១៩២.៣៤៧	៥៩.០៤៤.៣៣៣
ចំណាយកម្រៃជើងសារ	២៦	(១៨.១២១.៤២៥)	(៤.៤៣៣.៩១៩)	(១៧.៤១០.៣៥១)	(៤.២៧៩.៨៣១)
ចំណូលផ្សេងៗ	២៧	៣៣.៨៨៦.១៥៨	៨.២៨១.៤១៩	២៥.៤៥៦.១៨៣	៦.២៥៧.៦៥៦
ចំណូលពីប្រតិបត្តិការ		៣០៥.៣៦៧.៧០០	៧៤.៧០៧.០៤៦	២៤៨.២៣៨.១៧៩	៦១.០២២.១៥៨
ប្រាក់ជំនួយ	២៨	-	-	៧៤១.៥៤៧	១៨២.២៨៨
ចំណាយនិយោជិតនិងបន្ទុកពាក់ព័ន្ធផ្សេងៗ	២៩	(១២០.៣០៤.៣៨៣)	(២៩.៤៣៥.៨៦៦)	(១០៩.០១២.៦៦៨)	(២៦.៧៩៧.៦០៨)
ចំណាយរំលស់	៣០	(១៧.៥៤៨.៨២៨)	(៤.២៩៣.៨១៦)	(១៦.៦០១.៨៩៩)	(៤.០៨១.០៩៦)
ចំណាយប្រតិបត្តិការផ្សេងៗ	៣១	(៤៧.៥៩០.០៤៤)	(១១.៦៤៤.២៤៩)	(៤១.២២៦.១៧៤)	(១០.១៣៤.២៦១)
ការខាតបង់សុទ្ធលើខ្លួនភាពតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុ	៣២	(៥៩.៤៩០.៧៦៥)	(១៤.៥៥៦.០៩៦)	(៣១.១៨៦.៥៩៦)	(៧.៦៦៦.៣២២)
ចំណេញ ឬខាតផ្សេងៗ	៣៣	(៨៥.៤៦៧)	(២០.៩១២)	៦២៧.២៣០	១៥៤.១៨៦
ប្រាក់ចំណេញមុនពន្ធដកពន្ធ		៦០.៣០៨.២១៣	១៤.៧៥៦.១០៧	៥១.៥៧៩.៥៧៩	១២.៦៧៩.៣៤៥
ចំណាយពន្ធលើប្រាក់ចំណូល	១៤	(១២.៦៦៤.០៥០)	(៣.០៩៨.៦១៨)	(១១.១៦៩.៩៦២)	(២.៧៤៥.៨១១)
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ		៤៧.៦៤៤.១៦៣	១១.៦៥៧.៤៨៩	៤០.៤០៩.៦១៧	៩.៩៣៣.៥៣៤
លទ្ធផលលម្អិតផ្សេងៗធាតុដែលមិនបានបែងចែកឡើងវិញទៅក្នុងប្រាក់ចំណេញឬខាត លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(១.០៥០.១៩០)	-	(៥៦៥.៩៥៨)
		-	(១.០៥០.១៩០)	-	(៥៦៥.៩៥៨)
លទ្ធផលលម្អិតផ្សេងៗសរុបសម្រាប់ការិយបរិច្ឆេទ		៤៧.៦៤៤.១៦៣	១០.៦០៧.២៩៩	៤០.៤០៩.៦១៧	៩.៣៦៧.៥៧៦
ប្រាក់ចំណេញសម្រាប់ម្ចាស់ក្រុមហ៊ុន		៤៧.៦៤៤.១៦៣	១១.៦៥៧.៤៨៩	៤០.៤០៩.៦១៧	៩.៩៣៣.៥៣៤
លទ្ធផលលម្អិតសរុបសម្រាប់ម្ចាស់ក្រុមហ៊ុន		៤៧.៦៤៤.១៦៣	១០.៦០៧.២៩៩	៤០.៤០៩.៦១៧	៩.៣៦៧.៥៧៦

កំណត់សំគាល់ដែលភ្ជាប់មកជាមួយពីទំព័រ១៥ ដល់១០៨ ជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

របាយការណ៍បម្រែបម្រួលមូលធន សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

	ដើមទុន	បុព្វលាភ ភាគហ៊ុន	ទុនបម្រុង	ប្រាក់ចំណេញ រក្សាទុក	សរុប	សរុប
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក
ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២						
សមតុល្យនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២	១៨១.៩៧៤.៩៥០	២២.៤២៥.៣៥៥	៩៦.០១១.៦០៣	៧៦.០៩៣.២២០	៣៧៦.៥០៥.១២៨	៩២.៤១៦.៥៧៥
ប្រាក់ចំណេញសុទ្ធប្រចាំឆ្នាំ	-	-	-	៤៧.៦៤៤.១៦៣	៤៧.៦៤៤.១៦៣	១១.៦៥៧.៤៨៩
ការបោះផ្សាយដើមទុនថ្មី	៩១.៦៨៧.៥០០	-	-	-	៩១.៦៨៧.៥០០	២២.២៧០.៤៦៤
ការផ្ទេរពីទុនបម្រុង	-	-	(២៤.០១១.៦០៣)	២៤.០១១.៦០៣	-	-
លម្អៀងនៃការប្តូររូបិយប័ណ្ណ	-	-	-	-	-	(១.០៥០.១៩០)
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	២៧៣.៦៦២.៤៥០	២២.៤២៥.៣៥៥	៧២.០០០.០០០	១៤៧.៧៤៨.៩៨៦	៥១៥.៨៣៦.៧៩១	១២៥.២៩៤.៣៣៨
សមមូលដុល្លារអាមេរិក	៦៦.៤៧១.៣២៦	៥.៤៤៧.០១៤	១៧.៤៨៨.៤៦២	៣៥.៨៨៧.៥៣៦	១២៥.២៩៤.៣៣៨	
ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១						
សមតុល្យនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១	១៥៩.១៧៤.៩៥០	២២.៤២៥.៣៥៥	២៣.៣៧២.៧៨៨	១០៨.៣២២.៤១៨	៣១៣.២៩៥.៥១១	៧៧.៤៥២.៥៣៤
ប្រាក់ចំណេញសុទ្ធប្រចាំឆ្នាំ	-	-	-	៤០.៤០៩.៦១៧	៤០.៤០៩.៦១៧	៩.៩៣៣.៥៣៤
ការបោះផ្សាយដើមទុនថ្មី	២២.៨០០.០០០	-	-	-	២២.៨០០.០០០	៥.៥៩៦.៤៦៥
ការផ្ទេរទៅទុនបម្រុង	-	-	៧២.៦៣៨.៨១៥	(៧២.៦៣៨.៨១៥)	-	-
លម្អៀងនៃការប្តូររូបិយប័ណ្ណ	-	-	-	-	-	(៥៦៥.៩៥៨)
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	១៨១.៩៧៤.៩៥០	២២.៤២៥.៣៥៥	៩៦.០១១.៦០៣	៧៦.០៩៣.២២០	៣៧៦.៥០៥.១២៨	៩២.៤១៦.៥៧៥
សមមូលដុល្លារអាមេរិក	៤៤.៦៦៧.៣៩១	៥.៥០៤.៥០៥	២៣.៥៦៦.៩១៣	១៨.៦៧៧.៧៦៦	៩២.៤១៦.៥៧៥	

កំណត់សំគាល់ដែលភ្ជាប់មកជាមួយព័ត៌មានលម្អិត ដល់១០៨ ជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

របាយការណ៍លទ្ធផលលម្អិត សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

	កំណត់សម្គាល់	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
		ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ប្រាក់ចំណេញមុនពន្ធដកពន្ធ		៦០.៣០៨.២១៣	១៤.៧៥៦.១០៧	៥១.៥៧៩.៥៧៩	១២.៦៧៩.៣៤៥
និយ័តកម្ម៖					
ចំណាយរំលស់	៣០	១៧.៥៤៨.៨២៨	៤.២៩៣.៨១៦	១៦.៦០១.៨៩៩	៤.០៨១.០៩៦
ការខាតបង់សុទ្ធលើខ្លួនភាពតម្លៃ ឧបករណ៍ហិរញ្ញវត្ថុ	៣២	៥៩.៤៩០.៧៦៥	១៤.៥៥៦.០៩៦	៣១.១៨៦.៥៩៦	៧.៦៦៦.៣២២
ការកើនសំវិធានធន សម្រាប់កាតព្វកិច្ច អត្ថប្រយោជន៍របស់និយោជិត		៣.៦៩៦.៩៧៣	៩០៤.៥៦៩	៤.២៤៤.៤៤០	១.០៤៣.៣៧៣
ចំណេញសុទ្ធពីការវិនិយោគលើ មូលបត្រតាម FVTPL		(៩៤.២០០)	(២៣.០៤៩)	(១០០.៨១៣)	(២៤.៧៨២)
ខាតពីការលក់ទ្រព្យ និងបរិក្ខារ		២៤.៨៣៩	៦.០៧៨	៦៣.១៤០	១៥.៥២១
ខាតពីការលក់ទ្រព្យសកម្មអរូបី		៦១.៥៩៥	១៥.០៧១	-	-
ចំណេញពីការលក់ទ្រព្យសម្បត្តិ និង បរិក្ខារ		(៩៦៧)	(២៣៧)	(៦៩០.៣៧០)	(១៦៩.៧០៧)
លម្អៀងនៃការប្តូររូបិយប័ណ្ណលើ ប្រាក់កម្ចី		៣.១៨៥.៥១៣	៧៧៩.៤២៦	(៣.៤៧៦.២៧២)	(៨៥៤.៥៤១)
ចំណូលការប្រាក់	២៤	(៤១៨.១៩៧.១៨០)	(១០២.៣២៣.៧៥៣)	(៣៤១.៩៨៧.៣១៥)	(៨៤.០៦៧.៦៧៨)
ចំណាយការប្រាក់	២៥	១២៨.៥៩៤.២១៣	៣១.៤៦៤.២០៧	១០១.៧៩៤.៩៦៨	២៥.០២៣.៣៤៥
		(១៤៥.៣៨១.៤០៨)	(៣៥.៥៧១.៦៦៩)	(១៤០.៧៨៨.១៤៨)	(៣៤.៦០៧.៧០៦)
បម្រែបម្រួលនៃដើមទុនចល័ត៖					
សមតុល្យនៅធនាគារជាតិនៃកម្ពុជា		(១៤.៩៧៧.២១៥)	(៣.៦៦៤.៥៩៩)	២៩.៤៨៣.៦១៤	៧.២៤៧.៦៩៣
សមតុល្យកម្ពុជាជាទ្រព្យធានានៅធនាគារផ្សេងៗ		(៧០.៥៤៨.០០០)	(១៧.២៦១.៥៦១)	(៣២.៧៣៧.០០១)	(៨.០៤៧.៤៤៤)
ឥណទានផ្តល់ដល់អតិថិជន		(៤២៩.៩៣៣.៩៤៥)	(១០៥.១៩៥.៤៨៤)	(៤៩៣.៣៨៧.៨០៥)	(១២១.២៨៥.១០៤)
ទ្រព្យសកម្មផ្សេងៗ		(១៩.២៧៥.៥៦១)	(៤.៧១៦.៣១០)	(៤.២៨៧.៣០៧)	(១.០៥២.៩២៧)
ប្រាក់បញ្ញើរបស់អតិថិជន		៣៧.១៤៥.៩៨៤	៩.០៨៨.៨១៤	១២៥.១៧៤.៤១២	៣០.៧៧០.៥០៤
ប្រាក់បញ្ញើរបស់ធនាគារនិង ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ		(១៣.៩០២.៩៣៥)	(៣.៤០១.៧៤៦)	៥០.១១៩.១៤១	១២.៣២០.៣៣៩
បំណុលផ្សេងៗ		៨.៧០៣.៣១៥	២.១២៩.៥១២	៤.៨៣៧.១៣៧	១.១៨៩.០៧០
សាច់ប្រាក់ក្នុងសកម្មភាពប្រតិបត្តិការ		(៦៤៨.១៦៩.៧៦៥)	(១៥៨.៥៩៣.០៤៣)	(៤៦១.៥៧៧.៩៥៧)	(១១៣.៤៦៥.៥៧៤)
ការប្រាក់បានទទួល		៤២០.៤៧៤.៧៩៨	១០២.៨៨១.០៣៧	៣៤៥.០៣៥.៦៦៤	៨៤.៨១៧.០២៧
ការប្រាក់បានបង់		(១៣០.០២៩.២៣៣)	(៣១.៨១៥.៣២៥)	(១០១.៤៥៥.៣៤៩)	(២៤.៩៣៩.៨៦០)
ពន្ធលើប្រាក់ចំណូលបានបង់	១៤	(១៥.០៦៤.៤៣២)	(៣.៦៨៥.៩៣៩)	(១២.០៧៤.៦៤១)	(២.៩៦៨.២០១)
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាព ប្រតិបត្តិការ		(៣៧២.៧៨៨.៦៣២)	(៩១.២១៣.២៧០)	(២៣០.០៧២.២៨៣)	(៥៦.៥៥៦.៦០៨)

របាយការណ៍លទ្ធផលសង្កេត សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ (ត)

	កំណត់សម្គាល់	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
		ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
លំហូរសាច់ប្រាក់ពី សកម្មភាពវិនិយោគ					
ការទិញទ្រព្យ និងបរិក្ខារ	៨	(៦.២០១.០៩១)	(១.៥០៦.២១៦)	(៥.៧៤៦.៧៤៨)	(១.៤១០.៥៩១)
ការទិញទ្រព្យសកម្មអរូបី	៩	(២.១៦៩.៥៧១)	(៥២៦.៩៧៩)	(១.៦២១.៩១៥)	(៣៩៨.១១៤)
សាច់ប្រាក់ទទួលបានពីការលក់ទ្រព្យ និងបរិក្ខារ		៤៨.៩៨៩	១១.៨៩៩	២.១៧២.៨០៦	៥៣៣.៣៣៥
សាច់ប្រាក់សុទ្ធ ប្រើក្នុងសកម្មភាពវិនិយោគ		(៨.៣២១.៦៧៣)	(២.០២១.២៩៦)	(៥.១៩៥.៨៥៧)	(១.២៧៥.៣៧០)
លំហូរសាច់ប្រាក់ពី សកម្មភាពហិរញ្ញប្បទាន					
សាច់ប្រាក់បានទទួលពីប្រាក់កម្ចី		៧៤៦.៨០៤.៤០៦	១៨១.៣៩៥.២៨៩	៥៥៩.៩១៧.៨២៤	១៣៧.៤៣៦.៨៧៤
ការទូទាត់សងប្រាក់កម្ចី		(៤០២.៧៧២.៦៧៧)	(៩៧.៨៣១.៥៩៥)	(២៨៤.៥៦១.០៨០)	(៦៩.៨៤៨.០៨០)
សាច់ប្រាក់បានទទួលពីអនុបំណុល		-	-	២៨.៥១៨.០០០	៧.០០០.០០០
ការទូទាត់សងអនុបំណុល		(៩.៨៨០.៨០០)	(២.៤០០.០០០)	(៨.៩២៤.៤០០)	(២.១៩០.៥៧៤)
ការទូទាត់ភតិសន្យា	១០	(៨.២៧២.០៥០)	(២.០០៩.២៤២)	(៧.៩២៦.៣៨២)	(១.៩៤៥.៦០២)
សាច់ប្រាក់បានទទួលពីការបោះផ្សាយភាគហ៊ុនថ្មី		៩១.៦៨៧.៥០០	២២.២៧០.៤៦៤	២២.៨០០.០០០	៥.៥៩៦.៤៦៥
សាច់ប្រាក់សុទ្ធបានពីសកម្មភាពហិរញ្ញប្បទាន		៤១៧.៥៦៦.៣៧៩	១០១.៤២៤.៩១៦	៣០៩.៨២៣.៩៦២	៧៦.០៤៩.០៨៣
ការកើនឡើងសុទ្ធនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូល		៣៦.៤៥៦.០៧៤	៨.១៩០.៣៥០	៧៤.៥៥៥.៨២២	១៨.២១៧.១០៥
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាដើមការិយបរិច្ឆេទ		២៧៣.១៥៩.៨៥៤	៦៧.០៤៩.៥៤៧	១៩៨.៦០៤.០៣២	៤៩.០៩៨.៦៤៨
លម្អៀងនៃការប្តូររូបិយប័ណ្ណ		-	(៣៥.៦៣៩)	-	(២៦៦.២០៦)
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាចុងការិយបរិច្ឆេទ	៣៤	៣០៩.៦១៥.៨២៨	៧៥.២០៤.២៥៨	២៧៣.១៥៩.៨៥៤	៦៧.០៤៩.៥៤៧

កំណត់សំគាល់ដែលភ្ជាប់មកជាមួយទំព័រ១៥ ដល់១០៨ ជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទ ដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

១. អំពីក្រុមហ៊ុន

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី (“ក្រុមហ៊ុន”) បានទទួលអាជ្ញាប័ណ្ណជាស្ថាប័ន មីក្រូហិរញ្ញវត្ថុដែលមានទីតាំង និងចុះបញ្ជីក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្រុមហ៊ុនត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៩៩ មានឈ្មោះថា ធនាគារ ពន្លឺថ្មី (ហៅកាត់ថា “TPT”) ដែលជា កម្មវិធីរបស់ Concern Worldwide Cambodia។ រាល់ទ្រព្យសកម្ម បំណុល និងវិភាគទានបង្ករទាំងអស់របស់ TPT ត្រូវបានផ្ទេរទៅកាន់ក្រុមហ៊ុន នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០០៣ ដោយប្តូរជាមួយ នឹងការបោះផ្សាយភាគហ៊ុន។

ក្រុមហ៊ុនបានចាប់ផ្តើមអាជីវកម្មនាថ្ងៃដែល ទ្រព្យសកម្មបានផ្ទេរ។ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០១០ ក្រុមហ៊ុនបានទទួលអាជ្ញាប័ណ្ណ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ ពីធនាគារជាតិនៃកម្ពុជា (ហៅកាត់ថា “NBC”) ក្នុងការធ្វើអាជីវកម្ម ទទួលប្រាក់បញ្ញើ។ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៤ ក្រសួងពាណិជ្ជកម្មបានអនុម័ត ក្នុងការផ្លាស់ប្តូរពាណិជ្ជនាមរបស់ក្រុមហ៊ុនពី អង្គរ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិល ជីខី ទៅជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី។

ការិយាល័យចុះបញ្ជីរបស់ ក្រុមហ៊ុនបច្ចុប្បន្នមានទីតាំងនៅ អគារលេខ ២៨៥ មហាវិថី យុទ្ធសាស្ត្រសុខុម (ផ្លូវ ២៧១) សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនធ្វើ ប្រតិបត្តិការអាជីវកម្មតាមរយៈការិយាល័យ ចំនួន ១៥០ ទីតាំង (២០២១៖ ១៥០ ការិយាល័យ)។

សកម្មភាពចម្បងរបស់ក្រុមហ៊ុន គឺផ្តល់ឥណទានប្រាក់សន្សំ និងសេវាកម្មហិរញ្ញវត្ថុ ពាក់ព័ន្ធផ្សេងទៀតតាមរយៈការិយាល័យកណ្តាលរបស់ខ្លួននៅរាជធានីភ្នំពេញ និង ការិយាល័យផ្សេងៗទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានអនុញ្ញាតឲ្យចេញផ្សាយដោយក្រុមប្រឹក្សាភិបាលនៅ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។

២. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ

គោលនយោបាយគណនេយ្យសំខាន់ៗដែលត្រូវបាន អនុម័តក្នុងការរៀបចំ របាយការណ៍ហិរញ្ញវត្ថុទាំងនេះត្រូវបានកំណត់ដូចខាងក្រោម។ គោលនយោបាយ ទាំងនេះត្រូវបានអនុវត្តប្រកបដោយសង្គតិភាពនៅគ្រប់ឆ្នាំដែលបានបង្ហាញ លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។

២.១ មូលដ្ឋានគណនេយ្យ

របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំ ដោយអនុលោមតាមស្តង់ដាររបាយការណ៍ ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“CIFRSs”) ។

របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើងដោយផ្អែកលើមូលដ្ឋានថ្លៃដើម លើកលែងតែឧបករណ៍ហិរញ្ញវត្ថុដែលត្រូវបានវាស់វែង តាមចំនួនទឹកប្រាក់ដែល ត្រូវបានវាយតម្លៃឡើងវិញ ឬតម្លៃទីផ្សារនៅចុងបញ្ចប់នៃ ការិយបរិច្ឆេទរបាយការណ៍ នីមួយៗដូចដែលបានពន្យល់នៅក្នុង គោលនយោបាយគណនេយ្យខាងក្រោម។ ថ្លៃដើមជាទូទៅផ្អែកលើតម្លៃទីផ្សារ ដែលជាចំនួនក្នុងការដោះដូរទំនិញនិងសេវាកម្ម។

តម្លៃសមស្របគឺជាថ្លៃដែលនឹងទទួលបានដោយ ការលក់ទ្រព្យសកម្ម ឬថ្លៃដែលបាន សងចំពោះការផ្តល់បំណុល នៅក្នុងប្រតិបត្តិការធម្មតា រវាងអ្នកពាក់ព័ន្ធក្នុងទីផ្សារ នាការលក់បរិច្ឆេទនៃការវាស់វែង ដោយមិនគិតថា តើថ្លៃនោះអាចអង្កេតបានដោយ ផ្ទាល់ ឬត្រូវបានប៉ាន់ស្មានដោយប្រើបច្ចេកទេសវាយតម្លៃមួយផ្សេងទៀតនោះទេ។ ក្នុងការប៉ាន់ស្មានតម្លៃសមស្របនៃទ្រព្យសកម្ម ឬបំណុល ក្រុមហ៊ុនពិចារណាពី លក្ខណៈនៃទ្រព្យសកម្ម ឬបំណុល ប្រសិនបើអ្នកពាក់ព័ន្ធក្នុងទីផ្សារយកលក្ខណៈ ទាំងនោះមកពិចារណានៅពេលកំណត់តម្លៃទ្រព្យសកម្ម ឬបំណុលនៅកាលបរិច្ឆេទ នៃការវាស់វែង។ តម្លៃសមស្របសម្រាប់គោលបំណងនៃការវាស់វែង និង/ឬ ការ

លាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ គឺកំណត់លើមូលដ្ឋាននោះ លើកលែងតែប្រតិបត្តិការទូទាត់ដោយផ្អែកលើភាគហ៊ុនដែលស្ថិតក្នុងវិសាលភាព នៃ CIFRS 2 ការទូទាត់ដោយផ្អែកលើភាគហ៊ុន ប្រតិបត្តិការភតិសន្យាដែលស្ថិត ក្នុងវិសាលភាពនៃ CIFRS 16 ភតិសន្យា និងការវាស់វែងដែលមានលក្ខណៈ ស្រដៀងគ្នាខ្លះទៅនឹងតម្លៃសមស្រប ប៉ុន្តែពុំមែនជាតម្លៃសមស្របដែលមានដូចជា តម្លៃអាចប៉ាន់ស្មានពីតម្លៃនៅក្នុង CIFRS 2 សន្និដ្ឋាន ឬតម្លៃប្រើប្រាស់នៅក្នុង CIFRS 36 ខុសពីតម្លៃទ្រព្យសកម្ម។

២.២ និរន្តរភាពអាជីវកម្ម

នៅពេលអនុម័តរបាយការណ៍ហិរញ្ញវត្ថុ ក្រុមប្រឹក្សាភិបាលមានការពឹងទុកដ៏សម ហេតុផលថាក្រុមហ៊ុនមានធនធានគ្រប់គ្រាន់ដើម្បីបន្តប្រតិបត្តិការទៅថ្ងៃអនាគត ។ ដូច្នោះក្រុមប្រឹក្សាភិបាលបានបន្តអនុវត្តមូលដ្ឋានគណនេយ្យនិរន្តរភាពអាជីវកម្ម នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

២.៣ មូលដ្ឋាននៃការសរុបរួម

របាយការណ៍ហិរញ្ញវត្ថុមានរបាយការណ៍ហិរញ្ញវត្ថុរបស់ទីស្នាក់ការកណ្តាល និង សាខារបស់ខ្លួនបន្ទាប់ពី លុបបំបាត់សមតុល្យនិងប្រតិបត្តិការអន្តរសាខាសំខាន់ៗ ទាំងអស់។

២.៤ ការប្តូររូបិយប័ណ្ណបរទេស

(i) រូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់កំណត់បង្ហាញ

គណនីទាំងអស់ ដែលមាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបាន វាស់វែង ដោយប្រើប្រាស់រូបិយប័ណ្ណនៃបរិយាកាសសេដ្ឋកិច្ចចម្បងដែលក្រុមហ៊ុន ធ្វើប្រតិបត្តិការ (ហៅកាត់ថា “រូបិយប័ណ្ណគោល”)។ គណៈគ្រប់គ្រងបានកំណត់ យកប្រាក់រៀលខ្មែរ (“រៀល”) ជារូបិយប័ណ្ណគោលរបស់ក្រុមហ៊ុន ដោយសារវាមាន ឥទ្ធិពលជាសារវន្តលើប្រតិបត្តិការរបស់ក្រុមហ៊ុន។ របាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវ បានបង្ហាញជាប្រាក់រៀលខ្មែរដែលជាប្រាក់រូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់កំណត់ បង្ហាញរបស់ក្រុមហ៊ុន។

(ii) រូបិយប័ណ្ណបរទេស

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ប្រតិបត្តិការរូបិយប័ណ្ណ ផ្សេងៗក្រៅពីរូបិយប័ណ្ណគោលរបស់ក្រុមហ៊ុនត្រូវបានទទួលស្គាល់តាមអត្រាប្តូរប្រាក់ នាការលក់បរិច្ឆេទនៃប្រតិបត្តិការនោះ។ នៅចុងការិយបរិច្ឆេទនីមួយៗ ទ្រព្យសកម្ម និង បំណុលរូបិយវត្ថុ ដែលជារូបិយប័ណ្ណបរទេស ត្រូវបានប្តូរឡើងវិញនៅអត្រាដែល មាននៅថ្ងៃនោះ។ ធាតុមិនមែនរូបិយវត្ថុត្រូវបានវាស់វែង ប្រើប្រាស់តម្លៃប្រតិបត្តិការស្រដៀង រូបិយប័ណ្ណបរទេសមិនត្រូវបានប្តូរឡើងវិញទេ។ លម្អៀងលើការប្តូររូបិយប័ណ្ណត្រូវបាន កត់ត្រានៅក្នុងចំនេញ ឬខាត នៅក្នុងពេលដែលការចំណេញ ឬខាតនោះកើតឡើង។

(iii) ការបង្ហាញជាដុល្លារអាមេរិក

សម្រាប់គោលបំណងវាយការណ៍ជូនចំពោះភាគទុនិក របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញជាដុល្លារអាមេរិក។ ទ្រព្យសកម្ម និងបំណុលសម្រាប់របាយការណ៍ ស្ថានភាពហិរញ្ញវត្ថុនីមួយៗដែលបង្ហាញ ត្រូវបានប្តូរតាមអត្រាចុងការិយបរិច្ឆេទនី មួយៗ ចំណែកឯគណនីចំណូល និងចំណាយសម្រាប់របាយការណ៍លទ្ធផលលម្អិត នីមួយៗ និងខ្ទង់លំហូរសាច់ប្រាក់ដែលបានបង្ហាញត្រូវបានប្តូរតាមអត្រាជាមធ្យម សម្រាប់ឆ្នាំ។ រាល់លទ្ធផលនៃលម្អៀងលើការប្តូររូបិយប័ណ្ណត្រូវបានទទួលស្គាល់ នៅក្នុងលទ្ធផលលម្អិតផ្សេងទៀត។

របាយការណ៍ហិរញ្ញវត្ថុដែលបង្ហាញជាដុល្លារអាមេរិក ផ្អែកលើអត្រាប្តូរប្រាក់អនុវត្ត ក្នុង ១ដុល្លារអាមេរិកដូចខាងក្រោម៖

អត្រាចុងការិយបរិច្ឆេទ	4,117	4,074
អត្រាមធ្យម	4,087	4,068

របាយការណ៍ហិរញ្ញវត្ថុដែលបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ជាតម្លៃមិនបានធ្វើសវនកម្មនិងមិនគួរយកធ្វើជាតំណាងដែលចំនួនប្រាក់រៀល បាន អាចបាន ឬអាចនឹងនៅថ្ងៃអនាគត ប្តូរទៅជាដុល្លារអាមេរិកក្នុងអត្រាប្តូរប្រាក់នេះ ឬអត្រាប្តូរប្រាក់ផ្សេងៗណាមួយឡើយ។

២.៥ ការបង្កត់ចំនួន

តួលេខនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្កត់ជាខ្លាំងពាន់សម្រាប់ប្រាក់រៀល និងបង្កត់សម្រាប់ប្រាក់ដុល្លារអាមេរិក។

២.៦ ឧបករណ៍ហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបានទទួលស្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ នៅពេលដែលក្រុមហ៊ុនក្លាយជាកាតិកម្មនៃកិច្ចសន្យារបស់ឧបករណ៍ហិរញ្ញវត្ថុ។

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបានវាស់វែងដំបូងតាមតម្លៃសមស្រប។ ថ្លៃប្រតិបត្តិការ ដែល បណ្តាលមកពីការទិញ ឬបោះផ្សាយនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ (ក្រៅពីទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុល ហិរញ្ញវត្ថុនៅតម្លៃសមស្រប តាមរយៈប្រាក់ចំណេញ ឬខាត) ត្រូវបានបន្ថែមឬដកពី តម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ នៅលើការទទួលស្គាល់ដំបូងតាមការគួរ។ ថ្លៃប្រតិបត្តិការបណ្តាលមកពីការទិញទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ កត់ត្រាតាមតម្លៃសមស្របតាមរយៈចំណេញ ឬខាត ត្រូវបានទទួលស្គាល់ភ្លាមៗនៅក្នុងចំណេញ ឬខាត។

i. ទ្រព្យសកម្មហិរញ្ញវត្ថុ

រាល់ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ត្រូវបានទទួលស្គាល់ និងលែងទទួលស្គាល់លើមូលដ្ឋានកាលបរិច្ឆេទនៃការធ្វើពាណិជ្ជកម្មដែលការទិញ ឬលក់ទ្រព្យសកម្មហិរញ្ញវត្ថុគឺស្ថិតនៅក្រោមកិច្ចសន្យាដែលលក្ខខណ្ឌតម្រូវឲ្យមានការបញ្ជូនទ្រព្យសកម្មក្នុងអំឡុងពេលកំណត់ ដែលបានបង្កើតឡើងដោយទីផ្សារដែលពាក់ព័ន្ធ។

រាល់ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានទទួលស្គាល់ ត្រូវបានវាស់វែងទាំងស្រុងជាបន្តបន្ទាប់ដោយប្រើវិធីសាស្ត្រតម្លៃដករំលស់ ឬ តម្លៃសមស្របអាស្រ័យលើការចាត់ថ្នាក់នៃទ្រព្យសកម្មហិរញ្ញវត្ថុ។

a. ការចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ

ឧបករណ៍បំណុលដែលមានលក្ខខណ្ឌដូចខាងក្រោមត្រូវបានវាស់វែងជាបន្តបន្ទាប់តាមតម្លៃដករំលស់ ៖

- ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានរក្សាទុកតាមគំរូអាជីវកម្ម ដែលមានគោលបំណងកាន់កាប់ទ្រព្យសកម្មហិរញ្ញវត្ថុដើម្បីប្រមូលលំហូរសាច់ប្រាក់តាមកិច្ចសន្យានិង
- លក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ កំណត់កាលបរិច្ឆេទជាក់លាក់នៃលំហូរសាច់ប្រាក់ដែលជាការទូទាត់ជាប្រាក់ដើម និងការប្រាក់ទៅតាមចំនួនប្រាក់ដើមដែលនៅសល់(ហៅកាត់ថា "SPPI")។

ឧបករណ៍បំណុលដែលបំពេញតាមលក្ខខណ្ឌដូចខាងក្រោមត្រូវបានវាស់វែងជាបន្តបន្ទាប់ ដោយតម្លៃសមស្របតាមរយៈប្រាក់លទ្ធផលលម្អិតផ្សេងៗទៀត (ហៅកាត់ថា "FVTOCI")៖

- ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានរក្សាទុកតាមគំរូអាជីវកម្ម ដែលមានគោលបំណងប្រមូលលំហូរសាច់ប្រាក់តាមកិច្ចសន្យានិងលក់ទ្រព្យសកម្មហិរញ្ញវត្ថុ និង
- លក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុកំណត់កាលបរិច្ឆេទជាក់លាក់នៃលំហូរសាច់ប្រាក់ដែលជា SPPI។

រាល់ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗទៀត ត្រូវបានវាស់ជាបន្តបន្ទាប់ដោយតម្លៃសមស្របតាមរយៈប្រាក់ចំណេញឬខាត (ហៅកាត់ថា "FVTPL")។

ទោះបីជាមានការលើកឡើងខាងលើក៏ដោយ ក៏ក្រុមហ៊ុនអាចធ្វើការជ្រើសរើសដែលមិនអាចប្តូរវិញបាន នៅ ពេលមានការទទួលស្គាល់ដំបូងនៃទ្រព្យសកម្មហិរញ្ញវត្ថុ៖

- ក្រុមហ៊ុនអាចជ្រើសរើសដែលមិនអាចប្តូរវិញបានដើម្បីបង្ហាញការផ្លាស់ប្តូរជាបន្តបន្ទាប់នៃតម្លៃសមស្របនៃការវិនិយោគភាគហ៊ុនក្នុងប្រាក់លទ្ធផលលម្អិតផ្សេងៗ ប្រសិនបើលក្ខខណ្ឌខ្លះ ត្រូវបានបំពេញ និង
- ក្រុមហ៊ុនអាចជ្រើសរើសដែលមិនអាចប្តូរវិញបាន កត់ត្រាការវិនិយោគបំណុលដែល តម្រូវអោយកត់ត្រាតាមតម្លៃដករំលស់ ឬការកត់ត្រាតាម FVTOCI តាម FVTPL ប្រសិនបើការធ្វើដូច្នោះ អាចលុបបំបាត់ ឬកាត់បន្ថយជាសារវន្តនូវភាពមិនស៊ីជម្រក់គ្នារបស់គណនេយ្យ។

ឧបករណ៍បំណុលកត់ត្រាតាមតម្លៃដករំលស់ឬនៅ FVTOCI

ក្រុមហ៊ុនវាយតម្លៃចំណាត់ថ្នាក់ និងវាស់វែងទ្រព្យសកម្មហិរញ្ញវត្ថុដោយផ្អែកលើលក្ខណៈនៃលំហូរសាច់ប្រាក់តាមកិច្ចសន្យានៃទ្រព្យសកម្ម និងគំរូអាជីវកម្មរបស់ក្រុមហ៊ុនសម្រាប់ការគ្រប់គ្រងទ្រព្យសកម្ម។

ចំពោះទ្រព្យសកម្មដែលត្រូវបានចាត់ថ្នាក់និងវាស់វែងតាមតម្លៃដករំលស់ឬ FVTOCI លក្ខខណ្ឌកិច្ចសន្យារបស់វាគួរតែបង្កើតឲ្យមានលំហូរសាច់ប្រាក់ដែលជា SPPI។

សម្រាប់គោលបំណងនៃការធ្វើតេស្ត SPPI ប្រាក់ដើមគឺជាតម្លៃសមស្របរបស់ទ្រព្យសកម្មនៅពេលមានការទទួលស្គាល់ដំបូង។ ចំនួនទឹកប្រាក់ដើមនោះអាចផ្លាស់ប្តូរក្នុងរយៈពេលនៃទ្រព្យសកម្មហិរញ្ញវត្ថុ (ឧទាហរណ៍ប្រសិនបើមានការសងប្រាក់ដើម)។ ការប្រាក់រួមមានការពិចារណាលើតម្លៃពេលវេលានៃទឹកប្រាក់ ការពិចារណាលើហានិភ័យគុណទាន ដែលទាក់ទងនឹងចំនួនទឹកប្រាក់ដើមដែលនៅសល់ក្នុងកំឡុងពេលជាក់លាក់ណាមួយនិង ការពិចារណាលើហានិភ័យជាមូលដ្ឋានផ្សេងទៀតនៃការផ្តល់ប្រាក់កម្ចី និងចំណាយ ក៏ដូចជាប្រាក់ចំណេញ។ ការវាយតម្លៃ SPPI ត្រូវធ្វើឡើងតាមរូបិយប័ណ្ណដែលជាប្រើប័ណ្ណរបស់ទ្រព្យសកម្មហិរញ្ញវត្ថុនោះ។

លំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលជា SPPI ត្រូវមានសង្គតិភាពជាមួយនឹងការរៀបចំឥណទានជាមូលដ្ឋាន។ លក្ខខណ្ឌកិច្ចសន្យាដែលនាំឲ្យមាន ការប្រឈមនឹងហានិភ័យ ឬការប្រែប្រួលនៃលំហូរសាច់ប្រាក់តាម កិច្ចសន្យា ដែលមិនទាក់ទងនឹងការរៀបចំឥណទាន ជាមូលដ្ឋាន ដូចជាការហានិភ័យនឹងការផ្លាស់ប្តូរតម្លៃនៃមូលធន ឬតម្លៃទំនិញ មិនមែនជាលំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលជា SPPI ទេ។ ទ្រព្យសកម្មហិរញ្ញវត្ថុដែលបង្កើត ឬទិញអាចជាការរៀបចំឥណទានមូលដ្ឋានដោយមិនគិតថាតើវាជាឥណទានក្នុងទម្រង់ស្របច្បាប់របស់វាឬទេ។

ការវាយតម្លៃនៃគំរូអាជីវកម្មសម្រាប់ការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ គឺជាមូលដ្ឋានគ្រឹះនៃការធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ។ ក្រុមហ៊ុនកំណត់គំរូអាជីវកម្មនៅកម្រិតមួយដែលឆ្លុះបញ្ចាំងពីរបៀបដែលក្រុមហ៊ុននៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានគ្រប់គ្រងជាមួយគ្នាដើម្បីសម្រេចបាននូវគោលដៅអាជីវកម្មជាក់លាក់។ គំរូអាជីវកម្មរបស់ក្រុមហ៊ុនមិនពឹងផ្អែកលើចេតនាគ្រប់គ្រងរបស់គណៈគ្រប់គ្រង ទៅលើឧបករណ៍នីមួយៗទេ ដូច្នោះការវាយតម្លៃគំរូអាជីវកម្មត្រូវបានអនុវត្តក្នុងកម្រិតនៃការប្រមូលផ្តុំជាជាងផ្អែកលើមូលដ្ឋានឧបករណ៍ហិរញ្ញវត្ថុនីមួយៗ។

ក្រុមហ៊ុនពិចារណារាល់ព័ត៌មានពាក់ព័ន្ធទាំងអស់ដែលមាននៅពេលធ្វើការវាយតម្លៃគំរូអាជីវកម្ម។ ទោះជាយ៉ាងណា ការវាយតម្លៃនេះមិនត្រូវបានអនុវត្តដោយផ្អែកលើស្ថានភាពដែលក្រុមហ៊ុន មិនរំពឹងថានឹងកើតឡើងនោះទេ ដូចជាស្ថានភាព ករណីអាក្រក់បំផុត ឬ ករណីស្រួលស្រាយ ជាដើម។ ក្រុមហ៊ុនត្រូវពិចារណាលើរាល់កំហុសពាក់ព័ន្ធដែលមានដូចជា៖

- របៀបដែលការអនុវត្តគំរូអាជីវកម្ម និងទ្រព្យសកម្មហិរញ្ញវត្ថុដែលមាននៅក្នុងគំរូអាជីវកម្មនោះត្រូវបានវាយតម្លៃនិងវាយការណ៍ទៅគណៈគ្រប់គ្រងសំខាន់របស់ក្រុមហ៊ុន
- ហានិភ័យដែលប៉ះពាល់ដល់ការអនុវត្តគំរូអាជីវកម្ម (និងទ្រព្យសកម្មហិរញ្ញវត្ថុដែលមាននៅក្នុងគំរូអាជីវកម្ម) និងនៅក្នុងវិធីមួយដែលហានិភ័យត្រូវបានគ្រប់គ្រង និង
- របៀបដែលអ្នកគ្រប់គ្រងអាជីវកម្មទទួលបានសំណង (ឧទាហរណ៍ ថាតើសំណងគឺផ្អែកលើតម្លៃសមស្របនៃទ្រព្យដែលបានគ្រប់គ្រងឬលំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលបានប្រមូល)។

នៅពេលមានការទទួលស្គាល់ដំបូងនៃទ្រព្យសកម្ម ក្រុមហ៊ុនកំណត់ថាតើទ្រព្យសម្បត្តិហិរញ្ញវត្ថុ ដែលត្រូវបានទទួលស្គាល់ថ្មីៗជាផ្នែកមួយនៃគំរូអាជីវកម្មដែលមានស្រាប់ឬថាតើពួកគេឆ្លុះបញ្ចាំងពីការចាប់ផ្តើមនៃគំរូអាជីវកម្មថ្មី។ ក្រុមហ៊ុនវាយតម្លៃឡើងវិញនូវគំរូអាជីវកម្មរបស់ខ្លួននៅកាលបរិច្ឆេទនៃការវាយការណ៍នីមួយៗដើម្បីកំណត់ថាតើគំរូអាជីវកម្មបានផ្លាស់ប្តូរតាំងពីអំឡុងពេលមុន។ សម្រាប់របាយការណ៍បច្ចុប្បន្ននិងពីមុនក្រុមហ៊ុនមិនបានផ្លាស់ប្តូរគំរូអាជីវកម្មរបស់ខ្លួនទេ។

នៅពេលដែលឧបករណ៍បំណុលបានវាស់តាម FVTOCI ត្រូវបានគេរំលងទទួលស្គាល់ ចំណេញ/ ខាតបង់ដែលបានទទួលស្គាល់ពីមុននៅក្នុង OCI ត្រូវកាត់ត្រាឡើងវិញពីមូលធន ទៅប្រាក់ចំណេញ ឬខាត។ ផ្ទុយទៅវិញ ចំពោះការវិនិយោគមូលធនដែលកំណត់ថាគ្រាន់តែ FVTOCI ចំណេញ/ ខាតបង់ដែលបានទទួលស្គាល់ពីមុននៅក្នុង OCI មិនត្រូវបានចាត់ថ្នាក់ជាបន្តបន្ទាប់ទៅក្នុងចំណេញ ឬខាតទេប៉ុន្តែត្រូវផ្ទេរជាមូលធន។

ឧបករណ៍បំណុល ដែលត្រូវបានវាស់ជាបន្តបន្ទាប់តាមតម្លៃដករំលស់ ឬ FVTOCI គឺត្រូវវាយតម្លៃខុសគ្នា។

ឧបករណ៍មូលធនដែលកត់ត្រា តាម FVTOCI

នៅពេលកត់ត្រាដំបូង ក្រុមហ៊ុនអាចធ្វើការជ្រើសរើស ដែលមិនអាចប្តូរវិញ (ផ្អែកលើមូលដ្ឋានឧបករណ៍ហិរញ្ញវត្ថុនីមួយៗ) ដើម្បីកំណត់ថាវាគឺជាវិនិយោគលើឧបករណ៍មូលធនដែលបានកំណត់ជា FVTOCI។ ការកំណត់ជា FVTOCI មិនត្រូវបានអនុញ្ញាតទេប្រសិនបើវាគឺជាវិនិយោគមូលធនត្រូវបានធ្វើឡើងសម្រាប់ ការជួញដូរឬប្រសិនបើវាមានការទូទាត់យថាភាព ដោយអ្នកទិញក្នុងការរួមបញ្ចូលអាជីវកម្មដែល CIFRS ៣ ត្រូវអនុវត្ត។

ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានធ្វើឡើងសម្រាប់ជួញដូរប្រសិនបើ៖

- វាត្រូវបានគេទិញក្នុង គោលបំណងនៃការលក់វានៅក្នុងរយៈពេលខ្លីខាងមុខឬ
- នៅពេលកត់ត្រាដំបូង វាគឺជាផ្នែកមួយនៃផលបំពេញឧបករណ៍ហិរញ្ញវត្ថុដែលក្រុមហ៊ុនគ្រប់គ្រងរួមគ្នា និងមានភស្តុតាងជាក់លាក់ស្តែងនៃការលក់យកប្រាក់ចំណេញក្នុងរយៈពេលខ្លី ឬ
- វាគឺជានិស្សន្ទ (លើកលែងតែនិស្សន្ទ ដែលជាកិច្ចសន្យាធានាហិរញ្ញវត្ថុឬឧបករណ៍ការពារហានិភ័យដែលបានកំណត់ និងមានប្រសិទ្ធភាព)។

ការវិនិយោគលើឧបករណ៍មូលធនកត់ត្រាតាម FVTOCI ត្រូវបានវាស់វែងដំបូងតាមតម្លៃសមស្រប បូកនឹងចំណាយប្រតិបត្តិការ។ ការកត់ត្រាបន្ទាប់ ត្រូវបានវាស់វែងតាមតម្លៃទីផ្សារជាមួយនឹងចំណេញ និងខាត ដែលកើតឡើងពីការប្រែប្រួលតម្លៃសមស្របត្រូវទទួលស្គាល់នៅលទ្ធផលលម្អិតផ្សេងៗ និងបង្កនៅក្នុងទុនបម្រុងវាយតម្លៃឡើងវិញនៃការវិនិយោគ។ ចំណេញ ឬខាតយោង នឹងមិនត្រូវបានចាត់ថ្នាក់ឡើងវិញទៅក្នុងចំណេញ ឬខាត នៅពេលជម្រះចេញពីបញ្ជីនៃការវិនិយោគមូលធន ផ្ទុយទៅវិញពួកគេនឹងត្រូវផ្ទេរទៅក្នុងប្រាក់ចំណេញរក្សាទុក។

ក្រុមហ៊ុនបានកំណត់ការវិនិយោគមូលធន ទាំងអស់ដែលមិនមែនសម្រាប់ការជួញដូរទៅតាម FVTOCI នៅពេលអនុវត្តដំបូងនៃ CIFRS ៩ ។

ភាគលាភលើការវិនិយោគទាំងនេះនៅក្នុងឧបករណ៍មូលធនត្រូវបាន ទទួលស្គាល់នៅក្នុងចំណេញ ឬខាតស្របតាម CIFRS ៩ លើកលែងតែភាគលាភជាការទទួលបានមកវិញនៃផ្នែកខ្លះនៃថ្លៃដើម នៃការវិនិយោគ។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលកត់ត្រាតាម FVTPL

ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមិនត្រូវបានលក្ខណៈវិនិច្ឆ័យសម្រាប់ការវាស់វែងតាមតម្លៃដករំលស់ ឬ FVTOCI ត្រូវកត់ត្រាតាម FVTPL។ ជាពិសេស៖

- ការវិនិយោគលើឧបករណ៍មូលធន គឺត្រូវបានចាត់ថ្នាក់តាម FVTPL លើកលែងតែក្រុមហ៊ុនបានកំណត់ការវិនិយោគលើឧបករណ៍មូលធន ដែលវាមិនត្រូវបានធ្វើឡើងសម្រាប់ការធ្វើពាណិជ្ជកម្ម ឬការទូទាត់យថាភាពដែលកើតឡើងពីការរួមបញ្ចូលគ្នានៃអាជីវកម្មតាម FVTOCI នៅពេលទទួលស្គាល់ដំបូង។
- ឧបករណ៍បំណុល ដែលមិនត្រូវបានលក្ខណៈវិនិច្ឆ័យតម្លៃដករំលស់ ឬលក្ខណៈ FVTOCI ត្រូវបានចាត់ថ្នាក់តាម FVTPL។ លើសពីនេះទៀត ឧបករណ៍បំណុលដែលត្រូវបានលក្ខណៈវិនិច្ឆ័យតម្លៃដករំលស់ ឬ FVTOCI អាចត្រូវបានកំណត់យកតាម FVTPL នៅពេលមានការទទួលស្គាល់ដំបូងប្រសិនបើការកត់ត្រាបែបនេះលុបបំបាត់ ឬកាត់បន្ថយជាសារវន្ត នូវការវាស់វែង ឬការទទួលស្គាល់មិនស៊ីជម្រកគ្នា ដែលអាចកើតឡើងពីការវាស់វែងទ្រព្យសកម្ម ឬបំណុល ឬការទទួលស្គាល់ការចំណេញ និងការខាតបង់ នៅលើមូលដ្ឋានផ្សេងគ្នា។ ក្រុមហ៊ុនមិនបានកំណត់ឧបករណ៍បំណុលណាមួយតាម FVTPL ឡើយ។

ការចាត់ថ្នាក់ឡើងវិញ

ប្រសិនបើគំរូអាជីវកម្ម ដែលក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុមានការផ្លាស់ប្តូរនោះ ទ្រព្យសកម្មហិរញ្ញវត្ថុដែលរងផលប៉ះពាល់ ត្រូវបានចាត់ថ្នាក់ឡើងវិញ។ ការតម្រូវចំពោះការចាត់ថ្នាក់ និងការវាស់វែងទាក់ទងនឹងប្រភេទថ្មី អនុវត្តប្រកបដោយប្រសិទ្ធភាពចាប់ពីថ្ងៃដំបូងនៃការវិវត្តទាយការណ៍ដំបូងបន្ទាប់ពីការផ្លាស់ប្តូរគំរូអាជីវកម្ម ដែលបណ្តាលឲ្យចំណាត់ថ្នាក់ធនធានហិរញ្ញវត្ថុរបស់ក្រុមហ៊ុនឡើងវិញ។ ក្នុងកាលបរិច្ឆេទហិរញ្ញវត្ថុបច្ចុប្បន្ននិងការវិវត្តទាយការណ៍នេយ្យមុន មិនមានការផ្លាស់ប្តូរគំរូអាជីវកម្មដែល ក្រុមហ៊ុនកាន់កាប់ទ្រព្យសកម្មហិរញ្ញវត្ថុទេដូច្នោះមិនមានការធ្វើចំណាត់ថ្នាក់ឡើងវិញទេ។

b. ចំណេញ/ ខាតពីការប្តូររូបិយប័ណ្ណបរទេស

តម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុដែលជាប្តូររូបិយប័ណ្ណបរទេស ត្រូវបានកំណត់ជាប្តូររូបិយប័ណ្ណបរទេសនោះហើយត្រូវបានប្តូរតាមអត្រានៅចុងការិយបរិច្ឆេទនីមួយៗ។ ជាពិសេស សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានវាស់វែងតាមតម្លៃដករំលស់ដែលមិនមែនជាផ្នែកដែលទាក់ទងនឹងការការពារហានិភ័យ លម្អៀងនៃការប្តូររូបិយប័ណ្ណត្រូវបានទទួលស្គាល់ក្នុងចំណេញ ឬខាតនៅក្នុងរយៈពេលផ្សេងៗ។

c. ឱនភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ

ក្រុមហ៊ុនទទួលស្គាល់សំវិធានធនសម្រាប់ការខាតបង់ឥណទាន រំពឹងទុក(ហៅកាត់ថា "ECL") ទៅលើឧបករណ៍ហិរញ្ញវត្ថុខាងក្រោមដែលមិនត្រូវបានវាស់វែងតាម FVTPL ៖

- ឥណទានផ្តល់ដល់អតិថិជន និង
- សមតុល្យនៅធនាគារផ្សេងៗ។

ពុំមានការតម្រូវឲ្យមានការខាតបង់លើឱនភាពនៃតម្លៃ សម្រាប់ការវិនិយោគមូលធនដែលកត់ត្រាតាម FVTOCI។

លើកលែងតែទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានឱនភាពដើម ឬបានទិញ ECLs តម្រូវឲ្យធ្វើតាមរយៈសំវិធានធនខាតបង់នូវចំនួនទឹកប្រាក់ស្មើនឹង៖

- ECL ១ខែ គឺជា ECL មួយផ្នែកនៃ ECL មួយអាយុកាល ដែលបណ្តាលមកពីព្រឹត្តិការណ៍ខកខានសង ដែលអាចកើតឡើងក្នុងរយៈពេល១ខែបន្ទាប់ពីចុងការិយបរិច្ឆេទ(សំដៅទៅលើដំណាក់កាលទី១) ឬ
- ECL ពេញមួយអាយុកាល គឺជា ECL មួយអាយុកាលដែលបណ្តាលមកពីព្រឹត្តិការណ៍ខកខានសង ដែលអាចកើតមាននៅក្នុងអាយុកាលនៃឧបករណ៍ហិរញ្ញវត្ថុ (សំដៅទៅលើដំណាក់កាលទី១ និងដំណាក់កាលទី៣)។

សំវិធានធនខាតបង់សម្រាប់ ECL ពេញមួយអាយុកាល ចាំបាច់សម្រាប់ឧបករណ៍ ហិរញ្ញវត្ថុប្រសិនបើ ហានិភ័យឥណទាននៅលើឧបករណ៍ហិរញ្ញវត្ថុនោះមានការ កើនឡើងជាសារវន្ត ចាប់តាំងពីមានការទទួលស្គាល់ដំបូង។ ចំពោះឧបករណ៍ ហិរញ្ញវត្ថុផ្សេងទៀតទាំងអស់ ECLs ត្រូវបានវាស់វែងក្នុងចំនួនទឹកប្រាក់ស្មើនឹង ECL ១២ខែ។ ព័ត៌មានលម្អិតបន្ថែមស្តីពី ការកំណត់នៃការកើនឡើង ហានិភ័យ ឥណទានសារវន្ត ត្រូវបានរាយការណ៍ នៅក្នុងកំណត់សម្គាល់នេះ។

ECLs គឺជាការប៉ាន់ស្មានដោយផ្អែកលើប្រូបាប៊ីលីតេមធ្យមភាគនៃតម្លៃបច្ចុប្បន្ននៃ ការបាត់បង់ឥណទាន។ ទាំងនេះត្រូវបានវាស់វែងជាតម្លៃបច្ចុប្បន្ននៃការបាត់បង់ រវាងលំហូរសាច់ប្រាក់តាមកិច្ចសន្យា និងលំហូរសាច់ប្រាក់ដែលក្រុមហ៊ុនរំពឹងថា នឹងទទួលបានពីមធ្យមភាគនៃសេណារីយ៉ូស្ថានភាពសេដ្ឋកិច្ចជាច្រើននាពេល អនាគតដែលត្រូវធ្វើអប្បបរមាដោយប្រើការប្រាក់ប្រសិទ្ធភាព (ហៅកាត់ថា "EIR")។

ក្រុមហ៊ុនវាស់វែង ECL លើមូលដ្ឋានឯកត្តភាព ឬផ្អែកលើមូលដ្ឋានសមូហភាព សម្រាប់ផលប៉ះពាល់ឥណទានដែលមានលក្ខណៈហានិភ័យលើសេដ្ឋកិច្ចស្រដៀងគ្នា។ ការវាស់វែងសំវិធានធននៃការខាតបង់ គឺផ្អែកលើតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់ ដែលរំពឹងទុករបស់ទ្រព្យដោយប្រើ EIR ដើម្បីសម្រេចបាននូវតម្លៃដោយមិនគិតថាតើវា ត្រូវបានវាស់ដោយផ្អែកលើមូលដ្ឋានឯកត្តភាព ឬតាមមូលដ្ឋានរួម។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាព

ទ្រព្យសកម្មហិរញ្ញវត្ថុមួយគឺជា 'ឥណទានមានឱនភាព' នៅពេលព្រឹត្តិការណ៍មួយ ឬ ច្រើន ដែលមានផលប៉ះពាល់អាក្រក់ដល់លំហូរសាច់ប្រាក់ដែលបានប៉ាន់ប្រមាណ នាពេលអនាគតនៃទ្រព្យសកម្មហិរញ្ញវត្ថុបានកើតឡើង។ ទ្រព្យសកម្មហិរញ្ញវត្ថុដែល មានឱនភាព ត្រូវបានគេចាត់ទុកថាជាទ្រព្យសកម្មថ្នាក់ទី៣។

ភស្តុតាងនៃឥណទានខាតបង់រួមមានទិន្នន័យដែលអាចអង្កេតបានអំពីព្រឹត្តិការណ៍ ដូចខាងក្រោម៖

- ការលំបាកផ្នែកហិរញ្ញវត្ថុជាសារវន្តរបស់អ្នកខ្ចី ឬអ្នកចេញផ្សាយ
- ការរំលោភកិច្ចសន្យាដូចជាករណីខកខានបង់ ឬហួសកាលបរិច្ឆេទកំណត់
- សម្រាប់ហេតុផលសេដ្ឋកិច្ច ឬកិច្ចសន្យាទាក់ទងនឹងភាពលំបាកផ្នែកហិរញ្ញវត្ថុ របស់អ្នកខ្ចី អ្នកផ្តល់កម្ចីទានផ្តល់សម្បទានដល់អ្នកខ្ចីដែលអ្នកផ្តល់កម្ចីមិន ពិចារណាក្នុងករណីផ្សេង
- ការបាត់បង់នៃទីផ្សារសកម្មមួយសម្រាប់មូលបត្រ ដោយសារការលំបាកផ្នែក ហិរញ្ញវត្ថុ ឬ
- ការទិញទ្រព្យសកម្មហិរញ្ញវត្ថុក្នុងការបញ្ចុះតម្លៃយ៉ាងច្រើន ដែលឆ្លុះបញ្ចាំងពី ការបាត់បង់ឥណទានដែលបានកើតឡើង។

វានឹងមិនទៅរួចក្នុងការកំណត់ព្រឹត្តិការណ៍ដាច់ពីគ្នាតែមួយ ផ្ទុយទៅវិញទៀតល្អឬគ្នា នៅព្រឹត្តិការណ៍មួយចំនួនអាចបណ្តាលឲ្យទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានវាស់វែង ដោយតម្លៃដក់រលស់ ឬ FVTOCI ជាការខាតបង់ឥណទាននាចុងការិយបរិច្ឆេទ នី មួយៗ។ ដើម្បីវាយតម្លៃថាឧបករណ៍បំណុលសាជីវកម្មជា ឥណទានមានឱនភាព ក្រុមហ៊ុនពិចារណាលើកត្តាដូចជាទិន្នផលសញ្ញាប័ណ្ណ ការវាយតម្លៃឥណទាន និង លទ្ធភាពរបស់អ្នកខ្ចីក្នុងការប្រមូលមូលនិធិ។

ឥណទានមួយត្រូវបានចាត់ទុកជាឥណទានមានឱនភាពនៅពេលដែលសម្បទាន ត្រូវបានផ្តល់ដល់ អ្នកខ្ចីដោយសារតែការខ្វះខាតខាងជីវភាពក្នុងស្ថានភាពហិរញ្ញវត្ថុ របស់អ្នកខ្ចី លើកលែងតែមានភស្តុតាងបង្ហាញថាជាលទ្ធផលនៃការផ្តល់សម្បទាន ហានិភ័យនៃការមិនទទួលបានលំហូរសាច់ប្រាក់តាមកិច្ចសន្យាបានថយចុះជា សារវន្ត និងមិនមានស្ថេរភាពផ្សេងទៀតនៃឱនភាព។ ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ ដែលសម្បទានត្រូវបានពិចារណាប៉ុន្តែមិនបានផ្តល់ឲ្យនោះ ទ្រព្យនោះត្រូវបានគេ ចាត់ទុកថាជាឥណទានមានឱនភាព នៅពេលមានភស្តុតាងដែលអាចសង្កេតពី ឱនភាពឥណទានរួមទាំងការខាតបង់ដែលត្រូវតាមនិយមន័យនៃការខកខានសង។ និយមន័យនៃការខកខានសង (សូមមើលខាងក្រោម) រួមបញ្ចូលទាំងស្ថេរភាព បង្ហាញពីភាពមិនអាចទៅរួចក្នុងការបង់ប្រាក់ និងការហួសកាលកំណត់សងសម្រាប់ រយៈពេល ៩០ ថ្ងៃឬច្រើនជាងនេះជាគោល។

និយមន័យនៃការខកខានសង (Definition of Default)

ភាពខ្វះខាតចំពោះការកំណត់ ECL គឺជានិយមន័យនៃការខកខានសង។ និយមន័យ នៃការខកខានសងត្រូវបានប្រើក្នុងការវាស់វែងហិរមណ ECL និងក្នុងការកំណត់ ថាតើសំវិធានធនខាតបង់អាស្រ័យលើ ECL ១២ ខែ ឬ ECL មួយអាយុកាល ដោយសារការខកខានសងជាសមាសភាព នៃប្រូបាប៊ីលីតេនៃការខកខានសង(ហៅ កាត់ថា "PD")ដែលមានផលប៉ះពាល់ទៅលើទាំងការវាស់វែងECL និងការកំណត់ អត្តសញ្ញាណនៃការកើនឡើងហានិភ័យឥណទានជាសារវន្ត។

ក្រុមហ៊ុនចាត់ទុកខាងក្រោមនេះ ថាជាព្រឹត្តិការណ៍នៃការខកខានសង៖

- អ្នកខ្ចីហួសកាលកំណត់សងស្មើឬលើស ៩០ថ្ងៃលើកាតព្វកិច្ចឥណទាន ណាមួយចំពោះក្រុមហ៊ុន ឬ
- អ្នកខ្ចីទំនងជាមិនអាចបង់កាតព្វកិច្ចឥណទានទាំងមូលរបស់ខ្លួនដល់ក្រុមហ៊ុន ទេ។

និយមន័យនៃការខកខានសងនេះត្រូវបានប្រើដោយក្រុមហ៊ុនសម្រាប់គោលបំណង គណនេយ្យ ក៏ដូចជាសម្រាប់គោលបំណងគ្រប់គ្រងហានិភ័យឥណទានផ្ទៃក្នុង និង ត្រូវបានប្រើយ៉ាងទូលំទូលាយដោយស៊ីសង្វាក់គ្នាទៅនឹងនិយមន័យនៃការខកខាន សងតាមបទប្បញ្ញត្តិ។ និយមន័យនៃការខកខានសង ត្រូវបានរៀបចំយ៉ាងត្រឹមត្រូវ ដើម្បីឆ្លុះបញ្ចាំងពីលក្ខណៈ ផ្សេងៗគ្នានៃប្រភេទទ្រព្យសកម្មខុសៗគ្នា។ ឥណទាន វិបារបន្តលើសកាលកំណត់ត្រូវបានចាត់ទុកថាហួសកាលបរិច្ឆេទកំណត់នៅពេល អតិថិជនបានរំលោភលើដែនកំណត់ ដែលបានណែនាំ ឬត្រូវបានណែនាំអំពីដែន កំណត់តូចជាងចំនួនទឹកប្រាក់ដែលនៅសល់បច្ចុប្បន្ន។

នៅពេលវាយតម្លៃថាអ្នកខ្ចីទំនងជាមិនបង់កាតព្វកិច្ចឥណទានរបស់ខ្លួន ក្រុមហ៊ុនត្រូវ គិតគូរទាំងស្ថេរភាពគុណភាពនិងហិរមណ។ ស្ថេរភាពហិរមណដូចជាស្ថានភាព ហួសកាលកំណត់និងការមិនបង់ប្រាក់លើកាតព្វកិច្ចមួយទៀតនៃសមាគមតែមួយ គឺជាធាតុចូលសំខាន់នៅក្នុងការវាយតម្លៃនេះ។ ក្រុមហ៊ុនប្រើប្រាស់ប្រភពព័ត៌មាន ជាច្រើនប្រភេទ ដើម្បីវាយតម្លៃភាពមិនប្រក្រតីដែលត្រូវបានបង្កើតឡើងនៅខាងក្នុង ឬទទួលបានពីប្រភពខាងក្រៅ។ ដូចដែលបានកត់សម្គាល់នៅក្នុងនិយមន័យនៃ ទ្រព្យសកម្មហិរញ្ញវត្ថុនៃការខាតបង់ ឥណទាន ការខកខានសង គឺជាកត្តា ដែលបង្ហាញថាទ្រព្យសកម្ម គឺជាឥណទានមានឱនភាព។ ដូច្នេះទ្រព្យសកម្មជា ឥណទានមានឱនភាពរួមបញ្ចូលនូវទ្រព្យដែលខកខានសង ប៉ុន្តែក៏នឹងរួមបញ្ចូល នូវទ្រព្យចាត់បង់ផ្សេងទៀតដោយហេតុថា និយមន័យនៃការខាតបង់ឥណទានមាន លក្ខណៈទូលំទូលាយជាង និយមន័យនៃការខកខានសង។

ការកើនឡើងជាសារវន្តនូវហានិភ័យឥណទាន

ក្រុមហ៊ុនត្រួតពិនិត្យរាល់ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ និងបានចេញកិច្ចសន្យា ឥណទាន ដែលជាតម្លៃត្រូវអោយមានការវាយតម្លៃ ថាតើមានការកើនឡើង ជាសារវន្តនូវហានិភ័យឥណទាន ចាប់តាំងពីមានការទទួលស្គាល់ដំបូង។ ប្រសិនបើមានការកើនឡើងជាសារវន្តនូវហានិភ័យឥណទាន ក្រុមហ៊ុននឹងធ្វើការ វាស់វែងសំវិធានធនខាតបង់ដោយផ្អែកលើ ECL មួយអាយុកាលជាជាង ECL រយៈពេល១២ខែ។ គោលនយោបាយគណនេយ្យរបស់ក្រុមហ៊ុន គឺមិនត្រូវប្រើ យុទ្ធសាស្ត្រងាយស្រួលដែលទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានហានិភ័យ ឥណទាន 'ទាប' នៅកាលបរិច្ឆេទរាយការណ៍ត្រូវបានចាត់ទុកថាមិនមានការកើនឡើងគួរឲ្យ កត់សម្គាល់នៃហានិភ័យឥណទានឡើយ។ ជាលទ្ធផល ក្រុមហ៊ុនត្រួតពិនិត្យ ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ និងកិច្ចសន្យាឥណទានដែលបានចេញ ដែលស្ថិត ក្រោមការឱនភាពសំរាប់ការកើនឡើងហានិភ័យឥណទានជាសារវន្ត។

ក្នុងការវាយតម្លៃថា តើហានិភ័យឥណទាននៅលើឧបករណ៍ហិរញ្ញវត្ថុបានកើនឡើង ជាសារវន្ត ចាប់តាំងពីការទទួលស្គាល់ដំបូង ក្រុមហ៊ុនប្រៀបធៀបហានិភ័យនៃការ ខកខានសងដែលកើតឡើងជាប្រចាំលើឧបករណ៍ហិរញ្ញវត្ថុនៅចុងការិយបរិច្ឆេទ ដោយផ្អែកលើកាលកំណត់នៃឧបករណ៍ដែលនៅសល់ ជាមួយនឹងហានិភ័យនៃការ ខកខានសងដែលកើតឡើង ត្រូវបានកំណត់ទុកសម្រាប់កាលកំណត់ដែលនៅសល់ នៅចុងការិយបរិច្ឆេទបច្ចុប្បន្ន នៅពេលដែលឧបករណ៍ហិរញ្ញវត្ថុត្រូវបានទទួលស្គាល់ ជាលើកដំបូង។ ក្នុងការធ្វើការវាយតម្លៃនេះក្រុមហ៊ុនពិចារណាទាំងព័ត៌មានហិរមណ និងគុណភាពដែលសមហេតុផល និងអាចគាំទ្របានរួមទាំងបទពិសោធន៍ដែលធ្លាប់

មាន និងព័ត៌មានរំពឹងទុកទៅខាងមុខដែលអាចកបានដោយមិនចាំបាច់ចំណាយ ឬការប្រឹងប្រែងលើសលប់ដោយផ្អែកលើបទពិសោធន៍ដែលធ្លាប់មានរបស់ក្រុមហ៊ុន និងការវាយតម្លៃឥណទានរបស់អ្នកជំនាញរួមទាំងព័ត៌មានរំពឹងទុកទៅខាងមុខ។

សេណារីយ៉ូសេដ្ឋកិច្ចជាច្រើនបង្កើតបាន ជាមូលដ្ឋាននៃការកំណត់ PD នៅការ ទទួលស្គាល់ដំបូង និងនៅ ការិយបរិច្ឆេទបន្តបន្ទាប់។ សេណារីយ៉ូសេដ្ឋកិច្ចខុសគ្នា នឹងនាំឲ្យមាន PD ខុសគ្នា។ វាក៏ជាការថ្លៃថ្លែងពី សេណារីយ៉ូផ្សេងៗគ្នាទាំងនេះ ដែលបង្កើតជាមូលដ្ឋានប្រូបាប៊ីលីតេមធ្យមទំងន់ដែលត្រូវបានប្រើ ដើម្បីកំណត់ថា តើហានិភ័យឥណទានបានកើនឡើងជាសារវន្ត។

ព័ត៌មានរំពឹងទុកទៅខាងមុខ រួមមានការរំពឹងទុកនាពេលអនាគតន ឧស្សាហកម្ម ដែលសមភាគិរបស់ក្រុមហ៊ុនធ្វើប្រតិបត្តិការដោយទទួលបានពីរបាយការណ៍អ្នក វាយតម្លៃឥណទាន អង្គការពាណិជ្ជកិច្ច និងអង្គការ ស្រដៀងគ្នាផ្សេងទៀតក៏ដូចជា ព័ត៌មានដែលមាននៅខាងក្នុងអំពីវិធានបច្ចេកទេសប្រាក់របស់អតិថិជន។ ក្រុមហ៊ុន បែងចែកដៃគូរបស់ខ្លួនទៅតាមថ្នាក់ហានិភ័យឥណទានផ្ទៃក្នុងដែលពាក់ព័ន្ធអាស្រ័យ លើ គុណភាពឥណទានរបស់ពួកគេ។ ព័ត៌មានអំពីបរិមាណគឺជាសូចនាករចម្បង មួយនៃការកើនឡើងជាសារវន្តហានិភ័យឥណទាននិងផ្នែកលើការផ្លាស់ប្តូរ PD មួយអាយុកាលដោយការប្រៀបធៀប៖

- PD មួយអាយុកាល ដែលនៅសល់នៅចុងការិយបរិច្ឆេទវាយការណ៍ ជាមួយនឹង
- PD មួយអាយុកាល ដែលនៅសល់សម្រាប់ចំណុចនៃពេលវេលានេះ ដែល ត្រូវបានគេបានស្មានដោយផ្អែកលើអង្គហេតុនិងកាលៈទេសៈនៅពេលនៃការ ទទួលស្គាល់ដំបូងនៃហានិភ័យ។

PDs ដែលត្រូវបានប្រើគឺមានលក្ខណៈមើលរំពឹងទុកទៅខាងមុខហើយក្រុមហ៊ុនប្រើវិធី សាស្ត្រនិងទិន្នន័យដូចគ្នាដើម្បីវាស់សំវិធានធនការខាតបង់សម្រាប់ ECL។

កត្តាគុណភាពដែលបង្ហាញពីការកើនឡើងជាសារវន្តហានិភ័យឥណទាន ត្រូវ បានឆ្លុះបញ្ចាំងនៅក្នុងគំរូ PDs ឲ្យបានទាន់ពេលវេលា។ ទោះយ៉ាងណាក្រុមហ៊ុន នៅតែពិចារណាជាចម្បងដោយឡែកពីកត្តាគុណភាពមួយចំនួនដើម្បីវាយតម្លៃប្រសិនបើ ហានិភ័យឥណទានកើនឡើងជាសារវន្ត។

ដោយសារការកើនឡើង នូវហានិភ័យឥណទានចាប់តាំងពីការទទួលស្គាល់ដំបូង គឺជាវិធានការដែលទាក់ទងការផ្លាស់ប្តូរ PD ជាក់ស្តែង នឹងកាន់តែមានចំនួនធំជាង សម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលមាន PD ទាបនៅពេលកត់ត្រាដំបូងបើប្រៀបធៀប ទៅនឹងឧបករណ៍ហិរញ្ញវត្ថុដែលមាន PD ខ្ពស់ជាងនេះនៅពេលកត់ត្រា។

ជាគោល នៅពេលដែលទ្រព្យសកម្មបានផុតកំណត់សង្ស័យ ៣០ ថ្ងៃ ក្រុមហ៊ុនចាត់ទុកថា មានការកើនឡើងនៃហានិភ័យឥណទានជាសារវន្ត ហើយទ្រព្យសកម្មស្ថិតក្នុង ដំណាក់កាលទី ២ នៃគំរូឱនភាព ពោលគឺ សំវិធានធន ខាតបង់ត្រូវបានវាស់វែង ជា ECL ពេញមួយអាយុកាល។ បន្ថែមលើឥណទានដែលត្រូវបានវាយតម្លៃជា លក្ខណៈបុគ្គលនិងត្រូវបានបញ្ចូលក្នុងបញ្ជីឃ្នាំមើលគឺស្ថិតក្នុងដំណាក់កាលទី ២ នៃគំរូឱនភាព ។ ដូចបានកត់សម្គាល់ប្រសិនបើមានភស្តុតាងបង្ហាញពីឱនភាព ឥណទាន ទ្រព្យសកម្មស្ថិតក្នុងដំណាក់កាលទី៣ នៃគំរូឱនភាព។

ការកែប្រែនិងការលែងទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ

ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុកើតឡើងនៅពេលលក្ខខណ្ឌ កិច្ចសន្យាទាក់ទងនឹង លំហូរសាច់ប្រាក់របស់ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានធ្វើការចេញឡើងវិញ ឬផ្លាស់ ប្តូរជាថ្មីរវាងការទទួលស្គាល់ដំបូង និងកាលកំណត់សងនៃទ្រព្យសកម្មហិរញ្ញវត្ថុ។ ការកែប្រែមានឥទ្ធិពលទៅលើចំនួនទឹកប្រាក់និង ឬពេលវេលានៃលំហូរសាច់ប្រាក់ ក្នុងកិច្ចសន្យាដែលអាចធ្វើទៅបានភ្លាមៗ ឬនៅពេលអនាគត។ លើសពីនេះទៀត ការរំណែនាំ ឬការកែសម្រួលកិច្ចព្រមព្រៀងដែលមានស្រាប់នៃឥណទានអាចបង្កើត បានជាការកែប្រែ ទោះបីជាកិច្ចព្រមព្រៀងថ្មី ឬការកែតម្រូវទាំងនេះមិនទាន់ប៉ះពាល់ ដល់លំហូរសាច់ប្រាក់ភ្លាមៗក៏ដោយ ប៉ុន្តែអាចប៉ះពាល់ដល់ លំហូរសាច់ប្រាក់ ដែលអាស្រ័យលើកិច្ចព្រមព្រៀងត្រូវបានបំពេញ ឬអត់ (ឧទាហរណ៍ ការផ្លាស់ប្តូរ នៃការកើនឡើងអត្រាការប្រាក់ ដែលកើតឡើងនៅពេលដែលមានការរំលោភលើ កិច្ចព្រមព្រៀង)។

ក្រុមហ៊ុនលែងទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ លុះត្រាតែសិទ្ធិក្នុងកិច្ចសន្យាទទួល សាច់ប្រាក់ផុតកំណត់ (រាប់បញ្ចូលទាំងការផុតកំណត់ដែលកើតឡើងពីការកែប្រែ ដោយមានលក្ខខណ្ឌខុសគ្នា) ឬនៅពេលដែលទ្រព្យសកម្មហិរញ្ញវត្ថុ និងហានិភ័យ និងរង្វាន់ជាកម្មសិទ្ធិទាំងអស់នៃទ្រព្យសកម្មត្រូវបានផ្ទេរទៅ អង្គការផ្សេងទៀត។ ប្រសិនបើក្រុមហ៊ុនមិនផ្ទេរឬរក្សាទុកនូវរាល់ហានិភ័យនិងរង្វាន់ជាកម្មសិទ្ធិហើយ នៅតែបន្តគ្រប់គ្រងទ្រព្យសកម្មដែលបានផ្ទេរ ក្រុមហ៊ុនកត់ត្រា កម្មសិទ្ធិដែលនៅសល់ ចំពោះទ្រព្យសកម្មនិងចំនួនបំណុលដែលពាក់ព័ន្ធអាចនឹងត្រូវបង់។ ប្រសិនបើ ក្រុមហ៊ុនរក្សានូវរាល់ហានិភ័យ និងរង្វាន់ជាកម្មសិទ្ធិនៃទ្រព្យសកម្ម ហិរញ្ញវត្ថុដែល បានផ្ទេរក្រុមហ៊ុននៅតែបន្តទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ ហើយក៏ទទួលស្គាល់ ប្រាក់កម្ចី មានទ្រព្យបញ្ចាំសម្រាប់ប្រាក់ដែលទទួលបាន។

នៅពេលលែងទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុទាំងមូល ភាពខុសគ្នារវាងចំនួន ទឹកប្រាក់នៅសល់របស់ ទ្រព្យសកម្មនិងផលបូកសរុបនៃការទូទាត់ ដែលទទួលបាន និងត្រូវទទួលបាន និងចំណេញ/ ខាតដែលត្រូវបានទទួលស្គាល់នៅក្នុង OCI និង បង្កនៅក្នុងមូលធន ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាតលើកលែងតែការ វិនិយោគមូលធនដែលបានកំណត់ការ វាស់វែងតាម FVTOCI ដែលការចំណេញ / ខាតដែលបានទទួលស្គាល់ពីមុននៅក្នុង OCI មិនត្រូវបានចាត់ថ្នាក់ជាបន្តបន្ទាប់ ទៅក្នុងចំណេញ ឬខាតទេ។

ការលែងទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុមិនទាំងអស់ (ឧទាហរណ៍ នៅពេលដែល ក្រុមហ៊ុនរក្សាជម្រើសក្នុងការទិញផ្នែកណាមួយនៃទ្រព្យសកម្មដែលបានផ្ទេរមកវិញ) ក្រុមហ៊ុនបែងចែកតម្លៃដែលនៅសល់ដែលពីមុននៃទ្រព្យសកម្មហិរញ្ញវត្ថុរវាងផ្នែក ដែលខ្លួនបន្តទទួលស្គាល់ក្រោមការចូលរួមជាបន្ត និងផ្នែកដែលលែងទទួលស្គាល់នៅ លើមូលដ្ឋាននៃតម្លៃសមស្របនៃផ្នែកទាំងនោះ នៅកាលបរិច្ឆេទនៃការផ្ទេរប្រាក់។ ភាព ខុសគ្នារវាងចំនួនតម្លៃដែលនៅសល់សម្រាប់ផ្នែកដែលលែងត្រូវបានទទួលស្គាល់ និងផលបូកសរុបនៃការទូទាត់ដែលទទួលបានសម្រាប់ផ្នែកដែលលែងត្រូវបានគេ ទទួលស្គាល់ ហើយចំណេញ/ ខាតបង្កដែលត្រូវបានទទួលស្គាល់នៅក្នុង OCI រួចហើយ ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាត។

ចំណេញ/ ខាតបង្ក ដែលត្រូវបានគេទទួលស្គាល់នៅក្នុង OCI ត្រូវបានបែងចែករវាង ផ្នែកដែលនៅតែបន្តត្រូវបានទទួលស្គាល់ និងផ្នែកដែលមិនត្រូវបានទទួលស្គាល់នៅ លើមូលដ្ឋាននៃតម្លៃសមស្របនៃផ្នែកទាំងនោះ។ នេះមិនត្រូវបានអនុវត្តសម្រាប់ការ វិនិយោគលើមូលធន ដែលបានកំណត់ឲ្យវាស់វែងតាម FVTOCI ដោយសារតែ ចំណេញ/ ខាត ដែលបានទទួលស្គាល់ពីមុននៅក្នុង OCI មិនត្រូវបានចាត់ថ្នាក់ ឡើងវិញជាបន្តបន្ទាប់ទៅក្នុង ចំណេញ ឬខាតទេ។

ការលុបចេញពីបញ្ជី

ឥណទាន និងមូលបត្របំណុលត្រូវបានលុបចោលនៅពេលដែលក្រុមហ៊ុនមិន មានការរំពឹងទុកសមហេតុផលក្នុងការប្រមូលមកវិញនូវទ្រព្យសកម្មហិរញ្ញវត្ថុ (ទោះបីជាទាំងស្រុង ឬផ្នែកខ្លះ) ។ នេះជាករណីដែលក្រុមហ៊ុនកំណត់ថា អ្នកខ្ចីមិន មានទ្រព្យសកម្ម ឬប្រភពចំណូលដែលអាចបង្កើតលំហូរសាច់ប្រាក់គ្រប់គ្រាន់ដើម្បី សងចំនួនទឹកប្រាក់ដែលត្រូវលុបចោល។ ការលុបចេញពីបញ្ជីមួយបង្កើតបានជា ព្រឹត្តិការណ៍ដែលគេលែងទទួលស្គាល់។ ក្រុមហ៊ុនអាចអនុវត្តសកម្មភាពពង្រឹងច្បាប់ ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលបានលុបចោល។ ការប្រមូលប្រាក់ជាលទ្ធផលនៃ សកម្មភាពពង្រឹងច្បាប់របស់ក្រុមហ៊ុននឹងនាំឲ្យមាន ចំណេញលើឱនភាពតម្លៃ ដែល នឹងត្រូវបានបង្ហាញជា "ប្រាក់ចំណូលផ្សេងៗ" នៅក្នុងរបាយការណ៍ចំណេញ ឬ ខាត។

ការបង្ហាញនៃសំវិធានធនសម្រាប់ ECL នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

សំវិធានធនខាតបង់សម្រាប់ ECL ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាព ហិរញ្ញវត្ថុដូចខាងក្រោម៖

- សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានវាស់វែងតាមតម្លៃដករំលស់៖ ជាការ កាត់ចេញពីតម្លៃយោងដល់នៃទ្រព្យសកម្ម និង
- នៅពេលដែលឧបករណ៍ហិរញ្ញវត្ថុបញ្ចូលទាំងធាតុផ្សំដែលត្រូវបានដកយក និងមិនដកយក(ដោយអតិថិជន) ហើយក្រុមហ៊ុនមិនអាចកំណត់អត្តសញ្ញាណ ECL លើធាតុផ្សំនៃកិច្ចសន្យាឥណទានដោយឡែកពីគ្នារវាងសមាសធាតុ

ដែលបានដកយក៖ ក្រុមហ៊ុនបង្ហាញពីសំវិធានធនខាតបង់រួមគ្នាសម្រាប់សមាសធាតុទាំងពីរ។ ចំនួនទឹកប្រាក់រូបបញ្ចូលគ្នា ត្រូវបានបង្ហាញជាការកាត់ចេញពីតម្លៃនៅសល់ដុល្លារនៃសមាសធាតុដែលបានដក។ រាល់សំវិធានធនខាតបង់ ដែលលើសពីចំនួនដុល្លារសរុបនៃសមាសធាតុដែលបានដកត្រូវបានបង្ហាញជាសំវិធានធន។

ii. បំណុលហិរញ្ញវត្ថុ និងមូលធន

ឧបករណ៍បំណុល និងមូលធនដែលបានចេញផ្សាយត្រូវបានចាត់ថ្នាក់ជាបំណុលហិរញ្ញវត្ថុ ឬមូលធនស្របតាមខ្លឹមសារនៃការរៀបចំកិច្ចសន្យា។

បំណុលហិរញ្ញវត្ថុ គឺជាកាតព្វកិច្ចតាមកិច្ចសន្យា ក្នុងការប្រគល់សាច់ប្រាក់ ឬទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងទៀត ឬដើម្បីប្តូរទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុជាមួយអង្គការផ្សេងទៀតក្រោមលក្ខខណ្ឌដែលមិនអំណោយផលដល់ក្រុមហ៊ុន ឬកិច្ចសន្យាដែល នឹងឬអាចត្រូវបានទូទាត់ជា ភាគហ៊ុនផ្ទាល់របស់ក្រុមហ៊ុន និង គឺជាកិច្ចសន្យាដែលមិនមែនជាសិទ្ធិរួន ដែលក្រុមហ៊ុនមាន ឬត្រូវមានកាតព្វកិច្ចផ្តល់នូវចំនួនអចិន្ត្រៃយ៍នៃភាគហ៊ុនផ្ទាល់របស់ខ្លួន ឬកិច្ចសន្យាចម្លងពីភាគហ៊ុនផ្ទាល់ដែល នឹងត្រូវបានទូទាត់ក្រៅពីការដោះដូរចំនួនទឹកប្រាក់ថេរនៃសាច់ប្រាក់ (ឬទ្រព្យសកម្មហិរញ្ញវត្ថុមួយផ្សេងទៀត) សម្រាប់ចំនួនថេរនៃឧបករណ៍ទ្រព្យមូលធនផ្ទាល់ខ្លួនរបស់ក្រុមហ៊ុន។

បំណុលហិរញ្ញវត្ថុទាំងអស់ត្រូវបានវាស់ជាបន្តបន្ទាប់តាមតម្លៃដករំលស់ ដោយប្រើវិធីសាស្ត្រការប្រាក់ ប្រសិទ្ធភាព។ រាល់បំណុលហិរញ្ញវត្ថុ ចំនួនទឹកប្រាក់ដែលត្រូវបង្ហាញលើរបាយការណ៍ហិរញ្ញវត្ថុគឺជាតម្លៃដករំលស់ដែលត្រូវបង់រួមទាំងការប្រាក់បង្កើន។

បំណុលហិរញ្ញវត្ថុដទៃទៀត រាប់បញ្ចូលទាំងប្រាក់បញ្ញើ និងប្រាក់កម្ចី ត្រូវបានកត់ត្រាដំបូងដោយប្រើតម្លៃ សមស្របដកថ្លៃដើមប្រតិបត្តិការ។ បំណុលហិរញ្ញវត្ថុដទៃទៀត ត្រូវបានកត់ត្រាបន្តបន្ទាប់មកទៀតតាមតម្លៃដករំលស់ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។

វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព គឺជាវិធីសាស្ត្រគណនាតម្លៃដករំលស់នៃបំណុលហិរញ្ញវត្ថុ និងការបែងចែកចំណាយការប្រាក់ក្នុងកំឡុងពេលដែលពាក់ព័ន្ធ។ អត្រាការប្រាក់ប្រសិទ្ធភាពគឺជាអត្រាមួយដែលធ្វើអប្បបរមាការទូទាត់សាច់ប្រាក់នាពេលអនាគតដែលរំពឹងទុកក្នុងអាយុកាលនៃបំណុលហិរញ្ញវត្ថុប្រឌីជាង អោយស្មើនឹងចំនួនទឹកប្រាក់យោងសុទ្ធពេលទទួលស្គាល់ដំបូង។ សម្រាប់ព័ត៌មានលម្អិតស្តីពី EIR សូមមើល “ចំណូលការប្រាក់សុទ្ធ” នៅក្នុងកំណត់សម្គាល់ ២.១៦។

iii. ការរៀបចំការកាត់កង

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបានកាត់កង ហើយចំនួនសុទ្ធត្រូវបានបង្ហាញ នៅក្នុង របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នៅពេលក្រុមហ៊ុនមានសិទ្ធិអនុវត្តតាមផ្លូវច្បាប់ ក្នុងការកាត់កងបរិមាណដែលបានទទួលស្គាល់និងមានបំណងដើម្បីទូទាត់នៅលើមូលដ្ឋានសុទ្ធ ឬដើម្បីទទួលស្គាល់ទ្រព្យសកម្មនិងទូទាត់បំណុលក្នុងពេលដំណាលគ្នា។ សិទ្ធិក្នុងការកាត់កង ត្រូវតែមាននៅថ្ងៃនេះជាជាងការរំពឹងផ្អែកលើព្រឹត្តិការណ៍នាពេលអនាគត ហើយត្រូវតែអនុវត្តបានដោយសមភាគគឺណាមួយទាំងក្នុងដំណើរជំនួញធម្មតា និងមិនមានលទ្ធភាពសងបំណុល ឬក្លាយជនក្នុងករណីមានការខកខានសង។

២.៧ ទុនបម្រុងតាមបទប្បញ្ញត្តិ

ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសលេខ ៨៧-០១៧-៣៤៤ ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ ស្តីពី ចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអ៊ីមរ៉ែរមិន និងសារចរណ៍នាពេល៨៧-០១៨-០០១ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីការអនុវត្តប្រកាសស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអ៊ីមរ៉ែរមិន ដែលតម្រូវអោយធនាគារ និងស្ថាប័នហិរញ្ញវត្ថុធ្វើសំវិធានធន លើឱនភាពតម្លៃសម្រាប់ហ្វាស៊ីលីតឺ រយៈពេលខ្លី និងរយៈពេលវែងដូចខាងក្រោម៖

ចំណាត់ថ្នាក់	ចំនួនថ្ងៃផុតកំណត់		អត្រាសំវិធានធន
	រយៈពេលខ្លី (មួយឆ្នាំឬកិច្ចជាង)	រយៈពេលវែង (ច្រើនជាងមួយឆ្នាំ)	
សំវិធានធនទូទៅ៖			
ធម្មតា	១៤ថ្ងៃ ឬកិច្ចជាងនេះ	តិចជាង ៣០ថ្ងៃ	១%
សំវិធានធនជាក់លាក់៖			
ឃ្លាំមើល	១៥ថ្ងៃ – ៣០ថ្ងៃ	៣០ថ្ងៃ – ៨៩ថ្ងៃ	៣%
ក្រោមស្តង់ដារ	៣១ថ្ងៃ – ៦០ថ្ងៃ	៩០ថ្ងៃ – ១៧៩ថ្ងៃ	២០%
សង្ស័យ	៦១ថ្ងៃ – ៩០ថ្ងៃ	១៨០ថ្ងៃ – ៣៥៩ថ្ងៃ	៥០%
បាត់បង់	៩១ថ្ងៃ ឬច្រើនជាង	៣៦០ថ្ងៃ ឬច្រើនជាង	១០០%

ហ្វាស៊ីលីតឺយោងតាមប្រកាសនេះត្រូវបានកំណត់ថាជាឥណទាន និងផលិតផលហិរញ្ញវត្ថុដទៃទៀត មិនថាត្រូវបានរាយការណ៍លើរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ឬក្រៅរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ដែលត្រូវបានផ្តល់ជូនដោយក្រុមហ៊ុន ទៅឲ្យសមាគមដែលនាំឲ្យកើនឡើងនូវហានិភ័យឥណទានដល់ក្រុមហ៊ុន។

ក្រុមហ៊ុនគណនាសំវិធានធនខាតបង់នៃឱនភាពតម្លៃ សម្រាប់ឥណទានដោយ អនុលោមតាមសំវិធានធនតាមបទប្បញ្ញត្តិក្នុងពេលដំណាលគ្នាជាមួយនឹងការគណនាដោយអនុលោមទៅតាម CIFRSs ។ សំវិធានធនខាតបង់នៃឱនភាពតម្លៃបានគណនាតាម CIFRSsតម្រូវអោយទទួលស្គាល់ និងកត់ត្រានៅក្នុងចំណេញ ឬខាត និងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។ នៅពេលសំវិធានធនខាតបង់លើឱនភាពគណនាតាម បទប្បញ្ញត្តិផ្តាច់ជាង ធៀបនឹងសំវិធានធនដែលបានគណនាតាម CIFRSs ចំនួនលើសត្រូវផ្ទេរពីប្រាក់ចំណេញរក្សាទុក ទៅជាទុនបម្រុងតាមបទប្បញ្ញត្តិដូចមានបង្ហាញនៅក្នុងកំណត់សម្គាល់២៣។

ការកត់ត្រាលំដាប់នៃទុនបម្រុងតាមបទប្បញ្ញត្តិ

នៅពេលដែលសំវិធានធនឱនភាពតម្លៃបានគណនាស្របតាមបទប្បញ្ញត្តិមានចំនួន តិចជាងការគណនាតាម CIFRSs ទុនបម្រុងតាមបទប្បញ្ញត្តិត្រូវបានកត់ត្រាលំដាប់ វិញតាមចំនួនដោយមិនឲ្យលើសពីចំនួនដែលត្រូវបានកត់ត្រា បើមិនមានទុនបម្រុង តាមបទប្បញ្ញត្តិត្រូវបានទទួលស្គាល់នៅក្នុងឆ្នាំមុន។

២.៨ និស្សន្ទកាន់កាប់សម្រាប់ការគ្រប់គ្រងហានិភ័យ

និស្សន្ទកាន់កាប់សម្រាប់ការគ្រប់គ្រងហានិភ័យ រួមមានទ្រព្យសកម្មនិស្សន្ទ និង បំណុលនិស្សន្ទទាំងអស់ ដែល មិនត្រូវបានចាត់ទុកថាជាទ្រព្យសកម្មជួញដូរ ឬ បំណុលជួញដូរ និងមិនត្រូវបានកំណត់នៅក្នុងទំនាក់ទំនងការពារហានិភ័យ ដែលសមស្រប។

និស្សន្ទកាន់កាប់សម្រាប់ការគ្រប់គ្រងហានិភ័យ ត្រូវបានវាស់ដោយតម្លៃសមស្រប នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនៅពេលទទួលស្គាល់ដំបូង។ រាល់ការផ្លាស់ ប្តូរនៃតម្លៃសមស្របរបស់ខ្លួនត្រូវបានទទួលស្គាល់ភ្លាមៗក្នុងចំណេញ ឬខាត ជាស មាសភាគនៃចំណេញ/ខាតពីការប្តូររូបិយប័ណ្ណបរទេសក្រោម "ចំណូលផ្សេងៗ" ។

២.៩ ភតិសន្យា

(a) ក្រុមហ៊ុនដែលជាភតិក:

ក្រុមហ៊ុនវាយតម្លៃថាភតិសន្យាមួយគឺជា ឬមានភតិសន្យានៅថ្ងៃចាប់ផ្តើមដំបូងនៃ ភតិសន្យា។ ក្រុមហ៊ុនទទួលស្គាល់សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម និងបំណុល ភតិសន្យាដែលត្រូវគ្នានឹងការរៀបចំភតិសន្យា ទាំងអស់ដែលជាភតិក: លើកលែង តែការជួលរយៈពេលខ្លី (កំណត់ជាភតិសន្យាជាមួយរយៈពេលជួល ១២ខែ ឬតិច ជាងនេះ) និង ការជួលនៃទ្រព្យសម្បត្តិដែលមានតម្លៃទាប (ដូចជា ថ្លៃប្រើ ម៉ូតូ និងសម្ភារៈនៃគ្រឿងសង្ហារឹមការិយាល័យ)។ ចំពោះភតិសន្យាទាំងនេះ ក្រុមហ៊ុន ទទួលស្គាល់ការ ទូទាត់ភតិសន្យាជាចំណាយប្រតិបត្តិការដោយឈរលើមូលដ្ឋាន ថេរក្នុង រយៈពេលនៃការជួលលុះត្រាតែមានមូលដ្ឋានគ្រឹះជាប្រព័ន្ធមួយទៀតតំណាង ឲ្យ គំរូនៃពេលវេលាដែលផលប្រយោជន៍សេដ្ឋកិច្ចពីទ្រព្យសកម្មដែលបានជួលត្រូវ បានប្រើប្រាស់។

បំណុលភតិសន្យាត្រូវបានវាស់តាមតម្លៃបច្ចុប្បន្ននៃការទូទាត់ដែលមិនត្រូវបានបង់ នៅកាលបរិច្ឆេទនៃការចាប់ផ្តើមដោយបានធ្វើអប្បបរមាតម្លៃដោយប្រើអត្រាការប្រាក់ បង្កប់ក្នុងភតិសន្យា។ ប្រសិនបើអត្រានេះមិនមានភាពងាយស្រួលក្នុងការកំណត់ ក្រុមហ៊ុននឹងប្រើប្រាស់អត្រាប្រាក់កម្ចីកើនរបស់ខ្លួន។

ការទូទាត់ភតិសន្យាដែលមាននៅក្នុងការវាស់វែងនៃបំណុលភតិសន្យារួមមាន:

- ការទូទាត់ភតិសន្យាថេរ (រួមទាំងការទូទាត់ជាធាតុថេរ) ដកចេញប្រាក់ លើកទឹកចិត្តដែលអាចទទួលបាន
- ការទូទាត់ភតិសន្យាអថេរដែលអាស្រ័យលើសន្ទស្សន៍ ឬអត្រាដែលវាស់វែង ដំបូងដោយប្រើសន្ទស្សន៍ ឬអត្រានៅកាលបរិច្ឆេទចាប់ផ្តើម
- ចំនួនទឹកប្រាក់ដែលរំពឹងថានឹងត្រូវបង់ដោយភតិក: ក្រោមការធានាតម្លៃ នៅសល់
- ការអនុវត្តទៅលើជម្រើសទិញ ប្រសិនបើភតិក: មានហេតុផលសមរម្យក្នុង ការជ្រើសរើសជម្រើស និង
- ការបង់ប្រាក់ពិន័យ សម្រាប់ការបញ្ចប់កិច្ចសន្យាជួល ប្រសិនបើរយៈពេលជួល នោះឆ្លុះបញ្ចាំងពីការ អនុវត្តជម្រើសដើម្បីបញ្ចប់កិច្ចសន្យាជួល។

បំណុលភតិសន្យា ត្រូវបានបង្ហាញដាច់ដោយឡែកនៅក្នុងរបាយការណ៍ស្ថានភាព ហិរញ្ញវត្ថុ។

បំណុលភតិសន្យាត្រូវបានវាស់ជាបន្តបន្ទាប់ដោយការបង្កើនចំនួនទឹកប្រាក់យោង ដើម្បីឆ្លុះបញ្ចាំងពីការប្រាក់លើបំណុលភតិសន្យា (ដោយប្រើវិធីសាស្ត្រការប្រាក់ ប្រសិទ្ធភាព) និងដោយកាត់បន្ថយចំនួនទឹកប្រាក់យោង ដើម្បីឆ្លុះបញ្ចាំងពីការ ទូទាត់ភតិសន្យា។

ក្រុមហ៊ុនវាស់វែងឡើងវិញនូវបំណុលភតិសន្យា (និងធ្វើនិយ័តកម្មលើសិទ្ធិប្រើប្រាស់ ទ្រព្យសកម្ម) នៅពេល:

- រយៈពេលជួលត្រូវបានផ្លាស់ប្តូរ ឬនៅពេលមានការផ្លាស់ប្តូរព្រឹត្តិការណ៍ ដែល បណ្តាលអោយមានការផ្លាស់ប្តូរការវាយតម្លៃនៃជម្រើសទិញ ក្នុងករណីដែល បំណុលភតិសន្យាត្រូវបានវាស់វែងជាថ្មីដោយធ្វើអប្បបរមាទៅលើថ្លៃជួលដែល បានកែសម្រួល ដោយប្រើអត្រាអប្បបរមាដែលបានកែសម្រួលឡើងវិញ។
- ការទូទាត់ការជួលត្រូវបានផ្លាស់ប្តូរដោយសារតែការផ្លាស់ប្តូរសន្ទស្សន៍ ឬ អត្រាប្រាក់ឬការផ្លាស់ប្តូរប្រាក់សំណងដែលរំពឹងទុកក្រោមតម្លៃនៅសល់ ដែលធានាក្នុងករណីដែលបំណុលជួលត្រូវបានជួសដោយការអប្បបរមាថ្លៃ ជួលដែលបានកែសម្រួល ដោយប្រើអត្រាអប្បបរមាដែលមិនមានការកែប្រែ (លើកលែងតែការទូទាត់ការជួល គឺដោយសារតែការផ្លាស់ប្តូរអត្រាការប្រាក់ ប្រែប្រួលមួយក្នុងករណីដែល អត្រាអប្បបរមាត្រូវបានប្រើ)។
- កិច្ចសន្យាភតិសន្យាត្រូវបានកែប្រែ ហើយការកែប្រែនៃភតិសន្យាមិនត្រូវបាន ចាត់ទុកជាភតិសន្យាដាច់ដោយឡែកទេ ក្នុងករណីនេះបំណុលភតិសន្យា ត្រូវបានវាស់ឡើងវិញដោយផ្អែកលើរយៈពេលនៃការជួលនៃភតិសន្យាកែប្រែ ដោយធ្វើអប្បបរមាទៅលើការបង់ថ្លៃជួល ដោយប្រើអត្រាអប្បបរមាដែលបាន កែសម្រួលឡើងវិញទៅតាមកាលបរិច្ឆេទនៃការកែប្រែ។

សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្មរួមមាន ការវាស់វែងដំបូងនៃបំណុលភតិសន្យានិង ការទូទាត់ភតិសន្យាដែលបានធ្វើឡើងនៅថ្ងៃ ឬមុនថ្ងៃចាប់ផ្តើម ដោយដកចេញនូវ អត្ថប្រយោជន៍លើកទឹកចិត្តនៃភតិសន្យាដែលទទួលបាន និងថ្លៃចំណាយដំបូង។ វា ត្រូវបានវាស់វែងបន្តបន្ទាប់ ដោយយកថ្លៃដើមដកចេញការរំលស់បង្កនិងការខាតបង់ លើឱនភាពតម្លៃ។

នៅពេលណាដែលក្រុមហ៊ុនមានភាពពិតប្រាកដថាចំណាយក្នុងការរុះរើ និងយកចេញ ទ្រព្យសម្បត្តិដែលបានជួល ហើយត្រូវស្តារទីតាំងដែលវាស្ថិតនៅ ឬស្តារឡើងវិញ នូវទ្រព្យសម្បត្តិជាមូលដ្ឋានអោយដូចទៅនឹងលក្ខខណ្ឌដែលបានកំណត់នៅក្នុង ភតិសន្យា សំវិធានធនត្រូវបានទទួលស្គាល់និងវាស់វែងតាម CIAS ៣៧។ ចំពោះ ការចំណាយ ទាក់ទងនឹងសិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម ការចំណាយនោះត្រូវ កត់ត្រាបញ្ចូលក្នុងសិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្មដែលពាក់ព័ន្ធ។

សិទ្ធិក្នុងការប្រើទ្រព្យសកម្មត្រូវធ្វើរំលស់ក្នុងរយៈពេលនៃការជួល។ ប្រសិនបើ ភតិសន្យាផ្ទេរសិទ្ធិនៃទ្រព្យសកម្ម ឬថ្លៃដើម នៃសិទ្ធិក្នុងការប្រើទ្រព្យសកម្ម ឆ្លុះបញ្ចាំងថា ក្រុមហ៊ុនរំពឹងនឹងប្រើសិទ្ធិជម្រើសទិញសិទ្ធិ ក្នុងការប្រើទ្រព្យសកម្មដែល ពាក់ព័ន្ធត្រូវធ្វើរំលស់លើ អាយុកាលនៃទ្រព្យសកម្ម។ រំលស់ចាប់ផ្តើមពីកាលបរិច្ឆេទ ចាប់ផ្តើមនៃភតិសន្យា។

សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានបង្ហាញជាដាច់ដោយឡែក នៅក្នុង របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

ក្រុមហ៊ុនអនុវត្ត CIAS ៣៦ ដើម្បីកំណត់ថាសិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្មមាន ឱនភាពតម្លៃ និងកត់ត្រា ការខាតបង់នៃឱនភាពតម្លៃដែលបានរកឃើញដូចបាន ហិរយាយនៅក្នុងកំណត់សម្គាល់ ២.១២។

ជាការសម្រួលក្នុងការអនុវត្ត CIFRS ១៦ អនុញ្ញាតឲ្យភតិក: មិនបំបែកសមាសភាគ ដែលមិនមែនជាភតិសន្យា ហើយ រៀបចំសមាសភាគភតិសន្យា និងសមាសភាគ ដែលមិនមែនជាភតិសន្យាណាមួយជាមួយគ្នា។ ក្រុមហ៊ុនមិនបានប្រើការសម្រួលនេះ ទេ។ សម្រាប់កិច្ចសន្យាដែលមានសមាសភាគភតិសន្យា និងសមាសភាគភតិសន្យា ថែមមួយ ឬលើសមួយ ឬសមាសភាគដែលមិនមែនជាភតិសន្យា ក្រុមហ៊ុនបែងចែក ចូរនៅក្នុង កិច្ចសន្យា ទៅតាមសមាសភាគភតិសន្យានីមួយៗ ដោយផ្អែកលើតម្លៃ ដកជនរបស់សមាសភាគភតិសន្យា និងតម្លៃដកជនសរុបនៃសមាសភាគដែល មិនមែនជាភតិសន្យា។

២.១០ ទ្រព្យសម្បត្តិនិងបរិក្ខារ

ទ្រព្យសម្បត្តិ និងបរិក្ខារត្រូវ កត់ត្រាតាមតម្លៃដើមដកចេញនូវរំលស់បង្កនិង ការខាតបង់លើឱនភាពតម្លៃបើមាន។ ចំណាយនៃទ្រព្យសម្បត្តិនិងបរិក្ខាររួមមាន ថ្លៃទិញ និងថ្លៃក្នុងការនាំយកទ្រព្យនោះទៅទីតាំងរបស់ខ្លួនសម្រាប់ការប្រើប្រាស់ដែល

បានគ្រោងទុក។ នៅពេលដែលធាតុណាមួយ នៃទ្រព្យសម្បត្តិ និងបរិក្ខារមានទំហំធំ ដែលមានអាយុកាលខ្ពស់ ឬសមាសធាតុនោះត្រូវបានដាច់ទុកជាធាតុដាច់ដោយឡែក ពីគ្នានៃទ្រព្យសម្បត្តិ និងបរិក្ខារ។

ចំណាយជាបន្តបន្ទាប់ទាក់ទងនឹងធាតុនៃទ្រព្យសម្បត្តិ និងបរិក្ខារដែលត្រូវបានគេ ទទួលស្គាល់រួចហើយត្រូវកត់បន្ថែមទៅនឹងតម្លៃយោងទ្រព្យសកម្ម នៅពេលដែល ផលប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតនឹងមាន លើសពីស្តង់ដារ ដែលបាន វាយតម្លៃពីជំហ្មងនៃ ការអនុវត្តទ្រព្យសកម្មដែលមានស្រាប់សម្រាប់ក្រុមហ៊ុន រាល់ ចំណាយជាបន្តបន្ទាប់ផ្សេងទៀតត្រូវបានទទួលស្គាល់ថាជាចំណាយក្នុងកំឡុង ពេលដែលកើតឡើង។

ចំណេញ ឬខាតដែលកើតឡើងពីការចូលនិវត្តន៍ឬការលក់ចេញនៃទ្រព្យសម្បត្តិ និងបរិក្ខារត្រូវបានកំណត់ដោយភាពខុសគ្នារវាង ចំណូលពីការលក់សុទ្ធដែលបាន ប៉ាន់ស្មាន និងតម្លៃយោងនៃទ្រព្យសកម្ម ហើយត្រូវបានទទួលស្គាល់ក្នុងចំណេញ ឬខាតនៅកាលបរិច្ឆេទនៃការចូលនិវត្តន៍ ឬការលក់ចេញ។

រំលស់ត្រូវបានគណនាតាមមូលដ្ឋានរំលស់ថេរលើអាយុកាលរបស់ទ្រព្យសកម្មដែល បានប៉ាន់ស្មាន មានដូចខាងក្រោម៖

ការកែលម្អអគារជួល	៤ ឆ្នាំ ឬរយៈពេលនៃកតិកាសន្យាលើតិចជាង
យានយន្ត	៨ ឆ្នាំ
ម៉ូតូ	៥ ឆ្នាំ
កុំព្យូទ័រនិងគ្រឿងបរិក្ខារការិយាល័យ	៣ ទៅ ៤ ឆ្នាំ

ការសាងសង់ដែលកំពុងដំណើរការមិនត្រូវបានរំលស់ទេ រហូតដល់ពេលដែល ទ្រព្យសម្បត្តិពាក់ព័ន្ធត្រូវបានបញ្ចប់និងដាក់ឱ្យប្រើប្រាស់។

ទ្រព្យសកម្ម ដែលបានរំលស់អស់ទាំងស្រុងត្រូវបានរក្សាទុកនៅក្នុងរបាយការណ៍ ហិរញ្ញវត្ថុ រហូតដល់លែងប្រើហើយមិនមានការរំលស់ដែលត្រូវបានធ្វើឡើងទាក់ទង នឹងទ្រព្យសកម្មទាំងនេះទេ។ ប្រសិនបើមានសូចនាករ ថាមានការផ្លាស់ប្តូរជាសារវន្ត នូវអត្រារំលស់ អាយុកាល ឬតម្លៃនៅសល់នៃទ្រព្យសកម្មនោះ ការរំលស់ទ្រព្យសកម្ម នោះត្រូវបានកែតម្រូវឡើងវិញដោយអនុវត្តទៅមុខ ដើម្បីឆ្លុះបញ្ចាំងពីការរំពឹងទុកថ្មី។

២.១១ ទ្រព្យសកម្មអរូបី

ទ្រព្យសកម្មអរូបីរួមមានសូហ្វវែរ អាជ្ញាប័ណ្ណ និងការងារដែលកំពុងដំណើរការ។

ទ្រព្យសកម្មអរូបី ត្រូវបានគណនាតាមថ្លៃដើមដករំលស់បង្ក និងការខាតបង់លើ ឱនភាពតម្លៃបង្កបើមាន។ វាត្រូវបានរំលស់ដោយផ្អែកលើមូលដ្ឋានរំលស់ថេរតាម អត្រា ២០%ក្នុងមួយឆ្នាំ។ ប្រសិនបើមានការសូចនាករ បង្ហាញថាមានការផ្លាស់ ប្តូរជាសារវន្ត នៃអត្រារំលស់អាយុកាល ឬតម្លៃនៅសល់នៃទ្រព្យសកម្មអរូបី ការ រំលស់ត្រូវបានពិនិត្យឡើងវិញដោយអនុវត្តទៅមុខ ដើម្បីឆ្លុះបញ្ចាំងពីការរំពឹងទុកថ្មី។

ការងារដែលកំពុងដំណើរការមិនត្រូវបានធ្វើការរំលស់នោះទេ រហូតដល់ពេលដែល ទ្រព្យសកម្មពាក់ព័ន្ធត្រូវបានបញ្ចប់និងដាក់ឱ្យប្រើប្រាស់។

២.១២ ឱនភាពតម្លៃនៃទ្រព្យសកម្ម និងបរិក្ខារ ទ្រព្យសកម្ម អរូបី និងសិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម

នៅចុងការិយបរិច្ឆេទនីមួយៗ ក្រុមហ៊ុនត្រួតពិនិត្យឡើងវិញនូវតម្លៃយោងទ្រព្យសកម្ម និងបរិក្ខារ ទ្រព្យសកម្មអរូបី និងការប្រើប្រាស់ទ្រព្យសកម្មរបស់ខ្លួន ដើម្បីកំណត់ ថាតើមានសូចនាករណាមួយដែល ទ្រព្យសកម្មទាំងនោះបានទទួលរងនូវការ ខាត ពីឱនភាពតម្លៃឬទេ។ ប្រសិនបើមានសូចនាករបែបនេះ ចំនួនទឹកប្រាក់ដែលអាច ប្រមូលមកវិញរបស់ទ្រព្យសកម្ម ត្រូវបានប៉ាន់ស្មានថានឹងកំណត់ទំហំនៃការខាតពី ឱនភាពតម្លៃប្រសិនបើមាន។ នៅពេលដែលទ្រព្យសកម្មមិនបង្កើតលំហូរសាច់ប្រាក់ ដែលឯករាជ្យពី ទ្រព្យសកម្មផ្សេងទៀត ក្រុមហ៊ុនបានប៉ាន់ស្មានចំនួនទឹកប្រាក់ដែល អាចប្រមូលមកនៃអង្គការផលិត សាច់ប្រាក់ ដែលទ្រព្យសកម្មនៅក្រោមកម្មសិទ្ធិ។ នៅពេលដែលអាចកើតឡើងមូលដ្ឋានសមហេតុផលនិងមានសង្គតិភាព ទ្រព្យសកម្ម

សាជីវកម្មត្រូវបានបែងចែកទៅអង្គការផលិតសាច់ប្រាក់នីមួយៗ ឬបើពុំនោះទេ ពួកគេត្រូវបានបែងចែកទៅក្រុមតូចបំផុតនៃអង្គការផលិត សាច់ប្រាក់ដែលមូលដ្ឋាន សមហេតុផលនិងមានសង្គតិភាពអាចបានកើតឡើង។

ចំនួនទឹកប្រាក់ដែលអាចប្រមូលមកគឺជាចំនួនដែលខ្ពស់ជាងគេរវាងតម្លៃសមស្រប និងតម្លៃប្រើប្រាស់។ ក្នុង ការវាយតម្លៃប្រើប្រាស់ លំហូរសាច់ប្រាក់នាពេលអនាគត ដែលបានប៉ាន់ស្មានត្រូវបានបញ្ចុះថ្លៃទៅនឹងតម្លៃ បច្ចុប្បន្នរបស់ពួកគេ ដោយប្រើ អត្រាបញ្ចុះថ្លៃមុនបង់ពន្ធដែលឆ្លុះបញ្ចាំងពីការវាយតម្លៃទីផ្សារបច្ចុប្បន្ន នៃតម្លៃ លុយ និងហានិភ័យជាក់លាក់ទៅនឹងទ្រព្យសកម្មដែលបានប៉ាន់ស្មាននៃលំហូរសាច់ប្រាក់ នាពេលអនាគតមិន ត្រូវបានកែសម្រួលឡើយ ។

ប្រសិនបើចំនួនទឹកប្រាក់ដែលអាចប្រមូលមករបស់ទ្រព្យសកម្ម (ឬអង្គការផលិត សាច់ប្រាក់) ត្រូវបានប៉ាន់ស្មានថាតិចជាងតម្លៃយោងរបស់វា តម្លៃយោងរបស់ទ្រព្យ សកម្ម (ឬអង្គការផលិតសាច់ប្រាក់) ត្រូវបានកាត់បន្ថយទៅជា ចំនួនទឹកប្រាក់ដែល អាចប្រមូលមកវិញរបស់ទ្រព្យសកម្ម។ ការខាតពីឱនភាពតម្លៃត្រូវបានទទួលស្គាល់ ភ្លាមៗក្នុងប្រាក់ចំណេញ ឬខាត។

នៅពេលដែលការខាតពីឱនភាពតម្លៃ ត្រូវបានកាត់ត្រឡប់វិញនៅពេលបន្ទាប់ តម្លៃ យោងនៃទ្រព្យសកម្ម (ឬអង្គការផលិតសាច់ប្រាក់) ត្រូវបានកើនឡើងទៅជាតម្លៃ ប៉ាន់ស្មានរបស់ចំនួនទឹកប្រាក់ដែលអាចប្រមូលមក របស់វា ប៉ុន្តែការកើនឡើងនៃ តម្លៃយោងនេះ មិនលើសចំនួនទឹកប្រាក់ដែលអាចប្រមូលមកដែលនឹងត្រូវបាន កំណត់បើគ្មានទទួលស្គាល់ការខាតពីឱនភាពតម្លៃសំរាប់ទ្រព្យសកម្ម (ឬអង្គការ ផលិតសាច់ប្រាក់) ក្នុងឆ្នាំមុនៗឡើយ។ ការកាត់ត្រឡប់វិញនៃការខាតពីឱនភាពតម្លៃ ត្រូវបានទទួលស្គាល់ភ្លាមៗនៅក្នុងចំណេញ ឬខាតក្នុងកម្រិតដែលវាបំបាត់ការ ខាតពីឱនភាពតម្លៃដែលត្រូវបានទទួលស្គាល់សំរាប់ទ្រព្យ សកម្មក្នុងឆ្នាំមុនៗ។

២.១៣ ការបណ្តាក់ទុនក្នុងសមាគម

សមាគម គឺជាអង្គការដែលក្រុមហ៊ុនមានឥទ្ធិពលជាសារវន្តទៅលើ និងមិនមែនជា បុត្រសម្ព័ន្ធ ឬមានភាគហ៊ុននៅក្នុងក្រុមហ៊ុនរួមទុន។ ឥទ្ធិពលជាសារវន្ត គឺជាអំណាច នៅក្នុងការចូលរួមនៅក្នុងការសម្រេចចិត្តទៅលើគោលនយោបាយហិរញ្ញវត្ថុ និង ប្រតិបត្តិការរបស់ភាគីទទួលការវិនិយោគ ប៉ុន្តែមិនមែនជាការគ្រប់គ្រង ឬការគ្រប់គ្រង រួមទៅលើគោលនយោបាយទាំងនោះទេ។

លទ្ធផល និង ទ្រព្យសកម្ម និងបំណុលនៃសមាគម ត្រូវកាត់ត្រាទៅក្នុងរបាយការណ៍ ហិរញ្ញវត្ថុទាំងនេះតាមរយៈវិធីសាស្ត្រមូលធនរបស់គណនេយ្យ។

តាមវិធីសាស្ត្រមូលធន ការវិនិយោគនៅក្នុងសមាគម គឺត្រូវកាត់ត្រានៅក្នុង របាយការណ៍ស្ថានភាពហិរញ្ញវត្ថុនៅពេលដំបូងតាមថ្លៃដើម និងកែតម្រូវនៅពេល បន្ទាប់ដើម្បីកាត់ត្រាចំណែករបស់ក្រុមហ៊ុននូវគណនីចំណេញឬខាត និងលទ្ធផល លម្អិតផ្សេងៗរបស់សមាគម។ នៅពេលចំណែកខាតបង់របស់ក្រុមហ៊ុននៅក្នុង សមាគមមានចំនួនលើសពីចំនួនភាគហ៊ុនរបស់ក្រុមហ៊ុននៅក្នុងសមាគម (រួមមាន ការវិនិយោគរយៈពេលវែងដែលធាតុពិតជាផ្នែកមួយនៅក្នុងការវិនិយោគសុទ្ធ របស់ក្រុមហ៊ុននៅក្នុងសមាគម) ក្រុមហ៊ុននឹងបញ្ឈប់ទទួលស្គាល់នូវការខាតបង់ បន្ទាប់ពីនេះ។ ការខាតបង់បន្ថែមទៀត នឹងត្រូវបានទទួលស្គាល់ លុះត្រាតែក្រុមហ៊ុន មានភាគពួកវា តាមផ្លូវច្បាប់ ឬដោយប្រយោល ឬក្រុមហ៊ុនបានធ្វើការទូទាត់ជំនួស សមាគម។

ការវិនិយោគក្នុងសមាគមត្រូវបានកាត់ត្រាដោយប្រើប្រាស់វិធីសាស្ត្រមូលធន ចាប់ពី ថ្ងៃដែលភាគីទទួលការ វិនិយោគក្លាយជាសមាគម។ នៅពេលវិនិយោគក្នុងសមាគម ចំនួនដែលថ្លៃដើមនៃការវិនិយោគលើសចំណែករបស់ក្រុមហ៊ុនក្នុងតម្លៃសមស្របសុទ្ធ នៃទ្រព្យសកម្ម និងបំណុលរបស់ភាគីទទួលការវិនិយោគ ត្រូវបានទទួលស្គាល់ថាជា កេរ្តិ៍ឈ្មោះពាណិជ្ជកម្មដែលបានកាត់ត្រានៅក្នុងតម្លៃយោងនៃការវិនិយោគ។ ចំនួន ដែលចំណែករបស់ក្រុមហ៊ុនក្នុងតម្លៃសមស្របសុទ្ធនៃទ្រព្យសកម្ម និងបំណុល លើស ថ្លៃដើមនៃការវិនិយោគ ក្រោយពេលធ្វើការវាយតម្លៃឡើងវិញ នឹងត្រូវបានទទួលស្គាល់ ភ្លាមៗនៅក្នុងចំណេញ ឬខាតក្នុងការិយបរិច្ឆេទ ដែល ការវិនិយោគបានកើតឡើង។

២.១៤ សំវិធានធន

សំវិធានធនត្រូវបានទទួលស្គាល់ នៅពេលដែលក្រុមហ៊ុនមានកាតព្វកិច្ចបញ្ញន្ត (តាមផ្លូវច្បាប់ ឬដោយប្រយោល) ដែលជាលទ្ធផលនៃព្រឹត្តិការណ៍ពីអតីតកាល ហើយវាអាចនឹងធ្វើឲ្យមានលំហូរចេញនូវធនធានជាប់ពាក់ព័ន្ធនឹងអត្ថប្រយោជន៍ សេដ្ឋកិច្ច ដែលនឹងតម្រូវឲ្យមានការទូទាត់សងកាតព្វកិច្ចនោះនិងការព្យាករណ៍ដែល គួរឲ្យជឿជាក់ បានទៅលើបរិមាណនៃកាតព្វកិច្ចនោះ។

នៅពេលដែលមានកាតព្វកិច្ចដែលប្រហាក់ប្រហែលគ្នាច្រើន កម្រិតនៃលំហូរចេញ នូវធនធានដើម្បីទូទាត់កាតព្វកិច្ចនោះត្រូវបានកំណត់ដោយគិតទៅលើចំណាត់ថ្នាក់ នៃកាតព្វកិច្ចនោះទាំងមូល។ សំវិធានធន គឺត្រូវបានទទួលស្គាល់ ទោះបីជាកម្រិត លំហូរចេញនៃធាតុណាមួយនៅក្នុងចំណាត់ថ្នាក់កាតព្វកិច្ចដូចគ្នានោះ មានចំនួន តូចក៏ដោយ។

សំវិធានធន ត្រូវបានវាស់វែងនៅតម្លៃបច្ចុប្បន្ននៃការចំណាយ ដែលបានរំពឹងទុកថា នឹងត្រូវការក្នុងការទូទាត់កាតព្វកិច្ច ដោយប្រើអត្រាការប្រាក់មុនបង់ពន្ធ ដែលបង្ហាញ ពីការវាយតម្លៃទីផ្សារបច្ចុប្បន្ននៃតម្លៃពេលវេលារបស់ទឹកប្រាក់ និងហានិភ័យជាក់លាក់ ផ្សេងៗនៃកាតព្វកិច្ចនោះ។ ការកើនឡើងនៃសំវិធានធន គឺដោយសារពេលវេលា ត្រូវបានទទួលស្គាល់ជាចំណាយការប្រាក់។

២.១៥ អត្ថប្រយោជន៍និយោជិត

សំវិធានធនសម្រាប់មូលនិធិសោធននិវត្តន៍

ក្រុមហ៊ុន ផ្តល់អត្ថប្រយោជន៍ដល់និយោជិតរបស់ខ្លួនតាមគោលការណ៍មូលនិធិ សោធននិវត្តន៍។ និយោជិតទាំងឡាយណា ដែលបានបញ្ចប់រយៈពេលសាកល្បង បីខែជាមួយក្រុមហ៊ុននឹងមានសិទ្ធិចូលរួមក្នុងមូលនិធិសោធននិវត្តន៍នេះ។ មូលនិធិ នេះមានប្រភពដូចខាងក្រោម៖

និយោជិតចូលរួមវិភាគទានចំនួន៣%នៃប្រាក់បៀវត្សប្រចាំខែរបស់ពួកគាត់ ហើយ ក្រុមហ៊ុនចូលរួមវិភាគទាន៦%សម្រាប់និយោជិតដែលបម្រើការងារតិចជាង ឬស្មើ បីឆ្នាំ និង ៧% សម្រាប់និយោជិតដែលបម្រើការងារចាប់ពីបីឆ្នាំឡើង។ ការចូលរួម វិភាគទានរបស់ក្រុមហ៊ុនត្រូវបានកាត់ត្រានៅក្នុងរបាយការណ៍លទ្ធផលដោយផ្អែកលើ មូលដ្ឋានបង្ក។

ក្រុមហ៊ុនផ្តល់ការប្រាក់ទៅលើសមតុល្យបូកយោង នៃមូលនិធិសោធននិវត្តន៍តាម អត្រាទីផ្សារដែលក្រុមហ៊ុនផ្តល់ឲ្យអតិថិជនដាក់ប្រាក់បញ្ញើ។ ការប្រាក់នេះត្រូវបាន កាត់ត្រានៅក្នុងរបាយការណ៍លទ្ធផលដោយផ្អែកលើមូលដ្ឋានបង្ក។

មូលនិធិសោធននិវត្តន៍នឹងត្រូវបានផ្តល់ទៅឲ្យនិយោជិត(អ្នកដែលបានចូលរួម វិភាគទានក្នុងមូលនិធិ)នៅពេលដែលពួកគាត់ចូលនិវត្តន៍ ឬលាលែង ឬក៏ត្រូវបាន បញ្ឈប់ពីការងារ។ ចំនួនដែលនិយោជិតបានរួមចំណែក និងទាំងការប្រាក់ ត្រូវបាន ទូទាត់ជូនយ៉ាងពេញលេញដោយក្រុមហ៊ុន។ និយោជិតទាំងឡាយណាដែលត្រូវ បានបណ្តេញចេញ ដោយសារតែការអនុវត្តខុសឆ្គងនឹងទទួលបានមូលនិធិនេះ ត្រឹមចំណែកដែលគាត់បានចូលរួម ដោយបូកនឹងការប្រាក់តែប៉ុណ្ណោះ ដោយមិន គិតពីអតីតភាពការងាររបស់និយោជិតនោះឡើយ។

ការទូទាត់ប្រាក់អតីតភាពការងារ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញប្រកាសលេខ៤៤៣ ស្តីពីការ ទូទាត់ប្រាក់បំណាច់អតីតភាពការងារនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥ និងសេចក្តី ណែនាំលេខ ០៤២/១៩ ស្តីពីការបើកប្រាក់បំណាច់អតីតភាពការងារដែលមាន មុនឆ្នាំ ២០១៩ សម្រាប់សហគ្រាស គ្រឹះស្ថាន ក្រៅពីផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតផលស្បែកជើង ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ដែលតម្រូវឲ្យក្រុមហ៊ុន ទូទាត់លើកប្រាក់បំណាច់អតីតភាពការងារទៅដល់និយោជិត ដែលមានកិច្ចសន្យា ការងារ មានចេរ្តិ៍លម្អិតកំណត់។ គ្រប់កម្មករនិយោជិតដែលចាប់ផ្តើមបម្រើការ ងារមុនថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ហើយនៅបន្តបម្រើការងារមានសិទ្ធិទទួលបាន នូវប្រាក់រំលឹកអតីតភាពការងារដែលមានចំនួនស្មើនឹងប្រាំមួយ (៦) ថ្ងៃក្នុង១ឆ្នាំ នៃ

ប្រាក់ឈ្នួលជាមធ្យម ដែលនិយោជិតទទួលបានក្នុងឆ្នាំនីមួយៗដែលបានបម្រើការ ងារ ដោយការរំលឹកនេះមិនអាចលើសពី ៦ខែ និងត្រូវកំណត់ឲ្យទូទាត់ជាដាច់ខាត ឆ្នាំ ចាប់ផ្តើមពីខែធ្នូ ឆ្នាំ២០២១ ដូចខាងក្រោម៖

- ចំនួន ៣ថ្ងៃ នៅក្នុងខែមិថុនា នៃឆ្នាំ នីមួយៗ និង
- ចំនួន ៣ថ្ងៃ នៅក្នុងខែធ្នូ នៃឆ្នាំ នីមួយៗ។

ចំពោះកម្មករនិយោជិត ដែលបានលាលែងពីការងារ ឬការបញ្ឈប់ដោយការប្រព្រឹត្ត ខុសដែលធ្ងន់ធ្ងរ នឹងមិន ទទួលបាននូវប្រាក់រំលឹកអតីតភាពការងារដែលនៅសល់ នោះទេ។

ប្រាក់រំលឹកអតីតភាពការងារ ត្រូវបានវាស់តាមតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់នា ពេលអនាគត ដែលក្រុមហ៊ុនបានរំពឹងទុកមុនទាក់ទងនឹងសេវាកម្មដែលនិយោជិត បានផ្តល់រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។ ប្រាក់រំលឹកអតីតភាពការងារ ត្រូវបាន ទទួលស្គាល់ពេញលេញនៅឆ្នាំ២០១៨។

ប្រកាសនេះ ក៏តម្រូវឲ្យក្រុមហ៊ុនទូទាត់ប្រាក់បំណាច់អតីតភាពការងារ ទៅដល់កម្មករ និយោជិតសម្រាប់ការបម្រើការងារចាប់ពីឆ្នាំ២០១៩ តទៅ ដោយការទូទាត់នោះមាន ចំនួនស្មើនឹង១៥ថ្ងៃក្នុង១ឆ្នាំ នៃប្រាក់ឈ្នួល និងប្រាក់បន្ទាប់បន្សំ ហើយត្រូវទូទាត់ក្នុង ចំនួន៧,៥ថ្ងៃ នៅក្នុងខែ មិថុនា និងខែធ្នូ នៃឆ្នាំនីមួយៗ។ ប្រាក់អតីតភាពការងារនេះ ត្រូវបានកាត់ត្រាក្នុងកំឡុងពេល ដែលនិយោជិតបម្រើការងារផ្អែកតាមមូលដ្ឋានបង្ក។

សិទ្ធិឈប់សម្រាករបស់និយោជិត

សិទ្ធិក្នុងការទទួលបានការឈប់សម្រាកប្រចាំឆ្នាំរបស់និយោជិតត្រូវបានគេ ទទួលស្គាល់នៅពេលដែលពួកគេបានបម្រើការងារ។ សំវិធានធនត្រូវបានធ្វើឡើង សម្រាប់បំណុលដែលបានប៉ាន់ប្រមាណសម្រាប់ការឈប់សម្រាកប្រចាំឆ្នាំដែល ជាលទ្ធផលនៃសេវាកម្មដែលផ្តល់ដោយ និយោជិតរហូតដល់ចុងបញ្ចប់នៃការិយ បរិច្ឆេទវាយការណ៍។

២.១៦ ចំណូលការប្រាក់សុទ្ធ

ចំណូល និងចំណាយការប្រាក់សម្រាប់ឧបករណ៍ហិរញ្ញវត្ថុទាំងអស់ លើកលែងតែ ប្រភេទដែលត្រូវបានចាត់ថ្នាក់សម្រាប់ការធ្វើពាណិជ្ជកម្ម ឬដែលត្រូវបានវាស់វែង ឬកំណត់តាម FVTPL ត្រូវបានទទួលស្គាល់នៅក្នុង ចំណូលការប្រាក់សុទ្ធ ជា ' ចំណូលការប្រាក់' និង 'ចំណាយការប្រាក់' នៅក្នុងគណនីចំណេញ ឬខាតដោយ ប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។ ការប្រាក់លើឧបករណ៍ហិរញ្ញវត្ថុដែលត្រូវបាន វាស់តាម FVTPL ត្រូវបានរាប់បញ្ចូលក្នុងចលនាតម្លៃសម្របបង្កប់អំឡុងការិយ បរិច្ឆេទនេះ។

អត្រាការប្រាក់ប្រសិទ្ធភាព("EIR") គឺជាអត្រាមួយដែល ធ្វើអប្បបរមាការទូទាត់ សាច់ប្រាក់នាពេលអនាគតដែលរំពឹងទុក ក្នុងអាយុកាលរបស់ឧបករណ៍ហិរញ្ញវត្ថុ ឬខ្លីជាងអាយុស្មើនឹងចំនួនទឹកប្រាក់យោងសុទ្ធពេលទទួលស្គាល់ដំបូង។ លំហូរ សាច់ប្រាក់នាពេលអនាគតត្រូវបានប៉ាន់ស្មានដោយគិតតួរពីលក្ខខណ្ឌកិច្ចសន្យា ទាំងអស់នៃឧបករណ៍។

ការគណនា EIR រួមបញ្ចូលកម្រៃទាំងអស់ ដែលបានបង់ ឬទទួលបានរវាងភាគីនៃ កិច្ចសន្យាដែលមានចំនួនបន្ថែម និងកើតឡើងដោយផ្ទាល់ក្នុងការរៀបចំប្រាក់កម្ចី ជាក់លាក់ ចំណាយប្រតិបត្តិការ និងបុព្វលាភ ឬការបញ្ចុះតម្លៃផ្សេងទៀត។ ចំពោះ ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានត្រួតត្រាតាម FVTPL ចំណាយប្រតិបត្តិការ ត្រូវបានទទួលស្គាល់ ក្នុងចំណេញ ឬខាតនៅពេលមានការទទួលស្គាល់ដំបូង។

ចំណូលការប្រាក់ និងចំណាយការប្រាក់ត្រូវបានគណនា ដោយអនុវត្ត EIR ទៅលើតម្លៃយោងដុលនៃទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនមានការខាតបង់ឥណទាន (ពោល គឺតម្លៃដករំលស់ទ្រព្យសកម្មហិរញ្ញវត្ថុ មុនពេលធ្វើការនិយ័តកម្មលើ សំវិធានធនECLណាមួយ) ឬទៅលើតម្លៃដករំលស់នៃបំណុលហិរញ្ញវត្ថុ។ ចំពោះ ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពឥណទាន ចំណូលការប្រាក់ត្រូវបានគណនា ដោយអនុវត្ត EIR ទៅលើតម្លៃដករំលស់នៃទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាព ឥណទាន (ពោល គឺតម្លៃយោងដុលដកសំវិធានធនសម្រាប់ECLs) ។

២.១៧ ចំណូល និងចំណាយផ្សេងៗ

ចំណូល និងចំណាយផ្សេងៗ រួមមានថ្លៃសេវាផ្សេងៗទៀតក្រៅពីផ្នែកមួយរបស់ EIR (សូមមើលខាងលើ)។ កម្រៃ ដែលបានរួមបញ្ចូលនៅក្នុងផ្នែករបាយការណ៍ចំណេញ ឬខាតរបស់ក្រុមហ៊ុន រួមមានសេវាកម្មជាច្រើនប្រភេទ ដែលផ្តល់ជូនអតិថិជនរបស់ខ្លួនដូចជា កម្រៃសេវាសម្រាប់ផ្តល់សេវាកម្មឥណទាន។

ចំណាយសេវា និងកម្រៃលើសេវាទាក់ទងនឹងសេវាកម្មត្រូវបានគេកត់ត្រានៅពេលដែលសេវាកម្មត្រូវបានទទួល។

២.១៨ ប្រាក់ជំនួយ

ជំនួយដែលទទួលបានពីគតិយជន ដើម្បីឧបត្ថម្ភធនចំណាយប្រតិបត្តិការរបស់ក្រុមហ៊ុនត្រូវ កត់ត្រាក្នុងរបាយការណ៍ចំណេញ ឬខាត តាមលក្ខណៈជាប្រព័ន្ធ និងសមហេតុផលដែលត្រូវនឹងថ្លៃដើមដែលពាក់ព័ន្ធ។ ជំនួយដែលទទួលបានពីគតិយជនសម្រាប់ការទិញទ្រព្យសម្បត្តិ និងបរិក្ខារត្រូវ បានគេធ្វើរំលស់ទៅក្នុងរបាយការណ៍ចំណេញ ឬខាតដោយផ្អែកលើ លក្ខណៈជាប្រព័ន្ធ និងសមហេតុផល លើអាយុកាលនៃ ទ្រព្យសម្បត្តិ។ ជំនួយមិនទាន់រំលស់អស់ ត្រូវបានបង្ហាញជាប្រាក់ជំនួយពន្ធការ។

២.១៩ ពន្ធលើប្រាក់ចំណូល

ចំណាយពន្ធលើប្រាក់ចំណូល តំណាងឲ្យចំនួនសរុបនៃពន្ធផ្សេងៗនិងពន្ធពន្ធការ។

ពន្ធផ្សេងៗ

ពន្ធផ្សេងៗដែលត្រូវបង់ គឺផ្អែកលើប្រាក់ចំណេញជាប់ពន្ធប្រចាំឆ្នាំ។ ប្រាក់ចំណេញជាប់ពន្ធខុសត្នាពី ប្រាក់ចំណេញសុទ្ធ ដូចដែលបានរាយការណ៍នៅក្នុងចំណេញ ឬខាតពីព្រោះវាមិនរាប់បញ្ចូលធាតុនៃចំណូល ឬចំណាយដែលត្រូវយកពន្ធឬកាត់កងនៅក្នុងឆ្នាំផ្សេងទៀត ហើយវាមិនរាប់បញ្ចូលធាតុដែលមិនត្រូវបានគេយកពន្ធឬកាត់កងទេ។ បំណុលរបស់ក្រុមហ៊ុនចំពោះពន្ធផ្សេងៗ ត្រូវបានគណនាដោយប្រើអត្រាពន្ធដែលត្រូវបានអនុម័ត ឬត្រូវបានអនុម័តមួយផ្នែកធំនៅចុងបញ្ចប់នៃការិយបរិច្ឆេទរបាយការណ៍។

សំវិធានធនត្រូវបានទទួលស្គាល់ចំពោះបញ្ហា ទាំងឡាយណាដែលការកំណត់ពន្ធមានភាពមិនច្បាស់លាស់ ប៉ុន្តែវាត្រូវបានគេគិតថាអាចនឹងមានលំហូរចេញនូវថវិការបស់ក្រុមហ៊ុនធនពន្ធនាពេលអនាគត។ សំវិធានធនត្រូវបានវាស់វែងតាមការប៉ាន់ស្មានដ៏ល្អបំផុតនៃចំនួនទឹកប្រាក់ដែលរំពឹងថានឹងត្រូវបង់។ ការប៉ាន់ស្មានគឺផ្អែកលើការវិនិច្ឆ័យរបស់អ្នកជំនាញពន្ធនៅក្នុងក្រុមហ៊ុន ដែលមានបទពិសោធន៍ពីមុនទាក់ទងនឹងសកម្មភាពបែបនេះនិងក្នុងករណីខ្លះទៀតដោយផ្អែកលើជំនួនអ្នកជំនាញពន្ធដារករ។

ពន្ធពន្ធការ

ពន្ធពន្ធការ គឺជាពន្ធដែលរំពឹងថា នឹងត្រូវបង់ ឬអាចប្រមូលមកវិញបានលើភាពខុសគ្នារវាងតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងមូលដ្ឋានពន្ធដែលត្រូវបានប្រើក្នុងការគណនាប្រាក់ចំណេញជាប់ពន្ធ និងត្រូវបានរាប់បញ្ចូលដោយប្រើវិធីសាស្ត្របំណុល។ ពន្ធពន្ធការត្រូវបានគេទទួលស្គាល់ជាទូទៅចំពោះរាល់ភាពខុសគ្នាបណ្តោះអាសន្នដែលអាចជាប់ពន្ធបាន ហើយទ្រព្យសកម្មពន្ធពន្ធការត្រូវបានគេទទួលស្គាល់នូវចំនួនដែលអាចមានប្រាក់ចំណេញជាប់ពន្ធ សម្រាប់កាត់កងជាមួយនឹងភាពខុសគ្នាបណ្តោះអាសន្នដែលអាចដកបាន។ ទ្រព្យសកម្ម និងបំណុលបែបនេះមិនត្រូវបានគេទទួលស្គាល់ទេប្រសិនបើភាពខុសគ្នាបណ្តោះអាសន្នកើតឡើងពីការកត់ត្រាកេរ្តិ៍ឈ្មោះពាណិជ្ជកម្ម ឬពីការទទួលស្គាល់ដំបូង (ក្រៅពីការរួមបញ្ចូលគ្នានៃអាជីវកម្ម) នៃទ្រព្យសកម្មនិងបំណុលផ្សេងទៀតនៅក្នុងប្រតិបត្តិការដែលមិនប៉ះពាល់ដល់ប្រាក់ចំណេញជាប់ពន្ធនិងប្រាក់ចំណេញគណនេយ្យ។

តម្លៃយោងនៃទ្រព្យសកម្មពន្ធពន្ធការត្រូវបានគេត្រួតពិនិត្យនៅកាលបរិច្ឆេទរបាយការណ៍នីមួយៗ និងកាត់បន្ថយដល់កម្រិតមួយ ដែលអាចនឹងមិនមានប្រាក់ចំណេញជាប់ពន្ធគ្រប់គ្រាន់ ដើម្បីអនុញ្ញាតឲ្យប្រមូលមកវិញនូវទ្រព្យសកម្មទាំងអស់ ឬផ្នែកខ្លះ។

បំណុលពន្ធពន្ធការត្រូវបានគណនាតាមអត្រាពន្ធដែលត្រូវបានរំពឹង ថានឹងអនុវត្តក្នុងរយៈពេលដែលបំណុលត្រូវបានទូទាត់ឬទ្រព្យសកម្មត្រូវបានទទួលស្គាល់ដោយផ្អែកលើច្បាប់ពន្ធ និងអត្រាដែលត្រូវបានអនុម័ត ឬត្រូវបានអនុម័តមួយផ្នែកធំនៅចុងការិយបរិច្ឆេទ។

ការវាស់វែងនៃបំណុល និងទ្រព្យសកម្មពន្ធពន្ធការបញ្ចាំងពីលទ្ធផលពន្ធដែលនឹងអនុវត្តតាមលក្ខណៈ ដែលក្រុមហ៊ុនរំពឹងទុកនៅចុងបញ្ចប់នៃការិយបរិច្ឆេទរបាយការណ៍ ដើម្បីប្រមូលមកវិញ ឬទូទាត់នូវតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលរបស់ខ្លួន។

ទ្រព្យសកម្ម និងបំណុលពន្ធពន្ធការ ត្រូវបានកាត់កង នៅពេលក្រុមហ៊ុនមានសិទ្ធិអនុវត្តតាមច្បាប់ ដើម្បីកាត់កងទ្រព្យសកម្មពន្ធផ្សេងៗនិងបំណុលពន្ធផ្សេងៗ ហើយនៅពេលដែលវាពាក់ព័ន្ធនឹងលើប្រាក់ចំណូលដែលប្រមូលដោយអាជ្ញាធរពន្ធតែមួយ ហើយក្រុមហ៊ុនមានបំណងទូទាត់ទ្រព្យសកម្ម និងបំណុលពន្ធផ្សេងៗតាមមូលដ្ឋានសុទ្ធ។

ពន្ធផ្សេងៗ និងពន្ធពន្ធការសម្រាប់ការិយបរិច្ឆេទ

ពន្ធផ្សេងៗ និងពន្ធពន្ធការត្រូវបានទទួលស្គាល់ក្នុងចំណេញ ឬខាត លើករណីលំដាប់នៅពេលដែលពន្ធទាំងនោះ ទាក់ទងទៅនឹងវត្ថុដែលត្រូវបានទទួលស្គាល់ក្នុងលទ្ធផលលម្អិតផ្សេងៗ ឬដោយផ្ទាល់ក្នុងមូលធន ក្នុង ករណីនេះពន្ធផ្សេងៗនិងពន្ធពន្ធការត្រូវបានទទួលស្គាល់ក្នុងលទ្ធផលលម្អិតផ្សេងៗ ឬដោយផ្ទាល់ក្នុងមូលធនរៀងៗខ្លួន។

៣. ការវិនិច្ឆ័យគណនេយ្យសំខាន់ៗ និងប្រភពចម្បងៗនៃការប៉ាន់ស្មានដែលមានភាពមិនប្រាកដប្រជា

ក្នុងការអនុវត្តគោលនយោបាយគណនេយ្យរបស់ក្រុមហ៊ុន តម្លៃឲ្យក្រុមប្រឹក្សាភិបាលធ្វើការវិនិច្ឆ័យ (ក្រៅពីការពាក់ព័ន្ធនឹងការប៉ាន់ស្មាន) ដែលមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើចំនួនទឹកប្រាក់ដែលបានទទួលស្គាល់ និងធ្វើការប៉ាន់ស្មាន ក៏ដូចជាការសន្មតអំពីតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលដែលមិនមានការបង្ហាញពីប្រភពផ្សេងៗដែលច្បាស់លាស់។ ការប៉ាន់ស្មាននិងការសន្មតដែលពាក់ព័ន្ធ គឺផ្អែកលើបទពិសោធន៍ដែលធ្លាប់មានពីមុននិងកត្តាផ្សេងទៀតដែលត្រូវបានគេចាត់ទុកថាសមស្រប។ លទ្ធផលជាក់ស្តែងអាចខុសគ្នាពីការប៉ាន់ស្មានទាំងនេះ។

ការប៉ាន់ស្មាន និងការសន្មតត្រូវបានពិនិត្យឡើងវិញជាប្រចាំ។ ការពិនិត្យឡើងវិញចំពោះការប៉ាន់ស្មានគណនេយ្យត្រូវបានទទួលស្គាល់ក្នុងពេលដែលការប៉ាន់ស្មានត្រូវបានកែសម្រួល ប្រសិនបើការកែសម្រួលនេះប៉ះពាល់តែក្នុងរយៈពេលនោះ ឬក្នុងរយៈពេលកែសម្រួល និងរយៈពេលនាពេលអនាគតប្រសិនបើការកែសម្រួលនេះប៉ះពាល់ទាំងពេលបច្ចុប្បន្ននិងពេលអនាគត។

៣.១ ការវិនិច្ឆ័យសំខាន់ៗក្នុងការអនុវត្តគោលនយោបាយគណនេយ្យ

ខាងក្រោមនេះគឺជាការវិនិច្ឆ័យសំខាន់ៗក្រៅពីការពាក់ព័ន្ធនឹងការប៉ាន់ស្មាន (ដែលត្រូវបានបង្ហាញដាច់ដោយឡែកខាងក្រោម) ដែលក្រុមប្រឹក្សាភិបាលបានកំណត់នៅក្នុងដំណើរការនៃការអនុវត្តគោលនយោបាយគណនេយ្យរបស់ក្រុមហ៊ុនហើយមានឥទ្ធិពលយ៉ាងខ្លាំងទៅលើចំនួនទឹកប្រាក់ ដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

(i) រូបិយប័ណ្ណគោល

ផ្អែកលើខ្លឹមសារសេដ្ឋកិច្ចនៃកាលៈទេសៈដែលទាក់ទងនឹងក្រុមហ៊ុន គណៈគ្រប់គ្រងកំណត់រូបិយប័ណ្ណគោលរបស់ក្រុមហ៊ុនជាប្រាក់រៀល។ ប្រាក់រៀលគឺជារូបិយប័ណ្ណនៃបរិយាកាសសេដ្ឋកិច្ចម្យ៉ាងដែលក្រុមហ៊ុនធ្វើប្រតិបត្តិការហើយវាជារូបិយប័ណ្ណដែលមានឥទ្ធិពលលើគណនាដល់អតិថិជននិងចំណូលការប្រាក់។

(ii) ឥទ្ធិពលជាសារវន្តទៅលើសមាគមរបស់ក្រុមហ៊ុន គឺក្រុមហ៊ុនធានារ៉ាប់រង អាយុជីវិត ហូតតេ ឡាយហ្វ អិស្ត្រីនស៍ (ខេមបូឌា) ម.ក

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហូតតេ ឡាយហ្វ អិស្ត្រីនស៍ (ខេមបូឌា) ម.ក គឺជា សមាគមរបស់ក្រុមហ៊ុន ទោះបីក្រុមហ៊ុនមានភាគហ៊ុនតែ ៥,៧% នៅក្នុងក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត ហូតតេ ឡាយហ្វ អិស្ត្រីនស៍ (ខេមបូឌា) ម.ក ក៏ដោយ (កំណត់សម្គាល់១១)។ ក្រុមហ៊ុនមានឥទ្ធិពលយ៉ាងខ្លាំងទៅលើក្រុមហ៊ុនធានារ៉ាប់រង ហូតតេ ឡាយហ្វ អិស្ត្រីនស៍ (ខេមបូឌា) ម.ក ដោយសារសិទ្ធិតាមកិច្ចសន្យារបស់ ខ្លួនក្នុងការតែងតាំងអភិបាលមួយរូបក្នុងចំណោមប្រាំមួយរូបជាសមាជិកក្រុមប្រឹក្សា កិច្ចការនៃក្រុមហ៊ុននោះ និងប្រតិបត្តិការជាសារវន្តរវាងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហូតតេ ឡាយហ្វ អិស្ត្រីនស៍ (ខេមបូឌា) ម.ក និងក្រុមហ៊ុន។

(iii) ការវាយតម្លៃគំរូអាជីវកម្ម

ចំណាត់ថ្នាក់និងការវាស់វែងនៃទ្រព្យសកម្មហិរញ្ញវត្ថុអាស្រ័យលើលទ្ធផលនៃSPPI និងការធ្វើតេស្តគំរូ អាជីវកម្ម។ ក្រុមហ៊ុនកំណត់គំរូអាជីវកម្មនៅកម្រិតមួយដែល ឆ្លុះបញ្ចាំងពីរបៀបគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ ដើម្បីសម្រេចបាននូវគោលដៅ អាជីវកម្មជាក់លាក់។ ការវាយតម្លៃនេះរួមបញ្ចូលទាំងការវិនិច្ឆ័យដែលឆ្លុះបញ្ចាំងពី ភស្តុតាងពាក់ព័ន្ធនឹងអស់រួមទាំងវិធីដែលលទ្ធផលនៃទ្រព្យសកម្មត្រូវបានវាយតម្លៃ និងការវាស់វែងលទ្ធផលអនុវត្តរបស់វា ហានិភ័យដែលប៉ះពាល់ដល់ការអនុវត្ត ទ្រព្យសកម្ម និងរបៀបនៃការគ្រប់គ្រងលើទ្រព្យទាំងនេះ។ ក្រុមហ៊ុនត្រួតពិនិត្យ ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានវាស់វែងតាមតម្លៃដករំលស់ ឬFVOCI ដែលត្រូវ បានគេលែងទទួលស្គាល់មុនកាលកំណត់ ដើម្បីយល់ពីហេតុផលនៃការលុបចោល របស់ពួកគេ និងភាពសមស្របនៃហេតុផលទៅនឹងគោលបំណងនៃអាជីវកម្មដែល ទ្រព្យសកម្មនោះត្រូវបានកាន់កាប់។ ការត្រួតពិនិត្យ គឺជាផ្នែកមួយនៃការវាយតម្លៃ ជាបន្តបន្ទាប់របស់ក្រុមហ៊ុន ថាតើគំរូអាជីវកម្មដែលទ្រព្យសកម្មហិរញ្ញវត្ថុដែល នៅសល់ត្រូវបានរក្សាបន្ត មានលក្ខណៈសមរម្យឬអត់ ហើយប្រសិនបើវាមិនសមរម្យ ថាតើមានការផ្លាស់ប្តូរគំរូអាជីវកម្ម ដូច្នោះមានការផ្លាស់ប្តូរដែលអនុវត្តទៅមុខចំពោះ ចំណាត់ថ្នាក់របស់ទ្រព្យសកម្មទាំងនោះ។

(iv) ការកើនឡើងជាសារវន្តនូវហានិភ័យឥណទាន

ដូចដែលបានពន្យល់នៅក្នុងកំណត់សម្គាល់២ ECL ត្រូវបានវាស់វែងជាសរុបនៃធន ដែលមានរយៈពេលស្មើនឹង ១២ខែ នៃ ECL សម្រាប់ទ្រព្យសកម្មដំណាក់កាលទី១ ឬ ECLមួយអាយុកាល សម្រាប់ទ្រព្យសកម្មដំណាក់កាលទី ២ ឬដំណាក់កាលទី ៣ ។ ទ្រព្យសកម្មឈានដល់ដំណាក់កាលទី ២ នៅពេលដែលហានិភ័យឥណទាន របស់វា បានកើនឡើងជាសារវន្តចាប់តាំងពីពេលទទួលស្គាល់ដំបូង។ CIFRS មិនបានកំណត់នូវអ្វីដែលជាការកើនឡើងជាសារវន្តនូវហានិភ័យឥណទាននោះ ទេ។ ក្នុងការវាយតម្លៃថាតើហានិភ័យឥណទាននៃទ្រព្យសកម្មបានកើនឡើងជា សារវន្ត ក្រុមហ៊ុនត្រូវគិតពីបរិមាណអំពីគុណភាព និងបរិមាណ និងព័ត៌មានរំពឹងទុក ទៅខាងមុខ ដែលសមហេតុសមផល និងមានភស្តុតាង។

(v) ការបង្កើតក្រុមនៃទ្រព្យសកម្មដែលមានលក្ខណៈហានិភ័យឥណទានស្រដៀងគ្នា

នៅពេលដែល ECLs ត្រូវបានវាស់វែងតាមមូលដ្ឋានសមូហភាព ឧបករណ៍ហិរញ្ញវត្ថុ ត្រូវបានដាក់ជាក្រុម ផ្អែកលើមូលដ្ឋានលក្ខណៈហានិភ័យរួម។ ក្រុមហ៊ុនត្រួតពិនិត្យ ភាពសមស្របនៃលក្ខណៈហានិភ័យឥណទានដោយឈរលើមូលដ្ឋានដែលសន្មត ថាក្រុមហ៊ុននឹងបន្តដំណើរការ ដើម្បីវាយតម្លៃថាតើមានភាពស្រដៀងគ្នាឬអត់។ នេះ ត្រូវបានទាមទារដើម្បីធានាថា បើមានការផ្លាស់ប្តូរលក្ខណៈហានិភ័យនៃឥណទាន នឹងមានការបែងចែកឡើងវិញសមស្របចំពោះទ្រព្យសកម្ម។ នេះអាចបណ្តាលឲ្យ មានការបង្កើតផលប៉ះពាល់ ឬ ទ្រព្យសកម្មផ្លាស់ទៅផលប៉ះពាល់ដែលមានស្រាប់ ដែល ឆ្លុះបញ្ចាំងឲ្យកាន់តែច្បាស់នូវលក្ខណៈហានិភ័យឥណទានស្រដៀងគ្នានៃក្រុម ទ្រព្យសកម្មនោះ។ ការបែងចែកផ្នែកផលប៉ះពាល់ឡើងវិញ និងចលនារវាងផលប៉ះពាល់ ការធ្វើតា នៅពេលមានការកើនឡើងហានិភ័យឥណទានជាសារវន្ត (ឬនៅពេល ដែលការកើនឡើងជា សារវន្តនោះមានភាពបញ្ហាស់) ហើយដូច្នោះទ្រព្យសកម្មផ្លាស់ ពី ECL១២ ខែ ទៅ ECL មួយអាយុកាល ឬផ្ទុយទៅវិញ ប៉ុន្តែវាក៏អាចកើតឡើងបាន ដែរនៅក្នុងផលប៉ះពាល់ ដែលត្រូវបន្តការវាស់វែងដោយផ្អែកលើមូលដ្ឋានដដែលនៃរយៈពេល ១២ខែ ឬពេញមួយអាយុកាលប៉ុន្តែចំនួន ECL មានការផ្លាស់ប្តូរព្រោះតែហានិភ័យ ឥណទានរបស់ផលប៉ះពាល់មានលក្ខណៈខុសគ្នា។

(vi) គំរូនិងការសន្មតដែលបានប្រើ

ក្រុមហ៊ុនប្រើគំរូនិងការសន្មតជាច្រើនផ្សេងគ្នាក្នុងការប៉ាន់ស្មាន ECL ។ ការវិនិច្ឆ័យ ត្រូវបានអនុវត្តក្នុងការកំណត់គំរូសមស្របសម្រាប់ប្រភេទទ្រព្យសកម្មនីមួយៗ ក៏ដូចជាសម្រាប់កំណត់ការសន្មតដែលបានប្រើនៅក្នុងគំរូទាំងនេះ រួមទាំងការ សន្មតដែលទាក់ទងនឹងកត្តាជំរុញហានិភ័យឥណទាន។

៣.២ ប្រភពចម្បងៗនៃការប៉ាន់ស្មានដែលមានភាពមិន ប្រាកដប្រជា

(i) ការគណនាសំវិធានធនខាតបង់

នៅពេលវាស់វែងECLs ក្រុមហ៊ុនប្រើប្រាស់ព័ត៌មានរំពឹងទុកទៅខាងមុខដែលសម ហេតុផល និងមានភស្តុតាង ដោយផ្អែកលើការសន្មតសម្រាប់ការប្រែប្រួលនាពេល អនាគតនៃកត្តាសេដ្ឋកិច្ចផ្សេងៗ និងរបៀបដែលកត្តា ទាំងនេះមានផលប៉ះពាល់ ចំពោះគ្នា។

អត្រាខាតបង់ពេលខកខានសង ជាការប៉ាន់ប្រមាណនៃការខាតបង់ដែលកើតឡើង ពេលមានការខកខានក្នុងការសង។ វាត្រូវបានផ្អែកលើភាពខុសគ្នារវាងលំហូរ សាច់ប្រាក់ក្នុងកិច្ចសន្យាដែលបានកំណត់និងអ្នកអោយខ្ចីរំពឹងទទួលបានដោយ រាប់បញ្ចូលនូវទ្រព្យបញ្ចាំ និង ការធ្វើអោយប្រសើរឡើងនូវឥណទានទាំងមូល។

ប្រូបាប៊ីលីតេនៃការខកខានសង គឺជាធាតុចូលដ៏សំខាន់ក្នុងការវាស់វែង ECL ។ ប្រូបាប៊ីលីតេនៃការខកខានសង គឺជាការប៉ាន់ស្មាននៃលទ្ធភាពនៃការខកខានលើ ពេលវេលាណាមួយ ដែលការគណនាដែលមានទិន្នន័យប្រវត្តិសាស្ត្រ ការសន្មត និងការរំពឹងទុកនៃលក្ខខណ្ឌនាពេលអនាគត។

ព័ត៌មានបន្ថែមលើការវិភាគគុណភាពឥណទានរបស់ក្រុមហ៊ុន ត្រូវបានបង្ហាញ នៅក្នុងកំណត់សម្គាល់លេខ ៣៧.១ (g)។

(ii) ភាពមិនប្រាកដប្រជាទាក់ទងនឹងជំងឺកូវីដ១៩

ជំងឺកូវីដ១៩ គឺជាជំងឺផ្លូវដង្ហើមដែលបណ្តាលមកពីកូរ៉ូណាវីរុស និងត្រូវបានប្រកាស ជាជំងឺរាតត្បាតពេញពិភពលោកដោយអង្គការសុខភាពពិភពលោកនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។ ទោះបីជាមានភាពជោគជ័យក្នុងការប្រើប្រាស់វ៉ាក់សាំងទូទាំង ពិភពលោក ការឆ្លងជំងឺកូវីដ១៩ និងផលប៉ះពាល់របស់វានៅតែបន្តមានឥទ្ធិពល លើសេដ្ឋកិច្ចកម្ពុជា អ្នកខ្ចី និងប្រតិបត្តិការរបស់ក្រុមហ៊ុន។ ជាលទ្ធផលនៃភាព មិន ប្រាកដប្រជាកាន់តែខ្លាំងដែលទាក់ទងនឹងលក្ខណៈដែលមិនធ្លាប់មានពីមុនមក នៃជំងឺរាតត្បាតជំងឺកូវីដ១៩ ធ្វើអោយការអភិវឌ្ឍការប៉ាន់ស្មានគួរឲ្យទុកចិត្ត និង ការអនុវត្តការវិនិច្ឆ័យកាន់តែលំបាក។ ការវាស់វែងនៃ ECL បានក្លាយជាការលំបាក ជាពិសេសនៅក្នុងកាលៈទេសៈបច្ចុប្បន្ន និងតម្រូវឲ្យមានការវិនិច្ឆ័យជាសារវន្ត។ គំរូ ECL គឺជាគំរូដែលរំពឹងទុក ទៅថ្ងៃខាងមុខ ហើយផ្អែកលើវិធីសាស្ត្រថ្មីផ្ទៃក្នុង ប្រូបាប៊ីលីតេ។ ការវាស់វែងនៃ ECLs នៅក្នុងការិយបរិច្ឆេទវាយការណ៍នីមួយៗ ឆ្លុះបញ្ចាំងពីព័ត៌មានសមហេតុផលអំពីព្រឹត្តិការណ៍ចាស់ លក្ខខណ្ឌបច្ចុប្បន្ន និង ការព្យាករណ៍ព្រឹត្តិការណ៍នាពេលអនាគត និងលក្ខខណ្ឌសេដ្ឋកិច្ច។ ក្នុងអំឡុងពេល ដែលភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចកើនកាន់តែខ្លាំង បង្កើតអោយមានភាពលំបាក ខ្លាំងក្នុងការព្យាករណ៍ព្រឹត្តិការណ៍ នាពេលអនាគត និង ធាតុម៉ាក្រូសេដ្ឋកិច្ចដែលប្រើ នៅក្នុងគំរូ ECL ។ ជាលទ្ធផលនៃកូវីដ១៩ និងការធ្លាក់ចុះនៃសេដ្ឋកិច្ចនាពេលថ្មីៗ នេះមានភាពមិនប្រាកដប្រជានៃការវាស់វែងជាសារវន្តក្នុងការកំណត់ ECLs ហើយ ការវាស់វែងគឺស្ថិតនៅក្រោមការវិនិច្ឆ័យជាសារវន្ត។

ព័ត៌មានបន្ថែមលើការវិភាគគុណភាពឥណទានរបស់ក្រុមហ៊ុន ត្រូវបានបង្ហាញ នៅក្នុងកំណត់សម្គាល់លេខ ៣៧.១ (g)។

(iii) អតិថិជន អត្រាការប្រាក់ និងសង្គ្រាមប្រទេសរុស្ស៊ី-ប្រទេសអ៊ុយក្រែន

ទីផ្សារទំនិញសកលរងផលប៉ះពាល់យ៉ាងខ្លាំងពីសង្គ្រាមរវាងប្រទេសរុស្ស៊ី និងប្រទេស អ៊ុយក្រែន ដែលនាំឲ្យមានការខានទៅដល់ប្រាក់ផ្គត់ផ្គង់ និងការកើនឡើងនៃតម្លៃ

ថាមពល និងទំនិញកសិកម្ម។ ដោយគុបដ្ឋាននឹងកំហិតនៃប្រាក់កម្ចីក់ផ្គត់ផ្គង់ វាបាននាំឲ្យមានការកើនឡើងនៃអតិផរណាជាតំបន់។ ជាការឆ្លើយតបធនាគារកណ្តាលបានរឹតបន្តឹងគោលនយោបាយរូបិយវត្ថុយ៉ាងខ្លាំងនៅក្នុងឆ្នាំ ២០២២។ ក្រុមហ៊ុនបានគណនាឡើងវិញនូវអត្រាអប្បបរមា និងអត្រាការប្រាក់ប្រសិទ្ធភាព ដើម្បីជាការឆ្លើយតបទៅនឹងការប្រែប្រួលនៃលក្ខខណ្ឌសេដ្ឋកិច្ច។ បើទោះបីជាក្រុមហ៊ុនពុំមានការប្រឈមណាមួយពាក់ព័ន្ធនឹងប្រទេសរុស្ស៊ី ប្រទេសបេឡារុស ឬបុគ្គលដែលទទួលបានកម្មសេដ្ឋកិច្ច ការប្រែប្រួលបន្ថែមទៀតនៅក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន អាចមានផលវិបាកបន្ថែមផ្នែកសេដ្ឋកិច្ច សង្គម និងនយោបាយ រួមទាំងសម្ពាធអតិផរណាបន្ថែមទៀត។

(iv) ពន្ធ

ប្រព័ន្ធពន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបានបែងចែកជាច្រើនប្រភេទ និងមានការផ្លាស់ប្តូរច្បាប់ជាញឹកញយ ដែលជាទូទៅមានលក្ខណៈមិនច្បាស់លាស់ ផ្ទុយគ្នា និងអាស្រ័យទៅលើការបកស្រាយ។ ពន្ធអាស្រ័យទៅលើការត្រួតពិនិត្យដោយអាជ្ញាធរពន្ធដារជាច្រើន ដែលមានសិទ្ធិស្របច្បាប់ក្នុងការកំណត់ប្រាក់ពិន័យ ទណ្ឌកម្ម និងការប្រាក់លើបំណុលពន្ធ។

កត្តាទាំងនេះ អាចធ្វើឲ្យមានហានិភ័យ ពន្ធសម្រាប់ក្រុមហ៊ុន។ គណៈគ្រប់គ្រង ជឿជាក់ថាពួកគេបានយល់ដឹងពីច្បាប់ពន្ធដែលពាក់ព័ន្ធ និងបានធ្វើការគិតបំណុលពន្ធដោយផ្អែកលើការយល់ឃើញរបស់ពួកគេ ស្របតាមច្បាប់ពន្ធបច្ចុប្បន្ន។ ទោះបីជាយ៉ាងណាក៏ ប្រសិនបើលទ្ធផលពន្ធចុងក្រោយនៃករណីនេះមានភាពខុសគ្នាពីការកត់ត្រាដំបូង ភាពខុសគ្នាបែបនេះនឹងមានផលប៉ះពាល់ដល់សំវិធានធនពន្ធលើប្រាក់ចំណូល និងពន្ធពន្យារ នៅក្នុងកំឡុងការិយបរិច្ឆេទដែលការសម្រេចនេះត្រូវបានធ្វើឡើង។

៤. សាច់ប្រាក់ក្នុងដៃ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ប្រាក់រៀលខ្មែរ ("រៀល")	៤៨.០៨៤.៨៥៥	១១.៦៧៩.៥៨៦	៤៦.៩២២.២៦៦	១១.៥១៧.៤៩៣
ប្រាក់ដុល្លារអាមេរិក ("ដុល្លារអាមេរិក")	៥៤.៦២៤.៨៥៨	១៣.២៦៨.១២២	៥៦.៧៧០.៣៥១	១៣.៩៣៤.៧៩៤
ប្រាក់បាតថៃ ("បាត")	១៨.២៥១.២៦៨	៤.៤៣៣.១៨៧	១៥.៩៧០.២៥២	៣.៨២១.៨៥៩
	១២០.៩៦០.៩៨១	២៩.៣៨០.៨៩៥	១១៩.៦៦២.៨៦៩	២៩.២៧៤.១៤៦

៥. សមតុល្យនៅធនាគារជាតិនៃកម្ពុជា

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
គណនីចរន្ត	១០៧.៨៥២.៨៥០	២៦.១៩៦.៩៥១	១៤៧.២០០.៩៣៨	៣៦.១៣១.៧៩៧
ប្រាក់តម្កល់ធានាលើដើមទុន(i)	២៧.៣៦៦.២៤៥	៦.៦៤៧.១៣៣	១៨.១៩៧.៤៩៥	៤.៤៦៦.៧៣៩
មូលបត្រអាចជួញដូរបាន("NCD") (ii)	២៤.៧០៩.២៩១	៦.០០១.៧៧១	-	-
ប្រាក់តម្កល់ធានា(iii)	៤០៥.៨៥០	៩៨.៥៧៩	៦០៩.៣១៧	១៤៩.៥៦២
ប្រាក់បម្រុងកាតព្វកិច្ច (iv)	៨១.៩៩៣.៥៤៥	១៩.៩១៥.៨៨៨	៧៥.៩៧៦.២៣៩	១៨.៦៤៩.០៥២
	២៤២.៣២៧.៧៨១	៥៨.៨៦០.២៨២	២៤១.៩៨៣.៩៨៩	៥៩.៣៩៧.១៤០

(i) យោងតាមប្រកាសលេខ ៨៧-០៧-១៦៣ ប្រ.ក ស្តីពីការផ្តល់អាជ្ញាប័ណ្ណដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលបានប្រាក់បញ្ញើក្រុមហ៊ុន តម្រូវឲ្យរក្សាទុកប្រាក់តម្កល់ធានាលើដើមទុនស្មើនឹង ១០% នៃដើមទុនដែលបានចុះបញ្ជីជាមួយនឹងធនាគារជាតិនៃកម្ពុជា។ ប្រាក់តម្កល់នេះ គឺមិនអាចប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុនបានឡើយ ប៉ុន្តែក្រុមហ៊ុនអាចដកយកវិញបាន នៅពេលដែលក្រុមហ៊ុនស្ម័គ្រចិត្តបញ្ឈប់អាជីវកម្មរបស់ខ្លួន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ការដាក់ប្រាក់តម្កល់លើដើមទុនដែលបានចុះបញ្ជីជាមួយនឹងធនាគារជាតិនៃកម្ពុជា ទទួលបានការប្រាក់តាមអត្រា ៣% (២០២១៖ ៣%) ក្នុងមួយឆ្នាំ។

(ii) NCD ពាក់ព័ន្ធនឹងប្រាក់បញ្ញើមានរយៈពេលខ្លីជាមួយធនាគារជាតិនៃកម្ពុជា ក្នុងលក្ខខណ្ឌពុំមានទ្រព្យធានា។ សមតុល្យទាំងនេះ ទទួលបានការប្រាក់៣,២៣% ក្នុងមួយឆ្នាំ (២០២១៖ គ្មាន) ។

(iii) ប្រាក់តម្កល់ធានា ដែលមានទឹកប្រាក់ចំនួន ២០០លានរៀល ត្រូវបានប្រើជារូបបញ្ជីលើ ឥណទានវិបារូបន៍ ជាមួយនឹងធនាគារជាតិនៃកម្ពុជា សម្រាប់ទំនាក់ទំនងជាមួយនឹងសេវាទូទាត់រហ័ស Fast and Secure Transfer ("FAST") ។ សេវាកម្ម FAST ផ្តល់ជូននូវការផ្ទេរមូលនិធិភ្លាមៗជាប្រចាំថ្ងៃរវាងស្ថាប័ន ធនាគារ។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ឥណទានវិបារូបន៍ មិនត្រូវបានប្រើប្រាស់ទេ (២០២១៖ មិនត្រូវបាន ប្រើប្រាស់) ។

ប្រាក់តម្កល់ធានា ទទួលបានការប្រាក់តាមអត្រាពី ១,៩៥% ដល់ ៣,៥៤% ក្នុងមួយឆ្នាំ (២០២១៖ ០,១៦% - ១,៩៥% ក្នុងមួយឆ្នាំ) ។

(iv) ប្រាក់បម្រុងកាតព្វកិច្ច បង្ហាញពីប្រាក់បម្រុងកាតព្វកិច្ចអប្បបរមា ដែលត្រូវបានគណនាតាមអត្រា ៨% នៃសមតុល្យប្រាក់បញ្ញើពីអតិថិជនសរុប ស្របតាមប្រកាសលេខ ៨៧-០៧-១៦៣ប្រ.ក ស្តីពីការផ្តល់អាជ្ញាប័ណ្ណចំពោះ ស្ថាប័នមីក្រូហិរញ្ញវត្ថុទទួលបានប្រាក់បញ្ញើ។ ប្រាក់បម្រុងកាតព្វកិច្ចអាចប្រែប្រួល អាស្រ័យតាមកម្រិតនៃប្រាក់បញ្ញើរបស់អតិថិជន និងមិនទទួលបានការប្រាក់នោះទេ។

មិនមានសំវិធានធនខាតបង់នៃឱនភាពតម្លៃត្រូវបានបង្កើត លើតុល្យការជាមួយធនាគារជាតិនៃកម្ពុជា ដោយគណៈគ្រប់គ្រងកំណត់ថាហានិភ័យឥណទានលើស្ថាប័ននេះមានតិចតួចបំផុត។

៦. សមតុល្យនៅធនាគារផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
គណនីចរន្ត	២៨.៦៦០.៨៥២	៦.៩៦១.៥៨៧	៥.០០០.៥៥០	១.២២៧.៤៣០
គណនីសន្សំ	២.៩៦៣.៩៥៣	៧១៩.៩៣០	១.៦៩៥.៤៩៧	៤១៦.១៧៥
គណនីប្រាក់បញ្ញើមានកាលកំណត់	២៤.៥៨២.៦០៧	៥.៩៧១.០០០	-	-
ប្រាក់តម្កល់លើប្រាក់បញ្ញើ	១២៥.០៦៩.៤០២	៣០.៣៧៨.៧៧១	៥៣.០២៥.៣៤២	១៣.០១៥.៥៤៨
	១៨១.២៧៦.៨១៤	៤៤.០៣១.២៨៨	៥៩.៧២១.៣៨៩	១៤.៦៥៩.១៥៣
ដក៖ ការខាតបង់ដោយសារ ឱនភាព តម្លៃ	(២៩០.៤៦៦)	(៧០.៥៥៣)	(៨៣.៦៧១)	(២០.៥៣៨)
សមតុល្យនៅធនាគារផ្សេងៗ សុទ្ធ	១៨០.៩៨៦.៣៤៨	៤៣.៩៦០.៧៣៥	៥៩.៦៣៧.៧១៨	១៤.៦៣៨.៦១៥

ប្រាក់បញ្ញើតម្កល់ត្រូវបានដាក់ជាទ្រព្យធានាទៅលើកម្ចីដែលមានទ្រព្យធានា (កំណត់សម្គាល់ ១៦)។

សមតុល្យជាមួយធនាគារផ្សេងៗទទួលបានការប្រាក់ដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១
គណនីចរន្ត	០,០%-១,៥%	០,០%-១,០%
គណនីសន្សំ	០,១%-២,០%	០,១%-១,៥%
គណនីប្រាក់បញ្ញើមានកាលកំណត់	៤,០%-៥,៥%	-
ប្រាក់បញ្ញើតម្កល់	៣,៥%-៥,៥%	៥,០%-៥,៥%

៧. ឥណទានផ្តល់ដល់អតិថិជន

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ឥណទានផ្តល់ដល់អតិថិជនតាមតម្លៃដករំលស់	២.៣៧១.០៥១.៥៧៥	៥៧៥.៩១៧.៣១២	១.៩៦២.៩៦៣.២៥១	៤៨១.៨៧៧.០១៣
ដក៖ ឱនភាពលើសំវិធានធនខាតបង់	(៩៧.៤២៦.៨៣៣)	(២៣.៦៦៤.៥២១)	(៥៨.៤៨០.១៦៧)	(១៤.៣៥៤.៤៨៤)
ឥណទានផ្តល់ដល់អតិថិជនសុទ្ធ	២.២៧៣.៦២៤.៧៤២	៥៥២.២៥២.៧៩១	១.៩០៤.៤៨៣.០៨៤	៤៦៧.៥២២.៥២៩

ឥណទានផ្តល់ដល់អតិថិជនកត់ត្រាតាមតម្លៃដករំលស់

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២			ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		
	តម្លៃយោងដុល	សំវិធានធន ECL	តម្លៃយោង	តម្លៃយោងដុល	សំវិធានធន ECL	តម្លៃយោង
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
ឥណទានធនាគារភូមិ	៦០៥.៧២៩.៧៨២	៤៥.០២៧.៦៣៥	៥៦០.៧០២.១៤៧	៧០៨.១៣៤.៩៦២	២៧.៧៥១.៧៦៩	៦៨០.៣៨៣.១៩៣
ឥណទានឯកត្តជន	១.០២៥.៩៦២.៦១៥	៣៩.១៥៣.១៤៩	៩៨៦.៨០៩.៤៦៦	៧០៧.៨៧៤.២៦៩	២១.៥០៩.១៧៨	៦៨៦.៣៦៥.០៩១
SME និងកម្ចីផ្សេងទៀត	៧៣៩.៣៥៩.១៧៨	១៣.២៤៦.០៤៩	៧២៦.១១៣.១២៩	៥៤៦.៩៥៤.០២០	៩.២១៩.២២០	៥៣៧.៧៣៤.៨០០
ខ្មែររៀល	២.៣៧១.០៥១.៥៧៥	៩៧.៤២៦.៨៣៣	២.២៧៣.៦២៤.៧៤២	១.៩៦២.៩៦៣.២៥១	៥៨.៤៨០.១៦៧	១.៩០៤.៤៨៣.០៨៤
ដុល្លារអាមេរិក	៥៧៥.៩១៧.៣១២	២៣.៦៦៤.៥២១	៥៥២.២៥២.៧៩១	៤៨១.៨៧៧.០១៣	១៤.៣៥៤.៤៨៤	៤៦៧.៥២២.៥២៩

៨. ទ្រព្យសម្បត្តិ និងបរិក្ខារ

	ការកែលម្អអគារ	យានយន្ត	ម៉ូតូ	កុំព្យូទ័រ និងសម្ភារៈការិយាល័យ	ការសាងសង់ដែលកំពុងដំណើរការ	សរុប
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
តម្លៃដើម						
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២២	៤.៦៩៤.៧៧០	៥.៧៥០.៦៧៨	៥.៨៨១.២៣៦	២៨.០៥២.០០៥	២០១.៥១៥	៤៤.៥៨០.២០៤
ការទិញបន្ថែម	៩៤.៨០៣	-	-	២.៣១១.០៩១	៣.៧៩៥.១៩៧	៦.២០១.០៩១
ការលក់	(២៥០.៩៨៣)	-	(១០៣.៨៣១)	(១.១៧០.៥៣៣)	(៤.៣៦២)	(១.៥២៩.៧០៩)
ការផ្ទេរ	១.៦៦០.៣២៨	-	-	១.០០៦.៨៦១	(២.៦៦៧.១៨៩)	-
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	៦.១៩៨.៩១៨	៥.៧៥០.៦៧៨	៥.៧៧៧.៤០៥	៣០.១៩៩.៤២៤	១.៣២៥.១៦១	៤៩.២៥១.៥៨៦
រំលស់បង្គរ						
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២២	៣.៧៦៣.៤៦៧	២.៣៨៥.៧៧០	២.៩៩០.១៨៩	២១.៣០៨.៧១៣	-	៣០.៤៤៨.១៣៩
រំលស់ក្នុងគ្រា	៤៥១.០២១	៤៦៤.៦៥០	៧៤៦.០៤៧	៣.៨៥១.៨២៨	-	៥.៥១៣.៥៥៦
ការលក់	(២៥០.៥៤៨)	-	(៥៣.៣៨៩)	(១.១៥២.៩១១)	-	(១.៤៥៦.៨៧៨)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	៣.៩៦៣.៩៤០	២.៨៤០.៤២០	៣.៦៨២.៨៤៧	២៤.០០៧.៦៣០	-	៣៤.៥០៤.៨៣៧
តម្លៃយោង						
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២២	៩៣១.៣០៣	៣.៣៦៤.៩០៨	២.៨៩១.០៤៧	៦.៧៤៣.២៩២	២០១.៥១៥	១៤.១៣២.០៦៥
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	២.២៣៤.៩៧៨	២.៩១០.២៥៨	២.០៩៤.៥៥៨	៦.១៩១.៧៩៤	១.៣២៥.១៦១	១៤.៧៧៦.៧៥៩
តម្លៃយោងជាដុល្លារអាមេរិក						
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២២	២២៨.៥៩៧	៨២៥.៩៤៧	៧០៩.៦៣៤	១.៦៥៥.២០១	៤៩.៤៦៤	៣.៤៦៨.៨៨៣
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	៥៤២.៨៦៦	៧០៤.៤៥៩	៥០៨.៧៥៨	១.៥០៣.៩៥៨	៣២១.៨៧៥	៣.៥៨១.៩១៦

	ការកែលម្អអគារ	យានយន្ត	ម៉ូតូ	កុំព្យូទ័រ និងសម្ភារៈការិយាល័យ	ការសាងសង់ដែលកំពុងដំណើរការ	សរុប
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
តម្លៃដើម						
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២១	៤.១២៦.០៤៧	៥.១២២.១២៧	១០.៨៣៩.៤៥៩	២៥.៦៨៣.៥៩៤	៤៤៨.៦៦១	៤៦.២១៩.៨៨៨
ការទិញបន្ថែម	៦០៤.៥០០	២៨០.២៨៥	-	២.៩១១.៦០២	១.៩៥០.៣៦១	៥.៧៤៦.៧៥៨
ការលក់	(២៩៦.២៣៦)	(៨៨៧.៨៧៦)	(៤.៩៥៨.២២៣)	(១.២៨៤.០៩៧)	-	(៧.៣៨៦.៤៣២)
ការផ្ទេរ	២៦០.៤៥៩	១.១៩៦.១៤២	-	៧៤០.៩០៦	(២.១៩៧.៥០៧)	-
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	៤.៦៩៤.៧៧០	៥.៧៥០.៦៧៨	៥.៨៨១.២៣៦	២៨.០៥២.០០៥	២០១.៥១៥	៤៤.៥៨០.២០៤
រំលស់បង្គរ						
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២១	៣.៧១៣.១១៩	២.៦៩១.៣៤៩	៥.៥៦៧.២៨៧	១៨.៩០៧.៩៤០	-	៣០.៨៧៩.៦៩៥
រំលស់ក្នុងគ្រា	៣៤៤.៥៨៦	៣៧២.៧១៩	១.០២៦.៤៧៦	៣.៦៦៥.៥១៩	-	៥.៤០៩.៣០០
ការលក់	(២៩៤.២៣៨)	(៦៧៨.២៥៨)	(៣.៦០៣.៥៧៤)	(១.២៦៤.៧៤៦)	-	(៥.៨៤០.៨១៦)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	៣.៧៦៣.៤៦៧	២.៣៨៥.៧៧០	២.៩៩០.១៨៩	២១.៣០៨.៧១៣	-	៣០.៤៤៨.១៣៩
តម្លៃយោង						
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២១	៤១២.៩២៨	២.៤៣០.៧៧៨	៥.២៧២.១៧២	៦.៧៧៥.៦៥៤	៤៤៨.៦៦១	១៥.៣៤០.១៩៣
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	៩៣១.៣០៣	៣.៣៦៤.៩០៨	២.៨៩១.០៤៧	៦.៧៤៣.២៩២	២០១.៥១៥	១៤.១៣២.០៦៥
តម្លៃយោងជាដុល្លារអាមេរិក						
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២១	១០២.០៨៤	៦០០.៩៣៤	១.៣០៣.៣៨០	១.៦៧៥.០៦៩	១១០.៩១៧	៣.៧៩២.៣៨៤
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	២២៨.៥៩៧	៨២៥.៩៤៧	៧០៩.៦៣៤	១.៦៥៥.២០១	៤៩.៤៦៤	៣.៤៦៨.៨៨៣

៩. ទ្រព្យសកម្មអរូបី

	កម្មវិធីកុំព្យូទ័រ និងអង្វាប័ណ្ណ	ការងារកំពុងសាងសង់	សរុប
	ពាន់រៀល	ពាន់រៀល	ពាន់រៀល
តម្លៃដើម			
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២២	១៨.១៥៧.៩៩៥	៧២៥.៦៤៩	១៨.៨៨៣.៦៤៤
ការទិញបន្ថែម	៧៩.៩០៤	២.០៨៩.៦៦៧	២.១៦៩.៥៧១
ការលក់	(១.០៥៣.៥៦០)	-	(១.០៥៣.៥៦០)
ការផ្ទេរ	១.៤៣១.៦៤៩	(១.៤៣១.៦៤៩)	-
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	១៨.៦១៥.៩៨៨	១.៣៨៣.៦៦៧	១៩.៩៩៩.៦៥៥
រំលស់បង្គរ			
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២២	៩.៦២៥.១៩៧	-	៩.៦២៥.១៩៧
រំលស់ក្នុងគ្រា	៣.៤៦៧.៣៣៤	-	៣.៤៦៧.៣៣៤
ការលក់	(៦៩០.៥៩៤)	-	(៦៩០.៥៩៤)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	១២.៤០១.៩៣៧	-	១២.៤០១.៩៣៧
តម្លៃយោង			
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២២	៨.៥៣២.៧៩៨	៧២៥.៦៤៩	៩.២៥៨.៤៤៧
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	៦.២១៤.០៥១	១.៣៨៣.៦៦៧	៧.៥៩៧.៧១៨
តម្លៃយោងជាដុល្លារអាមេរិក			
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២២	២.០៩៤.៤៥២	១៧៨.១១៧	២.២៧២.៥៦៩
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	១.៥០៩.៣៦៤	៣៣៦.០៨៦	១.៨៤៥.៤៥០
តម្លៃដើម			
នាថ្ងៃទី១ ខែមករា ឆ្នាំ ២០២១	១៥.០៥៧.៣៧១	២.៤៩០.១០២	១៧.៥៤៧.៤៧៣
ការទិញបន្ថែម	១១៦.៧៩៥	១.៥០៥.១២០	១.៦២១.៩១៥
ការលក់	(២៨៥.៧៤៤)	-	(២៨៥.៧៤៤)
ការផ្ទេរ	៣.២៦៩.៥៧៣	(៣.២៦៩.៥៧៣)	-
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២១	១៨.១៥៧.៩៩៥	៧២៥.៦៤៩	១៨.៨៨៣.៦៤៤
រំលស់បង្គរ			
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២១	៦.៦៣១.០៤៨	-	៦.៦៣១.០៤៨
រំលស់ក្នុងគ្រា	៣.២៧៩.៨៩៣	-	៣.២៧៩.៨៩៣
ការលក់	(២៨៥.៧៤៤)	-	(២៨៥.៧៤៤)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	៩.៦២៥.១៩៧	-	៩.៦២៥.១៩៧
តម្លៃយោង			
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២១	៨.៤២៦.៣២៣	២.៤៩០.១០២	១០.៩១៦.៤២៥
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	៨.៥៣២.៧៩៨	៧២៥.៦៤៩	៩.២៥៨.៤៤៧
តម្លៃយោងជាដុល្លារអាមេរិក			
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២១	២.០៨៣.១៤៥	៦១៥.៦០០	២.៦៩៨.៧៤៥
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	២.០៩៤.៤៥២	១៧៨.១១៧	២.២៧២.៥៦៩

១០. ភតិសន្យា

(i) សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម (“ROUA”)

	អគារ	ម៉ាស៊ីនអេធីអឹម	ចំណាយយន្ត	សរុប
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
តម្លៃដើម				
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២២	៣៨.៣០៤.១៣៨	៧.៦៩១.៤៣៥	៧៩៣.៥៩២	៤៦.៧៨៩.១៦៥
ការទិញបន្ថែម	៦.១៨០.៥១០	-	៦៨៨.៩៤១	៦.៨៦៩.៤៥១
ការលក់	(១.៥០១.៣៣១)	-	(៦៩.១៩២)	(១.៥៧០.៥២៣)
ការកែប្រែភតិសន្យា	១.៦៥៨.៧៩៤	-	-	១.៦៥៨.៧៩៤
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	៤៤.៦៤២.១១១	៧.៦៩១.៤៣៥	១.៤១៣.៣៤១	៥៣.៧៤៦.៨៨៧
រំលស់បង្គរ				
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២២	១៦.៧៨៣.៤២៧	៤៨៣.៣៧០	៤៩៧.៦៦៣	១៧.៧៦៤.៤៦០
រំលស់ក្នុងគ្រា	៦.៧៣៤.០១២	១.៥៦២.៧៨១	២៧១.១៥៥	៨.៥៦៧.៩៤៨
ការលក់	(១.៥០១.៣៣១)	-	(៦៩.១៩២)	(១.៥៧០.៥២៣)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	២១.០១៦.១០៨	៦.០៤៦.១៥១	៦៩៩.៦២៦	២៧.៧៦១.៨៨៥
តម្លៃយោង				
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២២	២១.៥២០.៧១១	៧.២០៨.០៦៥	២៩៥.៩២៩	២៩.០២៤.៧០៥
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	២២.៦២៦.០០៣	៥.៦៤៥.២៨៤	៧១៣.៧១៥	២៨.៩៨៥.០០២
តម្លៃយោងជាដុល្លារអាមេរិក				
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២២	៥.២៨២.៤៥២	១.៧៦៩.២៨៤	៧២.៦៣៩	៧.១២៤.៣៧៥
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	៥.៤៩៥.៧៥០	១.៣៧១.២១៣	១៧៣.៣៥៨	៧.០៤០.៣២១

	អគារ	ម៉ាស៊ីនអេធីអឹម	ចំណាយយន្ត	សរុប
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
តម្លៃដើម				
នាថ្ងៃទី១ ខែ មករា ឆ្នាំ ២០២១	៣៥.៣១៤.៩៤៧	៤.៩២០.៥៣៨	៧៩៣.៥៩២	៤១.០២៩.០៧៧
ការទិញបន្ថែម	៦.០៣៣.៩០៤	៧.៩៥១.១១១	-	១៣.៩៨៤.០១៥
ការលក់	(៣.០៤៤.៧១៣)	(៥.១៨០.២១៤)	-	(៨.២២៤.៩២៧)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	៣៨.៣០៤.១៣៨	៧.៦៩១.៤៣៥	៧៩៣.៥៩២	៤៦.៧៨៩.១៦៥
រំលស់បង្គរ				
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២១	១៣.៥៤១.៦០៣	៤.២៣២.៥២២	៣០២.៥៥៦	១៨.០៧៦.៦៨១
រំលស់ក្នុងគ្រា	៦.២៨៦.៥៣៧	១.៤៣១.០៦២	១៩៥.១០៧	៧.៩១២.៧០៦
ការលក់	(៣.០៤៤.៧១៣)	(៥.១៨០.២១៤)	-	(៨.២២៤.៩២៧)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	១៦.៧៨៣.៤២៧	៤៨៣.៣៧០	៤៩៧.៦៦៣	១៧.៧៦៤.៤៦០
តម្លៃយោង				
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២១	២១.៧៧៣.៣៤៤	៦៨៨.០១៦	៤៩១.០៣៦	២២.៩៥២.៣៩៦
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	២១.៥២០.៧១១	៧.២០៨.០៦៥	២៩៥.៩២៩	២៩.០២៤.៧០៥
តម្លៃយោងជាដុល្លារអាមេរិក				
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២១	៥.៣៨២.៧៨០	១៧០.០៩០	១២១.៣៩៤	៥.៦៧៤.២៦៤
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	៥.២៨២.៤៥២	១.៧៦៩.២៨៤	៧២.៦៣៩	៧.១២៤.៣៧៥

ការវិភាគកាលកំណត់នៃភតិសន្យាត្រូវបានបង្ហាញក្នុងកំណត់សម្គាល់១៥។

ក្រុមហ៊ុនបានជួលទ្រព្យសម្បត្តិជាច្រើនរួមមានអគារ ម៉ាស៊ីនអេធីអឹម និងកន្លែងចតរថយន្ត។ រយៈពេលជួលជាមធ្យមគឺ ៥ឆ្នាំ (ឆ្នាំ ២០២១៖ ៥ឆ្នាំ)។

ក្រុមហ៊ុនមានជម្រើសក្នុងការទិញម៉ាស៊ីនអេធីអឹមក្នុងតម្លៃទឹកប្រាក់តិចតួច នៅចុងបញ្ចប់នៃរយៈពេលជួល។

នៅពេលវាស់វែងបំណុលភតិសន្យាសម្រាប់ភតិសន្យា ដែលត្រូវបានចាត់ថ្នាក់ជាភតិសន្យាប្រតិបត្តិការពីមុន ក្រុមហ៊ុនធ្វើអប្បបរមានៃតម្លៃប្រាក់កម្ចីកើន និងអត្រាមធ្យមភាគដែលបានអនុវត្តមានអត្រា ៥,៧៦% (២០២១៖ ៦,៥៥%) សម្រាប់ការជួលថ្មីក្នុងកំឡុងឆ្នាំ។

(ii) ចំនួនទឹកប្រាក់ដែលត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាត

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ចំណាយរំលស់លើសិទ្ធក្នុងការប្រើប្រាស់ ទ្រព្យសកម្ម (កំណត់សម្គាល់៣០)	៨.៥៦៧.៩៤៨	២.០៩៦.៣៩០	៧.៩១២.៧០៦	១.៩៤៥.១០៩
ចំណាយការប្រាក់លើបំណុល ភតិសន្យា (កំណត់សម្គាល់២៥)	១.៨៩៩.៥៨៧	៤៦៤.៧៨៨	១.៦៦៧.១៩២	៤០៩.៨៣១
ចំណាយទាក់ទងនឹងការជួលរយៈពេល ខ្លី (កំណត់សម្គាល់៣១)	១.១៦១.៦២៨	២៨៤.២២៥	៦១៥.១៥០	១៥១.២១៧
ចំណាយទាក់ទងនឹងការជួលតម្លៃទាប (កំណត់សម្គាល់៣១)	៧.៨៨៨.៤២៩	១.៩៣០.១២៧	៦.៧១៧.៣០២	១.៦៥១.២៥៤

លំហូរសាច់ប្រាក់សរុបសម្រាប់ការជួលមិនរាប់បញ្ចូលការប្រាក់មានចំនួន ៨.២៧២.០៥០ ពាន់រៀល (២០២១៖ ៧.៩២៦.៣៨២ ពាន់រៀល)។

១១. ទ្រព្យសកម្មផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ការបង់ប្រាក់ជាមុន	១៧.៨៦២.៧៣៧	៤.៣៣៨.៧៧៦	១១.៥៩៥.៤៨៧	២.៨៤៦.២១៧
មូលបត្របំណុល(*)	៨.២៩២.៦២២	២.០១៤.២៣៩	-	-
ប្រាក់ពិន័យដែលត្រូវទទួល	៤.៧២៧.៤៤១	១.១៤៨.២៧៣	២.០៨៣.៦១៣	៥១១.៤៤២
ការវិនិយោគ(**)	២.៦៥៥.៤៦៥	៦៤៥.០០០	១.៧៧២.១៩០	៤៣៥.០០០
បុរេប្រទាន និងប្រាក់បញ្ញើ ផ្សេងៗ	១.៩៧០.០១៩	៤៧៨.៥០៨	១.៦៧៦.៤៤៩	៤១១.៥០០
	១.៧៧៨.៧៤៥	៤៣២.០៤៩	៨៨៣.៧២៩	២១៦.៩១៩
	៣៧.២៨៧.០២៩	៩.០៥៦.៨៤៥	១៨.០១១.៤៦៨	៤.៤២១.០៧៨
ដក៖ សំវិធានធនសម្រាប់មូលបត្រ បំណុលនិង ប្រាក់ពិន័យត្រូវទទួល	(៣.៧០៩.៧៧២)	(៩០១.០៨៦)	(១.៣២៤.៤៣១)	(៣២៥.០៩៤)
ទ្រព្យសកម្មផ្សេងទៀតសុទ្ធ	៣៣.៥៧៧.២៥៧	៨.១៥៥.៧៥៩	១៦.៦៨៧.០៣៧	៤.០៩៥.៩៨៤

(*) នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ ក្រុមហ៊ុនបានវិនិយោគចំនួន ៤.១១៧.០០០ ពាន់រៀល លើសញ្ញាប័ណ្ណសាជីវកម្ម ដែលចេញផ្សាយដោយក្រុមហ៊ុន ខេមបូឌា អ៊ីផត អ៊ិនវេសមិន ឯ.ក ដែលមានរយៈពេល ៣ឆ្នាំ និងអត្រាកម្ចីក ៥,៥០% ក្នុងឆ្នាំ។ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ ក្រុមហ៊ុនបានវិនិយោគចំនួន ៤.០០០.០០០ ពាន់រៀលលើមូលបត្រភាគរដ្ឋាភិបាលកម្ពុជា ដែលចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានរយៈពេល ១ឆ្នាំ និងអត្រាកម្ចីក ២,២% ក្នុងមួយឆ្នាំ។

(**) រួមបញ្ចូលនៅក្នុងការវិនិយោគមានចំនួន ២.៥១១.៣៧០ ពាន់រៀល (ឆ្នាំ ២០២១៖ ១.៦១៨.០០០ ពាន់រៀល) ដែលតំណាងឲ្យភាគហ៊ុនមូលធន ៥,៧% នៅក្នុងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វុតតេ ឡាយហ្វ័រ អ៊ីស្ត្រីនស៍ (ខេមបូឌា) ម.ក ។

១២. ប្រាក់បញ្ញើរបស់អតិថិជន

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ប្រាក់បញ្ញើសន្សំ	៤៣៨.០០២.២៤០	១០៦.៣៨៨.៦៩១	៤៤៤.៣៥៧.៧៦៥	១០៩.០៧១.៦១៦
ប្រាក់បញ្ញើមានកាលកំណត់	៥៧៤.៥៣៩.៧៧២	១៣៩.៥៥៣.០១៧	៥៣០.៤១០.០៨៥	១៣០.១៩៣.៩៣៤
	១.០១២.៥៤២.០១២	២៤៥.៩៤១.៧០៨	៩៧៤.៧៦៧.៨៥០	២៣៩.២៦៥.៥៥០

១៣. ប្រាក់បញ្ញើរបស់ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ប្រាក់បញ្ញើសន្សំ	១៦.២១០.៧៣០	៣.៩៣៧.៥១០	១៩.២៨២.៤៩២	៤.៧៣៣.០៦១
ប្រាក់បញ្ញើមានកាលកំណត់	២០.៩៩៥.១៥១	៥.០៩៩.៦២៤	៣១.២២៥.៨០០	៧.៦៦៤.៦៥៤
	៣៧.២០៥.៨៨១	៩.០៣៧.១៣៤	៥០.៥០៨.២៩២	១២.៣៩៧.៧១៥

១៤. ពន្ធលើប្រាក់ចំណូល

ការប្រកាសពន្ធរបស់ក្រុមហ៊ុន ស្ថិតនៅក្រោមការត្រួតពិនិត្យរបស់អគ្គនាយកដ្ឋានពន្ធដារ (“GDT”)។ ដោយការអនុវត្តច្បាប់ និងបទបញ្ញត្តិពន្ធចំពោះប្រតិបត្តិការជាច្រើនប្រភេទ អាចមានការបកស្រាយខុសៗគ្នា ចំនួនដែលបានរាយការណ៍នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ អាចនឹងមានការប្រែប្រួលនាពេលក្រោយ រហូតទាល់តែមានការកំណត់ជាចុងក្រោយពីអគ្គនាយកដ្ឋានពន្ធដារ។

១៤.១ ចំណាយពន្ធលើប្រាក់ចំណូល

ដោយអនុលោមតាមច្បាប់ពន្ធដារនៃប្រទេសកម្ពុជា ក្រុមហ៊ុនមានកាតព្វកិច្ចក្នុងការបង់ពន្ធលើប្រាក់ចំណូល (“ToI”) នូវចំនួនណាមួយដែលខ្ពស់ជាងរវាងអត្រា ២០% នៃប្រាក់ចំណូលដែលជាប់ពន្ធ ឬក៏ពន្ធអប្បបរមាដែលមានអត្រា ១% នៃចំណូលសរុបដោយរួមបញ្ចូលពន្ធទាំងអស់ លើកលែងតែអាករលើតម្លៃបន្ថែម។

ចំណាយពន្ធលើប្រាក់ចំណូលរួមមាន៖

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ពន្ធលើប្រាក់ចំណូលក្នុងគ្រា	១៦.២៦៧.៩១១	៣.៩៨០.៤០៤	១៤.៤៥៨.៩០០	៣.៥៥៤.៣០១
ពន្ធពន្យារលើប្រាក់ចំណេញ	(៣.៣៣៨.៥៩៤)	(៨១៦.៨៨១)	(៣.៦៨០.៥៦៥)	(៩០៤.៧៦០)
សំវិធានធន(លើស)/ខ្វះនៃពន្ធលើប្រាក់ចំណូល ក្នុងឆ្នាំចាស់	(២៦៥.២៦៧)	(៦៤.៩០៥)	៣៩១.៦២៧	៩៦.២៧០
	១២.៦៦៤.០៥០	៣.០៩៨.៦១៨	១១.១៦៩.៩៦២	២.៧៤៥.៨១១

ការផ្ទៀងផ្ទាត់នៃចំណាយពន្ធលើប្រាក់ចំណូលដែលបានបង្ហាញនៅក្នុងចំណេញ ឬខាតបង់មានដូចខាងក្រោម៖

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ប្រាក់ចំណេញមុនដកពន្ធ	៦០.៣០៨.២១៣	១៤.៧៥៦.១០៧	៥១.៥៧៩.៥៧៩	១២.៦៧៩.៣៤៥
ចំណាយពន្ធលើប្រាក់ចំណូលតាម អត្រាពន្ធ អនុវត្ត ២០%	១២.០៦១.៦៣៨	២.៩៥១.២២១	១០.៣១៥.៩១៦	២.៥៣៥.៨៦៩
និយ័តកម្ម៖				
ចំណាយដែលមិនអាចកាត់កងបាន	៧២៣.៣៧៩	១៧៦.៩៩៥	៦៨៤.១៣៩	១៦៨.១៧៦
សំវិធានធនពន្ធលើក្នុងឆ្នាំចាស់ លើស/ ខ្វះ	(២៦៥.២៦៧)	(៦៤.៩០៥)	៣៩១.៦២៦	៩៦.២៧០
ភាពលម្អៀងបណ្តោះអាសន្នដែលមិនត្រូវបាន ទទួលស្គាល់	១៤៤.៣០០	៣៥.៣០៧	(២២១.៧១៩)	(៥៤.៥០៤)
	១២.៦៦៤.០៥០	៣.០៥៨.៦១៨	១១.១៦៩.៩៦២	២.៧៤៥.៨១១

១៤.២ បំណុលពន្ធចរន្ត

បម្រែបម្រួលបំណុលពន្ធចរន្តមានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
សមតុល្យនាដើមការិយបរិច្ឆេទ	១០.៨៣០.៧៥០	២.៦៥៨.៥០៥	៨.០៥៤.៨៦៤	១.៩៩១.៣១៤
ពន្ធលើប្រាក់ចំណូលក្នុងគ្រា	១៦.០០២.៦៤៣	៣.៩១៥.៤៩៩	១៤.៨៥០.៥២៧	៣.៦៥០.៥៧២
ពន្ធលើប្រាក់ចំណូលបានបង់	(១៥.០៦៤.៤៣២)	(៣.៦៨៥.៩៣៩)	(១២.០៧៤.៦៤១)	(២.៩៦៨.២០១)
លម្អៀងពីអត្រាប្តូរប្រាក់	-	(២៩.៤៤០)	-	(១៥.១៨០)
	១១.៧៦៨.៩៦១	២.៨៥៨.៦២៥	១០.៨៣០.៧៥០	២.៦៥៨.៥០៥

១៤.៣ ពន្ធពន្យារ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ទ្រព្យសកម្មពន្ធពន្យារ	២១.២៩២.០៥០	៥.១៧១.៧៣៩	១៨.០០២.០៧៦	៤.៤១៨.៧៧២
បំណុលពន្ធពន្យារ	(១១៣.៧០៣)	(២៧.៦១៨)	(១៦២.៣២៣)	(៣៩.៨៤៤)
	២១.១៧៨.៣៤៧	៥.១៤៤.១២១	១៧.៨៣៩.៧៥៣	៤.៣៧៨.៩២៨

បម្រែបម្រួលទ្រព្យសកម្ម/(បំណុល)ពន្ធពន្យារសុទ្ធក្នុងឆ្នាំមានដូចខាងក្រោម៖

	សំវិធានធន លើការខាតបង់ ឥណទាន	សំវិធានធន សម្រាប់ កាតព្វកិច្ច អត្ថប្រយោជន៍ និយោជិត	កម្រៃជើងសារ លើដំណើរការ ឥណទាន ដែលមិនទាន់ រំលស់	គណនីបង្ក សម្រាប់ ប្រាក់ រង្វាន់	ទ្រព្យសកម្ម ដែលត្រូវរំលស់	ចំណេញលើ ការប្តូរប្រាក់ មិនទាន់បាន	សរុប
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ ២០២២	៤.៥១៩.១៨៥	២.៦៤៩.៨៨២	៩.៥៦០.៩២៥	១.២៧២.០៨៤	(១២.៤២៩)	(១៤៩.៨៩៤)	១៧.៨៣៩.៧៥៣
ការដកចេញពី/ (ដាក់បញ្ចូល ក្នុង) របាយការណ៍ចំណេញ ឬខាត	១.១៧០.០៥៦	៦៣១.៣៤៩	៥៧៦.១៤៣	២៣៣.៣៦៧	៦៩១.៤៨៨	៣៦.១៩១	៣.៣៣៨.៥៩៤
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	៥.៦៨៩.២៤១	៣.២៨១.២៣១	១០.១៣៧.០៦៨	១.៥០៥.៤៥១	៦៧៩.០៥៩	(១១៣.៧០៣)	២១.១៨៧.៣៤៧
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ជាដុល្លារអាមេរិក	១.៣៨១.៨៩០	៧៩៦.៩៩៦	២.៤៦២.២៤៦	៣៦៥.៦៦៧	១៦៤.៩៤០	(២៧.៦១៨)	៥.១៤៤.១២១

	សំវិធានធន លើការខាតបង់ ឥណទាន	សំវិធានធន សម្រាប់ កាតព្វកិច្ច អត្ថប្រយោជន៍ និយោជិត	កម្រៃជើងសារ លើដំណើរការ ឥណទាន ដែលមិនទាន់ រំលស់	គណនីបង្ក សម្រាប់ ប្រាក់ រង្វាន់	ទ្រព្យសកម្ម ដែលត្រូវរំលស់	ចំណេញលើ ការប្តូរប្រាក់ មិនទាន់បាន	សរុប
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ ២០២១	៣.៣៣៧.៨៥៥	៨៦០.៧០៤	៨.៦១៨.៣៧៧	១.៨៣៨.៦៦០	(២៧៥.៦១៤)	(២២០.៧៩៤)	១៤.១៥៩.១៨៨
ការដកចេញពី/ (ដាក់បញ្ចូល ក្នុង) របាយការណ៍ចំណេញ ឬខាត	១.១៨១.៣៣០	១.៧៨៩.១៧៨	៩៤២.៥៤៨	(៥៦៦.៥៧៦)	២៦៣.១៨៥	៧០.៩០០	៣.៦៨០.៥៦៥
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	៤.៥១៩.១៨៥	២.៦៤៩.៨៨២	៩.៥៦០.៩២៥	១.២៧២.០៨៤	(១២.៤២៩)	(១៤៩.៨៩៤)	១៧.៨៣៩.៧៥៣
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ជាដុល្លារអាមេរិក	១.១០៩.២៧៥	៦៥០.៤៣៧	២.៣៤៦.៨១៦	៣១២.២៤៤	(៣០.៥១១)	(៣៦.៧៩៣)	៤.៣៧៨.៩២៨

១៥. បំណុលភតិសន្យា

ការវិភាគតាមកាលកំណត់- លំហូរសាច់ប្រាក់តាមកិច្ចសន្យាដោយមិនធ្វើអប្បបរមា

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ឆ្នាំទី ១	៩.៩៤៩.៩៣១	២.៤១៦.៧៩២	៨.៨៩៥.២០៤	២.១៨៣.៤០៨
ឆ្នាំទី ២	៧.៤០៨.៦៩៤	១.៧៩៩.៥៣៧	៨.០០២.៥០៥	១.៩៦៤.២៨៧
ឆ្នាំទី ៣	៥.៧៩០.៦៧១	១.៤០៦.៥២៧	៥.៩២៦.៤៩១	១.៤៥៤.៧១១
ឆ្នាំទី ៤	៤.២២៨.៦៦២	១.០២៧.១២២	៤.៤៤៣.៨៤៩	១.០៩០.៧៨៣
ឆ្នាំទី ៥	១.៩៤០.៨៤២	៤៧១.៤២១	៣.០០២.៩៤៦	៧៣៧.១០០
លើសពី៥ឆ្នាំ	៤.១២៥.៦៨៦	១.០០២.១១០	៣.០៩៤.៣៣៦	៧៥៩.៥៣៣
	៣៣.៤៤៤.៤៨៦	៨.១២៣.៥០៩	៣៣.៣៦៥.៣៣១	៨.១៨៩.៨២២
ដក៖ ការប្រាក់ដែលមិនទាន់ទទួលស្គាល់	(៤.៦៧២.៧០៤)	(១.១៣៤.៩៧៨)	(៤.៨៤៩.៧៤៤)	(១.១៩០.៤១៤)
បំណុលភតិសន្យា	២៨.៧៧១.៧៨២	៦.៩៨៨.៥៣១	២៨.៥១៥.៥៨៧	៦.៩៩៩.៤០៨
វិភាគតាម៖ រយៈពេលខ្លី	៩.៩៤៩.៩៣១	២.៤១៦.៧៩២	៨.៨៩៥.២០៤	២.១៨៣.៤០៨
រយៈពេលវែង	១៨.៨២១.៨៥១	៤.៥៧១.៧៣៩	១៩.៦២០.៣៨៣	៤.៨១៦.០០០

១៦. ប្រាក់កម្ចី

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ប្រាក់កម្ចីកត់ត្រាតាមតម្លៃ ដករំលស់				
មានទ្រព្យធានា (*)	១២០.២៧៩.១០០	២៩.២១៥.២២៩	៥២.២៤៤.១៦៧	១២.៨២៣.៨០១
មិនមានទ្រព្យធានា (**)	១.១១៥.០៣២.៦៤៦	២៧០.៨៣៦.២០៣	៨៤០.១៩៩.៥៧៥	២០៦.២៣៤.៥៥៥
	១.២៣៥.៣១១.៧៤៦	៣០០.០៥១.៤៣២	៨៩២.៤៤៣.៧៤២	២១៩.០៥៨.៣៥៦

(*) ទាំងនេះតំណាងឲ្យកម្ចីចំនួន ១១៩.៩៣០.៨៨៧ពាន់រៀល ដែលមានប្រាក់បញ្ញើមានកាលកំណត់ជាទ្រព្យធានា (២០២១៖ ៥២.០០០.០០០ ពាន់រៀល) ។

(**) ទាំងនេះតំណាងឲ្យកម្ចីធានាការដែលបានមកពីធានាការនានា មានរយៈពេលពីមួយ ទៅប្រាំពីរឆ្នាំ (២០២១៖ មួយទៅប្រាំពីរឆ្នាំ) និងមានអត្រាការប្រាក់ពី ២,០០% ដល់ ៨,១៤% (២០២១៖ ២,០០% ដល់ ៩,៦៥%) ។

១៧. អនុបំណុល

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
អនុបំណុលកត់ត្រាតាមតម្លៃដករំលស់				
Morningaway*	២២.៨០៧.៤៨០	៥.៥៣៩.៨៣០	២៨.៥២៦.០៦០	៧.០០១.៩៧៩
BlueOrchard**	៤.១៣៦.១៤៩	១.០០៤.៦៥១	៨.១៨៥.៨៩៧	២.០០៩.៣០២
	២៦.៩៤៣.៦២៩	៦.៥៤៤.៤៨១	៣៦.៧១១.៩៥៧	៩.០១១.២៨១

(*) ជាអនុបំណុល ដែលទទួលបានមកពីក្រុមហ៊ុន Morningaway ដែលបានចុះកិច្ចសន្យានៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ និង អនុម័តដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២២ អោយដាក់ជាដើមទុនថ្នាក់ទី២។ អនុបំណុលនេះនឹងត្រូវសងត្រលប់ទៅម្ចាស់បំណុលទៅតាមតារាងសងដែលមានក្នុងកិច្ចសន្យាកម្ចី។ អនុបំណុលនេះមានកាលកំណត់រយៈពេល ៥ឆ្នាំ និង មានកាលអវសាននៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦។

(**)ជាអនុបំណុល ដែលទទួលបានមកពីក្រុមហ៊ុន BlueOrchard ដែលបានចុះកិច្ចសន្យានៅ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ និងអនុម័តដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០១៨ អោយដាក់ជាដើមទុនថ្នាក់ទី២។ អនុបំណុលនេះ នឹងត្រូវសងត្រលប់ទៅម្ចាស់បំណុលទៅតាមតារាងសងដែលមានក្នុងកិច្ចសន្យាកម្ចី។ អនុបំណុលនេះ មានកាលកំណត់រយៈពេល៥ឆ្នាំ និងមានកាលអវសាននៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។

អនុបំណុលទាំងអស់មានអត្រាការប្រាក់ថេរ។

១៨. ការផ្ទៀងផ្ទាត់បំណុលដែលកើតឡើងពីសកម្មភាពហិរញ្ញប្បទាន

	ថ្ងៃទី១ ខែមករា ឆ្នាំ២០២២	លំហូរសាច់ប្រាក់ ហិរញ្ញវត្ថុ (i)	ការផ្លាស់ប្តូរដែលមិនមែនជាសាច់ប្រាក់		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២
			ភតិសន្យាថ្មី	ការផ្លាស់ប្តូរផ្សេងៗ (ii)	
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
បំណុលភតិសន្យា	២៨.៥១៥.៥៨៧	(៨.២៧២.០៥០)	៨.៥២៨.២៤៥	-	២៨.៧៧១.៧៨២
ប្រាក់កម្ចី	៨៩២.៤៤៣.៧៤២	៣៤៤.០៣១.៧២៩	-	(១.១៦៣.៧២៥)	១.២៣៥.៣១១.៧៨៦
អនុបំណុល	៣៦.៧១១.៩៥៧	(៩.៨៨០.៨០០)	-	១១២.៤៧២	២៦.៩៤៣.៦២៩

សមតុល្យបំណុលពីសកម្មភាពហិរញ្ញប្បទាន ៩៥៧.៦៧១.២៨៦ ៣២៥.៨៧៨.៨៧៩ ៨.៥២៨.២៤៥ (១.០៥១.២៥៣) ១.២៩១.០២៧.១៥៧

	ថ្ងៃទី១ ខែមករា ឆ្នាំ២០២២	លំហូរសាច់ប្រាក់ ហិរញ្ញវត្ថុ (i)	ការផ្លាស់ប្តូរដែលមិនមែនជាសាច់ប្រាក់		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២
			ភតិសន្យាថ្មី	ការផ្លាស់ប្តូរផ្សេងៗ (ii)	
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
បំណុលភតិសន្យា	២២.៤៥៦.៩៥៤	(៧.៩២៦.៣៨២)	១៣.៩៨៥.០១៥	-	២៨.៥១៥.៥៨៧
ប្រាក់កម្ចី	៦២៣.០១៥.៧៦៧	២៧៥.៣៥៦.៧៤៤	-	(៥.៩២៨.៧៦៩)	៨៩២.៤៤៣.៧៤២
អនុបំណុល	១៧.២៨២.៤៥៣	១៩.៥៩៣.៦០០	-	(១៦៤.០៥៦)	៣៦.៧១១.៩៥៧

សមតុល្យបំណុលពីសកម្មភាពហិរញ្ញប្បទាន ៦៦២.៧៥៥.១៧៤ ២៨៧.០២៣.៩៦២ ១៣.៩៨៥.០១៥ (៦.០៩២.៨៦៥) ៩៥៧.៦៧១.២៨៦

(i) លំហូរសាច់ប្រាក់មកពីប្រាក់កម្ចី អនុបំណុល និង ភតិសន្យាជាចំនួនសាច់ប្រាក់សុទ្ធ ដែលទទួលបាន និង ការសងត្រលប់ប្រាក់កម្ចី និង អនុបំណុល និង បំណុលភតិសន្យានៅក្នុងរបាយការណ៍លំហូរ សាច់ប្រាក់។

(ii) ការផ្លាស់ប្តូរដែលមិនមែនជាសាច់ប្រាក់ គឺការប្រាក់បង្ក និងការប្រាក់បានបង់។

១៩. សំវិធានធនសម្រាប់កាតព្វកិច្ចលើអត្ថប្រយោជន៍និយោជិត

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
មូលនិធិសោធននិវត្តន៍និយោជិត	២៣.៨៩៣.៩៧២	៥.៨០៣.៧៣៤	១៩.២២៧.៥៦៨	៤.៧១៩.៥៨០
ការទូទាត់អតីតភាពការងារ	១.៦៨២.០៤៣	៤០៨.៥៦០	២.១៨១.៩៤៥	៥៣៥.៥៧៨
គម្រោងប្រាក់លើកទឹកចិត្តពន្យារ	១.១០៣.៥១៦	២៦៨.០៣៩	-	-
	២៦.៦៧៩.៥៣១	៦.៤៨០.៣៣៣	២១.៤០៩.៥១៣	៥.២៥៥.១៥៨

១៩.១ មូលនិធិសោធននិវត្តន៍និយោជិត

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
សមតុល្យនាដើមឆ្នាំ	១៩.២២៧.៥៦៨	៤.៧១៩.៥៨០	១៣.៨២៤.៧១៤	៣.៤១៧.៧២៩
ការបន្ថែមក្នុងការិយបរិច្ឆេទ				
វិភាគទានរបស់និយោជិត	៤.៦០៧.៥៣៣	១.១២៧.៣៦៣	៤.២៩១.៥៦៤	១.០៥៤.៩៥៧
វិភាគទានរបស់និយោជិត	២.៣០៧.៤៩៦	៥៦០.៤៨០	២.០៤០.៥៣៦	៥០១.៦០៧
ការប្រាក់	១.៥៧៧.០៤៥	៣៨៤.៨៩០	១.១៣១.១៧០	២៧៨.០៦៥
ការទូទាត់ក្នុងអំឡុងឆ្នាំ	(៣.២៤៩.៣៣៦)	(៧៩៥.០៤២)	(១.៨៥៤.៧៥៦)	(៤៥៥.៩៣៨)
ការកាត់ត្រាគ្រលប់វិញ (*)	(៥៧២.៣៣៤)	(១៤០.០៣៨)	(២០៥.៦៦០)	(៥០.៥៥៦)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៥៣.៤៩៩)	-	(២៦.២៨៤)
	២៣.៨៩៣.៩៧២	៥.៨០៣.៧៣៤	១៩.២២៧.៥៦៨	៤.៧១៩.៥៨០

(*) ការដកចេញ នៃសំវិធានធនបានកើតឡើងពី ការកែសម្រួលសិទ្ធិនិយោជិតស្របតាមគោលការណ៍របស់ ក្រុមហ៊ុន អេ អឹម ខេ បន្ទាប់ពីការលាលែងពីតំណែង ការបញ្ឈប់ការងារ និងការប្រែប្រួលរបស់ចំនួន និយោជិត។

១៩.២ ការទូទាត់អតីតភាពការងារ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
សមតុល្យនាដើមឆ្នាំ	២.១៨១.៩៤៥	៥៣៥.៥៧៨	២.២០៩.១៨៩	៥៤៦.១៥៣
ការថយចុះ/ (ការកើនឡើង) លើសំវិធានធនលើអតីតភាពការងារ	(៣១១.៦៥៩)	(៧៦.២៥៦)	២០៥.៨១៦	៥០.៥៩៤
ការទូទាត់ក្នុងអំឡុងពេល	(១៨៨.២៤៣)	(៤៦.០៥៩)	(២៣៣.០៦០)	(៥៧.២៩១)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៤.៧០៣)	-	(៣.៨៧៨)
	១.៦៨២.០៤៣	៤០៨.៥៦០	២.១៨១.៩៤៥	៥៣៥.៥៧៨

២០. បំណុលផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
អត្ថប្រយោជន៍និយោជិត ផ្សេងៗបង្ក	១៦.៤៥០.៤០៥	៣.៩៩៥.៧២៧	១៣.៩៦០.៣៨៧	៣.៤២៦.៧០៤
គណនីបង្គរ និងបំណុលផ្សេងៗ	៨.២១០.៤១៩	១.៩៩៤.២៧២	៣.៤៥២.១២៦	៨៤៧.៣៥៥
ពន្ធផ្សេងៗត្រូវទូទាត់	៤.០៦៧.១២៣	៩៨៧.៨៨៥	២.៩១៣.៣៥៦	៧១៥.១០៩
ការខាតបង់តម្លៃទីផ្សារលើនិស្សន្ទឧបករណ៍ហិរញ្ញវត្ថុ	១៩៦.៦៤៥	៤៧.៧៦៤	២៩០.៩៧៩	៧១.៤២៣
	២៨.៩២៤.៥៩២	៧.០២៥.៦៤៨	២០.៦១៦.៨៤៨	៥.០៦០.៥៩១

២១. ដើមទុន

(i) ចំនួនភាគហ៊ុនធម្មតាមានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១
គិតត្រឹមថ្ងៃទី១ ខែមករា	៧.២៧៨.៩៩៨	៦.៣៦៦.៩៩៨
ភាគហ៊ុនបន្ថែម	៣.៦៦៧.៥០០	៩១២.០០០
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ	១០.៩៤៦.៤៩៨	៧.២៧៨.៩៩៨

(ii) ភាគហ៊ុនធម្មតាទាំងអស់ត្រូវបានចុះបញ្ជីបោះផ្សាយ និងទូទាត់ក្នុងតម្លៃចារឹក២៥.០០០រៀល ក្នុង១ភាគហ៊ុន។

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ដើមទុន	២៧៣.៦៦២.៤៥០	៦៦.៤៧១.៣២៦	១៨១.៩៧៤.៩៥០	៤៤.៦៦៧.៣៩១

ព័ត៌មានលម្អិតនៃភាគទុនិកមានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២			ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		
	ពាន់រៀល	ដុល្លារអាមេរិក	%នៃភាពជាម្ចាស់កម្មសិទ្ធិ	ពាន់រៀល	ដុល្លារអាមេរិក	%នៃភាពជាម្ចាស់កម្មសិទ្ធិ
SCSB	២៧៣.៦៦២.៤៥៥	៦៦.៤៧១.៣២០	៩៩.៩៩៩៩%	១៨១.៩៧៤.៩២៥	៤៤.៦៦៧.៣៨៥	៩៩.៩៩៩៩%
សមាគមបុគ្គលិក អេស៊ីម ខេ	២៥	៦	០.០០០១%	២៥	៦	០.០០០១%
	២៧៣.៦៦២.៤៥០	៦៦.៤៧១.៣២៦	១០០.០០%	១៨១.៩៧៤.៩៥០	៤៤.៦៦៧.៣៩១	១០០.០០%

នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ធនាគារជាតិនៃកម្ពុជា បានអនុម័តក្នុងការដំឡើងភាគហ៊ុនដែលបានចុះបញ្ជីដោយក្រុមហ៊ុន The Shanghai Commercial and Savings Bank, Ltd. (ហៅកាត់ថា "SCSB") ចំនួន ២៧៣.៦៦២.៤៥៥ ពាន់រៀល។ ការកែសម្រួលអនុស្សរណៈ និងលក្ខន្តិកៈរបស់ក្រុមហ៊ុន ត្រូវបានអនុម័តដោយធនាគារជាតិនៃកម្ពុជា នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ និងក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២។

នាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ធនាគារជាតិនៃកម្ពុជា បានអនុម័តលើការបង្កើនដើមទុនចុះបញ្ជី ដោយ ក្រុមហ៊ុន The Shanghai Commercial and Savings Bank, Ltd. ("SCSB") ដល់ចំនួន ១៨១.៩៧៤.៩៥០ ពាន់រៀល។ ការកែសម្រួលអនុស្សរណៈ និងលក្ខន្តិកៈរបស់ក្រុមហ៊ុន ត្រូវបានអនុម័តដោយធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៣ និងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ រៀងគ្នា។

២២. បុព្វលាភភាគហ៊ុន

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
គិតត្រឹមថ្ងៃទី១ ខែមករា	២២.៤២៥.៣៥៥	៥.៥០៤.៥០៥	២២.៤២៥.៣៥៥	៥.៥៤៣.៩៦៨
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៥៧.៤៩១)	-	(៣៩.៤៦៣)
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ	២២.៤២៥.៣៥៥	៥.៤៤៧.០១៤	២២.៤២៥.៣៥៥	៥.៥០៤.៥០៥

២៣. ទុនបម្រុង

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ទុនបម្រុងដែលមិនអាចបែងចែកបាន (i)	៧២.០០០.០០០	១៧.៤៨៨.៤៦២	៧២.០០០.០០០	១៧.៦៧៣.០៤៩
ទុនបម្រុងផ្សេងៗ (ii)	-	-	២៤.០១១.៦០៣	៥.៨៩៣.៨៦៤
	៧២.០០០.០០០	១៧.៤៨៨.៤៦២	៩៦.០១១.៦០៣	២៣.៥៦៦.៩១៣

(i) ទុនបម្រុងដែលមិនអាចបែងចែក ត្រូវបានរក្សាទុកបន្ទាប់ពីការអនុម័តនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ពីធនាគារជាតិនៃកម្ពុជា លើសំណើរដ្ឋប្រាក់ចំណូលដែលបានរក្សាទុកស្របតាមប្រកាសលេខ ៨៧-០១៨-០៦៨ ប្រ.កចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីការកំណត់ទ្រទ្រង់ដើមទុនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ ការប្រែប្រួលណាមួយ ទាមទារការយល់ព្រមពីក្រុមប្រឹក្សាភិបាល និង ធនាគារជាតិនៃកម្ពុជា។

(ii) ក្រោមកិច្ចព្រមព្រៀងប្រាក់កម្ចីជាមួយក្រុមហ៊ុន Instituto De Crédito Oficial នៃព្រះរាជាណាចក្រ អេស្ប៉ាញ ("ICO") ក្រុមហ៊ុនត្រូវបានតម្រូវឱ្យផ្ទេរចំនួនទឹកប្រាក់បម្រុងចំនួន ៣,៥% នៃសមតុល្យប្រាក់កម្ចីមិនទាន់សងជាមួយ ICO ពីប្រាក់ចំណេញនៅចុងឆ្នាំនីមួយៗចូលទៅក្នុងគណនីបម្រុងពង្រឹងមូលធន។ ICO គ្មានសិទ្ធិទៅលើទុនបម្រុងនេះទេ។ កិច្ចព្រមព្រៀងប្រាក់កម្ចីនេះដល់កាលកំណត់សងនៅ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ហើយទុនបម្រុងនេះត្រូវបានផ្ទេរទៅប្រាក់ចំណេញរក្សាទុកនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។

២៤. ចំណូលការប្រាក់

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ឥណទានផ្តល់ដល់អតិថិជន	៤១២.៣៣៧.៤០៤	១០០.៨៨៩.៩៩៣	៣៣៩.៨៤៣.២៦៥	៨៣.៥៤០.៦២៦
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	៤.៧៧៤.០៩៦	១.១៦៨.១១៧	១.៦២៥.២៩៨	៣៩៩.៥៣២
ប្រាក់បញ្ញើនៅធនាគារជាតិ	៩១០.៥៣៧	២២២.៧៨៩	៥១៨.៧៥២	១២៧.៥២០
ការវិនិយោគលើមូលបត្រ	១៧៥.១៤៣	៤២.៨៥៤	-	-
	៤១៨.១៩៧.១៨០	១០២.៣២៣.៧៥៣	៣៤១.៩៨៧.៣១៥	៨៤.០៦៧.៦៧៨

២៥. ចំណាយការប្រាក់

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ប្រាក់បញ្ញើរបស់អតិថិជន	៥២.៣៧៤.២៩៩	១២.៨១៤.៨៥២	៤៦.៧៤៤.៤០៤	១១.៤៩០.៧៥៨
ប្រាក់បញ្ញើរបស់ស្ថាប័នផ្សេងៗ	១១៦.៧០៩	២៨.៥៥៦	១៨៣.២១៣	៤៥.០៣៨
ប្រាក់កម្ចី	៦៩.១៥០.៦៥៨	១៦.៩១៩.៦៦១	៤៩.៧៨៥.៤២២	១២.២៣៨.៣០៤
អនុបណ្ណាល	៣.៤៧៩.៩១៥	៨៥១.៤៦០	២.២៨៣.៥៦៧	៥៦១.៣៤៩
មូលនិធិសោធននិវត្តន៍និយោជិត	១.៥៧៣.០៤៥	៣៨៤.៨៩០	១.១៣១.១៧០	២៧៨.០៦៥
ភតិសន្យា	១.៨៩៩.៥៨៧	៤៦៤.៧៨៨	១.៦៦៧.១៩២	៤០៩.៨៣១
	១២៨.៥៩៤.២១៣	៣១.៤៦៤.២០៧	១០១.៧៩៤.៩៦៨	២៥.០២៣.៣៤៥

២៦. ចំណាយកម្រៃជើងសារ

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ប្រាក់លើកទឹកចិត្តភ្នាក់ងារធនាគារចល័ត	៨.៣៦៧.៦៦២	២.០៤៧.៣៨៦	៦.៨៧១.៤៣២	១.៦៨៩.១៤២
បុគ្គលិកធានារ៉ាប់រងលើផលិតផល	៥.០១០.៦២៦	១.២២៥.៩៩១	៦.៦៩៣.៩៨២	១.៦៤៥.៥២២
កម្រៃភ្នាក់ងារធនាគារភូមិ	២.៧៨៦.៨៦៥	៦៨១.៨៨៥	៣.៥១២.៣៧២	៨៦៣.៤១៥
កម្រៃលើប្រាក់កម្ចីនិងកិច្ចសន្យាការ ដោះដូរ	១.៧៨៨.៧៨៩	៤៣៧.៦៧៨	៣១០.១៦០	៧៦.២៤៤
ថ្លៃឈ្នួល និងកម្រៃជើងសារផ្សេងៗ	១៦៧.៤៨៣	៤០.៩៧៩	២២.៤០៥	៥.៥០៨
	១៨.១២១.៤២៥	៤.៤៣៣.៩១៩	១៧.៤១០.៣៥១	៤.២៧៩.៨៣១

២៧. ចំណូលផ្សេងៗ

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ការពិន័យលើឥណទាន	៨.១៨៧.១០៤	២.០០៣.២០៧	៤.៥៦៦.៩១០	១.១២២.៦៤៣
កម្រៃសេវាឥណទាន	៦.៥៩៤.៨៦២	១.៦១៣.៦១៩	៣.៩៤៧.៦៨២	៩៧០.៤២៣
កម្រៃផ្ទេរប្រាក់	៤.៣៨៧.៤៨០	១.០៧៣.៥២១	៣.៣១២.៦៥៦	៨១៤.៣២១
កម្រៃជើងសារធានារ៉ាប់រង	៣.២៦៦.៤៥៤	៧៩៩.២៣០	៣.១០២.១៦៧	៧៦២.៥៧៨
កម្រៃសេវាធនាគារចល័ត	៣.១៧៧.៧៨៣	៧៧៧.៥៣៤	២.៥៤២.១៦៣	៦២៤.៩១៧
កម្រៃសេវាលើប្រាក់បៀវត្សរ៍	៣.០៤៦.៩១០	៧៤៥.៥១៣	២.៨៨៣.៩១៣	៧០៨.៩២៦
កម្រៃគណនីផ្សេងៗ	២.៣៦១.១៤៧	៥៧៧.៧២១	១.៩៣៤.៥២៥	៤៧៥.៥៤៧
ឥណទានដែលប្រមូលបានវិញ	១.២១៣.៤៨៣	២៩៦.៩១៣	១.៥៧៦.០២៨	៣៨៧.៤២១
ចំណេញពីការប្តូរប្រាក់សុទ្ធ	៣០១.៧៦០	៧៣.៨៣៤	៧៤៩.៨៨៤	១៨៤.៣៣៧
ផ្សេងៗ	១.៣០៩.១៧៥	៣២០.៣២៧	៨៤០.២១៥	២០៦.៥៤៣
	៣៣.៨៤៦.១៥៨	៨.២៨១.៤១៩	២៥.៤៥៦.១៤៣	៦.២៥៧.៦៥៦

២៨. ប្រាក់ជំនួយ

ប្រាក់ជំនួយគឺជា ជំនួយដែលទទួលបានពី Water.org ដែលជាអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិមួយ សម្រាប់គម្រោងគ្រប់គ្រងដោយក្រុមហ៊ុន ដូចដែលបានចែងក្នុង កិច្ចព្រមព្រៀង។ ពុំមានជំនួយបន្ថែមនៅក្នុងឆ្នាំ២០២២ ទេ។

២៩. ចំណាយនិយោជិត និងបន្ទុកពាក់ព័ន្ធផ្សេងៗ

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ប្រាក់បៀវត្ស និងប្រាក់ឈ្នួល	១០៨.០៥៥.៧៧២	២៦.៤៣៩.៦៣១	៩៩.២៤៩.៣១៤	២៤.៣៩៧.៥៧០
ប្រាក់អត្ថប្រយោជន៍ពេលចូលនិវត្តន៍	៤.៦០៧.៥៣៣	១.១២៧.៣៦៣	៤.២៩១.៥៦៤	១.០៥៤.៩៥៧
ធានារ៉ាប់រង	៣.៩៦៧.៥៤៩	៩៧០.៧៨៣	៣.២៤២.៨៧៥	៧៩៧.១៦៧
ប្រាក់អត្ថប្រយោជន៍និយោជិតផ្សេងៗ	៣.៦៧០.៤៨៩	៨៩៨.០៨៩	២.២២៨.៩១៥	៥៤៧.៩១៤
	១២០.៣០៤.៣៨៣	២៩.៤៣៥.៨៦៦	១០៩.០១២.៦៦៨	២៦.៧៩៧.៦០៨

៣០. ចំណាយរំលស់

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
រំលស់នៃសិទ្ធក្នុងការប្រើប្រាស់ទ្រព្យសកម្ម	៨.៥៦៧.៩៤៨	២.០៩៦.៣៩០	៧.៩១២.៧០៦	១.៩៤៥.១០៩
រំលស់នៃទ្រព្យសម្បត្តិ និងបរិក្ខារ	៥.៥១៣.៥៤៦	១.៣៤៩.០៤៥	៥.៤០៩.៣០០	១.៣២៩.៧២០
រំលស់នៃទ្រព្យសកម្មអរូបី ប្រាក់អត្តប្រយោជន៍និយោជិតផ្សេងៗ	៣.៤៦៧.៣៣៤	៨៤៨.៣៨១	៣.២៧៩.៨៩៣	៨០៦.២៦៧
	១៧.៥៤៨.៨២៨	៤.២៩៣.៨១៦	១៦.៦០១.៨៩៩	៤.០៨១.០៩៦

៣១. ចំណាយប្រតិបត្តិការផ្សេងៗ

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ចំណាយផ្នែកវិជ្ជាជីវៈ	៩.៦៧៧.៨៧១	២.៣៦៧.៩៦៦	៧.៨៨១.៦៨២	១.៩៣៧.៤៨៤
ថ្លៃជួលរយៈពេលខ្លី និង តម្លៃទាប	៩.០៥០.០៥៧	២.២១៤.៣៥២	៧.៣៣២.៤៥២	១.៨០២.៤៧១
ចំណាយលើគ្រឿងសង្ហារឹម ដែលមិនមែនមូលធនកម្ម	៥.៨៥៨.៨៨០	១.៤៣៣.៥៤០	៥.៦៨៦.៦៦៩	១.៣៩៧.៩០៣
ចំណាយលើការដឹកជញ្ជូន	៤.៨៦១.៥៦១	១.១៨៩.៥១៨	២.៩៩៤.២៦១	៧៣៦.០៥២
ចំណាយលើសេវាសន្តិសុខ	៣.១២៤.៨៩១	៧៦៤.៥៩៣	៣.០៦៤.៤៤៨	៧៥៣.៣០៦
ចំណាយលើការផ្សព្វផ្សាយ	២.៧៤២.៥៧៤	៦៧១.០៤៨	២.៦១០.៩៨៣	៦៤១.៨៣៥
ចំណាយទំនាក់ទំនង	២.៤១៥.៩៨០	៥៩១.១៣៨	១.៧៤៦.៤៧០	៤២៩.៣១៩
ចំណាយទឹកភ្លើង	២.០១៧.០១០	៤៩៣.៥១៨	១.៨៤២.៧៦៥	៤៥២.៩៩០
កម្រៃធនាគារ	១.៨៣៦.៦៥៧	៤៤៩.៣៩០	១.៣៩១.៨៦៧	៣៤២.១៥០
ចំណាយអាជ្ញាប័ណ្ណធនាគារជាតិនៃកម្ពុជា	១.៥១៧.៥០០	៣៧១.២៩៩	១.៥៦០.០០០	៣៨៣.៤៨១
ចំណាយសម្ភារៈការិយាល័យ	១.៥០៥.៥២២	៣៦៨.៣៦៨	១.៣៤៧.៦៤៩	៣៣១.២៨០
ចំណាយលើការជួសជុល និងថែទាំ	៤៨៩.៤៥៣	១១៩.៧៥៩	៣៥៥.៥១៤	៨៧.៣៩៣
ចំណាយពន្ធផ្សេងៗ	៦២៦.៦១៩	១៥៣.៣២០	១.៧៦៤.០៦៥	៤៣៣.៦៤៤
ចំណាយផ្សេងៗ	១.៨៦៥.៤៦៩	៤៥៦.៤៤០	១.៦៤៧.៣៤៩	៤០៤.៩៥៣
	៤៧.៥៩០.០៤៤	១១.៦៤៤.២៤៩	៤១.២២៦.១៧៤	១០.១៣៤.២៦១

៣២. ការខាតបង់សុទ្ធលើខ្លួនភាពតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុ

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ការខាតបង់លើខ្លួនភាពឥណទានផ្តល់ដល់អតិថិជន	៥៦.៨៩៨.៦២៩	១៣.៩២១.៨៥៧	៣០.២៨៧.៣២៤	៧.៤៤៥.២៦២
ការខាតបង់/(ចំណេញ)លើខ្លួនភាពនៃសមតុល្យនៅធនាគារផ្សេងៗ	២០៦.៧៩៥	៥០.៥៩៨	(៤២៥.១៥៩)	(១០៤.៥១៣)
ការខាតបង់លើខ្លួនភាពទ្រព្យសកម្មផ្សេងៗ	២.៣៨៥.៣៤១	៥៨៣.៦៤១	១.៣២៤.៤៣១	៣២៥.៥៧៣
	៥៩.៤៩០.៧៦៥	១៤.៥៥៦.០៩៦	៣១.១៨៦.៥៩៦	៧.៦៦៦.៣២២

៣៣. ចំណេញ ឬការខាតផ្សេងៗ

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ចំណេញ ពីការលក់ទ្រព្យសកម្មរយៈពេលវែង	(៩៦៧)	(២៣៧)	(៦៩០.៣៧០)	(១៦៩.៧០៧)
ខាត ពីការលក់ទ្រព្យសកម្មរយៈពេលវែង	២៤.៨៣៩	៦.០៧៨	៦៣.១៤០	១៥.៥២១
ខាត ពីការលក់ទ្រព្យសកម្មអរូបី	៦១.៥៥៥	១៥.០៧១	-	-
	៨៥.៤២៧	២០.៩១២	(៦២៧.២៣០)	(១៥៤.១៨៦)

៣៤. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

ក្នុងគោលបំណងនៃរបាយការណ៍លំហូរសាច់ប្រាក់ និង សាច់ប្រាក់សមមូលរួមមាន៖

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
សាច់ប្រាក់ក្នុងដៃ	១២០.៩៦០.៩៨១	២៩.៣៨០.៨៥៥	១១៩.២៦២.៨៦៩	២៩.២៧៤.១៤៦
សមតុល្យនៅធនាគារជាតិ	១៣២.៥៦២.១៤២	៣២.១៩៨.៧២៣	១៤៧.២០០.៩៣៨	៣៦.១៣១.៧៩៦
សមតុល្យនៅធនាគារផ្សេងៗ	៥៦.០៩២.៨០៥	១៣.៦២៤.៦៨០	៦.៦៩៦.០៤៧	១.៦៤៣.៦០៥
	៣០៩.៦១៥.៥២៨	៧៥.២០៤.២៥៨	២៧៣.១៥៩.៨៥៤	៦៧.០៤៩.៥៤៧

៣៥. កិច្ចសន្យា

កិច្ចសន្យានៃចំណាយមូលធន

កិច្ចសន្យានៃចំណាយមូលធនសំខាន់ៗដែលបានចុះកិច្ចព្រមព្រៀងនៅត្រឹមចុងការិយបរិច្ឆេទ ប៉ុន្តែមិនទាន់បានទទួលស្គាល់ជាបំណុលមានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ទ្រព្យសម្បត្តិ និងបរិក្ខារ	៣៧៨.០៣៥	៩១.៨២៣	៥៦.៧៧៨	១៣.៩៣៧
ទ្រព្យសកម្មអរូបី	៨៤៦.៨០៥	២០៥.៦៥៥	១.០៤៣.៧២៤	២៥៦.១៩១
	១.២២៤.៨៤០	២៩៧.៤៧៨	១.១០០.៥០២	២៧០.១២៨

៣៦. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធព្យាបាល

a) ប្រតិបត្តិការសំខាន់ៗជាមួយសម្ព័ន្ធព្យាបាល ក្នុងការអំឡុងឆ្នាំមានដូចជា៖

សម្ព័ន្ធព្យាបាល	ប្រភេទនៃប្រតិបត្តិការ	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
		ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ក្រុមប្រឹក្សាភិបាល	លាភការ	៣៩៨.៤០៣	៩៧.៤៨១	៣០២.៨៩៥	៧៤.៤៥៨
	ចំណាយការប្រាក់	៣២៥.៩៣៤	៧៩.៧៤៩	៣១០.២៤៦	៧៦.២៦៥
គណៈគ្រប់គ្រងជាន់ខ្ពស់	លាភការ	២.៨០៧.១៤៥	៦៨៦.៨៤៧	២.៥២៦.៣៨១	៦២១.០៣៨
	ចំណាយការប្រាក់	៩៩.៤៥៣	២៤.៣៣៤	៧៩.៣៧០	១៩.៥១១
	ចំណូលការប្រាក់	១៨.៨០៤	៤.៦០១	៥.១៤២	១.២៦៤
SCSB	ចំណាយការប្រាក់	៤.៨៦៩.៦៦១	១.១៩១.៥០០	-	-
សមាគមបុគ្គលិក-អេ អឹម ខេ ចំណាយការប្រាក់		៣.២៣៩	៧៩៣	៣.២៤១	៧៩៧

b) សមតុល្យជាមួយសម្ព័ន្ធហ្នាតិ នាការិយបរិច្ឆេទមានដូចខាងក្រោម៖

សម្ព័ន្ធហ្នាតិ	ប្រភេទនៃប្រតិបត្តិការ	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
		ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ក្រុមប្រឹក្សាភិបាល	ប្រាក់បញ្ញើ	៦.១៦២.៩៧៦	១.៤៩៦.៩៥៨	៦.១៨៥.៣៨៧	១.៥១៨.២៥៩
គណៈគ្រប់គ្រងជាន់ខ្ពស់	ប្រាក់បញ្ញើ	២.៥៤២.៣៩០	៦១៧.៥៣៥	១.៥១៥.១៦៦	៣៧១.៩១១
	ឥណទាន	៣៦៤.៩៨៥	៨៨.៦៥៣	៣៧៨.៩៦៤	៩៣.០២០
SCSB	កម្ចី	១៦៨.៨៧១.១០៦	៤១.០១៨.០០០	-	-
	សមតុល្យភាពជាមួយធនាគារផ្សេងៗ	១.៧០៧.០៩០	៤១៤.៦៤៤	១.០៥៤.៩៨៩	២៥៨.៩៥៧
សមាគមបុគ្គលិក-អេ អឹម ខេ ប្រាក់បញ្ញើ		១៤៦.១៨៣	៣៥.៥០៧	១៤៧.៧៧០	៣៦.២៧១

៣៧. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនមានទំនួលខុសត្រូវរួម ក្នុងការបង្កើត និងត្រួតពិនិត្យគ្រប់ខ័ណ្ឌគ្រប់គ្រង ហានិភ័យរបស់ក្រុមហ៊ុន។ ក្រុមប្រឹក្សាភិបាលបានបង្កើតគណៈកម្មការ គ្រប់គ្រងទ្រព្យសកម្ម និងបំណុល (ALCO) ដែលមានទំនួលខុសត្រូវក្នុងការអនុម័ត និងត្រួតពិនិត្យគោលនយោបាយគ្រប់គ្រងហានិភ័យរបស់ក្រុមហ៊ុន។

គោលនយោបាយគ្រប់គ្រងហានិភ័យរបស់ក្រុមហ៊ុនត្រូវបានបង្កើតឡើងដើម្បីកំណត់ និងវិភាគហានិភ័យដែលក្រុមហ៊ុនត្រូវបានប្រឈមមុខ ដើម្បីកំណត់ហានិភ័យនិង ការគ្រប់គ្រងដោយភាពសមស្រប និងតាមដានហានិភ័យ និងការប្រកាន់ខ្ជាប់នូវដែនកំណត់។ គោលនយោបាយគ្រប់គ្រងហានិភ័យ និងប្រព័ន្ធគ្រប់គ្រងហានិភ័យត្រូវបាន ពិនិត្យឡើងវិញជាប្រចាំដើម្បីឆ្លុះបញ្ចាំងរាល់ការផ្លាស់ប្តូរក្នុងលក្ខខណ្ឌទីផ្សារនិងសកម្មភាពរបស់ក្រុមហ៊ុន។

គោលនយោបាយ និងនីតិវិធីដែលត្រូវបានអនុម័តដោយក្រុមហ៊ុនដើម្បីគ្រប់គ្រងហានិភ័យដែលកើតឡើងក្នុងការធ្វើសកម្មភាពអាជីវកម្មរបស់ពួកគេមានដូចខាងក្រោម៖

៣៧.១ ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាហានិភ័យដែលអតិថិជន ឬសមភាគីនឹងខកខានចំពោះភាពព្រឹត្តិក្នុងកិច្ចសន្យាដែលបណ្តាលឲ្យមានការខាតបង់ហិរញ្ញវត្ថុដល់ក្រុមហ៊ុន។ សកម្មភាព ចម្បងនៃការបង្កើតប្រាក់ចំណូលរបស់ ក្រុមហ៊ុន គឺផ្តល់ឥណទានដល់អតិថិជន ដូច្នេះហានិភ័យឥណទាន គឺជាហានិភ័យចម្បង។ ហានិភ័យឥណទានកើតឡើងជាចម្បង ពីឥណទានផ្តល់ដល់អតិថិជននិងធនាគារផ្សេងៗទៀត។ ក្រុមហ៊ុនបានគិតគូររាល់ធាតុនៃការប្រឈមនឹងហានិភ័យឥណទានទាំងអស់មកធ្វើការពិចារណា រួមមានហានិភ័យ សមភាគីខកខានក្នុងការសង និងហានិភ័យតាមវិស័យ សម្រាប់គោលបំណងគ្រប់គ្រងហានិភ័យ។

a) ការគ្រប់គ្រងហានិភ័យឥណទាន

គណៈកម្មាធិការឥណទានរបស់ក្រុមហ៊ុនទទួលខុសត្រូវចំពោះ ការគ្រប់គ្រងហានិភ័យឥណទានក្រុមហ៊ុនដោយ៖

- ធ្វើឲ្យប្រាកដថាក្រុមហ៊ុនមានការអនុវត្តហានិភ័យឥណទានសមស្រប រួមទាំងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាព ដើម្បីកំណត់ចំនួនសំវិធានធនគ្រប់គ្រាន់ ស្របតាមគោលនយោបាយ និង នីតិវិធីដែលបានចែងរបស់ក្រុមហ៊ុន និងការណែនាំត្រួតពិនិត្យដែលពាក់ព័ន្ធព្រមទាំងស្តង់ដារCIFRSs។
- កំណត់អត្តសញ្ញាណ វាយតម្លៃ និងវាស់ហានិភ័យឥណទានរបស់ក្រុមហ៊ុន ចាប់ពីឧបករណ៍ហិរញ្ញវត្ថុនីមួយៗ រហូតដល់កម្រិតផលប៉ុក្រ។
- បង្កើតគោលនយោបាយឥណទាន ដើម្បីការពារក្រុមហ៊ុនពីហានិភ័យដែលបានកំណត់ រួមទាំង តម្រូវការដើម្បីទទួលបានវត្ថុបញ្ជាក់ពីអ្នកខ្ចីដើម្បីអនុវត្តការវាយតម្លៃ ឥណទានរបស់អ្នកខ្ចី និងដើម្បីតាមដានត្រួតពិនិត្យការប្រឈមនឹងហានិភ័យខាងក្នុងជាបន្តបន្ទាប់។
- កំណត់ការប៉ះពាល់ទៅតាមប្រភេទនៃទ្រព្យសកម្ម សមភាគីវិស័យការវាយតម្លៃឥណទានទីតាំងភូមិសាស្ត្រ។
- បង្កើតក្របខ័ណ្ឌត្រួតពិនិត្យជីវិតមាំ ទាក់ទងនឹងរចនាសម្ព័ន្ធអនុញ្ញាតសម្រាប់ការអនុម័ត និងការបន្ត ផ្តល់ឥណទានហ្វាស៊ីលីតឺ។
- អភិវឌ្ឍ និងថែរក្សានូវការចាត់ចំណាត់ថ្នាក់ហានិភ័យ ដើម្បីចែកប្រភេទនៃការប្រឈមនឹងហានិភ័យទៅតាមកម្រិតនៃហានិភ័យនៃការខកខានក្នុងការសង។ ចំណាត់ថ្នាក់ ហានិភ័យ គឺត្រូវឆ្លងកាត់ការត្រួតពិនិត្យជាប្រចាំ។
- អភិវឌ្ឍ និងថែរក្សាដំណើរការរបស់ក្រុមហ៊ុនក្នុងការវាស់ ECL រួមមានការត្រួតពិនិត្យហានិភ័យ ឥណទាន ការដាក់បញ្ចូលនូវព័ត៌មានរំពឹងទុកទៅមុខ និងវិធីសាស្ត្រ ប្រើប្រាស់ក្នុងការវាស់ ECL។
- ធ្វើឲ្យប្រាកដថាក្រុមហ៊ុនមានគោលនយោបាយ និងនីតិវិធីក្នុងការថែរក្សា និងធ្វើឲ្យបានត្រឹមត្រូវនូវតម្លៃដែលត្រូវបានប្រើដើម្បីវាយតម្លៃនិងវាស់ ECL។
- បង្កើតការវាយតម្លៃគណនេយ្យ និងដំណើរការវាស់វែងហានិភ័យឥណទានដែលផ្តល់នូវមូលដ្ឋានរឹងមាំសំរាប់ប្រព័ន្ធរួម ឧបករណ៍និងទិន្នន័យដើម្បីវាយតម្លៃហានិភ័យ ឥណទាន និងចុះគណនេយ្យរបស់ ECL។ ការផ្តល់យោបល់ និងការណែនាំព្រមទាំងជំនាញឯកទេសដល់អង្គភាពអាជីវកម្មដើម្បីលើកកម្ពស់ការអនុវត្តបំផុតនៅ ទូទាំងក្រុមហ៊ុនក្នុងការគ្រប់គ្រងហានិភ័យឥណទាន។

សវនកម្មផ្ទៃក្នុងមានមុខងារធ្វើសវនកម្មទៀងទាត់ ដើម្បីធ្វើឲ្យប្រាកដថាការគ្រប់គ្រង និងនីតិវិធីដែលបានបង្កើតឡើងត្រូវបានរៀបចំ និងអនុវត្តឲ្យត្រឹមត្រូវ។

ដូចដែលបានពន្យល់នៅក្នុងកំណត់សំគាល់ ២ ក្រុមហ៊ុនត្រួតពិនិត្យរាល់ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ ដែលជាម្ចាស់នៃការតម្រូវឱនភាព ដើម្បីវាយតម្លៃថាមានការកើនឡើងនូវហានិភ័យឥណទានជាសារវន្ត ចាប់តាំងពីមានការទទួលស្គាល់ដំបូង។ ប្រសិនបើមានការកើនឡើងគួរអោយកត់សំគាល់នៅក្នុងហានិភ័យ ឥណទាន ក្រុមហ៊ុននឹងធ្វើការវាស់វែងសំវិធានធនខាតបង់ដោយផ្អែកលើមូលហេតុរបស់វាជាជាង ECL ១២ខែ។

ក្រុមហ៊ុនប្រើប្រាស់ចំណាត់ថ្នាក់ហានិភ័យឥណទានជាជាកត្តាចូលរួម ក្នុងការកំណត់រចនាសម្ព័ន្ធពេលវេលានៃការបង្ហាញរបស់ PD។ ក្រុមហ៊ុនប្រមូលលទ្ធផលនៃហានិភ័យឥណទាន និងព័ត៌មានខកខានក្នុងការសងអំពីការប្រឈមនឹងហានិភ័យឥណទាន បានធ្វើការវិភាគដោយផ្អែកលើប្រភេទផលិតផល និងអ្នកខ្ចី ក៏ដូចជាដោយការវាស់កម្រិតហានិភ័យឥណទាន។ ព័ត៌មានដែលបានប្រើ គឺជាព័ត៌មានទាំងខាងក្នុងនិងក្រៅ អាស្រ័យលើផលប៉ះពាល់ដែលបានវាយតម្លៃ។ តារាងខាងក្រោមផ្តល់នូវសេចក្តីសង្ខេបនៃចំណាត់ថ្នាក់ហានិភ័យឥណទានផ្ទៃក្នុងរបស់ក្រុមហ៊ុន។

b) ការកើនឡើងហានិភ័យឥណទានជាសារវន្ត

លេខរៀង	ចំណាត់ថ្នាក់ឥណទាន	គម្លាត PD ថ្ងៃ៣១ ខែធ្នូ ឆ្នាំ២០២២	គម្លាត PD ថ្ងៃ៣១ ខែធ្នូ ឆ្នាំ២០២១
១	ធម្មតា	០.៤៣% - ១០០.០០%	០.២៨% - ១០០.០០%
២	ប្ល្លាំមើល	០.៤៣% - ១០០.០០%	០.២៨% - ១០០.០០%
៣	ក្រោមស្តង់ដារ	៣១.៣៦% - ១០០.០០%	២០.១០% - ១០០.០០%
៤	សង្ស័យ	៣១.៣៦% - ១០០.០០%	២០.១០% - ១០០.០០%
៥	បាត់បង់	១០០.០០%	១០០.០០%

ក្រុមហ៊ុនសន្មតថាហានិភ័យឥណទានលើទ្រព្យសកម្មហិរញ្ញវត្ថុបានកើនឡើងជាសារវន្តចាប់តាំងពីមានការទទួលស្គាល់ដំបូង នៅពេលការទូទាត់តាមកិច្ចសន្យាលើសពី ៣០ថ្ងៃនៃកាលកំណត់ លុះត្រាតែក្រុមហ៊ុនមាន មូលហេតុសមហេតុផល និងព័ត៌មានអាចទុកចិត្តបានដែលបង្ហាញផ្សេងពីនេះ។

ក្រុមហ៊ុនមាននីតិវិធីត្រួតពិនិត្យ ដើម្បីឲ្យប្រាកដថាលក្ខណៈវិនិច្ឆ័យបានប្រើដើម្បីកំណត់ការកើនឡើងនៃ ឥណទានមានប្រសិទ្ធភាព មានន័យថាការកើនឡើងនូវហានិភ័យឥណទានត្រូវបានកំណត់មុនពេលវាត្រូវបានខកខានសង ឬនៅពេលដែលទ្រព្យសកម្មនោះផុតកំណត់រយៈពេល ៣០ថ្ងៃ។

ក្រុមហ៊ុនមានការគ្រប់គ្រង និងនីតិវិធីដើម្បីកំណត់នៅពេលដែលហានិភ័យឥណទាននៃទ្រព្យសកម្មមានភាពប្រសើរឡើង ហើយនិយមន័យនៃការកើនឡើងជាសារវន្តនៃហានិភ័យឥណទានមិនត្រូវបានអនុវត្តទៀតទេ។ នៅក្នុងករណីនេះ ទ្រព្យសកម្មអាចនឹងវិលត្រឡប់ពីដំណាក់កាលទី២ ទៅដំណាក់កាលទី១ ដែលជាត្រូវធ្វើការទូទាត់ទាន់ពេលកំណត់ និងសមត្ថភាពរបស់អ្នកខ្ចីក្នុងការទូទាត់ប្រាក់នាពេលអនាគតទាន់ពេលវេលា។

ជំងឺកូវីដ១៩ និង ការកើនឡើងជាសារវន្តនូវហានិភ័យឥណទាន

ក្រុមហ៊ុនបានវាយតម្លៃដោយប្រុងប្រយ័ត្ននូវផលប៉ះពាល់នៃជំងឺកូវីដ១៩ នៅពេលពិចារណាពីស្ថានភាព ហានិភ័យឥណទាន ។

ចាប់ពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ រហូតដល់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ក្រុមហ៊ុនបានរៀបចំឥណទានឡើងវិញ ដើម្បីផ្តល់ជំនួយដល់អ្នកខ្ចីដែលរងផលប៉ះពាល់ដោយ Covid-១៩ ដើម្បីគាំទ្រដល់អតិថិជនដែលកំពុងប្រឈមនឹងការលំបាកផ្នែកហិរញ្ញវត្ថុជាបណ្តោះអាសន្នដោយសារតែផលប៉ះពាល់នៃជំងឺកូវីដ១៩ កាលៈទេសៈនៃការរៀបចំឥណទានឡើងវិញទាំងនេះ គឺមានតែមួយគត់ដែលប្រាក់កម្ចីដែលបានពន្យារពេលជាច្រើន ត្រូវបានអនុវត្តមុនពេលមានជំងឺ Covid-១៩ និងទាំងបន្តអនុវត្ត ឬមានលទ្ធភាពពិតប្រាកដនៃការស្តារឡើងវិញនៅពេលដែលការវិវត្តន៍អន្តរជាតិត្រូវបានកាត់បន្ថយ និងការហាមឃាត់ការចេញចូលត្រូវបានបញ្ឈប់។

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ក្រុមហ៊ុនលែងមានឥណទានរៀបចំឡើងវិញណាមួយ ក្រោមករណីពិសេសនៃ ជំងឺ Covid-១៩ ។

ក្រុមហ៊ុននៅតែអនុវត្តការរៀបចំឥណទានឡើងវិញ ដើម្បីផ្តល់ការគាំទ្រក្នុងករណីមានការលំបាកជាបណ្តោះអាសន្នដូចជាផលប៉ះពាល់នៃទឹកជំនន់ ឬផលប៉ះពាល់ជាក់លាក់របស់អ្នកខ្ចី។ ទោះជាយ៉ាងណាក៏ដោយក្រុមហ៊ុនបានអនុវត្តការវាយតម្លៃហានិភ័យឥណទានខាងក្នុងបន្ថែមទៀតរបស់បុគ្គលអ្នកខ្ចី ដែលបានទទួល ការរៀបចំឥណទានឡើងវិញ និងការបន្តបន្ថយបង់ប្រាក់។ ការវាយតម្លៃនេះអាចនាំឲ្យមានការបន្ទាបពីដំណាក់កាលទី១ទៅដំណាក់កាលទី២ ឬ៣ ដែលបណ្តាលឲ្យមានគម្លាត PD កាន់តែទូលំទូលាយចំពោះថ្នាក់ឥណទាន។

c) ការបញ្ចូលព័ត៌មានរំពឹកទុកទៅខាងមុខ

ក្រុមហ៊ុនវិភាគព័ត៌មានព្យាករណ៍នាពេលអនាគតដោយ ប្រើគំនូនិទ្ទាការស្ថិតិពេលអនាគតក្នុងការវាយតម្លៃថាមានហានិភ័យឥណទានលើឧបករណ៍ហិរញ្ញវត្ថុបានកើនឡើងជាសារវន្ត ដើម្បីធ្វើការវាស់វែង ECL។

ផលប៉ះពាល់ដែលមិនធ្លាប់មានពីមុនមកនិងការវិវាទដាលនៃ ជំងឺកូវីដ១៩ និងផលប៉ះពាល់នៃទីផ្សារសកលបានបង្កើនភាពមិនប្រាកដប្រជានៃការប៉ាន់ស្មាន ក្នុងការរៀបចំរបាយការណ៍ ហិរញ្ញវត្ថុទាំងនេះ រួមទាំងការគណនា ECL ផងដែរ។

នៅខែមីនា ឆ្នាំ២០២០ IASB បានចេញផ្សាយ 'IFRS៩ និងជំងឺកូវីដ១៩' ដែលគូសបញ្ជាក់ពីការតម្រូវនៅក្នុងស្តង់ដារ CIFRS ៩ ឧបករណ៍ហិរញ្ញវត្ថុ ដែលទាក់ទងទៅនឹងផលប៉ះពាល់នៃ ជំងឺកូវីដ១៩ ទៅលើការទទួលស្គាល់ពីការខាតបង់ឥណទានដែលបានរំពឹងទុក។ ការចេញផ្សាយនេះពង្រឹងការពិតដែល CIFRS ៩ មិនបាន ផ្តល់នូវវិធីសាស្ត្រមេកានិចក្នុងការពិចារណាអំពីសំវិធានធននៃឱនភាពតម្លៃនោះទេ ។

បរិស្ថានបច្ចុប្បន្នកំពុងស្ថិតក្រោមការផ្លាស់ប្តូរយ៉ាងលឿន និងដល់កម្រិតដែលផលប៉ះពាល់ជាក់លាក់នៃ ជំងឺកូវីដ១៩ មិនត្រូវបានបញ្ចូលទាំងស្រុងទៅក្នុងការគណនាគំរូ ការកែតម្រូវបរិមាណនិងគុណភាពបណ្តោះអាសន្ន ត្រូវបានពិចារណា។ ក្រុមហ៊ុនបានអនុវត្តបន្ថែមនូវការវាយតម្លៃផលបត្រនិងកម្រិតឥណទានដែលមានការកើនឡើងនៃ ហានិភ័យឥណទានជាសារវន្ត ។

ក្នុងការទទួលស្គាល់ភាពមិនប្រាកដប្រជាជាសារវន្ត គណៈគ្រប់គ្រងបានធ្វើបច្ចុប្បន្នភាពនិងកែតម្រូវការព្យាករណ៍ ម៉ាក្រូសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញនិងបានកែសម្រួលអត្រា ប្រូបាប៊ីលីតេទម្ងន់មធ្យម នៅក្នុង ប្រូបាប៊ីលីតេទម្ងន់ មធ្យមនាវាទិកទុកទៅខាងមុខរបស់ប្រូបាប៊ីលីតេនៃការខកខានសង ("PD") ដើម្បីផ្តល់ទម្ងន់ធ្ងន់ជាង មុនទៅលើ សេណារីយ៉ូអាក្រក់បំផុត និង ទម្ងន់ស្រាលជាងមុនទៅលើសេណារីយ៉ូល្អ ខណៈពេលដែលរក្សាសេណារីយ៉ូមូលដ្ឋាន ដដែលក្នុងឆ្នាំ២០២០ និងមិនមានការផ្លាស់ប្តូរទៀត ទេក្នុងការិយបរិច្ឆេទបន្តបន្ទាប់។

តារាងខាងក្រោមនេះបង្ហាញសេណារីយ៉ូប្រូបាប៊ីលីតេទម្ងន់មធ្យម នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។

សេណារីយ៉ូនៃប្រូបាប៊ីលីតេទម្ងន់មធ្យម	សេណារីយ៉ូល្អបំផុត	សេណារីយ៉ូមូលដ្ឋាន	សេណារីយ៉ូអាក្រក់បំផុត
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	១៥%	៥៥%	៣០%
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	១៥%	៥៥%	៣០%

ប្រូបាប៊ីលីតេទម្ងន់ដែលបានកែសម្រួល រួមជាមួយគំរូម៉ាក្រូសេដ្ឋកិច្ច និងការព្យាករណ៍ដែលជាបច្ចុប្បន្នបំផុត នាំឲ្យ មានការគណនា ECL បែបអភិរក្ស ក្នុងការទទួលស្គាល់ ភាពមិនប្រាកដប្រជាជាសារវន្តនៅក្នុងទេសភាពសេដ្ឋកិច្ច ពិភពលោក។ ក្រុមហ៊ុននឹងបន្តតាមដានស្ថានភាពនេះនិងកាត់បន្ថយហានិភ័យយ៉ាងសកម្មទៅលើស្ថានភាព ហិរញ្ញវត្ថុនិងលទ្ធផលប្រតិបត្តិការរបស់ក្រុមហ៊ុន។

ព័ត៌មានខាងក្រៅដែលបានពិចារណារួមមានទិន្នន័យសេដ្ឋកិច្ច និងការព្យាករណ៍ដែលបានបោះពុម្ពផ្សាយដោយ អង្គការរដ្ឋាភិបាល និង អាជ្ញាធររូបិយប័ណ្ណនៅក្នុងប្រទេស ដែលក្រុមហ៊ុនប្រតិបត្តិការ អង្គការដូចជាមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) និង ធនាគារពិភពលោក(World Bank)។

ក្រុមហ៊ុនបានកំណត់អត្តសញ្ញាណនិងបានកាត់ត្រាកត្តាសំខាន់ៗនៃហានិភ័យឥណទាន និងការខាតបង់ឥណទាន សម្រាប់ផលបត្រនីមួយៗនៃឧបករណ៍ហិរញ្ញវត្ថុនិងបាន ប៉ាន់ស្មានទំនាក់ទំនងរវាងអថេរ ម៉ាក្រូសេដ្ឋកិច្ច និងហានិភ័យឥណទាន និងការខាតបង់ឥណទានដោយប្រើការវិភាគទិន្នន័យប្រវត្តិសាស្ត្រ។

កត្តាសំខាន់ៗសម្រាប់ហានិភ័យឥណទានក្នុងផលបត្រឥណទានគឺ ផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជា អត្រាការប្រាក់សម្រាប់ប្រាក់បញ្ញើរយៈពេលវែង១២ខែ សមតុល្យគណនីចរន្ត/ GDP និងទុនបម្រុងបរទេសរបស់ប្រទេសកម្ពុជា។

(d) ការវាស់វែងនៃ ECL

ធាតុចូលសំខាន់ៗដែលត្រូវបានប្រើសម្រាប់វាស់វែង ECL មានដូចជា៖

- ប្រូបាប៊ីលីតេនៃការខកខានសង ("PD");
- អត្រាខាតបង់ពេលខកខានសង ("LGD"); និង
- ទំហំប៉ះពាល់ពេលខកខានសង ("EAD")។

តួលេខទាំងនេះជាទូទៅត្រូវបានគេយកចេញពីគំរូស្ថិតិដែលត្រូវបានបង្កើត និងទិន្នន័យពីមុនផ្សេងទៀត។

PD គឺជាការប៉ាន់ស្មាននៃលទ្ធភាពនៃការខកខានសង ក្នុងកំឡុងពេលណាមួយ។ វាត្រូវបានគេប៉ាន់ស្មាន ដូចនៅចំណុចមួយនៅក្នុងពេលវេលាណាមួយ។ ការគណនា គឺ ផ្អែកលើគំរូវាយតម្លៃស្ថិតិ និងដោយប្រើ ឧបករណ៍វាយតម្លៃទៅតាមប្រភេទផ្សេងៗរបស់សមភាគីនិងការប្រឈមមុខនឹងការបាត់បង់។ គំរូស្ថិតិ ទាំងនេះផ្អែកលើទិន្នន័យទីផ្សារ (បើមាន) ក៏ដូចជាទិន្នន័យផ្ទៃក្នុង ដែលមានទាំងកត្តាបរិមាណ និងគុណភាព។ PDs ត្រូវបានគេប៉ាន់ស្មាន ដោយគិតពីកាលកំណត់សងតាមកិច្ចសន្យា និងអត្រាការទូទាត់ ដែលបានប៉ាន់ស្មាន។ ការប៉ាន់ស្មាន គឺផ្អែកលើស្ថានភាពបច្ចុប្បន្ន ដែលត្រូវបានកែសម្រួលដើម្បីគិតបញ្ចូលនូវស្ថានភាពនាពេលអនាគត ដែលនឹងមានផលប៉ះពាល់ដល់ PD។

LGD គឺជាការប៉ាន់ស្មាននៃការបាត់បង់ដែលកើតឡើងពីការខកខានក្នុងការសង។ វាផ្អែកលើភាពខុសគ្នារវាងលំហូរសាច់ប្រាក់នៅក្នុងកិច្ចសន្យាដែលដល់ពេលកំណត់ និងអ្វីដែលអ្នកឲ្យខ្ចីរំពឹងថានឹងបានមកវិញ ដោយគិតបញ្ចូលទាំងលំហូរសាច់ប្រាក់ពីទ្រព្យបញ្ចាំ។ គំរូ LGD សម្រាប់ទ្រព្យសកម្មដែលគ្មានការធានាត្រូវបានពិចារណានូវ រយៈពេលនៃការបានមកវិញ អត្រានៃការបានមកវិញ និងអតិថិភាពការទាមទារប្រាក់។ ការគណនាគឺផ្អែកតាមមូលដ្ឋាននៃលំហូរសាច់ប្រាក់អប្បបរមា ដែលលំហូរសាច់ប្រាក់ ត្រូវបានធ្វើអប្បបរមាដោយ ប្រើEIR ដើមនៃឥណទាន។

EAD គឺជាការប៉ាន់ស្មាននៃទំហំប៉ះពាល់នៅកាលបរិច្ឆេទនៃការខកខានក្នុងការសងនាពេលអនាគត ដោយគិតបញ្ចូលការផ្លាស់ប្តូរដែលបានរំពឹងទុកនៃទំហំប៉ះពាល់ ក្រោយ ការិយបរិច្ឆេទ ដោយរួមបញ្ចូលទាំងការសងប្រាក់ដើម និងការប្រាក់ និងការដកប្រាក់ដែលបានរំពឹងទុកលើហ្វូស៊ីលីដែលបានសន្យា។ គំរូវិធីសាស្ត្ររបស់ក្រុមហ៊ុនសម្រាប់ EAD ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរដែលរំពឹងទុកនៃសមតុល្យនៅសល់លើអាយុកាលនៃផលប៉ះពាល់ឥណទាន ដែលត្រូវបានអនុញ្ញាតដោយលក្ខខណ្ឌកិច្ចសន្យាបច្ចុប្បន្ន ដូចជា ទម្រង់តម្លៃដករំលស់ ការទូទាត់សងមុនពេលកំណត់ ឬការទូទាត់សងច្រើនជាង ការផ្លាស់ប្តូរក្នុងការប្រើប្រាស់នៃការសន្យាមិនទាន់ដក និងសកម្មភាពកាត់បន្ថយឥណទាន ត្រូវបានធ្វើឡើងមុនពេលការខកខានសង។ ក្រុមហ៊ុនប្រើគំរូ EAD ដែលឆ្លុះបញ្ចាំងពីលក្ខណៈនៃផលប័ត្រ។

ក្រុមហ៊ុនវាស់វែង ECL ដោយគិតពីហានិភ័យនៃការខកខានក្នុងការសងក្នុងរយៈពេលកិច្ចសន្យាអតិបរមាដែលអង្គការត្រូវប្រឈមនឹងហានិភ័យឥណទាន ដោយមិនគិត រយៈពេលវែងជាងនេះទេ។ ទោះយ៉ាងណាក៏ដោយសម្រាប់ឧបករណ៍ហិរញ្ញវត្ថុ ដូចជាការផ្តល់ឧបករណ៍ឥណទានរិល ដែលរួមមានទាំងឥណទាន និងសមាសធាតុសន្យា

មិនទាន់ដក ដែលមិនអាចដកបានលទ្ធភាពកិច្ចសន្យារបស់ក្រុមហ៊ុនក្នុងការទាមទារសំណង និងលុបចោលសន្យាមិនទាន់ដក មិនមានកំណត់ការប្រឈមនឹងការបាត់បង់ ឥណទានរបស់ក្រុមហ៊ុនចំពោះរយៈពេលជូនដំណឹងកិច្ចសន្យា។ ចំពោះឧបករណ៍ហិរញ្ញវត្ថុបែបនេះ ក្រុមហ៊ុនវាស់វែង ECL ក្នុងរយៈពេលដែលវាត្រូវបាន ប្រឈមនឹង ហានិភ័យឥណទាន ហើយ ECL នឹងមិនត្រូវបានកាត់បន្ថយដោយសកម្មភាពគ្រប់គ្រងហានិភ័យឥណទានទេ ទោះបីរយៈពេលនោះហួសពីរយៈពេលកិច្ចសន្យាអតិបរមា ក៏ដោយ។ ឧបករណ៍ហិរញ្ញវត្ថុទាំងនេះមិនមានរយៈពេលកំណត់ច្បាស់លាស់ ឬចន្លោះសម្រាប់ប្រាក់ទេហើយមាន រយៈពេលលុបចោលកិច្ចសន្យាខ្លី។ ទោះយ៉ាងណា ក្រុមហ៊ុនមិនអនុវត្តនៅក្នុងការគ្រប់គ្រងតាមធម្មតាពីមួយថ្ងៃទៅមួយថ្ងៃ នូវសិទ្ធិក្នុងការលុបចោលឧបករណ៍ហិរញ្ញវត្ថុទាំងនេះឡើយ។ នេះដោយសារតែឧបករណ៍ហិរញ្ញវត្ថុ ទាំងនេះត្រូវបានគ្រប់គ្រងក្នុងមូលដ្ឋានសមូហភាព ហើយត្រូវបានលុបចោល លុះត្រាតែក្រុមហ៊ុនដឹងអំពីការកើនឡើងហានិភ័យឥណទាននៅកម្រិតហ្វូស៊ីលីធី។ រយៈពេល វែងជាងនេះ ត្រូវបានប៉ាន់ប្រមាណដោយគិតគូរពីសកម្មភាពគ្រប់គ្រងហានិភ័យឥណទាន ដែលក្រុមហ៊ុនរំពឹងថានឹងអនុវត្តដើម្បីកាត់បន្ថយ ECL ឧទាហរណ៍ការកាត់បន្ថយ ការកំណត់ ឬការលុបចោលសន្យាឥណទាន។

ការគណនា ECL សម្រាប់គោលបំណងគណនេយ្យ គឺខុសគ្នានឹងការគណនា ECL សម្រាប់គោលបំណង បទប្បញ្ញត្តិ ទោះបីជាធាតុចូលក្នុងការប្រើជាច្រើនស្រដៀងគ្នា។ ក្រុមហ៊ុនបានប្រាកដថាវិធីសាស្ត្រសមស្របត្រូវបានប្រើនៅពេលគណនា ECL សម្រាប់ទាំងគណនេយ្យនិងគោលបំណងបទប្បញ្ញត្តិ។ ភាពខុសគ្នាសំខាន់រវាងវិធីសាស្ត្រ ដែលត្រូវបានប្រើដើម្បីវាស់ ECL ស្របតាម CIFRS ៩ ធៀបនឹងគោលការណ៍ដែលត្រូវបានអនុវត្តសម្រាប់គោលបំណងបទប្បញ្ញត្តិគឺ៖

- ភាគរយនៃសំវិធានធនដោយផ្អែកទៅតាមរយៈពេលឥណទានខ្លី/វែង។
- ចំនួនថ្ងៃហួសកាលកំណត់។
- ការព្យាករណ៍នាពេលអនាគតនៃកត្តាម៉ាក្រូសេដ្ឋកិច្ច។
- PD និងប្រវត្តិនៃអត្រាការប្រមូលមកវិញ។

ការវាស់វែងនៃ ECL គឺផ្អែកលើប្រូបាប៊ីលីតេទម្ងន់មធ្យមនៃឥណទានបាត់បង់។ ជាលទ្ធផលការវាស់វែងនៃសំវិធានធនខាតបង់គួរតែដូចគ្នា ដោយមិនគិតពីការវាស់ផ្នែកលើ មូលដ្ឋានទោល ឬមូលដ្ឋានសមូហភាពនោះទេ (ទោះបីជាការវាស់វែងលើមូលដ្ឋានសមូហភាពមានភាពអនុវត្តជាក់ស្តែងសម្រាប់ផលប៉ះពាល់ធ្ងន់ធ្ងរ)។ ទាក់ទងនឹងការវាយតម្លៃ ថាតើមានការកើនឡើងជាសារវន្តនូវហានិភ័យឥណទាន វាចាំបាច់ត្រូវអនុវត្តការវាយតម្លៃផ្អែកលើមូលដ្ឋានសមូហភាពដូចខាងក្រោម។

(e) ការដាក់ជាក្រុមផ្អែកលើលក្ខណៈហានិភ័យប្រហាក់ប្រហែលគ្នា

ក្រុមហ៊ុន បានកំណត់នូវផ្នែកសំខាន់ៗចំនួន ៤ សម្រាប់ការគណនា PD ដែលមានលក្ខណៈហានិភ័យប្រហាក់ប្រហែលគ្នា ដោយផ្អែកលើការវិភាគអត្រាវិល ដូចដែលបាន បង្ហាញក្នុងតារាងខាងក្រោម។ ផ្នែកទាំងនេះគឺ៖

វិធីសាស្ត្រទូទាត់សងប្រាក់ដើម	ប្រភេទឥណទាន	ផ្នែក
ចុងកាលបរិច្ឆេទកំណត់	ក្រុម	EOT-ឥណទានជាក្រុម
ចុងកាលបរិច្ឆេទកំណត់	ឯកត្តជន	EOT-ឥណទានជាឯកត្តបុគ្គល
ការសងបណ្តាក់	ក្រុម	ការសងបណ្តាក់ -ឥណទានជាក្រុម
ការសងបណ្តាក់	ឯកត្តជន	ការសងបណ្តាក់-ឥណទានជាឯកត្តបុគ្គល

ការដាក់ជាក្រុមត្រូវបានពិនិត្យឡើងវិញជាប្រចាំដើម្បីធានាថាក្រុមនីមួយៗមានការហានិភ័យដូចគ្នា។

(f) ការប្រមូលផ្តុំលើហានិភ័យឥណទាន

ការវិភាគនៃការប្រមូលផ្តុំលើហានិភ័យឥណទានរបស់ក្រុមហ៊ុនទៅតាមថ្នាក់នីមួយៗ នៃទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានផ្តល់ជូនក្នុងតារាងខាងក្រោម។ លើកលែងតែមានការ ចង្អុលបង្ហាញផ្សេងពីនេះ ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ ចំនួនទឹកប្រាក់នៅក្នុងតារាងនេះបង្ហាញពីតម្លៃយោងដុល។

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
សមតុល្យនៅធនាគារគិតតាមតម្លៃដករំលស់				
ការប្រមូលផ្តុំតាមវិស័យ៖				
ស្ថាប័នហិរញ្ញវត្ថុ	១៨១.២៧៦.៨១៤	៤៤.០៣១.២៨៨	៥៩.៧២១.៣៨៩	១៤.៦៥៩.១៥៣
ឥណទានផ្តល់ដល់អតិថិជនគិតតាមតម្លៃដករំលស់				
ការប្រមូលផ្តុំតាមវិស័យ៖				
លក្ខណៈគ្រួសារ	១.០២៨.១៦៤.៩៩៤	២៤៩.៧៣៦.៤៥៦	៨០៦.៤៥៤.៤០០	១៩៧.៩៥១.៤៩៧
កសិកម្ម	៥៦៥.០៧៦.០៣៣	១៣៧.២៥៤.៣១៩	៥២៨.៧២៧.៤៣២	១២៩.៧៨០.៩១១
ការដ្ឋានដុំដុំនិងពាណិជ្ជកម្ម	៤៥៣.៥៣៤.១០១	១១០.១៦១.៣០៧	៣៥៥.២៤៣.៩២២	៨៧.១៩៧.៨២១
សេវាកម្ម	២៤៤.០៣១.១៥៩	៥៩.២៧០.០២៥	១៩១.៦៨៥.៣៨៩	៤៧.០៥០.៩០៥
ការដឹកជញ្ជូន	៥៧.៦៧៦.៥៩៥	១៤.០០៩.៣៧៥	៥០.៩២៤.៨៦០	១២.៤៩៩.៩៦៦
សំណង់	២០.៩៥៦.៥៤២	៥.០៩០.២៤៦	២៩.៥៩៤.៣៤៩	៧.២៦៤.២០០
ផ្សេងៗ	១.៦១២.១៥១	៣៩១.៥៨៤	៣៣២.៨៩៩	៨១.៧១៣
	២.៣៧១.០៥១.៥៧៥	៥៧៥.៩១៧.៣១២	១.៩៦២.៩៦៣.២៥១	៤៨១.៨២៧.០១៣

(១) ការវិភាគគុណភាពឥណទាន

ការវិភាគនៃការប្រឈមមុខ នឹងហានិភ័យឥណទានរបស់ក្រុមហ៊ុនទៅតាមថ្នាក់នីមួយៗនៃទ្រព្យសកម្ម ហិរញ្ញវត្ថុ ការវាយតម្លៃផ្ទៃក្នុង និង“ដំណាក់កាល”ដោយមិនគិតពីផលប៉ះពាល់នៃទ្រព្យបញ្ចាំ ឬការពង្រឹង ឥណទានផ្សេងទៀតត្រូវបានផ្តល់ជូនក្នុងតារាងខាងក្រោម។ លើកលែងតែមានការចង្អុលបង្ហាញផ្សេងពីនេះចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ ចំនួនទឹកប្រាក់នៅក្នុងតារាងនេះបង្ហាញពីតម្លៃយោងដុល។

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២					
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក
សមតុល្យនៅធនាគារផ្សេងៗ៖					
ធម្មតា	១៨១.២៧៦.៨១៤	-	-	១៨១.២៧៦.៨១៤	៤៤.០៣១.២៨៨
សំវិធានធនខាតបង់	(២៩០.៤៦៦)	-	-	(២៩០.៤៦៦)	(៧០.៥៥៣)
តម្លៃយោង	១៨០.៩៨៦.៣៤៨	-	-	១៨០.៩៨៦.៣៤៨	៤៣.៤៦០.៧៣៥
ឥណទានផ្តល់ដល់អតិថិជន៖					
ធម្មតា	២.២៧០.១៩២.៩៥៤	១.០៧២.២០១	១.១៤៨.៩៨៤	២.២៧២.៤១៤.១៣៩	៥៥១.៩៥៨.៧៤០
ឃ្នាំមើល	៥៨៥.០៤០	២២.៤៧៩.៣៧៧	៤៦៥.២៧១	២៣.៥២៩.៦៨៨	៥.៧១៥.២៥១
ក្រោមស្តង់ដារ	-	២៩៦.២១៦	២៤.១២៣.៦៩៤	២៤.៤១៥.៩១០	៥.៩៣១.៤៨២
សង្ស័យ	-	៨៦០.៩៧០	៣៥.០៣៦.៥៥៥	៣៥.៨៩៧.៥២៥	៨.៧១៩.៣៤១
បាត់បង់	-	-	១៤.៧៩០.៣១៣	១៤.៧៩០.៣១៣	៣.៥៩២.៤៩៨
	២.២៧០.៧៧៧.៩៩៤	២៤.៧០៨.៧៦៤	៧៥.៥៦៤.៨១៧	២.៣៧១.០៥១.៥៧៥	៥៧៥.៩១៧.៣១២
សំវិធានធនខាតបង់	(២៣.៥១៩.៥៣៤)	(១៣.១៩៨.៣១៦)	(៦០.៧០៨.៩៨៣)	(៩៧.៤២៦.៨៣៣)	(២៣.៦៦៤.៥២១)
តម្លៃយោង	២.២៤៧.២៥៨.៤៦០	១១.៥១០.៤៤៨	១៤.៨៥៥.៨៣៤	២.២៧៣.៦២៤.៧៤២	៥៥២.២៥២.៧៩១

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១					
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក
សមតុល្យនៅធនាគារផ្សេងៗ៖					
ធម្មតា	៥៩.៧២១.៣៨៩	-	-	៥៩.៧២១.៣៨៩	១៤.៦៥៩.១៥៣
សំវិធានធនខាតបង់	(៨៣.៦៧១)	-	-	(៨៣.៦៧១)	(២០.៥៣៨)
តម្លៃយោង	៥៩.៦៣៧.៧១៨	-	-	៥៩.៦៣៧.៧១៨	១៤.៦៣៨.៦១៥
ឥណទានផ្តល់ដល់អតិថិជន៖					
ធម្មតា	១.៨៨១.៥៨៧.៣៥៣	៤៩.៣៥៤.៧១៩	៣២៦.៨២២	១.៩៣៧.២៦៨.៨៩៤	៤៧៤.០៤៧.៣៤៧
ឃ្នាំមើល	៥៧៧.៤១៦	១០.៧៨៥.៧៥៧	៧៧៣.០៦០	១២.១៣៦.២៣៣	២.៩៧៨.៩៤៨
ក្រោមស្តង់ដារ	-	១៧២.៥៩១	៤.៤៨៩.០៤១	៤.៦៦៤.២៣២	១.១៤៤.២៤០
សង្ស័យ	-	៨៦.៣៨៣	៤.១៦៤.១៩១	៤.២៥០.៥៧៤	១.០៤៣.៣៤២
បាត់បង់	-	-	១០.៦៤៥.៩១៨	១០.៦៤៥.៩១៨	២.៦១៣.១៣៦
	១.៨៨១.១៦៤.៧៦៩	៦០.៣៩៩.៤៥០	២០.៣៩៥.០៣២	១.៩៦២.៩៦៣.២៥១	៤៨១.៨២៧.០១៣
សំវិធានធនខាតបង់	(១២.៦៩៤.៣១៥)	(២៩.០១៥.២២៥)	(១៦.៧៧០.៦២៧)	(៥៨.៤៨០.១៦៧)	(១៤.៣៥៤.៤៨៤)
តម្លៃយោង	១.៨៦៨.៤៧០.៤៥៤	៣១.៣៨៤.២២៥	៣.៦២៤.៤០៥	១.៩០៤.៤៨៣.០៨៤	៤៦៧.៤៧២.៥២៩

តារាងនេះសង្ខេបពីសំវិធានធនខាតបង់នាចុងការិយបរិច្ឆេទតាមថ្នាក់នៃការប៉ះពាល់ទ្រព្យសកម្ម។

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
សំវិធានធនខាតបង់តាមថ្នាក់				
សមតុល្យនៅធនាគារផ្សេងៗគិតតាមតម្លៃដករំលស់	២៩០.៤៦៦	៧០.៥៥៣	៨៣.៦៧១	២០.៥៣៨
ឥណទានផ្តល់ដល់អតិថិជនគិតតាមតម្លៃដករំលស់	៩៧.៤២៦.៨៣៣	២៣.៦៦៤.៥២១	៥៨.៤៨០.១៦៧	១៤.៣៥៤.៤៨៤
ទ្រព្យសកម្មផ្សេងៗគិតតាមតម្លៃដករំលស់	៣.៧០៩.៧៧២	៩០១.០៨៦	១.៣២៤.៤៣១	៣២៥.០៩៤
	១០១.៤២៧.០៧១	២៤.៦៣៦.១៦០	៥៩.៨៨៨.២៦៩	១៤.៧០០.១១៦

តារាងខាងក្រោមវិភាគពីចលនានៃសំវិធានធនខាតបង់ក្នុងឆ្នាំតាមថ្នាក់ទ្រព្យសកម្ម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២				
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក
សំវិធានធនខាតបង់-សមតុល្យនៅធនាគារផ្សេងៗ					
សំវិធានធនខាតបង់គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២២	៨៣.៦៧១	-	-	៨៣.៦៧១	២០.៥៣៨
ការផ្លាស់ប្តូរនៃសំវិធានធនខាតបង់៖					
- ទ្រព្យសកម្មហិរញ្ញវត្ថុថ្មីដែលបានបង្កើត ឬទិញ	២០៦.៧៩៥	-	-	២០៦.៧៩៥	៥០.៥៩៨
ការប្តូររូបិយប័ណ្ណបរទេស និងចលនាផ្សេងៗ	-	-	-	-	(៥៨៣)
សំវិធានធនខាតបង់គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	២៩០.៤៦៦	-	-	២៩០.៤៦៦	៧០.៥៥៣
សំវិធានធនខាតបង់-ទ្រព្យសកម្ម ផ្សេងៗ					
សំវិធានធនខាតបង់គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២២	-	-	១.៣២៤.៤៣១	១.៣២៤.៤៣១	៣២៥.០៩៤
ការផ្លាស់ប្តូរនៃសំវិធានធនខាតបង់៖					
- ទ្រព្យសកម្មហិរញ្ញវត្ថុថ្មីដែលបានបង្កើត ឬទិញ	២៦១.៨៨៨	-	២.១២៣.៤៥៣	២.៣៨៥.៣៤១	៥៨៣.៦៤១
ការប្តូររូបិយប័ណ្ណបរទេស និងចលនាផ្សេងៗ	-	-	-	-	(៧.៦៤៩)
សំវិធានធនខាតបង់គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	២៦១.៨៨៨	-	៣.៤៤៧.៨៨៤	៣.៧០៩.៧៧២	៩០១.០៨៦

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក
សំវិធានធនខាតបង់-ឥណទាន					
ផ្តល់ដល់អតិថិជនតាមតម្លៃដក					
រំលស់					
សំវិធានធនខាតបង់គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២២	១២.៦៩៤.៣១៥	២៩.០១៥.២២៥	១៦.៧៧០.៦២៧	៥៨.៤៨០.១៦៧	១៤.៣៥៤.៤៨៤
ការផ្លាស់ប្តូរនៃសំវិធានធនខាតបង់					
- ការផ្ទេរទៅដំណាក់កាលទី១	៧.៩១៤.៣៨១	(៧.៥៧៤.៩៦២)	(៣៣៩.៤១៩)	-	-
- ការផ្ទេរទៅដំណាក់កាលទី២	(១៦១.០៩៥)	១៧៦.៧៨២	(១៥.៦៨៧)	-	-
- ការផ្ទេរទៅដំណាក់កាលទី៣	(៥៦៧.៦៤៥)	(៨.៩៥១.៧៣០)	៩.៥១៩.៣៧៥	-	-
- ការកើនឡើងដោយសារការផ្លាស់ប្តូរនៃហានិភ័យឥណទាន	២.៨៩០.១៤៣	៦.៨៦៧.៩០១	៣៩.៨៧២.១៥៧	៤៩.៦៣០.២០១	១២.១៤៣.៤៣១
-ការថយចុះដោយសារការផ្លាស់ប្តូរនៃហានិភ័យឥណទាន	(៨.៧៣៤.០៨១)	(៣៧៨.២៣៥)	(៨១៥.២៣០)	(៩.៩២៧.៥៤៦)	(២.៤២៩.០៥៥)
-ការលុបចេញពីបញ្ជី	(៩៣.២២០)	(២.៩៤៥.៨០២)	(៧.៣១២.៥៨៣)	(១០.៣៩១.៦០៥)	(២.៥៣២.៨១៣)
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានបង្កើត ឬទិញ	១៥.៩៤១.៧៣៩	៥.៤៩៨.១១៦	៥.០៧៥.២៩៧	២៦.៥១៥.១៥២	៦.៤៨៧.៦៨១
ទ្រព្យសកម្មហិរញ្ញវត្ថុដែលលៃទទួលស្គាល់	(៦.៣៦៥.០០៣)	(៨.៥០៨.៩៧៩)	(២.០៤៥.៥៥៤)	(១៦.៩១៩.៥៣៦)	(៤.១៣៩.៨៤២)
ការប្តូររូបិយប័ណ្ណបរទេសនិងចលនាផ្សេងៗ	-	-	-	-	(២១៩.៣៦៥)
សំវិធានធនខាតបង់គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	២៣.៥១៩.៥៣៤	១៣.១៩៨.៣១៦	៦០.៧០៨.៩៨៣	៩៧.៤២៦.៨៣៣	២៣.៦៦៤.៥២១

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក
សំវិធានធនខាតបង់-សមតុល្យ នៅធនាគារផ្សេងៗ					
សំវិធានធនខាតបង់គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២១	៥០៨.៨៣០	-	-	៥០៨.៨៣០	១២៤.៨៩៧
ការផ្លាស់ប្តូរនៃសំវិធានធនខាតបង់៖	-	-	-	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានបង្កើត ឬទិញ	(៤២៥.១៥៩)	-	-	(៤២៥.១៥៩)	(១០៤.៥១៣)
ការប្តូររូបិយប័ណ្ណបរទេស និងចលនាផ្សេងៗ	-	-	-	-	១៥៤
សំវិធានធនខាតបង់គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	៨៣.៦៧១	-	-	៨៣.៦៧១	២០.៥៣៨
សំវិធានធនខាតបង់-ទ្រព្យសកម្មផ្សេងៗ					
សំវិធានធនខាតបង់គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២១	-	-	-	-	-
ការផ្លាស់ប្តូរនៃសំវិធានធនខាតបង់៖	-	-	-	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលលែងទទួលស្គាល់	-	-	១.៣២៤.៤៣១	១.៣២៤.៤៣១	៣២៥.៥៧៣
ការប្តូររូបិយប័ណ្ណបរទេស និងចលនាផ្សេងៗ	-	-	-	-	(៤៧៩)
សំវិធានធនខាតបង់គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	-	-	១.៣២៤.៤៣១	១.៣២៤.៤៣១	៣២៥.០៩៤

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក
សំវិធានធនខាតបង់-ឥណទាន ផ្តល់ដល់អតិថិជនតាមតម្លៃជក់រំលស់					
សំវិធានធនខាតបង់គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២១	១០.៧៤៦.៧៦២	១០.២១៦.១៤៤	១៥.៥៨២.៧០៥	៣៦.៥៤៥.៦១១	៩.០៣៤.៧៦២
ការផ្លាស់ប្តូរនៃសំវិធានធនខាតបង់					
- ការផ្ទេរទៅដំណាក់កាលទី១	៣.០០៣.៤៥១	(២.៨៤៩.៦១៥)	(១៥៣.៨៣៦)	-	-
- ការផ្ទេរទៅដំណាក់កាលទី២	(៥០២.៦០៦)	៦១៤.៤៧១	(១១១.៨៦៥)	-	-
- ការផ្ទេរទៅដំណាក់កាលទី៣	(៨០.០៩៧)	(២.២៣៥.៧៩៤)	២.៣១៥.៨៩១	-	-
- ការកើនឡើងដោយសារការផ្លាស់ប្តូរនៃហានិភ័យឥណទាន	១.៣៩១.៤០២	២២.៩៦៨.១៦៩	៧.៦៦៥.៣៨០	៣២.០២៤.៩៥១	៧.៨៧២.៤០៧
- ការថយចុះដោយសារការផ្លាស់ប្តូរនៃហានិភ័យឥណទាន	(៤.៧៩២.៨០៣)	(៥៩៦.២៣៦)	(៨៩៦.១៧២)	(៦.២៨៥.២១១)	(១.៥៤៥.០៣៧)
- ការលុបចេញពីបញ្ជី	-	-	(៨.២៣៩.៦៧៧)	(៨.២៣៩.៦៧៧)	(២.០២៥.៤៨៦)
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានបង្កើត ឬទិញ	៨.៥០០.២០៦	៣.៨៩៤.៧៦៩	៧៩០.៩៤៦	១៣.១៨៥.៩២១	៣.២៤១.៣៧៧
ទ្រព្យសកម្មហិរញ្ញវត្ថុដែលលែងទទួលស្គាល់	(៥.៥៧២.០០០)	(២.៩៩៦.៦៨៣)	(១៨២.៧៤៥)	(៨.៧៥១.៤២៨)	(២.១៥១.២៨៥)
ការប្តូររូបិយប័ណ្ណបរទេសនិងចលនាផ្សេងៗ	-	-	-	-	(៧២.២៥៤)
សំវិធានធនខាតបង់គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	១២.៦៩៤.៣១៥	២៩.០១៥.២២៥	១៦.៧៧០.៦២៧	៥៨.៤៨០.១៦៧	១៤.៣៥៤.៤៨៤

ព័ត៌មានផ្សេងទៀតស្តីពីការផ្លាស់ប្តូរសំខាន់ៗលើតម្លៃយោងដុលនៃទ្រព្យសកម្មហិរញ្ញវត្ថុក្នុងឆ្នាំ ដែលរួមចំណែកទៅលើការផ្លាស់ប្តូរសំវិធានធនខាតបង់ ត្រូវបានផ្តល់ក្នុងតារាងខាងក្រោម៖

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២					
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក
ឥណទានផ្តល់ដល់អតិថិជនតាមតម្លៃដករំលស់					
តម្លៃយោងដុលគិតត្រឹម ថ្ងៃទី១ ខែមករា ឆ្នាំ២០២២	១.៨៨២.១៦៤.៧៦៩	៦០.៣៩៩.៤៥០	២០.៣៩៩.០៣២	១.៩៦២.៩៦៣.២៥១	៤៨១.៨២៧.០១៣
ការផ្លាស់ប្តូរនៃតម្លៃយោងដុល					
- ការផ្ទេរទៅដំណាក់កាលទី១	១៥.១៥០.៥៧៤	(១៤.៥៧០.៨៤៥)	(៥៧៩.៧២៩)	-	-
- ការផ្ទេរទៅដំណាក់កាលទី២	(១៩.៨០៣.៨៦១)	១៩.៨០៣.៧៧៥	(២៦.៩១៤)	-	-
- ការផ្ទេរទៅដំណាក់កាលទី៣	(១៧.៧៨២.៩៧៤)	(៥៣.៦៧១.៥៣៩)	៧១.៤៥៤.៥១៣	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានបង្កើត ឬទិញ	១.៤៩១.៧៤៤.០៨៤	៩.៣៦០.០២៤	៧.៦៦២.៣៦២	១.៥០៨.៧៦៦.៤៧០	៣៦៩.១៦២.៣៣៧
ទ្រព្យសកម្មហិរញ្ញវត្ថុដែលលែងទទួលស្គាល់	(១.០៧៧.៤០៨.៨១០)	៩.៧៣០.០៩៥	(១៤.៥៣៤.៤៥៥)	(១.០៨២.២១៣.១៧០)	(២៦៤.៧៩៤.០២០)
ការលុបចេញពីបញ្ជី	(៣.២៥៥.៧៨៨)	(៦.៣៦៩.១៩៦)	(៨.៨០៩.៩៩២)	(១៨.៤៣៤.៩៧៦)	(៤.៥១៧.៩៧៨)
ការផ្លាស់ប្តូរផ្សេងៗ	-	-	-	-	(៥.៧៦០.០៤០)
តម្លៃយោងដុលគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	២.២៧០.៧៧៧.៩៩៤	២៤.៧០៨.៧៦៤	៧៥.៥៦៤.៨១៧	២.៣៧១.០៥១.៥៧៥	៥៧៥.៩១៧.៣១២
សំវិធានធនខាតបង់គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	(២៣.៥១៩.៥៣៤)	(១៣.១៩៨.៣១៦)	(៦០.៧០៨.៩៨៣)	(៩៧.៤២៦.៨៣៣)	(២៣.៦៦៤.៥២១)

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១					
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក
ឥណទានផ្តល់ដល់អតិថិជនតាមតម្លៃដករំលស់					
តម្លៃយោងដុលគិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២១	១.៤៤១.២៩៦.៣៩៦	១៩.៩០៥.៥៧៨	១៩.៧៥៨.៦៧៦	១.៤៨០.៩៦០.៦៥០	៣៦៤.០៥១.២៩១
ការផ្លាស់ប្តូរនៃតម្លៃយោងដុល					
- ការផ្ទេរទៅដំណាក់កាលទី១	៥.១៨១.៨៦៥	(៤.៩៧៩.១៨៩)	(២០២.៦៧៦)	-	-
- ការផ្ទេរទៅដំណាក់កាលទី២	(៥៦.៧៤៨.៩៦៩)	៥៦.៨៨៣.១៨៨	(១៣៤.២១៩)	-	-
- ការផ្ទេរទៅដំណាក់កាលទី៣	(៨.៨៤០.៥៥៧)	(៤.៥០៨.៧៦៣)	១៣.៣៤៩.៣២០	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានបង្កើត ឬទិញ	១.៤០២.៧៩៧.៨៨៨	៧.៣០២.៧៩២	១.១៨៣.៦៨៨	១.៤១១.២៨៤.៣៦៨	៣៤៦.៩១៣.៥៦១
ទ្រព្យសកម្មហិរញ្ញវត្ថុដែលលែងទទួលស្គាល់	(៩០១.៥២១.៨៥៤)	(១៤.២០៤.១៥៦)	(៥.២៧៦.០៨០)	(៩២១.០០២.០៩០)	(២២៦.៤០១.៦៩៤)
ការលុបចេញពីបញ្ជី	-	-	(៨.២៣៩.៦៧៧)	(៨.២៣៩.៦៧៧)	(២.០២៥.៤៨៦)
ការផ្លាស់ប្តូរផ្សេងៗ	-	-	-	-	(៧១០.៦៥៩)
តម្លៃយោងដុលគិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	១.៨៨២.១៦៤.៧៦៩	៦០.៣៩៩.៤៥០	២០.៣៩៩.០៣២	១.៩៦២.៩៦៣.២៥១	៤៨១.៨២៧.០១៣
សំវិធានធនខាតបង់គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	(១២.៦៩៤.៣១៥)	(២៩.០១៥.២២៥)	(១៦.៧៧០.៦២៧)	(៥៨.៤៨០.១៦៧)	(១៤.៣៥៤.៤៨៤)

នៅក្រោមនីតិវិធីត្រួតពិនិត្យរបស់ក្រុមហ៊ុន ការកើនឡើងជាសារវន្តនូវហានិភ័យឥណទានជាសារវន្តត្រូវបានកំណត់មុនពេលការប៉ះពាល់បានកើតឡើង ហើយយ៉ាងយូរបំផុត នៅពេលដែលការឥណទាន បានលើស ៣០ថ្ងៃនៃកាលកំណត់សង។ នេះជាករណីចម្បងសម្រាប់ឥណទានផ្តល់ដល់អតិថិជន។ តារាងខាងក្រោមផ្តល់ជូននូវការវិភាគតម្លៃ យោងដល់ នៃឥណទានផ្តល់ដល់អតិថិជនតាមស្ថានភាពហួសកាលកំណត់។

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	តម្លៃយោងដុល ពាន់រៀល	សំវិធានធនខាតបង់ ពាន់រៀល	តម្លៃយោងដុល ពាន់រៀល	សំវិធានធនខាតបង់ ពាន់រៀល
ឥណទានផ្តល់ដល់អតិថិជនរយៈពេលខ្លី៖				
០ - ២៩ថ្ងៃ	១០២.៤៣៦.៣៥៩	១.៧៣៨.១៥៥	១៦៨.៧៥២.៥២២	៤.៦៥១.៣៥៦
៣០ - ៥៩ថ្ងៃ	២៧៩.៧៨០	១២៨.០១២	៩១៩.៣៧៧	៤៥៥.១០៧
៦០ - ៨៩ថ្ងៃ	១.៣១២.១៤២	៦៦២.៤៤៣	៦២១.៦៩៩	៣៩៩.១២៣
៩០ - ១៨០ថ្ងៃ	១.៨៩១.០៥៧	១.៣៥៦.១៥០	៨២៧.៤៩៧	៥៥៦.៨៨៦
រួចផុតជាង ១៨០ថ្ងៃ	៦.៤៣៥.៤៧៧	៤.៦៣០.៧៨៩	២.៥២៤.៣០៧	១.៦៣៤.៩៦៥
សរុបឥណទានផ្តល់ ដល់អតិថិជនរយៈ ពេលខ្លី	១១២.៣៥៤.៨១៥	៨.៥១១.៥៤៩	១៧៣.៦៤៥.៤០២	៧.៦៩៧.៤៣៧
ឥណទានផ្តល់ដល់អតិថិជនរយៈពេលវែង៖				
០ - ២៩ថ្ងៃ	២.១៧០.៨៦០.២៥៨	២៣.៣៦៤.១០៩	១.៧៦៣.៣៣៣.០០៣	៣២.១២៤.០១៦
៣០ - ៥៩ថ្ងៃ	១២.៥៤៤.២៤២	៦.៩២៣.៩៣៨	៦.៤៥៥.១៣៨	៣.២០១.១៦៥
៦០ - ៨៩ថ្ងៃ	១០.០៦១.៣៥៨	៥.២៧៦.៣៨៩	៣.៦៤២.៧៥១	១.៦៩២.៤២៤
៩០ - ១៨០ថ្ងៃ	២៤.៣៨០.០៧៤	១៦.៧៨៣.៤១០	៣.៩២៥.១៩២	២.៧៥៥.២៣៣
រួចផុតជាង ១៨០ថ្ងៃ	៤០.៨១០.៨២៨	៣៦.៥៦៣.៤៣៨	១១.៩៦១.៧៦៥	១១.០០៩.៨៩២
សរុបឥណទានផ្តល់ ដល់អតិថិជនរយៈ ពេលវែង	២.២៥៨.៦៩៦.៧៦០	៨៨.៩១១.២៨៤	១.៧៨៩.៣១៧.៨៤៩	៥០.៧៨២.៧៣០
សរុបឥណទានផ្តល់ ដល់អតិថិជន	២.៣៧១.០៥១.៥៧៥	៩៧.៤២៦.៨៣៣	១.៩៦២.៩៦៣.២៥១	៥៨.៤៨០.១៦៧
សមមូលដុល្លារ អាមេរិក	៥៧៥.៩១៧.៣១២	២៣.៦៦៤.៥២១	៤៨១.៨២៧.០១៣	១៤.៣៥៤.៤៨៤

(h) វត្តបញ្ជីរក្សាទុកជាទ្រព្យធានា និងការពង្រឹងឥណទានផ្សេងទៀត

ក្រុមហ៊ុនកាន់កាប់ទ្រព្យបញ្ជីជាលំដាប់នៅដ្ឋានសម្រាប់ឥណទានភាគច្រើន ហើយទ្រព្យបញ្ជីរួមមានដីធ្លី ផ្ទះ អគារ និងអចលនវត្ថុផ្សេងៗទៀត។ គោលការណ៍របស់ក្រុមហ៊ុន គឺផ្តល់មូលនិធិរហូតដល់ ៧០% នៃតម្លៃរបស់ទ្រព្យបញ្ជី។ មិនមានការផ្លាស់ប្តូរនៅក្នុងគោលការណ៍បញ្ជីរបស់ក្រុមហ៊ុនក្នុងកំឡុងឆ្នាំនោះទេ។

ក្រុមហ៊ុនប្រឈមនឹងហានិភ័យទីផ្សារ ដែលជាហានិភ័យធ្វើឲ្យតម្លៃសមស្រប ឬលំហូរសាច់ប្រាក់នាពេលអនាគតរបស់ឧបករណ៍ហិរញ្ញវត្ថុមានការប្រែប្រួល ដោយសារតែ ការប្រែប្រួលតម្លៃក្នុងទីផ្សារ។ ហានិភ័យទីផ្សារកើតឡើងពី អត្រាការប្រាក់បើកចំហ និងរូបិយប័ណ្ណ និងផលិតផលមូលធនដែលទាំងអស់នេះត្រូវប្រឈមនឹង បម្រែបម្រួល ទីផ្សារទូទៅ និងជាក់លាក់ និងជាបម្រែបម្រួលក្នុងកម្រិត អស្ថិរភាពនៃអត្រាទីផ្សារ ឬតម្លៃទីផ្សារដូចជា អត្រាការប្រាក់ គម្លាតឥណទាន អត្រាប្តូររូបិយប័ណ្ណបរទេស និងតម្លៃ មូលធន។

(i) ការគ្រប់គ្រងហានិភ័យទីផ្សារ

គោលបំណងនៃហានិភ័យនៃទីផ្សាររបស់ក្រុមហ៊ុន គឺដើម្បីគ្រប់គ្រង និងត្រួតពិនិត្យការប្រឈមនឹងហានិភ័យ ទីផ្សារដើម្បីបង្កើនផលចំណេញលើហានិភ័យ ស្របពេល ធ្វើឲ្យប្រាកដថាមានលទ្ធភាពសងបំណុល ។

ទន្ទឹមនឹងហានិភ័យសន្ទនីយភាពនេះ ALCO ទទួលខុសត្រូវក្នុងការធ្វើឲ្យប្រាកដនូវការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនូវហានិភ័យទីផ្សារទូទាំងក្រុមហ៊ុន។ កម្រិតជាក់លាក់ នៃសិទ្ធិ និងការទទួលខុសត្រូវទាក់ទងនឹងការគ្រប់គ្រងហានិភ័យទីផ្សារត្រូវបានចាត់តាំងឲ្យគណៈកម្មាធិការហានិភ័យទីផ្សារតាមការសម្របសម្រួល។

សកម្មភាពគ្រប់គ្រងហានិភ័យទីផ្សារសំខាន់ៗគឺ៖

- ការកំណត់អត្តសញ្ញាណហានិភ័យទីផ្សារសំខាន់ៗ និងកត្តាជំរុញរបស់វា;
- ការវាស់វែងឯករាជ្យ និងវាយតម្លៃហានិភ័យទីផ្សារសំខាន់ៗ និងកត្តាជំរុញរបស់វា;
- ការប្រើប្រាស់លទ្ធផល និងការប៉ាន់ស្មានជាមូលដ្ឋានសម្រាប់ការគ្រប់គ្រងហានិភ័យ/ ផលទទួលបានមកវិញរបស់ក្រុមហ៊ុន; និង
- តាមដានហានិភ័យនិងការវាយតម្លៃហានិភ័យទីផ្សារទាំងនោះ។

ក្រុមហ៊ុនប្រើឧបករណ៍បរិមាណ និងគុណភាពជាច្រើន ដើម្បីគ្រប់គ្រង និងតាមដានហានិភ័យទីផ្សារ។ ដែនកំណត់បរិមាណសម្រាប់តម្លៃសមស្រប និងវេទនាវិភាគនៃប្រាក់ចំណូលសុទ្ធ ការធ្វើស្រុតស្រុះការវិភាគសេណារីយ៉ូ និងសមាមាត្រលើដើមទុនសេដ្ឋកិច្ចត្រូវបានប្រើដើម្បីពង្រឹងចំណង់ហានិភ័យទីផ្សាររបស់ក្រុមហ៊ុន។ កត្តាបរិមាណ និងគុណភាពដែលកំណត់ហានិភ័យតម្លៃទីផ្សារ ត្រូវបានកំណត់ដោយ គណៈគ្រប់គ្រង ALCO ដោយយោងទៅលើការគ្រប់គ្រងមូលធនសេដ្ឋកិច្ចរបស់ក្រុមហ៊ុន។ ផ្អែកលើការវិភាគគុណភាពនិង សមាមាត្របរិមាណ មុខងារហានិភ័យទីផ្សារកំណត់ហានិភ័យនាពេលអនាគតពីងទុក ដោយសហការជាមួយមុខងារហិរញ្ញវត្ថុ ការបាត់បង់ហិរញ្ញវត្ថុសក្តានុពល និងកំណត់សំណើសម្រាប់សកម្មភាពបន្ថែមទៀត ដែលត្រូវបានពិភាក្សាជាមួយអង្គការទីផ្សារ។ ការផ្តោតលើហានិភ័យត្រូវបានដាក់កំហិតដោយផ្ទាល់ជាមួយនឹងដែនកំណត់ជាក់លាក់ ឬត្រូវបានជៀសវាងដោយប្រយោល ដោយប្រើវិធានសម្រួលដែនកំណត់ដូចបានពិពណ៌នាខាងលើ។ របាយការណ៍ហានិភ័យទីផ្សារដែលឆ្លុះបញ្ចាំងពីហានិភ័យរបស់ក្រុមហ៊ុន ការផ្តោតលើហានិភ័យលទ្ធផលស្រុតស្រុះ ត្រូវបានពិនិត្យឡើងវិញជាដ្យូឌីណាលីថ្ងៃ។ សកម្មភាពសមស្របត្រូវបានធ្វើឡើងនៅពេលចាំបាច់ រួមទាំងការពិនិត្យឡើងវិញនូវគោលនយោបាយគ្រប់គ្រងហានិភ័យទីផ្សារ និងដែនកំណត់ដែលពាក់ព័ន្ធដើម្បីធានាថាគោលបំណងនៃការគ្រប់គ្រងហានិភ័យទីផ្សារត្រូវបានឆ្លើយតប។

ក្រុមហ៊ុនក៏មានធ្វើការដោះដូររូបិយប័ណ្ណមួយចំនួន ដើម្បីគ្រប់គ្រងការប្រឈមនឹងហានិភ័យរូបិយប័ណ្ណបរទេសរបស់ខ្លួន។

ការប្រឈមមុខរបស់ក្រុមហ៊ុនចំពោះហានិភ័យទីផ្សារទាក់ទងទៅ នឹងផលបំពុលដែលមិនមែនជួញដូរ។

មិនមានការផ្លាស់ប្តូរទៅ លើការប្រឈមរបស់ក្រុមហ៊ុនចំពោះហានិភ័យទីផ្សារ ឬលក្ខណៈដែលហានិភ័យទាំងនេះត្រូវបានគ្រប់គ្រង និងវាស់វែងទេ។

(ii) ហានិភ័យប្តូររូបិយប័ណ្ណបរទេស

ក្រុមហ៊ុនធ្វើអាជីវកម្មក្នុងព្រះរាជាណាចក្រកម្ពុជា និង ធ្វើប្រតិបត្តិការរូបិយប័ណ្ណជាប្រាក់ដុល្លារអាមេរិក រៀលខ្មែរ (“រៀល”) និង បាតថៃ (“បាត”)។ ហានិភ័យប្តូររូបិយប័ណ្ណបរទេស កើតឡើងពីប្រតិបត្តិការពាណិជ្ជកម្មអនាគត និងការទទួលស្គាល់ទ្រព្យសកម្ម និងបំណុលដែលជារូបិយប័ណ្ណមួយ ដែលមិនមែនជារូបិយប័ណ្ណគោលរបស់ក្រុមហ៊ុន។

សមតុល្យទ្រព្យសកម្ម និងបំណុលរូបិយប័ណ្ណដែលកំណត់ក្នុងរូបិយប័ណ្ណដើមផ្សេងគ្នា មានដូចខាងក្រោម៖

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២					
	រៀល	ដុល្លារអាមេរិក	បាត	សរុប	សរុប
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក
ធាតុនៅក្នុងតារាងតុល្យការ ទ្រព្យសកម្មហិរញ្ញវត្ថុ					
សាច់ប្រាក់ក្នុងដៃ	៤៨.០៨៤.៨៥៥	៥៤.៦២៤.៨៥៨	១៨.២៥១.២៦៨	១២០.៩៦០.៩៨១	២៩.៣៨០.៨៥៥
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៩៨.៦៦០.០២៤	១៤៣.៦៦៧.៧៥៧	-	២៤២.៣២៧.៧៨១	៥៨.៨៦០.២៨២
សមតុល្យនៅធនាគារផ្សេងៗ (*)	១៦.៧០២.៩៨៧	១៦៤.៥៧៣.៨២៧	-	១៨១.២៧៦.៨១៤	៤៤.០៣១.២៨៨
ឥណទានផ្តល់ដល់អតិថិជន (*)	១.១៩៩.៩២០.៩៦៧	១.១១៥.៦៧៣.៣៩៤	៥៥.៤៥៧.២១៤	២.៣៧១.០៥១.៥៧៥	៥៧៥.៩១៧.៣១២
ទ្រព្យសកម្មផ្សេងៗ (*)	៧.៣៧១.០៦០	៨.០៧៤.៥៧១	២២៩.៨៩៧	១៥.៦៧៥.៥២៨	៣.៨០៧.៥១២
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	១.៣៧០.៧៣៩.៨៩៣	១.៤៨៦.៦១៤.៤០៧	៧៣.៩៣៨.៣៧៩	២.៩៣១.២៩២.៦៧៩	៧១១.៩៩៧.២៤៩
បំណុលហិរញ្ញវត្ថុ					
ប្រាក់បញ្ញើរបស់អតិថិជន	៣៤០.១៤៤.៨២៨	៦៣៦.៧៧០.១០២	៣៥.៦២៧.០៨២	១.០១២.៥៤២.០១២	២៤៥.៩៤១.៧០៨
ប្រាក់បញ្ញើរបស់ស្ថាប័នផ្សេងៗ	៣.២៥១.៨៥៦	៣២.៩៦៨.៨១១	៩៨៥.២១៤	៣៧.២០៥.៨៨១	៩.០៣៧.១៣៤
បំណុលភតិសន្យា	-	២៨.៧៧១.៧៨២	-	២៨.៧៧១.៧៨២	៦.៩៨៨.៥៣១
ប្រាក់កម្ចី	៣៩៥.៩១៥.៣២៣	៨០៥.៦៤៤.៩៨៧	៣៣.៧៥១.៤៧៦	១.២៣៥.៣១១.៧៤៦	៣០០.០៥១.៤៣២
អនុបំណុល	-	២៦.៩៤៣.៦២៩	-	២៦.៩៤៣.៦២៩	៦.៥៤៤.៤៨១
បំណុលផ្សេងៗ	១៥.៤២៨.៥៩៤	៨.៩៧១.៨៨៣	៤៥៧.០៣២	២៤.៨៥៧.៤៦៩	៦.០៣៧.៧៦៣
បំណុលហិរញ្ញវត្ថុសរុប	៧៥៤.៧៤០.៦០១	១.៥០០.០៧១.១១៤	៧០.៨២០.៨០៤	២.៣៦៥.៦៣២.៥១៩	៥៧៤.៦០១.០៤៩

(*) មិនរួមបញ្ចូលសំវិធានធនខាតបង់។

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

	រៀល	ដុល្លារអាមេរិក	បាត	សរុប	សរុប
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក
ធាតុនៅក្នុងតារាងតុល្យការ ទ្រព្យសកម្មហិរញ្ញវត្ថុ					
សាច់ប្រាក់ក្នុងដៃ	៤៦.៩២២.២៦៦	៥៦.៧៧០.៣៥១	១៥.៥៧០.២៥២	១១៩.២៦២.៨៦៩	២៩.២៧៤.១៤៦
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	១៣២.៧៧៨.០៣៥	១០៩.២០៥.៩៥៤	-	២៤១.៩៨៣.៩៨៩	៥៩.៣៩៧.១៥០
សមតុល្យនៅធនាគារផ្សេងៗ (*)	២.២៤៥.៤៤២	៥៧.៤៧៥.៩៤៧	-	៥៩.៧២១.៣៨៩	១៤.៦៥៩.១៥៣
ឥណទានផ្តល់ដល់អតិថិជន (*)	១.០៧០.៦៧៧.៤៧៧	៨៣២.៦៥០.៤២០	៥៩.៦១៥.៣៥៤	១.៩៦២.៩៦៣.២៥១	៤៨១.៨៧៧.០១៣
ទ្រព្យសកម្មផ្សេងៗ	១.៥៥៣.២៤២	២.១៦៥.៨៦១	១៣៦.៧០០	៣.៨៥៥.៨០៣	៩៤៦.៤៤២
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	១.២៥៤.១៩៦.៤៦២	១.០៥៨.២៦៨.៥៣៣	៧៥.៣២២.៣០៦	២.៣៨៧.៧៨៧.៣០១	៥៨៦.១០៣.៩០៤

បំណុលហិរញ្ញវត្ថុ

ប្រាក់បញ្ញើរបស់អតិថិជន	៣២៨.៣៦៤.៥៣៣	៦២១.៦៥៩.៧២២	២៤.៧៤៣.៥៩៥	៩៧៤.៧៦៧.៨៥០	២៣៩.២៦៥.៥៥០
ប្រាក់បញ្ញើរបស់ស្ថាប័នផ្សេងៗ	៤.៧២២.២៧៨	៤៥.០៣៦.១២០	៧៤៩.៨៩៤	៥០.៥០៨.២៩២	១២.៣៩៧.៧១៥
បំណុលកតិសន្យា	-	២៨.៥១៥.៥៨៧	-	២៨.៥១៥.៥៨៧	៦.៩៩៩.៤០៨
ប្រាក់កម្ចី	៤៥៨.១៩៨.០៧៨	៣៨៤.៥៥០.៣៩៥	៤៩.៦៩៥.២៦៩	៨៩២.៤៤៣.៧៤២	២១៩.០៥៨.៣៥៦
អនុបំណុល	-	៣៦.៧១១.៩៥៧	-	៣៦.៧១១.៩៥៧	៩.០១១.២៨១
បំណុលផ្សេងៗ	១២.៨៣២.២៧១	៤.៥៧១.៣៨៥	២៩៩.៨៣៦	១៧.៧០៣.៤៩២	៤.៣៤៥.៤៨២
បំណុលហិរញ្ញវត្ថុសរុប	៨០៤.១១៧.១៦០	១.១២១.០៤៥.១៦៦	៧៥.៤៨៨.៥៩៤	២.០០០.៦៥០.៩២០	៤៩១.០៧៧.៧៩២

(*) មិនរួមបញ្ចូលសំវិធានធនខាតបង់។

ការដោះដូររូបិយប័ណ្ណ

ក្រុមហ៊ុនមានកិច្ចសន្យាដោះដូររូបិយប័ណ្ណបរទេសចំនួន១ (២០២១៖ ១កិច្ចសន្យា) ជាមួយធនាគារពាណិជ្ជកម្មយុទ្ធសាស្ត្រ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ក្នុងការប្តូររូបិយប័ណ្ណប្រាក់រៀលជាមួយរូបិយប័ណ្ណដុល្លារអាមេរិក ដើម្បីគ្រប់គ្រងហានិភ័យប្តូររូបិយប័ណ្ណបរទេស។ ដោយគណៈគ្រប់គ្រងបានពិនិត្យថាការប្រឈមមុខនឹងហានិភ័យប្តូររូបិយប័ណ្ណមានកម្រិតទាប ដូច្នេះគ្មានការបង្ហាញការវិភាគនៃឥទ្ធិពលសម្រាប់ហានិភ័យប្តូររូបិយប័ណ្ណទេ។

(iii) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺជាហានិភ័យដែលលំហូរសាច់ប្រាក់នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុនឹងប្រែប្រួលដោយសារតែការផ្លាស់ប្តូរអត្រាការប្រាក់ទីផ្សារ។ ហានិភ័យអត្រាការប្រាក់តម្លៃសមស្រប គឺជាហានិភ័យដែលតម្លៃឧបករណ៍ហិរញ្ញវត្ថុនឹងប្រែប្រួលដោយសារតែការផ្លាស់ប្តូរអត្រាការប្រាក់ទីផ្សារ។ កម្រិតការប្រាក់អាចនឹងកើនឡើងដោយសារលទ្ធផលនៃការផ្លាស់ប្តូរ ហើយអាចកាត់បន្ថយការខាតបង់ក្នុងករណីដែលចលនាមិននឹកស្មានដល់កើតឡើង។ ការគ្រប់គ្រងរបស់ក្រុមហ៊ុន នៅដំណាក់កាលនេះមិនមានគោលនយោបាយកំណត់ កំរិតនៃភាពមិនត្រូវគ្នានៃការកំណត់អត្រាការប្រាក់ឡើងវិញដែលអាចត្រូវបានអនុវត្តទោះជាយ៉ាងណា គណៈគ្រប់គ្រងត្រួតពិនិត្យជាទៀងទាត់ នូវភាពមិនស៊ីគ្នា។

ហានិភ័យអត្រាការប្រាក់កើតឡើងពីលទ្ធភាពដែលការផ្លាស់ប្តូរអត្រាការប្រាក់ នឹងជះឥទ្ធិពលដល់ប្រាក់ចំណេញនាពេលអនាគត ឬតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ។ ក្រុមហ៊ុនត្រូវប្រឈមនឹងហានិភ័យអត្រាការប្រាក់ដែលបណ្តាលមកពីភាពមិនស៊ីគ្នានៃការកំណត់អត្រាការប្រាក់ឡើងវិញនៃទ្រព្យសកម្ម និងបំណុល។ ក្រុមហ៊ុនគ្រប់គ្រងហានិភ័យនេះដោយផ្ទេរធុនការកំណត់តម្លៃឡើងវិញនៃទ្រព្យសកម្ម និងបំណុលតាមរយៈយុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យ។

ក្រុមហ៊ុនមិនមានទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុជាសារវន្តជាមួយនឹងអត្រាការប្រាក់ប្រែប្រួលឡើយ។ សមតុល្យនៅធនាគារជាតិនៃកម្ពុជា និងនៅធនាគារ ទទួលបានការប្រាក់ថេរសម្រាប់រយៈពេលនៃប្រាក់បញ្ញើនិងការដាក់ប្រាក់តម្កល់ ហើយឥណទានដល់អតិថិជនទទួលបានការប្រាក់ថេរដោយផ្អែកលើសមតុល្យដែលនៅសល់ក្នុងរយៈពេលដែលបានព្រមព្រៀង ហើយប្រាក់កម្ចី និងអនុបំណុលមានអត្រាការប្រាក់ថេរដោយផ្អែកលើសមតុល្យដែលនៅសល់ក្នុងរយៈពេលដែលបានព្រមព្រៀងនៃកម្ចី។ ដូច្នេះការវិភាគនៃឥទ្ធិពលភាពអំពីហានិភ័យអត្រាការប្រាក់មិនត្រូវបានបង្ហាញឡើយ។

ខាងក្រោមនេះគឺជាសេចក្តីសង្ខេបនៃទីតាំងគម្លាតអត្រាការប្រាក់របស់ក្រុមហ៊ុនលើផលបំពេញមិនមែនជួញដូរ។ តារាងគម្លាតការប្តូរតម្លៃការប្រាក់វិភាគលើភាពមិនស៊ីគ្នានៃអត្រាការប្រាក់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនដោយផ្អែកលើកាលបរិច្ឆេទដល់កាលកំណត់ប្រសិនបើអត្រាថេរ។

	រហូតដល់១ ខែ	>១ ដល់ ៣ខែ	>៣ ដល់ ១២ខែ	>១ ដល់ ៥ឆ្នាំ	លើស ៥ឆ្នាំ	ពុំមានការប្រាក់	សរុប
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	១២០.៩៦០.៩៨១	១២០.៩៦០.៩៨១
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៥២.០៧៥.៥៣៦	-	៤០៥.៤៥០	-	-	១៨៩.៤៤៦.៣៩៥	២៤២.៣២៧.៧៨១
សមតុល្យនៅធនាគារ (*)	៣១.៦២៤.៨០៥	-	១៨៩.៦៥២.០០៩	-	-	-	១៨១.២៧៦.៨១៤
ឥណទានផ្តល់ដល់អតិថិជន (*)	១.៥៦៧.១៤២	១៤.៨៣៧.៦១៨	៩៤.៧៩១.០៩២	១.៥៣៤.៨០៩.៣១២	៧២៥.០៤៦.៤១១	-	២.៣៧១.០៥១.៥៧៥
ទ្រព្យសកម្មផ្សេងៗ	-	២៧.៣២២	៥.០៨៧.០៥៥	៧.៧៥៤.៦៣៣	១៤៧.០៥៣	២.៦៥៥.៤៦៥	១៥.៦៧៧.៥២៤
	៨៥.២៦៧.៤៨៣	១៤.៨៦៤.៩៤០	២៨៩.៩៣៦.០០៦	១.៥៤២.៥៦៧.៩៤៥	៧២៥.១៩៣.៤៦៤	៣១៣.៤៦២.៤៤១	២.៩៣១.២៩២.៦៧៩
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់អតិថិជន	៤៦៤.៧៥៧.១៦៤	៨០.០១២.១០៦	៣៦៩.០១៦.៩៣០	៩៨.៧៥៥.៨១២	-	-	១.០១២.៥៤២.០១២
ប្រាក់បញ្ញើរបស់ស្ថាប័នផ្សេងៗ	១៦.២៥១.១៥៥	៣.២៩៤.៩១០	៨.៨២៤.២៥៩	៨.៨៣៥.៥៥៧	-	-	៣៧.២០៦.៨៨១
បំណុលភកិសន្យា	-	-	-	-	-	២៨.៧៧១.៧៨២	២៨.៧៧១.៧៨២
ប្រាក់កម្ចី	២០.៨២១.៥៥៥	២០៨.៩១១.២០៧	២១៥.០៤៨.៣១៥	៧៨៣.៥០០.៧៨៥	៧.០២៩.៨៨៤	-	១.១៣៣.៣១១.៧៤៦
អនុបំណុល	-	-	៩.៧៩៧.៦៨៣	១៧.១៤៥.៩៤៦	-	-	២៦.៩៤៣.៦២៩
បំណុលផ្សេងៗ	-	-	-	-	-	២៤.៨៥៧.៤៦៩	២៤.៨៥៧.៤៦៩
	៥០១.៨២៩.៨៧៤	២៩២.២១៨.២២៣	៦១៣.៦៨៧.១៨៧	៩០៤.៦៣៨.១០០	៧.០២៩.៨៨៤	៥៣.៦៦៩.២៥១	២.៣៦៥.៦៣២.៥១៩
គម្លាតការប្តូរតម្លៃការប្រាក់សរុប	(៤១៦.៥៦២.៣៩១)	(២៧៧.៣៥៣.២៨៣)	(៣៥២.៧៥១.១៨១)	៦៣៤.៣២៩.៨៤៥	៧១៨.១៦៣.៥៨០	២៥៩.៨៣៣.៥៩០	៥៦៦.៦៦០.១៦០
សមមូលជាដុល្លារអាមេរិក	(១០១.១៨១.០៥២)	(៦៧.៣៦៧.៨១២)	(៨៥.៦៨១.៦០៨)	១៥៤.០៧៥.៧៤៦	១៧៤.៤៣៨.៥៦៧	៦៣.១១២.៣៦១	១៣៧.៣៩៦.២០២

	រហូតដល់១ ខែ	>១ ដល់ ៣ខែ	>៣ ដល់ ១២ខែ	>១ ដល់ ៥ឆ្នាំ	លើស ៥ឆ្នាំ	ពុំមានការប្រាក់	សរុប
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	១១៩.២៦២.៨៦៩	១១៩.២៦២.៨៦៩
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	១៨.៤០៣.១១២	-	៤០៣.៧០០	-	-	២២៣.១៧៧.១៧៧	២៤១.៩៨៣.៩៨៩
សមតុល្យនៅធនាគារ (*)	៦.៦៩៦.០៤៧	-	៥៣.០២៥.៣៤២	-	-	-	៥៩.៧៤៤.៣៩៩
ឥណទានផ្តល់ដល់អតិថិជន (*)	២.២៧៤.១០៦	៧.៨៧១.៧១១	១៣៩.០០៧.៩៧៣	១.៣៧៤.៥២៥.៨១៣	៤៣៩.២៨៣.៦៤៤	-	១.៩៦៦.៩៦៣.២៤១
ទ្រព្យសកម្មផ្សេងៗ	៩.០៩៦	៣.២២៦	១៨០.៧៩១	១.៨៦៤.៣៨២	២៦.១១៤	១.៧៧២.១៩០	៣.៨៥៥.៨០៣
	២៧.៣៨៣.៣៦១	៧.៨៧៤.៩៣៧	១៩២.៦១៧.៨០៦	១.៣៧៦.៣៩០.១៩៥	៤៣៩.៣០៩.៧៦៦	៣៤៤.២១២.២៣៦	២.៣៨៧.៧៨៧.៣០១
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់អតិថិជន	៤៤០.៧១៩.៥៧៦	៧.៦៨៧.០២៥	២៨២.៩០៣.៦៩២	២៣១.៣៦៤.៧៩០	១២.០៩២.៧៦៧	-	៩៧៤.៧៦៧.៨៥០
ប្រាក់បញ្ញើរបស់ស្ថាប័នផ្សេងៗ	២៤.៤១១.៧០៣	៩០៧.៣៤៥	១៤.៧៤៩.២៥១	១០.៤៣៩.៩៩៣	-	-	៥០.៥០៨.២៩២
បំណុលភកិសន្យា	-	-	-	-	-	២៨.៥១៥.៥៨៧	២៨.៥១៥.៥៨៧
ប្រាក់កម្ចី	១៦.៧១៣.៣០០	១០៤.៨៥៤.១៥១	៣១៦.៩៨៦.៩១១	៤៤៤.៩៤៥.៦១១	៤.៩៤៣.៧៦៩	-	៨៩២.៤៤៣.៧៤២
អនុបំណុល	-	-	-	៣៦.៧១១.៩៥៧	-	-	៣៦.៧១១.៩៥៧
បំណុលផ្សេងៗ	-	-	-	-	-	១៧.៧០៣.៤៩២	១៧.៧០៣.៤៩២
	៤៨១.៨៤៤.៥៧៩	១១៣.៤៤៥.៥២១	៦១៤.៦៣៩.៨៥៤	៧១៣.៥៤៦.៣៩១	១៧.០៣២.៥៣៦	៤៦.២១៩.០៧៩	២.០០០.៦៥០.៩២០
គម្លាតការប្តូរតម្លៃការប្រាក់សរុប	(៤៥៤.៤៦២.២១៨)	(១០៥.៥៧០.៥៨៤)	(៤២២.០២២.០៤៨)	៦៤២.៩៦៧.៨៤៤	៤២២.២៧៦.២៣០	២៩៧.៩៩៣.១៥៧	៣៨៧.១៣៦.៣៨១
សមមូលជាដុល្លារអាមេរិក	(១១១.៥៥១.៨៤៥)	(២៥.៩១៣.៩៨៧)	(១០៣.៥៨៩.១១៣)	១៥៥.២៤៥.១៨៥	១០៣.៦៥០.៧៦៤	៧៣.១៤៥.១០៥	៩៥.០២៦.១១៣

(*) មិនរួមបញ្ចូលសំវិធានធនខាតបង់។
 P115 គ្រឹះស្ថានថវិកាហិរញ្ញវត្ថុ អេ ភីម ខេ ភីអិលស៊ី

៣៧.៣ ហានិភ័យសន្ទនីយភាព

ហានិភ័យសន្ទនីយភាព គឺជាហានិភ័យ ដែលក្រុមហ៊ុនពុំមានលទ្ធភាពសងបំណុលកាតព្វកិច្ចរបស់ខ្លួន ដែលពាក់ព័ន្ធនឹងបំណុលហិរញ្ញវត្ថុ នៅពេលវាដល់កាលកំណត់សង និងពុំមានប្រាក់បង្វិល នៅពេលគេដកប្រាក់។ ផលវិបាកទាំងនេះអាច ធ្វើឲ្យក្រុមហ៊ុនខកខានក្នុងការបំពេញកាតព្វកិច្ចសងប្រាក់បញ្ញើជូនអតិថិជនឲ្យបានទាន់ពេលវេលា និងខកខានក្នុងការបំពេញកិច្ចសន្យាផ្តល់ប្រាក់កម្ចី។

គណៈគ្រប់គ្រង ត្រួតពិនិត្យសន្ទនីយភាព និងគ្រប់គ្រងការប្រមូលផ្តុំ ហើយនិងព័ត៌មាននៃកាលអវសានរបស់បំណុល។ ការត្រួតពិនិត្យ និងការវាយការណ៍ មានលក្ខណៈ ជាស្ថានភាព សាច់ប្រាក់ប្រចាំថ្ងៃ និងរៀបចំគម្រោងសម្រាប់ថ្ងៃបន្ទាប់ សប្តាហ៍បន្ទាប់ និងខែបន្ទាប់ ពីព្រោះរយៈពេលទាំងនេះជាការវិបតិ្តទុកន្លឹះដ៏សំខាន់សម្រាប់ការគ្រប់គ្រងសន្ទនីយភាពគណៈគ្រប់គ្រង ត្រួតពិនិត្យពីបម្រែបម្រួលលើម្ចាស់ប្រាក់បញ្ញើសំខាន់ៗ និងធ្វើការប៉ាន់ស្មានពីការដកប្រាក់របស់ពួកគេ។

តារាងក្នុងទំព័របន្ទាប់ គឺជាការវិភាគពីបំណុលរបស់ក្រុមហ៊ុនតាមកាលអវសានដែលពាក់ព័ន្ធ ដោយផ្អែកលើការវិបតិ្តទុកនៅសល់នាកាលអវសានដោយការណ៍ស្ថានភាពហិរញ្ញវត្ថុ ទៅនឹងកាលអវសានក្នុងកិច្ចសន្យា ឬតាមការប៉ាន់ស្មានកាលអវសាន។

	រហូតដល់១ខែ	>១ ដល់ ៣ខែ	>៣ ដល់ ១២ខែ	>១ ដល់ ៥ឆ្នាំ	លើស ៥ឆ្នាំ	សរុប
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ បំណុលហិរញ្ញវត្ថុ						
ប្រាក់បញ្ញើរបស់អតិថិជន	៤៦៧.៩២៥.៥២២	៨៥.៨៩៤.៦៧០	៣៨៥.២២៧.៣៩៧	១០៨.២៤០.១០៩	-	១.០៤៧.២៨៧.៦៩៨
ប្រាក់បញ្ញើរបស់ស្ថាប័នផ្សេងៗ	១៦.៣២៨.៩៣១	៣.៤៣៣.៥៩១	៩.២៩៧.៤០០	៩.៣៥០.៨៨៧	-	៣៨.៤១០.៨០៩
បំណុលភតិសន្យា	៨៤៧.៤៦៦	១.៦៩៣.១០២	៧.៤០៩.៣៦៣	១៩.៣៦៨.៨៦៩	៤.១២៥.៦៨៦	៣៣.៤៤៤.៤៨៦
ប្រាក់កម្ចី	២៧.៧៨៨.៤២៨	២២២.១៧៦.៨៩១	២៦១.៨០៦.៦៩០	៨៤៦.៧៥៣.៧៤៥	៧.១៣៦.៤៦៥	១.៣៦៥.៦៦២.២១៩
អនុបំណុល	២៣១.៣៨២	៤៦៦.៧៦៤	១១.៥១៧.៨៤៣	២០.២៨៥.២២៩	-	៣២.៤៩៧.២១៨
បំណុលផ្សេងៗ	៤០៤	៨.៤០៧.០៦៤	១៤.៥៦៦.២០៧	១.៨៨៣.៧៩៤	-	២៤.៨៥៧.៤៦៥
បំណុលហិរញ្ញវត្ថុសរុប	៩១៣.១២២.១៣៣	៣២២.០៦៥.០៨២	៦៨៩.៨២៦.៩០០	១.០០៥.៨៨២.៦៣៣	១១.២៦២.១៥១	២.៩៤២.១៥៩.៨៩៩
សមមូលជាដុល្លារអាមេរិក	១២៤.៦៣៤.៩៦១	៧៨.២២៨.៨២៧	១៦៧.៥៥៥.២៣៤	២៤៤.៣២៤.១៧៦	២.៧៣៥.៥២៤	៦១៧.៤៧៤.៧២២
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ បំណុលហិរញ្ញវត្ថុ						
ប្រាក់បញ្ញើរបស់អតិថិជន	៤៨០.៣៤៣.៤៩៣	៨៨.៣៦៩.២៨០	៣៦៣.៧៣៣.៣៣០	៦៦.១៥០.០៤៤	-	៩៩៨.៥៩៦.១៤៧
ប្រាក់បញ្ញើរបស់ស្ថាប័នផ្សេងៗ	២៤.៥៧៩.១២៦	១.១៧៨.៩៥៥	១៥.៧០៩.០៥២	១៣.០៥២.៥៤៧	-	៤៤.៥១៩.៦៨០
បំណុលភតិសន្យា	៧៧៨.១៧៤	១.៥៤២.៦៧៨	៦.៥៧៤.៣៥២	២១.៣៧៥.៧៩១	៣.០៩៤.៣៣៦	៣៣.៣៦៥.៣៣១
ប្រាក់កម្ចី	៧.៥១៩.៦៤៥	៩២.៩៥៩.៨៧៥	៣៣៣.៨១២.៣៥៨	៥១៦.១២៧.៨២២	៥.០៦១.២៤១	៩៥៥.៤៨០.៩៤១
អនុបំណុល	៣១២.៨៥៣	៦២៥.៧០៦	៦.៦២៦.២៤៣	៤៣.៥១៥.២៣៩	-	៥១.០៨០.០៤១
បំណុលផ្សេងៗ	-	៣.៧៤៣.១០៥	១១.១០៦.៧១១	២.៨៥៣.៦៧៦	៨៦៨.៩៨៨	១៨.៥៧២.៤៨០
បំណុលហិរញ្ញវត្ថុសរុប	៩១៣.៥៣៣.២៩១	១៨៨.៤១៩.៥៩៩	៧៣៧.៥៦២.០៤៦	៦៦៣.០៧៥.១១៩	៩.០២៤.៥៦៥	២.១១១.៦១៤.៦២០
សមមូលជាដុល្លារអាមេរិក	១២៦.០៥១.៣៧២	៨៦.២៤៩.២៨៨	១៨១.០៤១.២៤៨	១៦២.៧៥៧.៧៦១	២.២១៥.១៦១	៥១៨.៣១៤.៨៣០

ក្រុមហ៊ុន ធ្វើការវិភាគពីកាលអវសានចំពោះបំណុលហិរញ្ញវត្ថុ ដែលបង្ហាញពីកាលអវសានកិច្ចសន្យានៅសល់។ ទោះយ៉ាងណា ក្រុមហ៊ុនឃ្លាំមើលទ្រព្យសម្បត្តិដែលមាន ដើម្បីគ្រប់គ្រងហានិភ័យសន្ទនីយភាពជាប្រចាំ ហើយក្រុមហ៊ុនអាចទទួលបានមូលនិធិបណ្តោះអាសន្នពីឥណទានវិបារបន្តជាមួយធនាគារផ្សេងទៀតគ្រប់ពេលដែលក្រុមហ៊ុន ប្រឈមនឹងបញ្ហាសន្ទនីយភាព។

ទុនបម្រុងសន្ទនីយភាព

ក្រុមហ៊ុនរក្សាទុក ទ្រព្យសកម្មដែលអាចប្តូរជាសាច់ប្រាក់បាន ដែលជាប្រភពចម្បងនៃសន្ទនីយភាពនៅក្នុង សេណារីយ៉ូស្ត្រុស។ សមាសភាពរបស់វាគឺអាស្រ័យលើដែន កំណត់ដែលត្រូវបានចនាឡើងដើម្បីកាត់បន្ថយហានិភ័យប្រមូលផ្តុំ ដែលត្រូវបានត្រួតពិនិត្យជាប្រចាំ។ ទុនបម្រុងសន្ទនីយភាពរបស់ ក្រុមហ៊ុនត្រូវបានវិភាគខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	តម្លៃយោង	តម្លៃសមស្រប	តម្លៃយោង	តម្លៃសមស្រប
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
សាច់ប្រាក់ក្នុងដៃ	១២០.៩៦០.៩៨១	១២០.៩៦០.៩៨១	១១៩.២៦២.៨៦៩	១១៩.២៦២.៨៦៩
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	២៤១.៩២១.៩៣១	២៤១.៩២១.៩៣១	២៤១.៣៧៤.៦៧២	២៤១.៣៧៤.៦៧២
សមតុល្យនៅធនាគារផ្សេងៗ	៥៦.២០៧.៤១២	៥៦.២០៧.៤១២	៦.៦៩៦.០៤៧	៦.៦៩៦.០៤៧
កម្រិតឥណទានមិនទាន់ដក	១៤២.៥៩០.០០០	១៤២.៥៩០.០០០	១២.២២២.០០០	១២.២២២.០០០
	៥៦១.៦៨០.៣២៤	៥៦១.៦៨០.៣២៤	៣៧៩.៥៥៥.៥៨៨	៣៧៩.៥៥៥.៥៨៨
សមមូលជាដុល្លារអាមេរិក	១៣៦.៤២៩.៥១៨	១៣៦.៤២៩.៥១៨	៩៣.១៦៥.៣៣៨	៩៣.១៦៥.៣៣៨

ទ្រព្យសកម្មហិរញ្ញវត្ថុដើម្បីគាំទ្រដល់មូលនិធិនាពេលអនាគត

	បានដាក់បន្ទុក		មិនបានដាក់បន្ទុក			
	ត្រូវបានដាក់ជា ទ្រព្យបញ្ជាំ (i)	ផ្សេងៗ (ii)	អាចជាវត្ថុបញ្ជាំ (iii)	ផ្សេងៗ (iv)	តំលៃយោង	តំលៃយោង
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២						
សាច់ប្រាក់ក្នុងដៃ	-	-	-	១២០.៩៦០.៩៨១	១២០.៩៦០.៩៨១	២៩.៣៨០.៨៥៥
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៤០៥.៨៥០	១០៩.៣៥៩.៧៩០	-	១៣២.៥៦២.១៤១	២៤២.៣២៧.៧៨១	៥៨.៨៦០.២៨២
សមតុល្យនៅធនាគារផ្សេងៗ	១២៥.០៦៩.៤០២	-	-	៥៥.៩១៦.៩៤៦	១៨០.៩៨៦.៣៤៨	៤៣.៩៦០.៧៣៥
ឥណទានផ្តល់ដល់អតិថិជន	-	-	-	២.២៧៣.៦២៤.៧៤២	២.២៧៣.៦២៤.៧៤២	៥៥២.២៥២.៧៩១
ទ្រព្យសកម្មផ្សេងៗ	-	-	-	១៦.៦៩២.៣០៦	១៦.៦៩២.៣០៦	៤.០៥៤.៤៨៣
	១២៥.៤៧៥.២៥២	១០៩.៣៥៩.៧៩០	-	២.៥៩៩.៧៥៧.១១៦	២.៨៣៤.៥៩២.១៥៨	៦៨៨.៥០៩.១៤៦

	បានដាក់បន្ទុក		មិនបានដាក់បន្ទុក			
	ត្រូវបានដាក់ជា ទ្រព្យបញ្ជាំ (i)	ផ្សេងៗ (ii)	អាចជាវត្ថុបញ្ជាំ (iii)	ផ្សេងៗ (iv)	តំលៃយោង	តំលៃយោង
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១						
សាច់ប្រាក់ក្នុងដៃ	-	-	-	១១៩.២៦២.៨៦៩	១១៩.២៦២.៨៦៩	២៩.២៧៤.១៤៦
សមតុល្យនៅធនាគារជាតិ នៃកម្ពុជា	៦០៩.៣១៧	៩៤.១៧៣.៧៣៤	-	១៤៧.២០០.៩៣៨	២៤១.៩៨៣.៩៨៩	៥៩.៣៩៧.១៥០
សមតុល្យនៅធនាគារផ្សេងៗ	៥៣.០២៥.៣៤២	-	-	៦.៦១២.៣៧៦	៥៩.៦៣៧.៧១៨	១៤.៦៣៨.៦១៥
ឥណទានផ្តល់ដល់អតិថិជន	-	-	-	១.៩០៤.៤៨៣.០៨៤	១.៩០៤.៤៨៣.០៨៤	៤៦៧.៤៧២.៥២៩
ទ្រព្យសកម្មផ្សេងៗ	-	-	-	៤.៦២៣.៤៧៣	៤.៦២៣.៤៧៣	១.១៣៤.៨៧៣
	៥៣.៦៣៤.៦៥៩	៩៤.១៧៣.៧៣៤	-	២.១៨១.១៨០.៦៦១	២.៣២៩.៩៨៣.១៣៨	៥៧១.៩១៧.៣១៣

- (i) នេះតំណាងឲ្យសមតុល្យនៅ NBC សម្រាប់ FAST និង CSS របស់ខ្លួនឈមនឹងឥណទានវិបាកប្រាក់ និងសមតុល្យនៅធនាគារផ្សេងៗដែលបានដាក់ជាទ្រព្យធានា។
- (ii) នេះតំណាងឲ្យទ្រព្យសកម្មដែលមិនត្រូវបានដាក់បញ្ចាំ ប៉ុន្តែក្រុមហ៊ុនជឿជាក់ថាវាត្រូវបានហាមឃាត់មិន ឲ្យប្រើប្រាស់ដើម្បីទទួលបានមូលនិធិសម្រាប់ហេតុផលស្របច្បាប់ ឬហេតុផលផ្សេងទៀត។ នេះរួមបញ្ចូលទាំងទុនធានា និងប្រាក់បញ្ញើទុនបម្រុងកាតព្វកិច្ច។
- (iii) នេះតំណាងឲ្យទ្រព្យសកម្មដែលអាចប្រើប្រាស់ជាវត្ថុបញ្ចាំដើម្បីទទួលបានមូលនិធិដែលមានទ្រព្យធានា។
- (iv) នេះតំណាងឲ្យទ្រព្យសកម្មដែលមិនត្រូវបានហាមឃាត់សម្រាប់ប្រើប្រាស់ជាទ្រព្យបញ្ចាំ ប៉ុន្តែក្រុមហ៊ុននឹងមិនពិចារណាថាអាចយកបានភ្លាមៗដើម្បីធានាមូលនិធិនៅក្នុង ដំណើរការអាជីវកម្មធម្មតានោះទេ។

៣៧.៤ ហានិភ័យដើមទុន

ហានិភ័យដើមទុន គឺជាហានិភ័យដែលក្រុមហ៊ុនមិនមានធនធានដើមទុនគ្រប់គ្រាន់សម្រាប់បំពេញតាមការតម្រូវអប្បបរមា ដើម្បីគាំទ្រដល់ការវាយតម្លៃចំណាត់ថ្នាក់ឥណទាន របស់ខ្លួននិងដើម្បីគាំទ្រដល់កំណើន និងជម្រើសយុទ្ធសាស្ត្ររបស់ខ្លួន។

យុទ្ធសាស្ត្ររបស់ក្រុមហ៊ុន គឺដើម្បីរក្សាមូលដ្ឋានមូលធនដ៏រឹងមាំដើម្បីរក្សាទុនកិច្ចការ និងទ្រទ្រង់ការអភិវឌ្ឍន៍អាជីវកម្មបន្តទៀត។ ផលប៉ះពាល់នៃកម្រិតដើមទុនលើ ផលដែលបានមកវិញរបស់ម្ចាស់ភាគហ៊ុន គឺត្រូវបានទទួលស្គាល់ ហើយក្រុមហ៊ុនក៏បានទទួលស្គាល់ពីការតម្រូវនៃការរក្សាតុល្យភាពរវាងប្រាក់ចំណេញខ្ពស់ដែលអាចមក ពីអត្រាជំពាក់ធំជាង និងសារៈប្រយោជន៍ និងសុវត្ថិភាពដែលទទួលបានដោយមានជំហរដើមទុនសមរម្យ។

និយ័តការនាំមុខរបស់ក្រុមហ៊ុន គឺធនាគារជាតិនៃកម្ពុជា ជាអ្នកកំណត់និងត្រួតពិនិត្យការតម្រូវដើមទុនសម្រាប់ក្រុមហ៊ុនទាំងមូល។

ការគ្រប់គ្រងហានិភ័យដើមទុន

ដូចគ្នានឹងហានិភ័យសន្ទនីយភាព និងហានិភ័យទីផ្សារ ALCO ទទួលខុសត្រូវក្នុងការប្រាកដថាការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនៃហានិភ័យមូលធនទូទាំងក្រុមហ៊ុន។

ហានិភ័យដើមទុនត្រូវបានវាស់វែង និងត្រួតពិនិត្យដោយប្រើប្រាស់ការកំណត់ដែលបានគណនាស្របតាមការតម្រូវរបស់ធនាគារជាតិនៃកម្ពុជា។

នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ធនាគារជាតិនៃកម្ពុជាបានចេញសេចក្តីប្រកាសស្តីពីប្រាក់ដើមបម្រុង នៅតាមស្ថាប័នធនាគារ និងហិរញ្ញវត្ថុ។ យោងតាមមាត្រា២២នៃ ប្រកាសនេះ ស្ថាប័នត្រូវអនុវត្តតាមសិទ្ធិធនទាក់ទងនឹង ទ្រទ្រង់ដើមទុនខនស៊េរីសិនយ៉ាងតិច ៥០ភាគរយនៃប្រាក់ទ្រទ្រង់ដើមទុនដែលត្រូវបន្ថែម ត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ និងអនុវត្តឲ្យបានពេញលេញត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២០។

នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ ធនាគារជាតិនៃកម្ពុជាបានចេញសារព័ត៌មានស្តីពីការអនុវត្តប្រកាសស្តីពីទ្រទ្រង់ដើមទុននៅតាមស្ថាប័នធនាគារ និងហិរញ្ញវត្ថុដែលកំណត់នូវ ទ្រទ្រង់ដើមទុនខនស៊េរីស៊ីលីន ក្នុងកម្រិត០% រហូតដល់មានសេចក្តីប្រកាសថ្មីចេញ។

នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជាបានចេញផ្សាយ សេចក្តីប្រកាសលេខ៨១៣-០២០-០០២ ដែលអនុញ្ញាតឲ្យធនាគារនិងស្ថាប័នហិរញ្ញវត្ថុ ពន្យារនិង រក្សាទ្រទ្រង់ដើមទុនខនស៊េរីសិននៅ ៥០% ដើម្បីកាត់បន្ថយផលប៉ះពាល់ពី ជំងឺកូវីដ១៩ ទៅលើសេដ្ឋកិច្ចកម្ពុជាស្របតាមគោលនយោបាយរដ្ឋាភិបាល។

ក្រុមហ៊ុនបានអនុវត្តតាមការតម្រូវដើមទុនដែលបានកំណត់ពីខាងក្រៅទាំងអស់ពេញមួយឆ្នាំ ។

៣៨. រយៈពេលខ្លី និងរយៈពេលវែង

គណៈគ្រប់គ្រងបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដោយផ្អែកលើសន្ទនីយភាព។ ព័ត៌មានអំពីទ្រព្យសកម្ម និងបំណុល រយៈពេលខ្លី និងរយៈពេលវែងត្រូវបានបង្ហាញនៅក្នុង ផ្នែកការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ។ ទ្រព្យនិងបរិក្ខារ ទ្រព្យសកម្មអរូបី សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម និងទ្រព្យសកម្មពន្ធពន្យារគឺជាទ្រព្យសកម្មរយៈពេលវែង។ បំណុល លើពន្ធពន្យារគឺជាបំណុលរយៈពេលខ្លី ចំណែកសិទ្ធិធនសំរាប់អត្ថប្រយោជន៍និយោជិតជាបំណុលរយៈពេលវែង។

៣៩. ស្តង់ដារ CIFRS ថ្មី និង បានកែសម្រួលដែលមានប្រសិទ្ធភាពសម្រាប់ឆ្នាំបច្ចុប្បន្ន

នៅក្នុងឆ្នាំបច្ចុប្បន្ននេះ ក្រុមហ៊ុនបានអនុវត្តវិសោធនកម្មខាងក្រោមទៅលើស្តង់ដារនិងបំណកស្រាយ CIFRS ដែលមានប្រសិទ្ធភាព សម្រាប់ការិយបរិច្ឆេទដែលចាប់ផ្តើម ឬបន្ទាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២។

វិសោធនកម្មលើស្តង់ដារ CIFRS ៣ យោងទៅតាមស្តង់ដារ Conceptual Framework	ការបន្សុំអាជីវកម្ម
វិសោធនកម្មលើ CIAS ១៦	ទ្រព្យសម្បត្តិ និងបរិក្ខារ - ចំណូលមុននឹងប្រើប្រាស់តាមបំណង
វិសោធនកម្មលើ CIAS ៣៧	កិច្ចសន្យាខាត-តម្លៃនៃការបំពេញកិច្ចសន្យា
ការកែលម្អបច្ចេកទេសទៅលើស្តង់ដារ CIFRS រវាង២០១៨-២០២០	<ul style="list-style-type: none"> - វិសោធនកម្មលើ CIFRS ១ ការអនុវត្តលើកំរិតបង្កនៃ ស្តង់ដារ CIFRSs - វិសោធនកម្មលើ CIFRS ៩ - ឧបករណ៍ហិរញ្ញវត្ថុ - វិសោធនកម្មលើឧទាហរណ៍ដែលអមជាមួយ CIFRS ១៦ - វិសោធនកម្មលើ CIAS ៤១ - កសិកម្ម

ការអនុវត្តស្តង់ដារដែលបានធ្វើវិសោធនកម្មទាំងនេះមិនមានផលប៉ះពាល់ជាសារវន្តណាមួយលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុននោះទេ។

៤០. ស្តង់ដារ CIFRS ថ្មី និងបានកែសម្រួលដែលមិនទាន់មានប្រសិទ្ធិភាព

វិសោធនកម្មលើស្តង់ដារ CIAS ១២	ពន្ធពន្យារដែលទាក់ទងនឹងទ្រព្យសកម្ម និងបំណុលដែលកើតពី ប្រតិបត្តិការតែមួយ
វិសោធនកម្មលើស្តង់ដារ CIAS ១	ការចាត់ថ្នាក់នៃបំណុលជាមួយរយៈពេលខ្លី និងរយៈពេលវែង
វិសោធនកម្មលើស្តង់ដារ CIAS ១	បំណុលរយៈពេលវែងជាមួយកិច្ចព្រមព្រៀង
វិសោធនកម្មលើស្តង់ដារ CIFRS ១៦	បំណុលភតិសន្យាក្នុងការលក់ និងជួលត្រលប់
វិសោធនកម្មលើស្តង់ដារ CIFRS ១៧	កិច្ចសន្យាធានារ៉ាប់រង
វិសោធនកម្មលើស្តង់ដារ CIFRS ១០ និង CIAS ២៤	ការលក់ ឬ ការបរិច្ចាគនៃទ្រព្យសកម្មរវាងវិនិយោគិន និង ក្រុមហ៊ុនសមាគម ឬក្រុមហ៊ុន រួមទុនរបស់ខ្លួន
វិសោធនកម្មលើស្តង់ដារ CIAS ៤	និយមន័យនៃការប៉ាន់ស្មានគណនេយ្យ
វិសោធនកម្មលើស្តង់ដារ CIAS ១ និង CIFRS Practice Statement ២	ការបង្ហាញគោលនយោបាយគណនេយ្យ

គណៈគ្រប់គ្រងមិនរំពឹងថា ការអនុវត្តស្តង់ដារដែលបានរាយខាងលើនឹងមានផលប៉ះពាល់ជាសារវន្តទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុននៅក្នុងរយៈពេលអនាគតទេ។

វិសោធនកម្មលើ CIAS ១២ - ពន្ធលើប្រាក់ចំណូល ពន្ធពន្យារពាក់ព័ន្ធនឹងទ្រព្យសកម្ម និងបំណុលកើតចេញ ពីប្រតិបត្តិការតែមួយ

វិសោធនកម្មនេះបានណែនាំនូវការណែនាំលើកលែងបន្ថែមទៀតពីការលើកលែងការទទួលស្គាល់ដំបូង។ យោងតាមវិសោធនកម្ម អង្គការពន្ធដារមិនអនុវត្តការលើកលែងការទទួលស្គាល់ដំបូងសម្រាប់ប្រតិបត្តិការ ដែលបង្កើតឲ្យមានភាពខុសគ្នាបណ្តោះអាសន្នលើការបង់ពន្ធ និងដកពន្ធលើស្មើគ្នា។

អាស្រ័យលើច្បាប់ពន្ធដែលអនុវត្ត ភាពខុសគ្នាបណ្តោះអាសន្នដែលអាចកាត់កងបានឬដែលត្រូវបង់ពន្ធ កើតឡើងលើការទទួលស្គាល់ដំបូងនៃទ្រព្យសកម្ម និងបំណុលនៅក្នុងប្រតិបត្តិការដែលមិនមែនជាការរួមបញ្ចូលអាជីវកម្ម មិនប៉ះពាល់ដល់ទាំងចំណេញគណនេយ្យ ឬចំណេញជាប់ពន្ធ។ ឧទាហរណ៍នេះអាចកើតឡើងនៅពេលមានការទទួលស្គាល់ភតិសន្យា និងសិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្មដែលអនុវត្ត CIFRS ១៦ នៅថ្ងៃចាប់ផ្តើមនៃការជួល។

បន្ទាប់ពីការធ្វើវិសោធនកម្មទៅលើ CIAS ១២ អង្គការពន្ធដារត្រូវតម្រូវឲ្យទទួលស្គាល់ទ្រព្យសកម្មពន្ធពន្យារ ឬបំណុលពន្ធពន្យារ ហើយត្រូវទទួលហើយស្គាល់ទ្រព្យសកម្មពន្ធពន្យារណាមួយត្រូវស្ថិតនៅក្រោមលក្ខខណ្ឌ ទទួលបានមកវិញនៅក្នុង CIAS ១២។

វិសោធនកម្មនេះ អនុវត្តចំពោះប្រតិបត្តិការ ដែលកើតឡើងនៅ ឬបន្ទាប់ពីការចាប់ផ្តើមនៃរយៈពេល ប្រៀបធៀបដំបូងបំផុតដែលបានបង្ហាញ។ លើសពីនេះទៅទៀត នៅដើមគ្រាប្រៀបធៀបដំបូងបំផុតអង្គការពន្ធដារមិនទទួលស្គាល់ថា៖

- ទ្រព្យសកម្មពន្ធពន្យារ (ដល់កម្រិតដែលប្រហែលជាប្រាក់ចំណេញជាប់ពន្ធនឹងមានសម្រាប់អោយភាពខុសគ្នាបណ្តោះអាសន្នដែលអាចកាត់កងបានត្រូវបានប្រើប្រាស់) និងបំណុលពន្ធពន្យារសម្រាប់ភាព ខុសគ្នាបណ្តោះអាសន្នដែលអាចកាត់កងបាន និងជាប់ពន្ធទាំងអស់ដែលទាក់ទងនឹង៖
 - សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យា
 - ការរំសាយ ការស្តារ និងបំណុលស្រដៀងគ្នា និងចំនួនត្រូវគ្នាដែលត្រូវបានទទួលស្គាល់ជាផ្នែកមួយនៃតម្លៃនៃទ្រព្យសកម្មដែលពាក់ព័ន្ធ
- ផលប៉ះពាល់សរុបនៃការអនុវត្តវិសោធនកម្មដំបូង ជាការកែតម្រូវទៅនឹងសមតុល្យដើមគ្រានៃប្រាក់ចំណេញរក្សាទុក (ឬ សមាសភាគផ្សេងទៀតនៃមូលធនតាមដែលសមរម្យ) នៅថ្ងៃនោះ។

វិសោធនកម្មត្រូវបានអនុវត្តបន្តបន្ទាប់សម្រាប់រយៈពេលប្រចាំឆ្នាំដែលចាប់ផ្តើមនៅ ឬបន្ទាប់ពី ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ដោយមានការអនុញ្ញាតពីការប្រើប្រាស់មុន។

វិសោធនកម្មលើ CIAS ១ - ការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុ - ការចាត់ថ្នាក់នៃបំណុលរយៈពេលខ្លី ឬ រយៈពេលវែង

វិសោធនកម្មទៅលើ CIAS ១ ប៉ះពាល់តែការបង្ហាញនៃបំណុលរយៈពេលខ្លី ឬរយៈពេលវែងនៅក្នុង របាយការណ៍នៃស្ថានភាពហិរញ្ញវត្ថុនិងមិនមែនតួលេខ ឬពេលវេលានៃការទទួលស្គាល់ទ្រព្យសកម្មការបំណុលខុសត្រូវចំណូល ឬចំណាយ ឬ ព័ត៌មានដែល បានបង្ហាញអំពីវត្តមាននោះទេ។

វិសោធនកម្មនេះបញ្ជាក់ថាការចាត់ថ្នាក់នៃបំណុលជាមួយរយៈពេលខ្លី ឬរយៈពេលវែង គឺផ្អែកលើសិទ្ធិដែលមាននៅចុងការិយបរិច្ឆេទ ដែលបញ្ជាក់ថាការចាត់ថ្នាក់គឺគ្មានការប៉ះពាល់ពីការរំពឹងទុកថាតើ អង្គការពន្ធដារនឹង អនុវត្តសិទ្ធិរបស់ខ្លួនក្នុងការពន្យារការទូទាត់បំណុល ពន្ធលប់ពីសិទ្ធិដែលមាន ប្រសិនបើលក្ខខណ្ឌត្រូវបានអនុវត្តនៅចុងការិយបរិច្ឆេទ និងណែនាំខ្លឹមសារនៃ 'ការទូទាត់' ដើម្បីបញ្ជាក់យ៉ាងច្បាស់ថាការទូទាត់ គឺសំដៅទៅលើការផ្ទេរទៅឲ្យសមាគមភតិសន្យាសាច់ប្រាក់ ឧបករណ៍មូលធន ទ្រព្យសកម្ម ឬសេវាកម្មផ្សេងទៀត។

វិសោធនកម្មនេះចូលជាធរមាន សម្រាប់ការិយបរិច្ឆេទដែលចាប់ផ្តើម ឬបន្ទាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ជាមួយការអនុវត្តមុនត្រូវបានអនុញ្ញាត។

វិសោធនកម្ម CIAS ១ បំណុលរយៈពេលវែងជាមួយលក្ខខណ្ឌកំហិត

ការធ្វើវិសោធនកម្មលើ CIAS ១ ក្នុងឆ្នាំ២០២២ បញ្ជាក់ថាមានតែលក្ខខណ្ឌកំហិតដែលអង្គការព្រឹទ្ធសភាបានតម្រូវឱ្យអនុវត្តតាមនៅថ្ងៃ ឬមុនចុងការិយបរិច្ឆេទប៉ះពាល់ដល់សិទ្ធិរបស់អង្គការព្រឹទ្ធសភាការពន្យារការទូទាត់បំណុលយ៉ាងហោចណាស់ដប់ពីរខែបន្ទាប់ពីកាលបរិច្ឆេទរាយការណ៍ (ដូច្នេះត្រូវតែចាត់ទុកថាជាការវាយតម្លៃការចាត់ថ្នាក់នៃបំណុលរយៈពេលវែង ឬរយៈពេលវែង)។ លក្ខខណ្ឌកំហិតបែបនេះជះឥទ្ធិពលថា តើសិទ្ធិនៅមាន នៅចុងបញ្ចប់នៃការិយបរិច្ឆេទនេះទេ ទោះបីជាការអនុលោមតាមលក្ខខណ្ឌកំហិតត្រូវបានវាយតម្លៃតែបន្ទាប់ពីចុងការិយបរិច្ឆេទ (ឧ. លក្ខខណ្ឌកំហិតដែលផ្អែកលើស្ថានភាពហិរញ្ញវត្ថុរបស់អង្គការនៅចុងការិយបរិច្ឆេទដែលត្រូវបានគេវាយតម្លៃ លើអនុលោមភាពតែបន្ទាប់ពីចុងការិយបរិច្ឆេទប៉ុណ្ណោះ)។

វិសោធនកម្មនេះក៏បានបញ្ជាក់ផងដែរថា សិទ្ធិក្នុងការពន្យារការទូទាត់មិនត្រូវបានប៉ះពាល់ទេប្រសិនបើ អង្គការព្រឹទ្ធសភាបានតម្រូវឱ្យអនុវត្តតាមលក្ខខណ្ឌកំហិតបន្ទាប់ពីចុងការិយបរិច្ឆេទ។ ទោះជាយ៉ាងណាក៏ដោយប្រសិនបើសិទ្ធិរបស់អង្គការព្រឹទ្ធសភាការពន្យារការទូទាត់បំណុលមួយគឺស្ថិតនៅក្រោមអង្គការ ដែលអនុវត្តតាម លក្ខខណ្ឌកំហិតក្នុងរយៈពេលដប់ពីរខែបន្ទាប់ពីចុងការិយបរិច្ឆេទអង្គការព្រឹទ្ធសភាពមួយលាតត្រដាងពីតំបន់ដែលអាចឱ្យអ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុយល់ពីហានិភ័យនៃបំណុល ដែលត្រូវទូទាត់ក្នុងរយៈពេលដប់ពីរខែបន្ទាប់ពីចុងការិយបរិច្ឆេទ។ នេះរួមបញ្ចូលព័ត៌មានអំពីលក្ខខណ្ឌកំហិត (រួមបញ្ចូលទាំងលក្ខណៈនៃលក្ខខណ្ឌកំហិត និងពេលដែលអង្គការត្រូវបានតម្រូវឱ្យអនុវត្តតាមលក្ខខណ្ឌកំហិតទាំងនោះ) តម្លៃយោងនៃបំណុល និងការពិត និងកាលៈទេសៈដែលពាក់ព័ន្ធ ដែលបង្ហាញថាអង្គការនេះអាចមានការលំបាកក្នុងការអនុវត្តតាមលក្ខខណ្ឌកំហិតប្រសិនបើមាន។

វិសោធនកម្មនេះត្រូវបានអនុវត្តត្រឡប់ក្រោយឡើងវិញសម្រាប់ការិយបរិច្ឆេទចាប់ផ្តើមនៅថ្ងៃ ឬបន្ទាប់ពី ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ជាមួយនឹងការអនុវត្តត្រូវបានអនុញ្ញាត។

វិសោធនកម្មលើ CIFRS ១៦ បំណុលភតិសន្យាការលក់ និងការជួលត្រលប់

វិសោធនកម្មនេះបន្ថែមការតម្រូវលើការវាស់វែងជាបន្តបន្ទាប់សម្រាប់ការលក់ និងជួលត្រលប់ដែលបំពេញតាមការតម្រូវក្នុង CIFRS ១៥ ចំណូលពីកិច្ចសន្យាជាមួយអតិថិជនដែលត្រូវបានចាត់ទុកថាជាការលក់។

វិសោធនកម្មនេះតម្រូវឱ្យអ្នកលក់ - ភតិកៈកំណត់ 'ការទូទាត់ភតិសន្យា' ឬ 'ការទូទាត់ភតិសន្យាដែលបាន កែប្រែ' ដែលថាអ្នកលក់ - ភតិកៈមិនទទួលស្គាល់ចំណេញ ឬខាតដែលទាក់ទងទៅនឹងសិទ្ធិប្រើប្រាស់ដែល រក្សាទុកដោយអ្នកលក់ - ភតិកៈបន្ទាប់ពីកាលបរិច្ឆេទចាប់ផ្តើម។ វិសោធនកម្មនេះមិនប៉ះពាល់ដល់ចំណេញ ឬខាតដែលទទួលស្គាល់ដោយអ្នកលក់ - ភតិកៈ ទាក់ទង នឹង ការបញ្ចប់ដោយផ្នែក ឬទាំងមូលនៃភតិសន្យា។

បើគ្មានការតម្រូវថ្មីទាំងនេះអ្នកលក់ - ភតិកៈ អាចទទួលស្គាល់ចំណេញលើសិទ្ធិប្រើប្រាស់ដែលខ្លួនរក្សាទុក ដោយសារតែការវាស់វែងឡើងវិញនៃបំណុលភតិសន្យា (ឧទាហរណ៍បន្ទាប់ពីការកែប្រែភតិសន្យា ឬការ ផ្លាស់ប្តូររយៈពេលនៃភតិសន្យា) អនុវត្តតាមការតម្រូវទូទៅនៅក្នុង CIFRS ១៦។ នេះអាចជាករណីជាពិសេសនៅក្នុងការជួលដែលរួមបញ្ចូលការទូទាត់ភតិសន្យាអចិន្ត្រៃយ៍ដែលមិនពឹងផ្អែកលើសន្ទស្សន៍ ឬអត្រា ។

វិសោធនកម្មនេះត្រូវបានអនុវត្តត្រឡប់ក្រោយ សម្រាប់ការិយបរិច្ឆេទចាប់ផ្តើមនៅថ្ងៃបន្ទាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ជាមួយនឹងការអនុវត្តត្រូវបានអនុញ្ញាត។

CIFRS ១៧ កិច្ចសន្យាធានារ៉ាប់រង

CIFRS ១៧ បង្កើតគោលការណ៍សម្រាប់ការទទួលស្គាល់ ការវាស់វែង ការបង្ហាញ និងការលាតត្រដាងនៃ កិច្ចសន្យាធានារ៉ាប់រង និងជំនួស CIFRS ៤ កិច្ចសន្យាធានារ៉ាប់រង។

CIFRS ១៧ គូសបញ្ជាក់អំពីគំរូទូទៅ ដែលត្រូវបានកែប្រែសម្រាប់កិច្ចសន្យាធានារ៉ាប់រងដែលមានលក្ខណៈចូលរួមដោយផ្ទាល់ត្រូវបានរៀនរាប់ថាជា វិធីសាស្ត្រតម្លៃអថេរ។ គំរូទូទៅ ត្រូវបានធ្វើឱ្យសាមញ្ញប្រសិនបើ លក្ខខណ្ឌជាក់លាក់ត្រូវបានបំពេញដោយការវាស់វែងបំណុលលើរយៈពេលដែលនៅសល់ដោយប្រើវិធីសាស្ត្របែងចែកបុព្វលាភ។

គំរូទូទៅប្រើការសន្មតបច្ចុប្បន្នដើម្បីប៉ាន់ស្មានចំនួន ពេលវេលា និងភាពមិនប្រាកដប្រជាដែលប្តូរសាច់ប្រាក់នាពេលអនាគត ហើយនិងវាស់វែងច្បាស់លាស់ពីតម្លៃនៃភាពមិនប្រាកដប្រជានោះ។ វាភ្ជាប់បញ្ចូល អត្រាការប្រាក់ទីផ្សារ និងផលប៉ះពាល់នៃជម្រើស និងការធានារបស់អ្នកទិញធានារ៉ាប់រង។

CIFRS ១៧ ត្រូវតែអនុវត្តត្រឡប់ក្រោយ សម្រាប់ការិយបរិច្ឆេទចាប់ផ្តើមនៅថ្ងៃបន្ទាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ លើកលែងតែពុំបានអនុវត្តបាន ដែលក្នុងករណីនោះត្រូវអនុវត្តវិធីសាស្ត្រត្រលប់ក្រោយដែលបានកែប្រែ ឬវិធីសាស្ត្រតម្លៃសមស្រប។

វិសោធនកម្មលើ CIAS ១០ - របាយការណ៍ហិរញ្ញវត្ថុរួម និង CIAS ២៨ ការវិនិយោគនៅក្នុងក្រុមហ៊ុនសមាគម និងក្រុមហ៊ុនរួមទុន-ការលក់ ឬការបរិច្ចាគនៃទ្រព្យសកម្មរវាងវិនិយោគិន និងក្រុមហ៊ុនសមាគម ឬក្រុមហ៊ុនរួមទុន

វិសោធនកម្មទៅលើ CIFRS ១០ និង CIAS ២៨ ដោះស្រាយស្ថានភាពដែលមានការលក់ ឬការបរិច្ចាគ ទ្រព្យសកម្មរវាងវិនិយោគិន និងក្រុមហ៊ុនសមាគម ឬក្រុមហ៊ុនរួមទុនរបស់ខ្លួន។ ជាពិសេសការធ្វើវិសោធនកម្មនេះបញ្ជាក់ថាចំណេញ ឬខាតដែលជាលទ្ធផលនៃការបាត់បង់ការគ្រប់គ្រងរបស់ក្រុមហ៊ុនឬគ្រួសារម្ចាស់ដែលមិនមានអាជីវកម្មក្នុងការធ្វើជំនួញជាមួយក្រុមហ៊ុនសមាគម ឬក្រុមហ៊ុនរួមទុននោះគឺត្រូវបានទទួលស្គាល់តាមវិធីសាស្ត្រមូលធនក្នុងចំណេញ ឬខាតរបស់ក្រុមហ៊ុនមេតែក្នុង ទំហំនៃផលប្រយោជន៍របស់វិនិយោគិនដែលមិនពាក់ព័ន្ធនៅក្នុងក្រុមហ៊ុនសមាគម ឬក្រុមហ៊ុនរួមទុននោះប៉ុណ្ណោះ។ ស្រដៀងគ្នានេះដែរចំណេញ និងខាតដែលជាលទ្ធផលនៃការវាស់វែងឡើងវិញនៃការវិនិយោគដែលរក្សាទុកនៅក្នុងអតីត ក្រុមហ៊ុនសម្ព័ន្ធណាមួយ (ដែលបានក្លាយជាក្រុមហ៊ុនសមាគម ឬក្រុមហ៊ុនរួមទុនដែលត្រូវបានកត់ត្រាតាមវិធីសាស្ត្រ មូលធន) ទៅនឹងតម្លៃយុត្តិធម៌ត្រូវបានទទួលស្គាល់ក្នុងចំណេញ ឬខាតរបស់អតីតក្រុមហ៊ុនមេតែក្នុងទំហំនៃផលប្រយោជន៍របស់វិនិយោគិនដែលមិនពាក់ព័ន្ធ នៅក្នុងក្រុមហ៊ុនសមាគម ឬក្រុមហ៊ុនរួមទុនថ្មីប៉ុណ្ណោះ ។

កាលបរិច្ឆេទមានប្រសិទ្ធភាពនៃវិសោធនកម្មនេះមិនទាន់ត្រូវបានកំណត់ដោយ IASB នៅឡើយទេ ទោះជាយ៉ាងណាក៏ដោយការអនុវត្តមុននៃវិសោធនកម្មនេះត្រូវបានអនុញ្ញាត។

វិសោធនកម្ម CIAS ៨ - គោលនយោបាយគណនេយ្យ ការផ្លាស់ប្តូរការប៉ាន់ស្មានគណនេយ្យ និងកំហុស - និយមន័យនៃការប៉ាន់ស្មានគណនេយ្យ

វិសោធនកម្មនេះជំនួសនិយមន័យនៃការផ្លាស់ប្តូរការប៉ាន់ស្មានគណនេយ្យ ដោយនិយមន័យនៃការប៉ាន់ស្មានគណនេយ្យ។ នៅក្រោមនិយមន័យថ្មី ការប៉ាន់ស្មានគណនេយ្យ ជា "ចំនួនទឹកប្រាក់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុដែលស្ថិតក្រោមភាពមិនប្រាកដប្រជាជំនាន់នៃការវាស់វែង"។

និយមន័យនៃការផ្លាស់ប្តូរការប៉ាន់ស្មានគណនេយ្យ ត្រូវបានលុបចោល។ ទោះយ៉ាងណាក៏ដោយក្រុមប្រឹក្សាភិបាលបានរក្សាទស្សនៈ នៃការផ្លាស់ប្តូរការប៉ាន់ស្មាន គណនេយ្យ នៅក្នុងស្តង់ដារដោយមានការបញ្ជាក់ដូចខាងក្រោម៖

- ការផ្លាស់ប្តូរនៃការប៉ាន់ស្មានគណនេយ្យដែលជាលទ្ធផលពីព័ត៌មានថ្មី ឬការវិវត្តថ្មីមិនមែនការកែតម្រូវកំហុសនេះទេ។
- ផលប៉ះពាល់នៃការផ្លាស់ប្តូរធាតុចូលឬបច្ចេកទេសវាស់វែង ដែលប្រើដើម្បីអភិវឌ្ឍការប៉ាន់ស្មានគណនេយ្យ គឺជាការផ្លាស់ប្តូរនៅក្នុងការប៉ាន់ស្មានគណនេយ្យ ប្រសិនបើ វាមិនមែនជាលទ្ធផលពីការកែតម្រូវកំហុសនៅ ការិយបរិច្ឆេទមុន។

ក្រុមប្រឹក្សាភិបាលបានបន្ថែមគំរូពីរ (ឧទាហរណ៍ ៤-៥) ក្នុងសេចក្តីណែនាំស្តីពីការអនុវត្ត CIAS ៨ ដែលអមជាមួយស្តង់ដារ។ ក្រុមប្រឹក្សាភិបាលបានលុបឧទាហរណ៍មួយ (ឧទាហរណ៍ទី ៣) ដោយសារវាអាចបង្កឱ្យមានការយល់ច្រឡំលើការធ្វើវិសោធនកម្ម។

វិសោធនកម្មនេះចូលជាធរមាន សម្រាប់ការិយបរិច្ឆេទដែលចាប់ផ្តើម ឬបន្ទាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣សម្រាប់ការផ្លាស់ប្តូរគោលនយោបាយគណនេយ្យ និងការផ្លាស់ ប្តូរការប៉ាន់ស្មានគណនេយ្យដែលកើតឡើងនៅ ឬបន្ទាប់ពីការចាប់ផ្តើមនៃការិយបរិច្ឆេទនោះ ដោយមានការអនុញ្ញាតឱ្យអនុវត្តមុន។

វិសោធនកម្មលើ CIAS ១ និងរបាយការណ៍ទី ២នៃការអនុវត្តស្តង់ដារ CIFRS

កថាខណ្ឌគាំទ្រនៅក្នុង CIAS ១ ក៏ត្រូវបានធ្វើវិសោធនកម្ម ដើម្បីបញ្ជាក់ពីព័ត៌មានគោលនយោបាយគណនេយ្យ ដែលទាក់ទងនឹងប្រតិបត្តិការមិនមែនសារវន្ត ព្រឹត្តិការណ៍ ឬលក្ខខណ្ឌផ្សេងទៀតដែលមិនមែនសារវន្តហើយមិនចាំបាច់លាតត្រដាងឡើយ។ ព័ត៌មានអំពីគោលនយោបាយគណនេយ្យអាចជាសារវន្តដោយសារតែលក្ខណៈនៃប្រតិបត្តិ ការ ព្រឹត្តិការណ៍ឬលក្ខខណ្ឌផ្សេងទៀត ទោះបីជាចំនួនមិនមែនសារវន្តក៏ដោយ។ ទោះយ៉ាងណាក៏ដោយ មិនមែនព័ត៌មានអំពីគោលនយោបាយគណនេយ្យទាំងអស់ ដែល ទាក់ទងនឹងប្រតិបត្តិការ ព្រឹត្តិការណ៍ ឬលក្ខខណ្ឌសារវន្តមានលក្ខណៈជាសារវន្តខ្លួនឯងទេ។ ក្រុមប្រឹក្សាក៏បានបង្កើតការណែនាំ និងឧទាហរណ៍ដើម្បីពន្យល់ និងបង្ហាញ ការអនុវត្តនៃ "នីតិវិធីវាយតម្លៃភាពជាសារវន្តបួនជំហាន" ដែលបានពិពណ៌នានៅក្នុងរបាយការណ៍ទី២ នៃការអនុវត្តស្តង់ដារCIFRS។

វិសោធនកម្មលើ CIAS ១ ចូលជាធរមានសម្រាប់ការិយបរិច្ឆេទចាប់ផ្តើម ឬបន្ទាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ដោយមានការអនុញ្ញាតឱ្យអនុវត្តមុន និងត្រូវបានអនុវត្ត ទៅមុខ។ វិសោធនកម្មលើរបាយការណ៍ទី២ នៃការអនុវត្តស្តង់ដារ CIFRS មិនមានកាលបរិច្ឆេទចូលជាធរមាន ឬការតម្រូវនៃការផ្លាស់ប្តូរទេ។

ការិយាល័យកណ្តាល

អគារលេខ២៨៥ មហាវិថីយុទ្ធជពលខេមរៈភូមិន្ទ (២៧១)

សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ

☎ (៨៥៥) ២៣ ២២ ០២ ០២ | (៨៥៥) ១៨០០ ២០០ ២០០

✉ info@amkcambodia.com

🌐 www.amkcambodia.com



www.amkcambodia.com



ការិយាល័យ
១៥០



ម៉ាស៊ីនដក-ដាក់ប្រាក់(ATMs/CDMs)
៨២



ភ្នាក់ងារ
៦,០០៩